

Wing Bank

Wing Bank

របាយការណ៍ ប្រចាំឆ្នាំ

២០២៣

ធនាគារ
សម្រាប់ប្រជាជន
កម្ពុជា



ស្កេនទីនេះដើម្បីទាញយក
អេប Wing Bank

 **Wing Bank**

មាតិកា



- ០៤ សារពីប្រធានក្រុមប្រឹក្សាភិបាល
- ១០ សារពីអគ្គនាយក
- ១៤ ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ
- ១៦ ក្រឡេកមកមើលធនាគារ រឹង
- ១៨ ភាពជាដៃគូដើម្បីរីកចម្រើនជាមួយគ្នា
- ២៦ ទិន្នន័យហិរញ្ញវត្ថុសង្ខេប
- ២៨ កម្មវិធីទំនួលខុសត្រូវសង្គម
- ៣៨ ការជំរុញកំណើនប្រកបដោយចីរភាព
តាមរយៈ ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ធនាគារ រឹង
- ៤៦ ទិន្នន័យប្រតិបត្តិការសង្ខេប
- ៤៧ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស



- ៤៩ ក្រុមប្រឹក្សាភិបាល
- ៥២ រចនាសម្ព័ន្ធក្រុមហ៊ុន
- ៥៤ គណៈគ្រប់គ្រង
- ៦៣ អភិបាលកិច្ចក្រុមហ៊ុន
- ៦៨ របាយការណ៍របស់ក្រុមប្រឹក្សាភិបាល
- ៧២ របាយការណ៍សវនករឯករាជ្យ
- ៧៤ របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
- ៧៥ របាយការណ៍លទ្ធផលពេញលេញ
- ៧៦ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន
- ៧៨ របាយការណ៍លំហូរទឹកប្រាក់
- ៧៩ កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សារពីប្រធានក្រុមប្រឹក្សាភិបាល

សូមស្វាគមន៍មកកាន់ការបង្ហាញជូនរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ធនាគារ រឹង (ខេមបូឌា) ម.ក!

ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ និយ័តករ ម្ចាស់ភាគហ៊ុន ម្ចាស់អាជីវកម្ម និងដៃគូរបស់យើងទាំងអស់ចំពោះការគាំទ្រឥតឈប់ឈររហូតមក ដែលពិតជាមានសារៈសំខាន់ ចំពោះភាពជោគជ័យគួរឱ្យកត់សម្គាល់របស់ធនាគារ រឹង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះភាគីពាក់ព័ន្ធទាំងអស់រួមទាំងអតិថិជនបុគ្គលិកភ្នាក់ងារ ដៃគូអាជីវកម្ម សាជីវកម្មជាដៃគូ គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗទៀត និងនិយ័តករផងដែរ។ ដោយ សារតែមានការគាំទ្រយ៉ាងរឹងមាំ ទាំងអស់នេះហើយ ទើបធនាគារ រឹងសម្រេចបាននូវសមិទ្ធផល សំខាន់ៗទាំងនេះ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិ នៃកម្ពុជា ជាពិសេសលោកជំទាវបណ្ឌិត ជា សិរី អគ្គនាយកស្ថាប័នធនាគារជាតិ នៃកម្ពុជា។ ទំនុកចិត្តរបស់ លោកជំទាវបណ្ឌិត បានផ្តល់ឱកាសឱ្យធនាគាររឹង ចូលរួមយ៉ាងសកម្មនៃដំណើរឆ្ពោះទៅរក ការធ្វើ ទំនើបកម្មសេវាហិរញ្ញវត្ថុឌីជីថល និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងយេនឌ័រនៅក្នុង ប្រទេសកម្ពុជា។

តាមរយៈការគាំទ្រ មិនអាចកាត់ថ្លៃបានពីសំណាក់ ធនាគារជាតិ នៃកម្ពុជា យើងខ្ញុំបានទទួល ជោគជ័យក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលដែល មានលក្ខណៈពិសេស ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ស្របពេលដែលយើងឈាន ដល់យុគសម័យថ្មីនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ យើងនៅតែរក្សាការប្តេជ្ញាចិត្តក្នុងការជំរុញបរិយា បន្នសេដ្ឋកិច្ច យេនឌ័រ និងជីវចម្រើន។

ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណដ៏ស្មោះ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានដើរតួ នាទីយ៉ាងសំខាន់ក្នុងសម្រេចភាពជោគជ័យរបស់យើងខ្ញុំ ក៏ដូចជាអរគុណដល់ធនាគារជាតិ នៃ កម្ពុជាផងដែរ ដែលបានផ្តល់ទំនុកចិត្ត និងកិច្ចសហការក្នុងភាពជាដៃគូរហូតមក។ តាមរយៈការ ធ្វើការរួមគ្នា យើងនឹងឆ្ពោះទៅបង្កើតអនាគតមួយប្រកបដោយបរិយាបន្ន និងរុងរឿងបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា។

ការជំរុញបរិយាបន្នហិរញ្ញវត្ថុរបស់កម្ពុជា

ឆ្នាំ២០២៣ គឺជាឆ្នាំដ៏ពិសេស សម្រាប់ធនាគារ រឹង ស្របពេលដែលយើងបានបោះជំហានចូល មកដល់ឆ្នាំទីបីរបស់យើង ចាប់តាំងពីទទួលបានអាជ្ញាបណ្ណធនាគារពាណិជ្ជពេញលេញរបស់យើង នាពេលកន្លងមក ហើយយើងបានប្រើប្រាស់ពេលវេលានៃមួយឆ្នាំនេះសម្រាប់ធ្វើការវិនិយោគ ដើម្បី ភាពរីកចម្រើននាពេលអនាគតរបស់យើង។ យើងបានពង្រីក និងពង្រឹងវត្តមានតាមរយៈបណ្តាញ ទីតាំង និងប្រព័ន្ធឌីជីថល, មូលដ្ឋានគ្រឹះបុគ្គលិក, ការជំរុញកំណើនអតិថិជន ក៏ដូចជាសេវាកម្ម ធនាគារនៅក្នុងប្រព័ន្ធអេកូឡូស៊ីរបស់យើងទាំងមូល ដែលរួមទាំងសាខាជាច្រើនទីតាំង, ភ្នាក់ងារ និងកម្មវិធីទូរសព្ទចល័តរបស់យើង។ ការណ៍នេះ ជំរុញឱ្យមានការកើនឡើងនូវប្រាក់ចំណូល កំណើនអតិថិជន និងភាពរីកចម្រើនបុគ្គលិកថែមទៀតផង។ ខ្ញុំមានទំនុកចិត្តលើមូលដ្ឋាននៃ ការ រីកចម្រើនដែលធនាគាររឹងចេញក្នុងឆ្នាំ ២០២៣ តាមរយៈការវិនិយោគ ដែលនឹងហុចផល ជាមួយកំណើនប្រកបដោយនិរន្តរភាព និងសង្គតិភាពនៅឆ្នាំបន្តបន្ទាប់។







ពេលវេលាដ៏វិសេសវិសាលជាទីមោទនៈដែលកើតឡើងក្នុងឆ្នាំ២០២៣នេះ គឺពិធីបើកសម្ពោធអគារធនាគារ វីងហ្វឺ ដែលជាការិយាល័យកណ្តាល ដ៏ទំនើបរបស់យើង។ ពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធម៍ ក្រោមវត្តមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងកម្មស័ដ្ឋាន ១២០ម៉ែត្រ ស្ថិតនៅតាមមហាវិថីមាញ៉ែកក្នុងរាជធានី អគារធនាគារ វីងហ្វឺបែងចែកជាបីជាន់ ដោយមានបណ្តាញប្រព័ន្ធបណ្តាញ និងកែងមហាវិថីកម្ពុជាក្រោម។ ទីតាំងដ៏មានសក្តានុពលនេះ ផ្តល់ភាពងាយស្រួល ដោយនៅមិនឆ្ងាយពីអគារពាណិជ្ជកម្មសំខាន់ៗ កន្លែងស្នាក់នៅប្រណិតៗ និងតំបន់ហាងទំនិញដ៏ពេញនិយមជាច្រើន។ ភាពអស្ចារ្យនៃស្ថាបត្យកម្មនេះបង្ហាញពីភាពរីកចម្រើននៃវិស័យធនាគារ ឌីជីថលនៅក្នុងប្រទេសកម្ពុជា។



ក្នុងឆ្នាំ២០២៣ នេះទៀតសោត ធនាគារ វីង ក៏សម្រេចបាននូវការពង្រីកខ្លួនដ៏គួរឱ្យកត់សម្គាល់ ដោយបានបង្កើតសាខាសំខាន់ៗចំនួនប្រាំកន្លែងនៅទូទាំងប្រទេស។ យើងបានសម្ពោធអគារធនាគារ វីង សាខាខេត្តបាត់ដំបងជាផ្លូវការនៅថ្ងៃទី ២៦ ខែមករា បន្ទាប់មកបើកសាខាមួយទៀតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រូបភ្នំពេញ (RGPPSEZ) នៅថ្ងៃទី ២៤ ខែកុម្ភៈ។ សាខាអ័រគីដេផ្លូវ២០០៤ របស់ធនាគារ វីង ត្រូវបានសម្ពោធនៅថ្ងៃទី ១៤ ខែមីនា មុនការសម្ពោធសាខាមួយទៀតនៅខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៣ ខែមេសា។ មុននឹងបិទទំព័រឆ្នាំ២០២៣ យើងក៏បានបើកសម្ពោធសាខាខេត្តកំពង់ចាមនៅថ្ងៃទី០៧ ខែសីហា។

ការពង្រីកសាខាទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការពង្រីកវិសាលភាពរបស់យើង ហើយផ្តល់សេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ទៅដល់សហគមន៍នៅទូទាំងប្រទេសកម្ពុជា។ យើងខ្ញុំពិតជាមានមោទនភាព ដែលឃើញបណ្តាញរបស់យើងកាន់តែរីកលូតលាស់ដ៏រឹងមាំ និងកាន់តែរីកដុះដាលជាងមុន ដែលកត្តានេះអាចជួយឱ្យយើងផ្តល់សេវាជូនអតិថិជនរបស់យើងបានកាន់តែប្រសើរ សម្រាប់ឆ្នាំទៅមុខទៀត។

លើសពីសេវាកម្មធនាគារ៖ ការផ្តល់សិទ្ធិអំណាចដល់សហគមន៍

ក្នុងឆ្នាំ២០២៣ ធនាគារ រឹងបានបង្កើនឥទ្ធិពលយ៉ាងខ្លាំង ស្របពេល យើងបន្តការប្តេជ្ញាចិត្តក្នុងការអនុវត្តប្រកបដោយក្រមសីលធម៌ និង និរន្តរភាព តាមរយៈការផ្តោតសំខាន់លើការផ្តល់ផលវិជ្ជមានដល់សង្គម និងបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងក្នុងការទទួលខុសត្រូវសង្គមរបស់យើង បានពង្រីកវិសាលភាពលើសពីវិស័យហិរញ្ញវត្ថុ ខណៈពេលយើងបាន ឆ្លើយតបយ៉ាងសកម្មចំពោះតម្រូវការសង្គម និងបានបំពេញការងារ សំដៅទៅរកការលើកកម្ពស់សុខុមាលភាពបុគ្គលតាមរយៈគំនិតផ្តួចផ្តើម និងកម្មវិធីផ្សេងៗជាច្រើន។

យើងបានរក្សាយ៉ាងខ្ជាប់ខ្ជួននូវភាពជាដៃគូរយៈពេលវែងជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដោយផ្តល់នូវ ការឧបត្ថម្ភជាបន្តបន្ទាប់ ដើម្បីគាំទ្រការងារសប្បុរសធម៌របស់សមាគម នេះនៅក្នុងវិស័យថែទាំសុខភាព។ តាមរយៈធនាគារ រឹង គ្រួសារ ខ្ញុំ និងខ្ញុំបានប្តេជ្ញាបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួន ១០០.០០០ ដុល្លារ អាមេរិកជារៀងរាល់ឆ្នាំ រយៈពេល ៥ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២២ ដើម្បីគាំទ្រដល់ការងារសប្បុរសធម៌ដែលមិនអាចកាត់ថ្លៃបានរបស់ សមាគម TYDA។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងាររបស់សមាគម TYDA ដែលមានការលះបង់ចំពោះការ ប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងឥតឆាករ ក្នុងការបម្រើសហគមន៍ ។ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងគ្រូពេទ្យស្ម័គ្រចិត្តមកពីសមាគម TYDA ពិតជាបានជួយត្រួតពិនិត្យយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយដ៏សំខាន់ ទៅដល់សហគមន៍ ហើយយើងខ្ញុំសូមសម្តែងការគោរពដឹងគុណយ៉ាង ខ្ពង់ខ្ពស់ចំពោះការរួមចំណែក ដោយមិនគិតអំពីប្រយោជន៍ផ្ទាល់ខ្លួន។



កុមារគឺជាសសរគ្រឹះដែលជំរុញដល់ការអភិវឌ្ឍប្រទេសជាតិរបស់យើង ដែលតម្រូវឱ្យមានការមើលថែទាំយ៉ាងយកចិត្តទុកដាក់ និងផ្តល់ការអប់រំ ប្រកបដោយគុណភាព។ ដោយមានការប្តេជ្ញាចិត្ត ដើម្បីជួយដល់កុមារ នៃអង្គការអាហ្វេស៊ីបកម្ពុជា(អង្គការសង្គ្រោះ និងស្ថានីតិសម្បទាយុវនារី) យើងខ្ញុំពិតជាមានមោទនភាពក្នុងការផ្តល់អាហារូបករណ៍ សម្រាប់រយៈ ពេល ៤ឆ្នាំ ដោយចាប់ផ្តើមមកពីឆ្នាំ២០២៣តទៅ។ យើងខ្ញុំសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះអង្គការអាហ្វេស៊ីប និងបុគ្គលិករបស់ អង្គការ ដែលមានការលះបង់ខ្ពស់តាមរយៈការខិតខំប្រឹងប្រែង មិនគិត ពីភាព នឿយហត់ ក្នុងការជួយដល់កុមារក្រីក្រ។ កិច្ចផ្តួចផ្តើមនេះមានសារៈ សំខាន់យ៉ាងធំធេងសម្រាប់សហគមន៍របស់យើង ដោយ ការណ៍នេះដើរ តួនាទីជាកំរិតនៃការជំរុញកិច្ចព័ន្ធដ៏មានអានុភាព ដល់សាធារណជនទាំង ឡាយចូលរួមក្នុងកិច្ចការសប្បុរសធម៌នេះ។



ធនាគារ រឹង មានមោទនភាពក្នុងការគាំទ្រដល់ព្រឹត្តិការណ៍អង្គរសង្គ្រាន ឆ្នាំ ២០២៣ នៅខេត្តសៀមរាប ដែលរៀបចំដោយសហភាពសហព័ន្ធ យុវជនកម្ពុជា។ ធនាគារ រឹង មានកិត្តិយស ដែលបានចូលរួមក្នុងព្រឹត្តិ ការណ៍អង្គរសង្គ្រាន ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរ។ ក្នុងឱកាសដ៏ពិសេសនេះ ពួកយើងបានរៀបចំបង្កើតភូមិវីង ដែល ត្រូវបានរចនាយ៉ាងស្រស់ស្អាត ឆ្លុះបញ្ចាំងពីអត្ថសញ្ញាណជាតិ ។ អ្នកចូលរួមទស្សនាទាំងអស់ បានផ្ដិតយកទិដ្ឋភាពនេះដែលជាផ្នែកមួយ ដ៏មានសារៈសំខាន់ក្នុងការគាំទ្រវប្បធម៌នៃបតិករណ៍របស់យើងផងដែរ។

ដោយទទួលស្គាល់ពីចំណងជើងរឹងមាំដែលប្រជាជនកម្ពុជាជួយរស់នៅ ក្រៅប្រទេសមានចំពោះជាតិមាតុភូមិរបស់ខ្លួន យើងបានផ្តល់ជំនួយ ផ្នែកហិរញ្ញវត្ថុគាំទ្រដំណើរការរៀបចំពិព័រណ៍កម្ពុជា២០២៣នៅ ឧទ្យាន Yoyogi Park ចាប់ផ្តើមពីថ្ងៃទី៣ ដល់ថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២៣។ ការគាំទ្រនេះមានគោលបំណងពង្រឹងចំណងសហគមន៍ ខ្មែរជាច្រើននៅក្នុង yoyogi park ប្រទេសជប៉ុន ក៏ដូចជាលើកកម្ពស់ វប្បធម៌ខ្មែរនៅក្នុង “ទឹកដីនៃព្រះអាទិត្យ”។ អ្នកចូលរួមទស្សនា ប្រមាណ ៥០.០០០ នាក់ បានចូលរួមយ៉ាងរីករាយក្នុង ការប្រារព្ធ ពិធីដ៏សំរស់រវើកនេះ តាមរយៈការបង្ហាញអំពីរបាំប្រពៃណីរបស់ កម្ពុជា ម្ហូបអាហារ និងការតាំងបង្ហាញផលិតផលជាច្រើន។ យើងមានមោទនភាព ក្នុងការចូលរួមក្នុងកម្មវិធីពិព័រណ៍ កម្ពុជា ដោយសារយើងខ្ញុំមានគោល បំណង រួមចំណែក ពង្រឹងទំនាក់ទំនងកាន់តែរឹងមាំរវាងប្រជាជាតិយើង ទាំងពីរ ទន្ទឹមគ្នានឹងការលើកកម្ពស់ ក៏ដូចជាការថែរក្សាវប្បធម៌ ដ៏សម្បូរ បែបរបស់កម្ពុជានៅក្រៅប្រទេសផងដែរ។ ពិព័រណ៍នេះត្រូវបាន សហការ រៀបចំឡើងរវាងស្ថានទូតកម្ពុជាប្រចាំប្រទេសក្រសួង ជប៉ុន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពាណិជ្ជកម្ម និងក្រសួងទេសចរណ៍កម្ពុជា។

ដោយយល់ច្បាស់អំពីសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងជីវិត រស់នៅប្រចាំថ្ងៃ យើងខ្ញុំបានសហការជាមួយសហភាពសហព័ន្ធ យុវជន កម្ពុជាដើម្បីផ្តល់ការបំពាក់បំប៉នដល់សមាជិកយុវជននូវចំណេះដឹងផ្នែក ហិរញ្ញវត្ថុដែលចាំបាច់នានា។ តាមរយៈការទទួលយកនូវបទពិសោធន៍ ដំណោះស្រាយសេវាកម្មធនាគារដ៏ថេរលឿនមុខ និងការចូលរួមក្នុង គំនិតផ្តួចផ្តើមផ្សេងៗទៀត យើងមានទំនុកចិត្តថាកិច្ចខិតខំប្រឹងប្រែងរួម គ្នារបស់យើងនឹងរួមចំណែកក្នុងការកសាងយុជជាន់ជាន់ថ្មីមួយ ដែល ពោរពេញទៅដោយចំណេះដឹងផ្នែកហិរញ្ញវត្ថុ ហើយថែមទាំងមាន សមត្ថភាពរឹងមាំ ។

យើងក៏បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់គុណភាពជីវិតទៅដល់ពលរដ្ឋទូទៅ ជាពិសេសកុមារកម្ពុជាដែលមានបញ្ហាបែបមាត់ និងក្រអូមមាត់បែបជាដើម។ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២០មក ធនាគារ វីង គឺជាដៃគូគាំទ្រដ៏សំខាន់របស់អង្គការស្វ័យប្រវត្តិកម្ពុជាដោយបានចូលរួមផ្សព្វផ្សាយពីប្រតិបត្តិការរក្សាគុណភាពថ្លៃនៅទូទាំងប្រទេសកម្ពុជាទៅដល់អ្នកជំងឺដែលមានបញ្ហាពិការភាពមុខមាត់ រួមទាំងបញ្ហាមាត់បែប និងក្រអូមមាត់បែបផងដែរ។ បេសកកម្មរក្សាគុណភាព ៤ ថ្ងៃដែលដឹកនាំដោយគ្រូពេទ្យស្ម័គ្រចិត្តប្រកបដោយជំនាញ និងគ្រូពេទ្យប្រកបដោយវិជ្ជាជីវៈវេជ្ជសាស្ត្រ បានធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី ១១ ខែមីនាឆ្នាំ២០២៣។ ធនាគារ វីង បានចូលរួមគាំទ្រនូវបុព្វហេតុដ៏ធំធេងនេះ។

ដោយទទួលស្គាល់ថាសកម្មភាពកម្លាំងមិនដើម្បីមនុស្សធម៌ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាព សន្តិសុខ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ យើងបានចាប់ផ្តើមសហការជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៃកម្ពុជា(MBCC) ព្រមទាំងកាសែត Khmer Times ដើម្បីរៀបចំការសម្រាប់ជួយដល់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកាត់ចាត់មិន និងសង្គ្រោះជនពិការដោយសារមិន (អាជ្ញាធរមិន) និងរាជរដ្ឋាភិបាល ក្រោមយុទ្ធនាការធ្វើឲ្យកម្ពុជាឆ្លាស់ជាប្រទេសគ្មានមិននៅឆ្នាំ២០២៥។ យើងខ្ញុំមានមោទនភាពដែលបានចូលរួមចំណែកក្នុងការជួយកម្ពុជាលុបបំបាត់ផលប៉ះពាល់អាក្រក់ដែលបណ្តាលមកពីគ្រាប់មីនមកលើអាយុជីវិតរបស់ប្រជាជន។

មន្ទីរពេទ្យកុមារអង្គរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះកុមារកម្ពុជាបាត់បង់ឆន្ទៈ នៅទូទាំងប្រទេសកម្ពុជា ហើយបានផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារប្រមាណ ៩៧.៩៧៨ នាក់ជារៀងរាល់ឆ្នាំ ដោយមានកុមារប្រមាណ ៣០០ នាក់ បានមកទទួលសេវាសុខភាពនៅមន្ទីរពេទ្យនេះជារៀងរាល់ថ្ងៃ។ ដោយទទួលស្គាល់ពីផលវិជ្ជមានធំធេងដែលមន្ទីរពេទ្យនេះបានជួយយកចិត្តទុកដាក់ទៅដល់សុខភាព និងសុខុមាលភាពនៃអាយុជីវិតរបស់កុមារជាច្រើននាក់ រូបខ្ញុំផ្ទាល់ព្រមទាំងក្រុមគ្រួសារបានផ្តល់ប្រាក់បរិច្ចាគសប្បុរសធម៌ចំនួន ២០លានរៀល ដើម្បីគាំទ្របុព្វហេតុដ៏ថ្លៃថ្លារបស់មន្ទីរពេទ្យកុមារអង្គរ ក្នុងឱកាសប្រារព្ធពិធី “បុណ្យផ្កាប្រាក់មហាសាមគ្គីគម្រប់ឆ្នាំទី១០” ដើម្បីរៀបចំការសម្រាប់ការព្យាបាលជំងឺទៅដល់កុមារឥតគិតថ្លៃ។ នេះគឺជាឆ្នាំទីបួនហើយនៃការគាំទ្ររបស់យើងតាមរយៈធនាគារ វីង។ លើសពីនេះទៀត ធនាគារ វីង បានលើកលែងថ្លៃសេវាសម្រាប់ការចូលរួមចំណែកបរិច្ចាគរបស់សាធារណជនដើម្បីទ្រទ្រង់និរន្តរភាពរបស់មន្ទីរពេទ្យនេះ។យើងក៏បានសហការជាមួយក្រុមហ៊ុន Global Money Express (GME) ដើម្បីអនុញ្ញាតឱ្យសប្បុរសធម៌ទាំងឡាយនៅប្រទេសកូរ៉េខាងត្បូងអាចចូលរួមបរិច្ចាគ ដល់មន្ទីរពេទ្យកុមារអង្គរផងដែរ តាមរយៈក្រុមហ៊ុន GME ដោយមិនគិតថ្លៃសេវានោះឡើយ។



លើសពីនេះទៀត ធនាគារ វីង បានសហការជាមួយ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia និងសមាគមគណនេយ្យករជំនាញ (ACCA) នៅកម្ពុជាបានរៀបចំកម្មវិធីសប្បុរសធម៌ “ដើរដើម្បីកុមារកម្ពុជា” ដែលជាកម្មវិធីសប្បុរសធម៌មួយក្នុងគោលបំណងជួយដល់មន្ទីរពេទ្យជ័យវរ្ម័នទី ៧ ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប។ ដោយមានការចូលរួមប្រមាណ ៥០០នាក់ ក្នុងកម្មវិធីនេះ ការរៀបចំទទួលបានមូលនិធិសរុប ១៣.៣៩១,១៨ ដុល្លារអាមេរិកពីសប្បុរសជន។



ការទទួលស្គាល់ចំពោះការប្តេជ្ញាចិត្តជួយសង្គម

ដ្បិតថាយើងខ្ញុំមិនមានបំណងចង់ឱ្យមានការទទួលស្គាល់ណាមួយឡើយ តែយើងខ្ញុំពិតជាយល់ថាដែលកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិករបស់យើងត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយដោយស្ថាប័នធំៗនានា។ ការទទួលស្គាល់នេះ គឺជាការជំរុញចិត្តដ៏សំខាន់សម្រាប់ក្រុមការងាររបស់ខ្ញុំនិងលើកទឹកចិត្តពួកគាត់ឱ្យខិតខំបន្ថែមទៀតសម្រាប់ប្រយោជន៍សហគមន៍។

យើងជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងគេដែលបានទទួលពានរង្វាន់ “សុខុមាលភាពសង្គម និងការអភិវឌ្ឍសង្គមឆ្នើម” សម្រាប់ការផ្តល់ជំនួយរបស់យើងក្នុងការចែករំលែកមូលនិធិសង្គ្រោះបន្ទាន់ពីកម្មវិធីផ្ទេរសាច់ប្រាក់ក្នុងគោលបំណងជួយប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។ ថវិកាទាំងនេះត្រូវបានចែកចាយជូនទៅដល់កម្មករនិយោជិតដែលត្រូវបានព្យួរការងារ គ្រួសារដែលមានបំណុលក្រីក្រកម្រិត ១ និង ២ ស្រ្តីមានផ្ទៃពោះក្រីក្រ ពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ និងសមាជិកគ្រួសារនៃអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ជាដើម។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដែលត្រូវបានផ្តើមដោយរដ្ឋាភិបាលកម្ពុជាក្នុងខែមិថុនាឆ្នាំ២០២០ បានដើរតួនាទីយ៉ាងសំខាន់ចំពោះផលជាវិជ្ជមានដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចសង្គមជាតិដូចជា៖ សន្តិសុខស្បៀង ការអប់រំ ការគ្រប់គ្រងហិរញ្ញវត្ថុ និងសុខភាពជាដើម។

លើសពីនេះ យើងទទួលបានពានរង្វាន់ចំនួនពីរទៀតពីកម្មវិធី ពានរង្វាន់ទំនួលខុសត្រូវសង្គមឆ្នើមប្រចាំឆ្នាំ២០២៣ របស់សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ។ ពានរង្វាន់ទីមួយ សម្រាប់កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលបានទទួលស្គាល់ពីភាពជោគជ័យនៃ “សិក្ខាសាលាហិរញ្ញវត្ថុភ្នាក់ងាររឹង” ដែលធ្វើឡើងនៅខែកក្កដាឆ្នាំ២០២២ ដោយបានបំពាក់បំប៉នចំណេះដឹងហិរញ្ញវត្ថុសំខាន់ៗដល់បណ្តាញ ភ្នាក់ងារ រឹងជាង ៤.០០០ នាក់។ ពានរង្វាន់ទីពីរ ជាពានរង្វាន់ផ្តល់ផលជាវិជ្ជមានដល់សង្គម ដែលទទួលបានតាមរយៈយុទ្ធនាការ “៤.០០០រៀល ដើម្បីសម្អាតមិននៅកម្ពុជា ” ដែលធ្វើឡើងដោយមានការសហការជាមួយសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងកាសែត Khmer Times។ យុទ្ធនាការនេះ លើកទឹកចិត្តដល់សប្បុរសជនក្នុងការបរិច្ចាគថវិកា ដើម្បីគាំទ្រដល់បេសកកម្មរបស់អាជ្ញាធរកំចាត់មិនកម្ពុជាក្នុងការធ្វើឱ្យកម្ពុជាគ្មានមិននៅឆ្នាំ ២០២៥។ ធនាគារ រឹងទទួលស្គាល់ដល់ការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងសុខុមាលភាពជារួមរបស់សង្គម។

ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះបុព្វហេតុសហគមន៍ យើងខ្ញុំមានមោទកភាពដែលបានទទួលពានរង្វាន់ធនាគារដែលផ្តល់ប្រយោជន៍ល្អបំផុតដល់សង្គម ក្នុងឆ្នាំ២០១៩ និង ២០២២ ពីទស្សនាវដ្តី Capital Finance International ។ ក្នុងនាមជាគ្រឹះស្ថានឯកដែលរួមចំណែកធ្វើទំនើបកម្មហិរញ្ញវត្ថុ ដែលបានផ្តល់សេវាកម្មហិរញ្ញវត្ថុងាយស្រួលប្រើប្រាស់ទៅដល់ប្រជាជនកម្ពុជាក្នុងអស់រយៈពេល ១៥ ឆ្នាំ មកនេះ យើងចាត់ទុកទំនួលខុសត្រូវសង្គមជាមូលដ្ឋានគ្រឹះនៃអាជីវកម្មរបស់យើង។ យើងប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការក្លាយខ្លួនជាធនាគារដែលមានទំនួលខុសត្រូវក្នុងសង្គម ដោយបង្កើតផលវិជ្ជមានដល់សង្គមតាមរយៈកម្មវិធីទំនួលខុសត្រូវសង្គមគ្រប់ជ្រុងជ្រោយរបស់យើងខ្ញុំ។

ខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិករបស់យើងចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ការអភិវឌ្ឍសហគមន៍។

ការសម្លឹងឆ្ពោះទៅមុខ៖ ការកសាងរួមគ្នា

សព្វថ្ងៃនេះ ធនាគារ រឹងនៅតែខិតខំបន្តបោះជំហានទៅមុខក្នុងគោលដៅក្លាយជាអ្នកផ្តល់សេវាហិរញ្ញវត្ថុដ៏ទូលំទូលាយមុខគេនៅកម្ពុជា។ ទោះបីជាមានបញ្ហាប្រឈមដែលបង្កឡើងដោយសារ វិបត្តិនៃសេដ្ឋកិច្ចពិភពលោកក្តី យើងនៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តក្នុងការផ្តល់នូវសេវាកម្មចាំបាច់នានាដែលជួយលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ សហគមន៍កាន់តែប្រសើរឡើង។

បើសម្លឹងឆ្ពោះទៅពេលមុខ ខ្ញុំពិតជាមានសុទិដ្ឋិនិយមខ្ពស់ចំពោះ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលថ្មីបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចេញនូវកម្លាំងកំណាច់កាលទី១។ ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះបានកំណត់គោលដៅយ៉ាងច្បាស់លាស់ និងចក្ខុវិស័យរយៈពេលវែងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដោយផ្តោតលើការងារអាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ យើងខ្ញុំប្តេជ្ញាយ៉ាងពេញទំហឹងក្នុងការចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជាអនុវត្តន៍យុទ្ធសាស្ត្រនេះ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ និងជំរុញកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីបេះដូងចំពោះទំនុកចិត្តតតាំងដាក់ឈប់លើអ្នកកល្យសេវាកម្ម ផលិតផល និងការ ខិតខំប្រឹងប្រែងរបស់ធនាគារ រឹង។ ការគាំទ្ររបស់លោក អ្នកចំពោះ បេសកកម្មរបស់យើងខ្ញុំក្នុងការបង្កើតបាននូវអនាគតប្រកបដោយបរិយាប័ន្នហិរញ្ញវត្ថុគឺពិតជាមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន ដែលជំរុញទឹកចិត្តដល់ក្រុមរបស់យើងខ្ញុំឱ្យបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវឧត្តមភាពជាដៀងរាល់ថ្ងៃ។

សូមថ្លែងអំណរគុណចំពោះការបន្តធ្វើជាអតិថិជន និងដៃគូរបស់យើងជាមួយនឹងដំណើរឆ្ពោះទៅរកអនាគតដ៏ល្អប្រសើរមួយនេះ។

ដោយក្តីគោរពរាប់អានអំពីយើងខ្ញុំ

អ្នកឧកញ៉ា គិត ម៉េង

សារពីអគ្គនាយក



ជូនចំពោះអតិថិជន និងសាធារណជនជាទីរាប់អាន!

ខ្ញុំបានមានសេចក្តីសោមនស្សរីករាយសូមជម្រាបជូនអំពីរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ធនាគារ វីង!

យើងខ្ញុំមានសេចក្តីសោមនស្សសូមបង្ហាញជូននូវសមិទ្ធផលគួរឱ្យកត់សម្គាល់ និងបទពិសោធន៍ជីវិតសេសវិសាលនាពេលកន្លងមកក្នុងអំឡុងឆ្នាំទី ៣ របស់យើងក្នុងនាមជាធនាគារពាណិជ្ជមួយដែលដំណើរការពេញលេញ។

ក្នុងការប្តេជ្ញាចិត្តរយៈពេល ១៥ ឆ្នាំរបស់យើងដើម្បីបម្រើប្រជាជនកម្ពុជា យើងបានបន្តប្រកាន់ខ្ជាប់នូវចក្ខុវិស័យរបស់យើងក្នុងការប្រើប្រាស់ដំណោះស្រាយឌីជីថល ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូបឱ្យកាន់តែប្រសើរឡើង។

ទោះបីជាមានបញ្ហានៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកដ៏លំបាកយ៉ាងណាក៏ដោយ ការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់យើងនៅតែមិនផ្លាស់ប្តូរជាដាច់ខាត។ យើងបានព្យាយាមយ៉ាងយកចិត្តទុកដាក់ក្នុងការស្វែងយល់ពីបញ្ហាប្រឈមដែលអតិថិជនរបស់យើងជួបប្រទះ ហើយបានអនុវត្តដំណោះស្រាយដែលសមស្របដើម្បីបំពេញតម្រូវការរបស់ពួកគាត់ប្រកបដោយប្រសិទ្ធភាព។

តាមរយៈការខិតខំប្រឹងប្រែងឥតឯករាជ្យរបស់បុគ្គលិកប្រកបដោយទេពកោសល្យរបស់យើង និងជំនឿចិត្តមិនផ្លាស់ប្តូររបស់អតិថិជន និងភាគីពាក់ព័ន្ធនានា យើងបានដាក់ចេញនូវគំនិតផ្តួចផ្តើម ផលិតផល និងសេវាកម្មជាច្រើនដែលមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ និងសេវាធនាគារនៅកម្ពុជា។

ការរីកចម្រើនគួរឱ្យកត់សម្គាល់របស់យើង

នៅឆ្នាំ២០២៣ ធនាគារ វីង មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅតាមសូចនាករប្រតិបត្តិការសំខាន់ៗជាច្រើន។

អាជីវកម្មរបស់យើងមានការរីកចម្រើនទៅមុខជាលំដាប់ និងមានដំណើរការល្អ។ ដើម្បីពង្រីកវត្តមានរបស់យើងនៅទូទាំងប្រទេសកម្ពុជា យើងបានដំណើរការសាខាចំនួន ២១ និងទីតាំងភ្នាក់ងាររឹង ម៉ាស៊ីនចំនួន ៨០ ទីតាំង ភ្នាក់ងាររឹងចំនួន ១១.០០០ ទីតាំងដែលផ្តល់នូវសេវាធនាគារ និងហិរញ្ញវត្ថុដ៏សម្បូរបែប។

ទ្រព្យសកម្មសរុបរបស់យើងបានកើនឡើង ១៥១% បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមកគឺ ១,៥៩ ពាន់លានដុល្លារអាមេរិក។ កំណើននេះដោយសារតែការពង្រីកយុទ្ធសាស្ត្ររបស់យើងទៅកាន់ទីផ្សារថ្មី និងការណែនាំនៃផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិតដែលបំពេញតម្រូវការដែលកំពុងរីកចម្រើនរបស់អតិថិជនរបស់យើង។



លើសពីនេះទៀត មូលដ្ឋានអតិថិជនរបស់យើងបានកើនឡើង ២៣% ក្នុងឆ្នាំ២០២៣ ដល់ ៨,៩ លាននាក់ ដោយមានការកើនឡើងគួរឱ្យកត់សម្គាល់នូវចំនួនអតិថិជនម្នាក់ៗ អតិថិជនលក់រាយ និងសាជីវកម្ម។ យើងមានមោទនភាពខ្លាំងចំពោះការជឿទុកចិត្តពីសំណាក់អតិថិជនមកលើយើងហើយយើងបានប្តេជ្ញាក្នុងការផ្តល់នូវបទពិសោធសេវាធនាគារដ៏រស់រវើកដែលលើសពីការរំពឹងទុករបស់អតិថិជន។ មូលដ្ឋានប្រាក់បញ្ញើរបស់យើងក៏មានកំណើនគួរឱ្យកត់សម្គាល់ផងដែរ ដោយការណែនាំនេះឆ្លុះបញ្ចាំងពីទំនុកចិត្តដែលអ្នកដាក់ប្រាក់បញ្ញើមានចំពោះធនាគារ វីង ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលគួរឱ្យជឿទុកចិត្ត និងអាចជឿជាក់បាន។ ប្រាក់បញ្ញើរបស់យើងបានកើនឡើង ២០០% ក្នុងឆ្នាំ២០២៣ គឺ ១,១៩ ពាន់លានដុល្លារអាមេរិក បើធៀបនឹងចំនួន ៣៩៥,៥ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២២។

ទាក់ទិននឹងផ្នែកផ្តល់ប្រាក់កម្ចីវិញ ធនាគារ វីង បានបន្តគាំទ្រដល់ការរីកចម្រើននៃអាជីវកម្ម និងបុគ្គលតាមរយៈការផ្តល់ប្រាក់កម្ចី និងឥណទានចំនួន ៧៨៦,២ លានដុល្លារអាមេរិក។ ការណែនាំនេះបង្ហាញពីការយកចិត្តទុកដាក់របស់យើងក្នុងការជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងផ្តល់មធ្យោបាយដល់អតិថិជនរបស់យើងក្នុងការសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគាត់។ ការអនុវត្តការគ្រប់គ្រងហានិភ័យប្រកបដោយការប្រុងប្រយ័ត្នរបស់យើងបានធានាថាផលប្រាក់កម្ចីរបស់យើងរក្សាបាននូវគុណភាពខ្ពស់ ដោយធ្វើឱ្យអនុបាតប្រាក់កម្ចីមិនដំណើរការស្ថិតក្រោមស្តង់ដារឧស្សាហកម្ម។

ការពង្រីកវិសាលភាព

ការប្តេជ្ញាចិត្តរបស់ធនាគារ រីង ក្នុងការពង្រីកវិសាលភាព ត្រូវបានបង្ហាញឱ្យឃើញនៅក្នុងគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ និងភាពជាដៃគូក្នុងឆ្នាំ ២០២៣។ យើងបានចាប់បើកដំណើរការសាខាថ្មីដោយជោគជ័យទាំងនៅក្នុងទីក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដោយនាំមកនូវសេវាធនាគារដងាយស្រួលនៅជិតសហគមន៍ដែលពីមុនមកមានកម្រិតនៅឡើយក្នុងការចូលប្រើសេវារបស់ស្ថាប័នហិរញ្ញវត្ថុ។ ការពង្រីកវិសាលភាពទាំងនេះមិនត្រឹមតែជួយសម្រួលដល់បរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតឱកាសការងារ និងរួមចំណែកដល់ការអភិវឌ្ឍទាំងមូលនៃវិស័យទាំងនេះផងដែរ។

លើសពីនេះទៀត សមត្ថភាពសេវាធនាគារឌីជីថលរបស់យើងបានឆ្លងកាត់ការវិវឌ្ឍបដិវត្តកម្មដែលអាចឱ្យយើងផ្តល់សេវាជូនអតិថិជនបានកាន់តែច្រើន និងផ្តល់ដំណោះស្រាយប្រកបដោយភាពរលូន និងងាយស្រួលសម្រាប់អតិថិជន។ ការដាក់ឱ្យប្រើប្រាស់កម្មវិធីធនាគារចល័តដែលបានកែប្រែថ្មី ការបើកគណនីតាមប្រព័ន្ធអនឡាញ និងថ្នាលទូទាត់ឌីជីថលដែលត្រូវបានកែលម្អបានជួយជំរុញដល់ការចូលប្រើប្រាស់ និងផ្តល់ភាពងាយស្រួលផ្នែកសេវាកម្ម នាំឱ្យធនាគារ រីង ក្លាយជាធនាគារឈានមុខគេក្នុងវិស័យធនាគារឌីជីថលនៅកម្ពុជា។

លើសពីនេះទៀត វត្តមានធនាគាររបស់យើងក៏បានពង្រីកវិសាលភាពតាមរយៈកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នហិរញ្ញវត្ថុពិភពលោកដូចជា៖ Visa, Mastercard និង Union Pay International ផងដែរ ដោយការណ៍នេះលើកកម្ពស់ភាពជាដៃគូឆ្លងព្រំដែន និងផ្តល់ឱកាសថ្មីសម្រាប់ការរីកចម្រើន និងភាពច្នៃប្រឌិត។ សម្ព័ន្ធភាពជាយុទ្ធសាស្ត្រទាំងនេះមិនត្រឹមតែបានពង្រឹងដល់ការផ្តល់សេវារបស់យើងប៉ុណ្ណោះទេ ប៉ុន្តែការណ៍នេះថែមទាំងបានកំណត់នូវគោលដៅបរិយាប័ន្នរបស់ធនាគារ រីង ក្នុងនាមជាតួអង្គសំខាន់នៅក្នុងវិស័យធនាគារប្រចាំប្រទេសផងដែរ។

ការបង្ហាញអំពីខត្តមភាពប្រព័ន្ធឌីជីថល

ខណៈដែលបច្ចេកវិទ្យាបន្តផ្លាស់ប្តូរវិស័យធនាគារឥតឈប់ឈរ ធនាគារ រីង នៅតែឈានមុខគេលើភាពច្នៃប្រឌិត បានដាក់ចេញនូវគំនិតផ្តួចផ្តើមនៃខត្តមភាពប្រព័ន្ធឌីជីថលជាច្រើនរបស់យើង។ នៅឆ្នាំ ២០២៣ យើងបានដាក់ឱ្យដំណើរការអេប Wing Bank ដែលបានកែទម្រង់ថ្មី ដែលជាថ្នាលដងាយស្រួលបានផ្តល់សិទ្ធិអំណាចដល់អតិថិជនក្នុងការគ្រប់គ្រងលើគណនី ធ្វើការទូទាត់ និងទទួលបានសេវាហិរញ្ញវត្ថុក៏ដូចជាសេវាមិនមែនហិរញ្ញវត្ថុគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ការប្តេជ្ញាចិត្តតតាងការរស់រានឡើងវិញផ្នែកសុវត្ថិភាពទិន្នន័យនិងស្តង់ដារសកលបានជួយឱ្យធនាគាររីងទទួលបានវិញ្ញាបនបត្រស្តង់ដារសកលចំពោះសុវត្ថិភាពទូទាត់តាមអនឡាញ (PCI DSS) ដ៏មានកិត្យានុភាពក្នុងឆ្នាំ ២០២៣។ វិញ្ញាបនបត្រនេះបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ជាប់ខ្ជួនរបស់យើងក្នុងការថែរក្សាបាននូវកម្រិតខ្ពស់បំផុតផ្នែកសុវត្ថិភាព និងការការពារទិន្នន័យម្ចាស់កាតក្នុងបរិយាកាសទូទាត់មួយដែលមានសុវត្ថិភាព។

ការវិនិយោគរបស់យើងលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងវិធានការសុវត្ថិភាពតាមអ៊ីនធឺណិតមិនត្រឹមតែបានធ្វើឱ្យបទពិសោធន៍របស់



អតិថិជនក្នុងការប្រើប្រាស់កាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែការណ៍នេះថែមទាំងធានាបាននូវសុវត្ថិភាព និងការរក្សាការសម្ងាត់សម្រាប់ប្រតិបត្តិការឌីជីថលទាំងអស់ផងដែរ។ ដោយផ្ដោតការយកចិត្តទុកដាក់ ឥតឈប់ឈរលើឧត្តមភាពប្រព័ន្ធឌីជីថល ធនាគារ រីឯបានត្រៀមខ្លួនរួចជាស្រេចដើម្បីដឹកនាំបដិវត្តកម្មឌីជីថលនៅក្នុងវិស័យធនាគារ និងបន្តផ្តល់នូវដំណោះស្រាយឈានមុខគេដល់បំពេញតាមតម្រូវការអតិថិជនដែលយល់ដឹងច្បាស់ពីបច្ចេកវិទ្យារបស់យើង។

ការទទួលស្គាល់ដែលជំរុញទឹកចិត្ត

ក្នុងរយៈពេលពេញមួយឆ្នាំ ធនាគារ រីឯ មានកិត្តិយសក្នុងការទទួលបានការទទួលស្គាល់ពីមានកិត្យានុភាព ដែលការណ៍នេះជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់យើងដើម្បីឧត្តមភាព។

នៅឆ្នាំ ២០២៣ យើងមានកិត្តិយសក្នុងការទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពចំនួនបីពី ក្រុមហ៊ុនMastercard៖ ពានរង្វាន់ First Launch in the Market ពានរង្វាន់ Leadership in Debit Volume និងពានរង្វាន់ Innovation Breakthrough ។ ការទទួលស្គាល់ទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់លើការប្តេជ្ញាចិត្តឥតងាកឈប់ឈររបស់ធនាគារ រីឯ ក្នុងការជំរុញការច្នៃប្រឌិត ការធ្វើបដិវត្តកម្មសេវាធនាគារឌីជីថល និងការផ្តល់នូវគុណតម្លៃជាពិសេសដល់អតិថិជនរបស់យើង។

លើសពីនេះទៀត ធនាគារ រីឯ ត្រូវបានទទួលស្គាល់ថាជា “ស្ថាប័ននានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ” នៅក្នុងកម្មវិធីពានរង្វាន់ Cambodia Digital Awards ២០២៣ ដ៏មានកិត្យានុភាព។ ដោយមានការរៀបចំឡើងពីសំណាក់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) រួមជាមួយនឹងការគាំទ្រពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) ពានរង្វាន់ដ៏គួរឱ្យស្ងើចសរសើរនេះទទួលស្គាល់នូវផលិតផលឥណទានឌីជីថលដែលជំរុញដោយបញ្ហាសិប្បនិម្មិតរបស់យើងថាជា រូបកម្មកំណើនថ្មី។

នេះជាលើកទីបីហើយ ដែលធនាគារ រីឯ មានកិត្តិយសក្នុងការទទួលបានពានរង្វាន់ “Most Innovative Consumer Finance Company ” ដ៏មានកិត្យានុភាពនៅក្នុងកម្មវិធីពានរង្វាន់ហិរញ្ញវត្ថុអន្តរជាតិឆ្នាំ ២០២៣។ ក្រុមហ៊ុនបានការទទួលស្គាល់នេះ ដោយសារកំណត់ត្រាដែលបញ្ជាក់ច្បាស់លាស់ពីភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា



ហិរញ្ញវត្ថុ (fintech) និងការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យការទទួលបានសេវាហិរញ្ញវត្ថុក្នុងដែនសមត្ថកិច្ចរបស់ពួកគាត់កាន់តែប្រសើរឡើង។

ការអបអរសាទរ និងការទទួលស្គាល់ទាំងនេះសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងដើម្បីឧត្តមភាព ការច្នៃប្រឌិត និងទំនួលខុសត្រូវសង្គម។ យើងនឹងបន្តពង្រីកវិសាលភាព ផ្តល់សិទ្ធិអំណាចដល់អតិថិជនម្នាក់ៗ និងអាជីវកម្ម ព្រមទាំងបង្កើតអនាគតហិរញ្ញវត្ថុដ៏ត្រចះត្រចង់សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។

ការប្រុងប្រៀបសម្រាប់អនាគតជាមួយភាពជឿជាក់

ស្របពេលដែលយើងសម្លឹងឆ្ពោះទៅមុខនៅឆ្នាំ ២០២៤ និងទៅឆ្នាំបន្តបន្ទាប់ទៀត ធនាគារ រីឯ ត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញកិច្ចការងារផ្សេងៗដែលនឹងមកដល់នាពេលអនាគតប្រកបដោយភាពជឿជាក់។ ដោយមានមូលដ្ឋានគ្រឹះយ៉ាងរឹងមាំដែលបង្កើតឡើងផ្នែកលើគុណតម្លៃនៃភាពជឿជាក់ ការច្នៃប្រឌិត និងគុណតម្លៃផ្តោតលើអតិថិជន យើងបានត្រៀមខ្លួនរួចរាល់ក្នុងការឆ្ពោះទៅរកវិស័យធនាគារ និងហិរញ្ញវត្ថុដែលកំពុងមានការប្រែប្រួល។ ការវិនិយោគជាយូរឆ្នាំលើបច្ចេកវិទ្យាបុគ្គលិកជំនាញ និងបទពិសោធន៍អតិថិជន នឹងធានាថា យើងនៅតែស្ថិតនៅជួរមុខនៃនិន្នាការប្រចាំវិស័យ ដោយត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របខ្លួន និងរីកចម្រើនទៅមុខ ក្នុងទីផ្សារដែលមានការផ្លាស់ប្តូរឥតឈប់ឈរ។

ជាមួយ ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនដ៏ស្មោះត្រង់ បុគ្គលិកដែលខិតខំស្វាហាប់ព្យាយាម និងភាគីពាក់ព័ន្ធនានា ចំពោះការគាំទ្រឥតងាកឈប់ឈរក្នុងមក។ សមិទ្ធផលដែលបានគូសបញ្ជាក់នៅក្នុងរបាយការណ៍នេះជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការប្តេជ្ញាចិត្តដើម្បីឧត្តមភាព។ ស្របពេលដែលយើងបន្តដំណើរឆ្ពោះទៅរកការរីកចម្រើននិងភាពជោគជ័យប្រកបដោយចីរភាព យើងនៅតែប្រកាន់ខ្ជាប់នូវបេសកកម្មក្នុងការបម្រើអតិថិជនរបស់យើងដោយសុចរិតភាព តម្លាភាព និងនានុវត្តន៍។

សូមអរគុណចំពោះការជឿទុកចិត្តលើធនាគារ រីឯ ក្នុងការបំពេញតម្រូវការហិរញ្ញវត្ថុរបស់លោកអ្នក។ សូមគោរពជូនពរលោក លោកស្រីទទួលបានជោគជ័យ ដោយសំណាងល្អ និងភាពចម្រុងចម្រើនជារៀងរាល់ថ្ងៃ។

ដោយក្តីគោរព

លោក Han Peng Kwang

ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ



✈ ចក្ខុវិស័យ

ផ្តល់នូវភាពងាយស្រួលក្នុងការទទួលបានដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដល់ប្រជាជនកម្ពុជា ដើម្បីធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់ពួកគេប្រសើរឡើង។



✈ បេសកកម្ម

អតិថិជនជាអាទិភាព

ស្វែងយល់ពីតម្រូវការទីផ្សារដោយការផ្តល់ជូននូវផលិតផល និងសេវាកម្មដែលល្អបំផុតដើម្បីបំពេញតម្រូវការអតិថិជនទាន់ពេលវេលា។

បុគ្គលិកជាសសរស្តម្ភ

បង្កើតឲ្យមានបរិយាកាសការងារល្អដែលមានការទទួលស្គាល់នូវស្មារតីនិងសមិទ្ធផលការងារជាមួយនិងការអនុវត្តគុណតំលៃរបស់ធនាគារ។

ផ្ដោតលើការអភិវឌ្ឍសហគមន៍

ផ្តល់ជូននូវសេវាហិរញ្ញវត្ថុចល័តដែលងាយស្រួល និងអាចទទួលយកបានសម្រាប់ជួយសហគមន៍ឲ្យមានជីវភាពប្រសើរឡើង និងកាត់បន្ថយវិសមភាពសង្គមផងដែរ។

សមិទ្ធផលខ្ពស់សម្រាប់ភាគទុនិក

បង្កើតនូវស្តង់ដារអភិបាលកិច្ចល្អមួយ ដែលរក្សាឲ្យបាននូវអត្ថប្រយោជន៍ខ្ពស់សម្រាប់ភាគទុនិកក្នុងគោលដៅអាជីវកម្មរយៈពេលខ្លី និង រយៈពេលវែង ជាមួយនឹងការឈានមុខគេជាធនាគារដែលផ្តល់នូវសេវាកម្មហិរញ្ញវត្ថុចល័តដែលងាយស្រួលបំផុតសម្រាប់អតិថិជនគ្រប់រូប។

✈ គុណតម្លៃ



✈ ជ័យជម្នះ

“ខ្ញុំធ្វើបាន” ខ្ញុំអាចធ្វើការងារដែលអ្នកដទៃគិតថា មិនអាចទៅរួច ក្លាយជាការងារដែលអាចធ្វើទៅរួច។

✈ បង្រៀន ឬណែនាំ

រៀន អភិវឌ្ឍ និងចែករំលែកទៅកាន់បុគ្គលិកដទៃ។

✈ ល្អឥតខ្ចោះ

ខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត។

✈ ច្នៃប្រឌិត

ធ្វើបរិយាកាសការងារ កាន់តែងាយស្រួល និងមានការអភិវឌ្ឍជាប់ជានិច្ច។

✈ រីកចម្រើន

វិវត្តវិធីសាស្ត្រថ្មីៗដើម្បី អភិវឌ្ឍសមត្ថភាពឱ្យកាន់តែប្រសើរជាងម្សិលមិញ។

✈ គោរព

មានក្រមសីលធម៌ និងមានការគោរពគ្នាទៅវិញទៅមក។



ក្រឡេកមកមើលធនាគារ វីង



ធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប បានធ្វើទំនើបកម្មទៅលើមធ្យោបាយសម្រាប់ប្រជាជនកម្ពុជាអាចទទួលបាន សេវាហិរញ្ញវត្ថុ។ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ ២០០៨ ធនាគារ វីង បាន ក្លាយទៅជាធនាគារពាណិជ្ជដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និង ស្ថិតក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុដែលទទួលបានការជឿទុកចិត្តខ្ពស់ បំផុតនៅក្នុងប្រទេសកម្ពុជា។

ដោយមានចក្ខុវិស័យច្បាស់លាស់ក្នុងការប្រើប្រាស់ដំណោះស្រាយឌីជីថល ដើម្បីកែលម្អជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាគ្រប់រូប ធនាគារ វីង ក៏សម្រេចបាននូវការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយបច្ចុប្បន្ននេះក៏មាន នូវប្រព័ន្ធអេកូឡូហ្សីធំបំផុតនៅក្នុងប្រទេស។ ធនាគារ វីង ដំណើរការសាខា ចំនួន ២១, ភ្នាក់ងារវីង ម៉ាស៊ីន ៨០ កន្លែង, បណ្តាញភ្នាក់ងារវីង ១១.០០០ កន្លែង និងផ្តល់ជូននូវមុខងារប្រើប្រាស់ច្រើនជាង ១០០ តាមរយៈអេប Wing Bank ដែលមានភាពងាយស្រួលប្រើប្រាស់។

នៅឆ្នាំ២០២៣ ធនាគារ វីង បានបើកសម្ពោធការិយាល័យកណ្តាលថ្មី របស់ខ្លួន ដែលជាអគារធនាគារ វីង ថៅវី ស្ថិតនៅលើទីតាំងដ៏ល្អតាម បណ្តោយមហាវិថីព្រះមុនីវង្ស និងកែងមហាវិថីកម្ពុជាក្រោម។ ភាពអស្ចារ្យ នៃស្ថាបត្យកម្មនេះឆ្លុះបញ្ចាំងពីការកើនឡើងនូវភាពលេចធ្លោរបស់ប្រទេស កម្ពុជានៅក្នុងវិស័យធនាគារឌីជីថល។

ធនាគារ វីង ប្តេជ្ញាចិត្តលើភាពច្នៃប្រឌិតផ្នែកឌីជីថល ដែលបង្ហាញឱ្យឃើញ នៅក្នុងផលប៉ះពាល់នៃសេវាហិរញ្ញវត្ថុ និងសេវាមិនមែនហិរញ្ញវត្ថុ។ រាប់ ចាប់ពីកម្ចី ប្រាក់បញ្ញើ និងការផ្ទេរប្រាក់ទៅដល់ផលិតផលធានារ៉ាប់រង ការ ទូទាត់ថ្លៃទឹកភ្លើង និងវិក្កយបត្រ ការទូទាត់ខ្សែច្រវាក់ផ្គត់ផ្គង់ សេវាកម្ម បើកប្រាក់បៀវត្ស ការផ្ទេរប្រាក់អន្តរជាតិ ការផ្ទេរប្រាក់ក្នុងស្រុក កម្ចីតាម ប្រព័ន្ធឌីជីថល និងសូម្បីតែការបញ្ចូលទឹកប្រាក់ទូរសព្ទ ធនាគារ វីង បាន បម្រើសេវាដល់វិសាលភាពទាំងមូលនៃតម្រូវការហិរញ្ញវត្ថុ និងតម្រូវការ មិនមែនហិរញ្ញវត្ថុ។



តាមរយៈបណ្តាញភ្នាក់ងារ ធនាគារ រឹង ធានាថា សូម្បីតែសហគមន៍ ដាច់ស្រយាលបំផុតក្នុងប្រទេសកម្ពុជាក៏អាចទទួលបានសេវាហិរញ្ញវត្ថុ ដោយផ្តល់មធ្យោបាយដល់បុគ្គលម្នាក់ៗអាចធ្វើឱ្យជីវភាពប្រចាំថ្ងៃ កាន់តែប្រសើរឡើង។ លើសពីនេះទៀត អេប Wing Bank ជួយឱ្យ អតិថិជនប្រើប្រាស់សេវាធនាគារពេញលេញដោយមិនចាំបាច់ទៅជួប ដោយផ្ទាល់នៅឯសាខាណាមួយឡើយ។

អាជីវកម្មនានានៅក្នុងឧស្សាហកម្មផ្សេងៗនៅប្រទេសកម្ពុជាកំពុង ជ្រើសរើសដំណោះស្រាយបើកប្រាក់បៀវត្សរបស់ធនាគារ រឹង កាន់តែ ច្រើនឡើង ដើម្បីសម្រួលដល់ប្រតិបត្តិការរបស់ពួកគាត់ និងលើកកម្ពស់ ប្រសិទ្ធផល។ សេវាកម្មបើកប្រាក់បៀវត្សរបស់ធនាគារនេះបាន ទទួលការជឿទុកចិត្តពីអង្គភាពជាង៤០៤ ដោយរួមបញ្ចូលទាំងរោងចក្រ អាជីវកម្មខ្នាតធំ និងស្ថាប័នរបស់រដ្ឋាភិបាលជាច្រើន។ លើសពីនេះទៀត សហគ្រាសធុនតូច និងមធ្យមចំនួន ៨៣ កំពុងទទួលបានអត្ថប្រយោជន៍ ពីសេវាបើកប្រាក់បៀវត្សរបស់ធនាគារ រឹង។

ធនាគារ រឹង ជួយសម្រួលការទូទាត់ប្រាក់ដល់ការលក់រាយដោយរលូន តាមរយៈកម្មវិធី “WingPay” និងបាននាំមកនូវថ្នាលពាណិជ្ជកម្ម អេឡិចត្រូនិកដូចជា “Wingmall” និង “Wingmarket” ដែល ជួយដល់ប្រតិបត្តិការរវាងក្រុមហ៊ុននិងអតិថិជន(B2C) ក៏ដូចជារវាង ក្រុមហ៊ុននឹងក្រុមហ៊ុន (B2B) ។

ដោយសារការប្តេជ្ញាចិត្តតែងតែក្នុងការផ្តល់លទ្ធភាពទទួលបានសេវា ធនាគារ និងហិរញ្ញវត្ថុនេះហើយ ទើបធនាគារ រឹង បង្កើតបាននូវភាពជា ដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនឈានមុខគេនានាក្នុងឧស្សាហកម្ម នេះ ដែលមានដូចជា៖ ក្រុមហ៊ុន Mastercard, Western Union, Visa, Union Pay International, Alipay, WeChat Pay, Huawei, Oracle, Ria, Prudential Cambodia, GME, Japan Remit Finance, SentBe និងក្រុមហ៊ុនលំដាប់កំពូលផ្សេងៗ ទៀតជាច្រើន។

ធនាគារ រឹង បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ទៅលើចីរភាព តាមរយៈ គំនិតផ្តួចផ្តើមជាច្រើនដូចជា កាតព្វកិច្ច រឹង ម៉ាស៊ីនកាត គ្មានលេខ ដែលស្លៀកពាក់បរិស្ថានដំបូងគេបំផុត ដែលបានដាក់ឱ្យដំណើរការនៅឆ្នាំ ២០២២ ។ តាមរយៈការកាត់បន្ថយផលប៉ះពាល់លើបរិស្ថាន ធនាគារ រឹង រួមចំណែកក្នុងការកសាងអនាគតប្រកបដោយចីរភាព។

ជាមួយនឹងសេវាកម្មដែលផ្តល់ជូននូវគ្រប់វិស័យក្នុងសេដ្ឋកិច្ចទាំងមូល របស់កម្ពុជា រាប់ចាប់ពីក្រុមហ៊ុនផលិតកម្មធំៗ រហូតដល់កសិករតាមទី ជនបទ ដែលជាឆ្នឹងខ្នងរបស់ប្រទេសជាតិ ធនាគារ រឹង មានមោទកភាព ដែលបានបំពេញតួនាទីទាំងនេះ។ លើសពីនេះទៀត ធនាគារ រឹង បំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួន តាមរយៈការបរិច្ចាគសាច់ប្រាក់ និងជំនួយឧបត្ថម្ភជាច្រើនទៀត ដើម្បីគាំទ្រដល់វិស័យអប់រំ ការថែទាំ សុខភាព និងគំនិតផ្តួចផ្តើមនានាពាក់ព័ន្ធនឹងការអភិវឌ្ឍសហគមន៍។

ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុប្រកបដោយថាមវន្តនិងមានភាពច្នៃប្រឌិត ធនាគារ រឹង បន្តព្យាយាមបង្កើនឥទ្ធិពលវិជ្ជមានដល់ជីវភាពរស់នៅរបស់ ប្រជាជនកម្ពុជាគ្រប់រូប។ ជាមួយសេវាធនាគារឌីជីថលដែលមានភាព ងាយស្រួលប្រើប្រាស់ និងការប្តេជ្ញាចិត្តចំពោះបរិយាបន្នហិរញ្ញវត្ថុបានធ្វើ ឱ្យធនាគារ រឹង ក្លាយជាជម្រើសសម្រាប់ប្រជាជនកម្ពុជាទាំងអស់។



ភាពជាដៃគូដើម្បីរីកចម្រើនជាមួយគ្នា



ធនាគារ វីង មានគោលដៅផ្តល់សេវាកម្មហិរញ្ញវត្ថុទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតលើវិធីសាស្ត្រប្រមូលមូលធន ដើម្បីជំរុញដំណោះស្រាយហិរញ្ញវត្ថុដ៏ម៉ឺងម៉ាត់ដែលធ្វើឱ្យជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងសហគមន៍កាន់តែមានភាពប្រសើរឡើង។ ក្នុងឆ្នាំ២០២៣ ធនាគារ វីង បានកសាងភាពជាដៃគូជាមួយក្រុមហ៊ុនដ៏សំខាន់ៗនៅក្នុងទីផ្សារដែលមានគោលដៅរួមគ្នាក្នុងការប្រើប្រាស់ជំនាញផ្ទាល់ខ្លួនដើម្បីជា ប្រយោជន៍បម្រើទៅដល់សហគមន៍។ ប្រជាជនកម្ពុជាសក្តិសមនឹងទទួលបានឱកាសដើម្បីសម្រេចបាននូវសេរីភាព និងសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ដើម្បីធ្វើឱ្យការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ទាំងនាពេលបច្ចុប្បន្ន និងអនាគតកាន់តែប្រសើរ។






កាតព្វកិច្ច និងកាតព្វកិច្ច វិសា របស់ធនាគារ វីង

ក្នុងកិច្ចសហការជាមួយក្រុមហ៊ុន វិសា ធនាគារ វីង (ខេមបូឌា) ម.ក បានដាក់ឱ្យដំណើរការនូវកាតព្វកិច្ច វិសា និងកាតព្វកិច្ច វីង ដែលមិនត្រឹមតែផ្តល់ជូនអតិថិជននូវដំណោះស្រាយហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពផងដែរ។ ជម្រើសកាតព្វកិច្ច វីងវិសារួមមាន៖ កាតព្វកិច្ច វីងវិសាហ្គោល ដែលអតិថិជនអាចស្នើសុំធនាគារបានរហូតដល់ ៥.០០០ ដុល្លារអាមេរិក ខណៈដែលកាតព្វកិច្ច វីងវិសា ឆ្នាំទីនីម អតិថិជនអាចស្នើសុំធនាគារបានរហូតដល់ ៥០.០០០ដុល្លារអាមេរិក។ អតិថិជនអាចរីករាយជាមួយរយៈពេលអនុគ្រោះមិនបង់ការប្រាក់រហូតដល់រយៈពេល ៥៥ថ្ងៃ ហើយថែមទាំងអាចប្រើប្រាស់សាច់ប្រាក់សរុបរហូតដល់ទៅ ១០០%។ កាន់តែពិសេសជាងនេះទៀតនោះ អតិថិជនអាចទទួលបានអត្ថប្រយោជន៍ពីការធានារ៉ាប់រងការធ្វើដំណើរដែលមានតម្លៃរហូតដល់ ១លានដុល្លារ ហើយអាច ចូលទៅប្រើប្រាស់កន្លែងរង់ចាំនៅព្រលានយន្តហោះជាង ១.៤០០ ទីតាំងជុំវិញពិភពលោក។ កាតទាំងពីរប្រភេទនេះក៏ត្រូវបានផលិតឡើងពីវត្ថុធាតុដើមធម្មជាតិរហូតដល់ ៩៤% ដែលល្អសម្រាប់បរិស្ថាន។

ក្រុមហ៊ុន អ អិម អេ ផ្តល់ឥណទានរថយន្តតាមរយៈធនាគារ វីង

ការទិញរថយន្តសម្រាប់ក្រុមគ្រួសារលែងជាបញ្ហាប្រឈមទៀតហើយ។ ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីបង្កើនភាពងាយស្រួលទៅដល់អតិថិជន ក្លាយជាម្ចាស់រថយន្ត Ford ស៊េរីទីនីម ធនាគារ វីង (ខេមបូឌា) ម.ក និង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ បានចាប់ដៃសហការ ដើម្បីផ្តល់ឥណទានរថយន្តទៅដល់អតិថិជន។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនេះ មិនថាបាច់ឱ្យអតិថិជនបង់ប្រាក់កក់មុនឡើយ ហើយថែមទាំងមិនចំណាយបង់ការប្រាក់រយៈពេល ១២ខែ ដែលអនុញ្ញាតឱ្យអតិថិជនទទួលបានរថយន្តក្នុងក្តីស្រមៃយ៉ាងងាយស្រួល។ ធនាគារ វីង ផ្តល់ការអនុម័តកម្ចីលឿនតាមដែលអាចធ្វើទៅបានបន្ទាប់ពីអតិថិជន បានបំពេញឯកសារចាំបាច់ និងឆ្លងកាត់ដំណើរការពិនិត្យរបស់ធនាគាររួចរាល់។ លក្ខខណ្ឌក្នុងការផ្តល់ឥណទានរថយន្តនេះ គឺមានភាពទាក់ទាញ ដែលអតិថិជនអាចទទួលបានទំហំកម្ចីរហូតដល់ទៅ ១០០ ភាគរយ នៃតម្លៃរថយន្ត ឬទំហំកម្ចីច្រើនបំផុត ១០០.០០០ ដុល្លារអាមេរិក។



ការបង្កើតកាលានុវត្តភាពជាមួយក្រុមហ៊ុនព្រូជិនសល

ធនាគារ វីង និងក្រុមហ៊ុន ព្រូជិនសលកម្ពុជា បានចាប់ផ្តើមសហការដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពជាដៃគូសហប្រតិបត្តិការអាជីវកម្ម ដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុរបស់កម្ពុជា ក៏ដូចជាជំរុញឱ្យវិស័យនេះកាន់តែមានភាពប្រសើរ និងប្រកបដោយភាពរឹងមាំនាពេលអនាគត។ ភាពជាដៃគូយុទ្ធសាស្ត្រនេះនឹងទាញយកប្រយោជន៍ពីបណ្តាញភ្នាក់ងារដ៏ទូលំទូលាយរបស់ធនាគារ វីង ដើម្បីបង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់ និងពង្រឹងការការពារហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា។ អតិថិជនកាន់តែងាយស្រួលក្នុងការទទួលបាន សេវាធានារ៉ាប់រង និងផលិតផលវិនិយោគផ្សេងៗជាច្រើននៅគ្រប់ស្ថានីយធនាគារ វីង ទាំងអស់ រួមជាមួយនឹងសេវាកម្មធនាគារដែលមានស្រាប់ថែមទៀតផង។ ភាពជាដៃគូផ្ដោតលើអាជីវកម្មបើកកាស៊ីណូនេះ ផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការទទួលបានការផ្តល់ជូននានាពីក្រុមហ៊ុនធានារ៉ាប់រងព្រូជិនសលកម្ពុជាដូចជា៖ ផែនការផ្ទាល់ខ្លួន ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ និងបទពិសោធន៍នៃការជាវផលិតផល និងសេវាធានារ៉ាប់រងយ៉ាងរលូន។



ភាពជាដៃគូសម្រាប់ការផ្ទេរប្រាក់ឆ្លងដែនជាមួយប្រទេសជប៉ុន

ធនាគារ វីង (ខេមបូឌា) ម.ក បានចាប់ផ្តើមជាមួយនូវស្រុកជាមួយក្រុមហ៊ុន Japan Remit Finance Co., Ltd ដើម្បីផ្តល់ដំណោះស្រាយសុវត្ថិភាព ហើយអាចទុកចិត្តបាន សម្រាប់ពលរដ្ឋកម្ពុជារស់នៅក្នុងប្រទេសជប៉ុន ក្នុងការផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសារនៅស្រុកកំណើត។ កិច្ចសហការនេះនឹងបង្កើនជម្រើសនៃការផ្ទេរប្រាក់សម្រាប់ប្រជាជនកម្ពុជានៅក្នុងប្រទេសជប៉ុន ដោយធានាបានថាពួកគាត់មានមធ្យោបាយអាចទុកចិត្តបាន សុវត្ថិភាព និងតម្លៃសេវាសមរម្យក្នុងការផ្ញើប្រាក់ដែលពួកគាត់ខិតខំរកមកដោយលំបាក ទៅដល់មនុស្សជាទីស្រឡាញ់នៅស្រុកកំណើត។ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសជប៉ុនអាចផ្ញើប្រាក់ដោយផ្ទាល់ទៅកាន់គណនីធនាគារ វីង របស់គ្រួសារពួកគាត់បាន។ នៅពេលទឹកប្រាក់ផ្ទេរចូលក្នុងគណនីពួកគាត់នឹងទទួលបានការជូនដំណឹងនៅលើទូរសព្ទស្អាតហ្នូនភ្លាមៗដែលបញ្ជាក់ថាការផ្ទេរប្រាក់នោះទទួលបានជោគជ័យ។ ម៉្យាងវិញទៀតពួកគាត់ក៏អាចធ្វើការដកប្រាក់នៅតាម ភ្នាក់ងារវីង ណាមួយក៏បាននៅទូទាំងប្រទេសកម្ពុជា។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងបណ្តាញភ្នាក់ងារដ៏ទូលំទូលាយ ធនាគារ វីង ធានាថាក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាអាចទទួលបានថវិកាដែលមនុស្សជាទីស្រឡាញ់របស់ពួកគាត់ដែលរស់នៅក្រៅប្រទេសបានផ្ញើមកដោយងាយស្រួល ។

ការបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុន UnionPay International

ធនាគារ វីង (ខេមបូឌា) ម.ក បានចាប់ដៃគូជាមួយក្រុមហ៊ុន UnionPay International (UPI) ដែលជាបណ្តាញទូទាត់សកល ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ និងស្វែងរកកិច្ចសហការនាពេលអនាគតក្នុងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល។ ភាពជាដៃគូនេះនឹងផ្តល់នឹងជួយសម្រួលធនាគារ វីង ក្នុងការផ្តល់នូវសេវាផ្ទេរប្រាក់ឆ្លងប្រទេសប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាពដល់អតិថិជនរបស់ខ្លួន ដោយអនុញ្ញាតឱ្យពួកគាត់ផ្ទេរ និងទទួលប្រាក់នៅទូទាំងពិភពលោក។ ជាមួយនឹងការច្របាច់បញ្ចូលជាមួយបណ្តាញ ដ៏ទូលំទូលាយរបស់ក្រុមហ៊ុន UnionPay International អតិថិជនរបស់ធនាគារ វីង អាចរីករាយជាមួយនឹងសេវាផ្ទេរប្រាក់ឆ្លងប្រទេសដែលងាយស្រួលប្រើប្រាស់ និងងាយស្រួលធ្វើប្រតិបត្តិការហិរញ្ញវត្ថុផ្សេងៗផងដែរ។ លើសពីនេះ ភាពជាដៃគូនេះក៏ជាការបើកផ្លូវដល់កិច្ចសហការនាពេលអនាគត ក្នុងការអភិវឌ្ឍវិស័យទូទាត់តាមប្រព័ន្ធឌីជីថល ដោយនាំមកនូវដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតដល់ទិដ្ឋភាពកម្ពុជា។



ភាពជាដៃគូសម្រាប់ការផ្ទេរប្រាក់ឆ្លងដែនជាមួយប្រទេសកូរ៉េខាងត្បូង

ធនាគារ វីង (ខេមបូឌា) ម.ក បានបង្កើតកិច្ចសហការដ៏សំខាន់មួយជាមួយក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់កូរ៉េខាងត្បូង SentBe Inc. ដើម្បីផ្តល់សេវាផ្ទេរប្រាក់ឆ្លងដែនប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងចំណាយថ្លៃសេវាអស់តិច។ តាមរយៈភាពជាដៃគូនេះ ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងអាចផ្ទេរប្រាក់បានយ៉ាងរលូន តាមរយៈសេវាផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយ។ ការផ្តល់ជូននេះជួយឱ្យក្រុមគ្រួសាររបស់ពួកគាត់ទទួលបានសាច់ប្រាក់ដោយផ្ទាល់យ៉ាងងាយស្រួលក្នុងគណនីធនាគារ វីង របស់ពួកគាត់ តាមរយៈអេប Wing Bank។ ម៉្យាងទៀត សមាជិកគ្រួសារនៅស្រុកកំណើត ក៏អាចដកជាសាច់ប្រាក់ ដោយប្រើប្រាស់លេខកូដសម្ងាត់ ផ្ទៃក្នុង ដើម្បីដកសាច់ប្រាក់នៅតាមភ្នាក់ងារវីងណាមួយក៏បាននៅទូទាំងប្រទេស ឬនៅសាខាធនាគារ វីងក៏បាន។



FASMEC, CGCC, និងធនាគារ វីង គាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម

ធនាគារ វីង (ខេមបូឌា) ម.ក សាជីវកម្មធានាឥណទានកម្ពុជា (CGCC) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសខ្នាតតូច និងមធ្យម (SMEs) នៅកម្ពុជា។ កិច្ចសហការនេះ មានគោលបំណងផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់សមាជិកសម្ព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា ដោយផ្តល់ឥណទាន មិនទាមទារទ្រព្យបញ្ចាំ និងការធានាឥណទានពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដោយមានការសម្របសម្រួលពីធនាគារ វីង។ លើសពីនេះ សហគ្រាសធុនតូច និងមធ្យមអាចទទួលបានអត្ថប្រយោជន៍ពិធីការដែលមានលក្ខណៈទំនួលខុសត្រូវដែលផ្តល់ដោយប្រព័ន្ធអេកូឡូស៊ីរបស់ វីងមានដូចជា៖ WingPay, Wingmarket, WingAgri និង Wingmall។ ភាពជាដៃគូរវាងស្ថាប័នទាំងបីនេះ មានការរំពឹងទុកថានឹងបង្កើត បរិយាកាសគាំទ្រទៅដល់សហគ្រាសធុនតូច និងមធ្យមក្នុងការរដ្ឋបាលឧបសគ្គផ្នែកហិរញ្ញវត្ថុ ហើយពង្រីកចូលទៅក្នុងទីផ្សារកាន់តែប្រសើរ។

កិច្ចសហការជាមួយ FASMEC ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ធនាគារ វីង (ខេមបូឌា) ម.ក និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានសហការគ្នា ដើម្បីផ្តល់សេវា ធនាគារ និងដំណោះស្រាយគ្រប់គ្រងផ្នែកហិរញ្ញវត្ថុដល់សមាជិក FASMEC ទាំងអស់។ ភាពជាដៃគូនេះមានគោលបំណងគាំទ្រដល់កំណើននៃ សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ដោយផ្តល់ជូន នូវដំណោះស្រាយហិរញ្ញវត្ថុស្របតាមតម្រូវការដើម្បីជួយដល់ការ លើកកម្ពស់ប្រតិបត្តិការអាជីវកម្ម និងជំរុញការរីកលូតលាស់របស់ពួកគេ នៅក្នុងប្រទេសឱ្យបានកាន់តែប្រសើរ។ ធនាគារ វីង ប្រជុំគាំទ្រដល់ ការរីកចម្រើន និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ហើយភាពជាដៃគូជាមួយ FASMEC គឺជាជំហានដ៏សំខាន់មួយក្នុង ទិសដៅនោះ។





ការបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុន Camlife

ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា ឬហៅកាត់ថា Camlife បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារ រីង (ខេមបូឌា) ម.ក ដើម្បីនាំមកនូវដំណោះស្រាយធានារ៉ាប់រងជាច្រើនប្រភេទជូនដល់អតិថិជនទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ភាពជាដៃគូនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃការទិញផលិតផលធានារ៉ាប់រងសម្រាប់សន្តិសុខហិរញ្ញវត្ថុ សុខភាព និងសុខុមាលភាព និងដើម្បីធ្វើឱ្យសេវាធានារ៉ាប់រងកាន់តែមានភាពងាយស្រួលសម្រាប់អតិថិជន។ ក្រុមហ៊ុនទាំងពីរមានឆន្ទៈក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយដើម្បីជួយការពារសុខុមាលភាពរបស់អតិថិជន និងមនុស្សជាទីស្រឡាញ់។

ជំរុញការដាំបន្លែសុវត្ថិភាពនៅកម្ពុជា

ធនាគារ រីង (ខេមបូឌា) ម.ក បានសហការជាមួយមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា (CMDF) និងសហគមន៍កសិកម្មតាសីសាមគ្គី (TSAC) ដើម្បីបង្កើនការដាំដុះបន្លែសុវត្ថិភាព ជំរុញកំណើនបរិយាបន្ន ក៏ដូចជារួមចំណែកលើកកម្ពស់សន្តិសុខស្បៀង និងអាហារនៅកម្ពុជា។ តាមរយៈកិច្ចសហការនេះ ធនាគារ រីងនឹងផ្តល់ការគាំទ្រហិរញ្ញវត្ថុដល់សហគមន៍មូស្លីមកម្ពុជាសម្រាប់ធ្វើប្រតិបត្តិការកសិកម្ម។ ចំណែកឯ សហករណ៍កសិកម្មតាសីសាមគ្គីនឹងផ្តល់ជំនាញបច្ចេកទេស និងចំណេះដឹងក្នុងការដាំដុះបន្លែសុវត្ថិភាព និងមានជីវជាតិ ដែលឆ្លើយតបទៅនឹងកំណើនតម្រូវការទីផ្សារ ។



បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សមាជិករបស់សហភាពសហព័ន្ធយុវជនកម្ពុជា

សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) និងធនាគារ វីង (ខេមបូឌា) ម.ក បានសហការគ្នាតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីជួយទៅ ដល់យុវជនកម្ពុជា ទទួលបានជំនាញផ្នែកហិរញ្ញវត្ថុចាំបាច់នានា។ ភាពជាដៃគូនេះមានគោលបំណងផ្តល់ជូនសមាជិកនៃសហភាពសហព័ន្ធយុវជនកម្ពុជានូវបទពិសោធន៍ជាក់ស្តែងលើដំណោះស្រាយសេវាធនាគារឌីជីថលដ៏ទំនើប ក៏ដូចជាចូលរួមបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាច្រើនទៀត។ កិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជា និងធនាគារ វីង គឺផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សមាជិកនៃសហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់ឱកាសកម្មសិក្សានៅធនាគារ វីង និងអនុវត្តកម្មវិធីគាំទ្រយុវជន។ ស្ថាប័នទាំងពីរមានទស្សនៈវិស័យរួមគ្នាក្នុងការប្រើប្រាស់ជំនាញរបស់ខ្លួន ដើម្បីធ្វើឱ្យសហគមន៍កាន់តែប្រសើរឡើង។ តាមរយៈការរួមបញ្ចូលធនធាន និងជំនាញរបស់ស្ថាប័នទាំងពីរ សហភាពសហព័ន្ធយុវជនកម្ពុជា និងធនាគារ វីង មានគោលបំណងផ្តល់សិទ្ធិអំណាចទៅដល់យុវជន ដោយផ្តល់ឱ្យពួកគាត់នូវឧបករណ៍ចំណេះដឹងផ្នែកហិរញ្ញវត្ថុចាំបាច់នានា ដើម្បីសម្របខ្លួននៅក្នុងបរិបទនៃវិស័យហិរញ្ញវត្ថុទំនើប។ តាមរយៈការចូលជាសមាជិក

ការភ្ជាប់ទៅនឹងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) សម្រាប់ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC)

ធនាគារ វីង ដែលជាធនាគារពាណិជ្ជ រីកចម្រើន យ៉ាងឆាប់រហ័សមួយនៅកម្ពុជាបានបោះជំហានដ៏សំខាន់សំដៅពង្រឹងដំណើរការប្រើប្រាស់សេវាធនាគារទៅដល់អតិថិជន តាមរយៈការចូលជាសមាជិកជាថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ឬហៅកាត់ថា ថ្នាល CamDX។ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ដែលអភិវឌ្ឍតាមលំនាំថ្នាលបច្ចេកវិទ្យា X-Road របស់ប្រទេសអេស្ប៉ានីនៅប៉ែកអឺរ៉ុបគឺជាថ្នាលបច្ចេកវិទ្យាព័ត៌មានដែលបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា។ ថ្នាលផ្លាស់ប្តូរទិន្នន័យនេះត្រូវបានបង្កើតឡើងសម្រាប់ការផ្លាស់ប្តូរទិន្នន័យដោយប្រើប្រាស់សន្លានកម្មនៃកម្មវិធីកុំព្យូទ័រ (API) រវាងបច្ចេកវិទ្យាព័ត៌មានមួយ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀតក្នុងវិស័យសាធារណៈ និងវិស័យឯកជន (សមាជិកថ្នាល CamDX) ដោយសុវត្ថិភាពតាមរយៈការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដោយតភ្ជាប់ក្នុងបណ្តាញឌីជីថលផ្សេងៗ។ ការទទួលបានជាសមាជិកភាពនៃថ្នាល CamDX នឹងជួយដល់ធនាគារ វីង អាចពង្រឹងសមត្ថភាពក្នុងការសម្គាល់អត្តសញ្ញាណអតិថិជន ដោយអាចធ្វើការផ្ទៀងផ្ទាត់បានភ្លាមៗចំពោះឯកសាររបស់អតិថិជនក្នុងការផ្តល់ជូនទិន្នន័យមូលដ្ឋាននៃក្រសួងមហាផ្ទៃ។ ការធ្វើសមាហរណកម្មបែបនេះ ដើម្បីធានាបាននូវសុវត្ថិភាពឲ្យកាន់តែប្រសើរឡើង ហើយកាត់បន្ថយហានិភ័យពីសកម្មភាពក្លែងបន្លំផ្សេងៗ។

ភាពជាដៃគូទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុគ្រប់ជ្រុងជ្រោយ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ តាមរយៈកិច្ចសហការជាមួយ ឧស្សាហកម្មឈានមុខ និងស្ថាប័ននានាក្នុងឧស្សាហកម្មនេះ ធនាគារ វីង មាន បំណងប្រើប្រាស់ជំនាញ និងធនធាននានារបស់ខ្លួន ដើម្បីបង្កើតផលវិជ្ជមានទៅដល់សហគមន៍ ដែលផ្តល់សិទ្ធិអំណាចដល់បុគ្គល និងអាជីវកម្មនានាកាន់តែរីកចម្រើនទៅមុខជានិរន្តរ៍។

ការផ្តល់ដំណោះស្រាយប្រាក់បៀវត្សជាមួយក្រុមហ៊ុន AdvancedMSP

ធនាគារ វីង (ខេមបូឌា) ម.ក និងក្រុមហ៊ុន Advanced MS Provider Co., Ltd (AdvancedMSP) បានចូលរួមជាដៃគូអាជីវកម្មយុទ្ធសាស្ត្រ ដើម្បីផ្តល់ដំណោះស្រាយទំនើបកម្មហិរញ្ញវត្ថុសម្រាប់ប្រព័ន្ធគ្រប់គ្រងបុគ្គលិកសម្រាប់ទីផ្សារក្នុងស្រុក។ តាមរយៈការច្នៃបាច់បញ្ចូលគ្នា បច្ចេកវិទ្យាចុងក្រោយ កិច្ចសហការនេះនឹងបង្កើតបាននូវដំណោះស្រាយគ្រប់ជ្រុងជ្រោយរួមមួយសម្រាប់គាំទ្រប្រតិបត្តិការអាជីវកម្ម តាមរយៈការធ្វើសមាហរណកម្មប្រព័ន្ធទូទាត់បៀវត្សរបស់ធនាគារ វីង ជាមួយនឹងប្រព័ន្ធ JPayroll របស់ក្រុមហ៊ុន AdvancedMSP។ ភាពជាដៃគូរួមគ្នានេះនឹងអនុញ្ញាតឱ្យម្ចាស់អាជីវកម្ម ងាយស្រួលប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងធនធានបុគ្គលិក ការទូទាត់បៀវត្ស ដែលធ្វើឱ្យបទពិសោធន៍ប្រតិបត្តិការអាជីវកម្មកាន់តែល្អ និងប្រកបដោយប្រសិទ្ធភាពក្នុងការគ្រប់គ្រងបញ្ជីប្រាក់បៀវត្ស និងមុខងារធនធានមនុស្សផ្សេងៗទៀត។ សមាហរណកម្មប្រព័ន្ធបើកប្រាក់បៀវត្សរបស់ធនាគារ វីង រួមជាមួយនឹងដំណោះស្រាយ JPayroll របស់ក្រុមហ៊ុន AdvancedMSP បង្ហាញពីជំហានដ៏សំខាន់មួយក្នុងការបង្កើតស្តង់ដារកិច្ចជាប់ការបង្កើតកិច្ចមួយដោយនាំមកនូវកិច្ចសហការប្រកបដោយភាពច្នៃប្រឌិត ។

ការផ្តល់ប្រាក់កម្ចីដែលមានអត្រាសមរម្យដល់ ទៅដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយធនាគារ វីង (ខេមបូឌា) ម.ក ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម ដោយផ្តល់ជូនអត្រាប្រាក់សមរម្យ ដើម្បីគាំទ្រដល់គោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈថ្នាលនៃខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយភាពច្នៃប្រឌិតនៃទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិចកសិកម្ម ឬ Wingagri អនុស្សរណៈយោគយល់គ្នានេះបានចុះហត្ថលេខាដោយ ឯកឧត្តមឪត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង នៅឯទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានីភ្នំពេញ។ ធនាគារ វីង ផ្តល់នូវប្រាក់កម្ចីដែលមានអត្រាការប្រាក់សមរម្យដល់អាជីវកម្មកសិកម្មដែលសម្របសម្រួលដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងដោះស្រាយបញ្ហាទាក់ទងនឹងហិរញ្ញវត្ថុដែលកើតមានជាបន្តបន្ទាប់ក្នុងច្រវាក់ផលិតកម្មកសិកម្ម ក៏ដូចជាការពង្រឹងសមត្ថភាពហិរញ្ញវត្ថុរបស់អាជីវកម្មទាំងនេះ ដែលអាចជួយឱ្យពួកគាត់បង្កើនផលិតភាព និងបំពេញតម្រូវការដែលកំពុងតែកើនឡើង។



ការបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនក្រុមហ៊ុនធានារ៉ាប់រង ទូទៅ អ៊ិនហ្វីនីតី

ក្រុមហ៊ុន អ៊ិនហ្វីនីតី ជេណេរល អ៊ិនសុរិន ភីអិលស៊ី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីសហការលើការជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ស្ថាប័នទាំងពីរនឹងស្វែងរកកិច្ចសហការដ៏មានសក្តានុពលក្នុងការចែកចាយផលិតផលធានារ៉ាប់រងទូទៅជាច្រើនប្រភេទ តាមរយៈបណ្តាញភ្នាក់ងារដ៏ទូលំទូលាយរបស់ធនាគារ វីង។ ភាពជាដៃគូនេះមានគោលបំណងរួមចំណែកដល់វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ដែលអនុញ្ញាតឱ្យពលរដ្ឋមានការរីកចម្រើន ហើយអាចរីករាយក្នុងជីវិតបានយ៉ាងពេញលេញ។

ការផ្ទៀងផ្ទាត់តាមទូរសព្ទដោយគ្រាន់តែ ចុចតែមួយដង

ធនាគារ វីង (ខេមបូឌា) ម.ក បានធ្វើសមាហរណកម្មជាមួយបច្ចេកវិទ្យារបស់ក្រុមហ៊ុន IPification ដើម្បីធ្វើទំនើបកម្មដំណើរការចុះឈ្មោះ និងចូលប្រើប្រាស់របស់អតិថិជន។ ក្នុងនាមជាធនាគារឌីជីថល រីកចម្រើនយ៉ាងឆាប់រហ័សមួយនៅកម្ពុជា ធនាគារ វីង មានគោលបំណងផ្តល់ភាពងាយស្រួល និងលើកកម្ពស់បទពិសោធន៍នៃការប្រើប្រាស់របស់អតិថិជនតាមរយៈ ការប្រើប្រាស់បច្ចេកវិទ្យាក្រុមហ៊ុន IPification ដែលជាប្រព័ន្ធផ្តល់ដំណោះស្រាយ ឈានមុខគេមួយនៅលើពិភពលោកលើការកំណត់អត្តសញ្ញាណអានស្ទូន IP តាម ប្រព័ន្ធទូរសព្ទដៃជាមួយនឹងដំណោះស្រាយផ្ទៀងផ្ទាត់អត្តសញ្ញាណតាមទូរសព្ទដោយគ្រាន់តែចុចមួយដងរបស់ក្រុមហ៊ុន IPification នេះ អតិថិជនអាចផ្ទៀងផ្ទាត់លេខទូរសព្ទ ការចុះឈ្មោះ និងការបើកចូលទៅប្រើប្រាស់បានយ៉ាងឆាប់រហ័ស។ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនេះផ្តោតសំខាន់ទៅលើសុវត្ថិភាព ឯកជនភាពទិន្នន័យ និងបទពិសោធន៍នៃការប្រើប្រាស់អតិថិជន។ ដំណោះស្រាយនេះ ជំនួសឱ្យប្រព័ន្ធដែលហួសសម័យ ពោលគឺ ប្រព័ន្ធ SMS ប្រព័ន្ធលេខសម្ងាត់ប្រើប្រាស់បានតែម្តងប៉ុណ្ណោះ(OTP) ក្នុងអំឡុងពេលដំណើរការកម្មវិធី ដោយផ្តល់នូវជម្រើសដែលកាន់តែលឿន និងមានប្រសិទ្ធផលជាងមុន។ អតិថិជនគ្រាន់តែបញ្ចូលលេខទូរសព្ទរបស់ពួកគាត់ និងស្នើសុំការផ្ទៀងផ្ទាត់ដោយចុចតែម្តង ដើម្បីផ្ទៀងផ្ទាត់លេខទូរសព្ទរបស់ពួកគាត់។ ដំណើរការផ្ទៀងផ្ទាត់ត្រូវបានបញ្ចប់ក្នុងរយៈពេលតិចជាងមួយនាទីវិធីនេះកាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់ការចុះឈ្មោះបានយ៉ាងច្រើន។ សមាហរណកម្មជាយុទ្ធសាស្ត្រនេះធ្វើឱ្យធនាគារ វីងក្លាយជាធនាគារឈានមុខគេលើភាពច្នៃប្រឌិតផ្នែកសេវាធនាគារឌីជីថលនៅក្នុងប្រទេសកម្ពុជា ដោយផ្តល់សិទ្ធិអំណាចដល់អតិថិជនតាមរយៈសេវាកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធផល និងសុវត្ថិភាព។

ទិន្នន័យហិរញ្ញវត្ថុសង្ខេប

ឥណទានសរុប

+116%

ពាន់ដុល្លារអាមេរិក

2022
363,457

2023
786,196

ប្រាក់បញ្ញើរបស់
អតិថិជនសរុប

+200%

ពាន់ដុល្លារអាមេរិក

2022
395,384

2023
1,187,263

ទ្រព្យសកម្មសរុប

+151%

ពាន់ដុល្លារអាមេរិក

2022
633,782

2023
1,591,678





ចំណូលសុទ្ធ
+21%

ពាន់ដុល្លារអាមេរិក

2022
63,652

2023
76,742

ចំណាយ
ប្រតិបត្តិការ
+27%

ពាន់ដុល្លារអាមេរិក

2022
53,363

2023
67,846

ទំនួលខុសត្រូវសង្គម



វេទិកាសហព័ន្ធសហគ្រិនកម្ពុជាឆ្នាំ ២០២៣

វេទិកានេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត ដែលគ្រានោះលោក ជាអគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ ហើយជាវេទិកាដែលបានប្រមូលផ្តុំសហគ្រិន ជាង ១.៥០០នាក់ មកពីវិស័យផ្សេងៗគ្នា ដែលមានទាំងអាជីវកម្មតូច និងធំ។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ដែលបានរៀបចំឡើងដោយ សមាគមមិត្តយើង ហើយគោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងពិភាក្សាអំពីចំណុចសំខាន់ៗក្នុងការរក្សាតុល្យភាពអាជីវកម្ម ការ ដោះស្រាយបញ្ហាប្រឈម និងការចាប់យកឱកាសដើម្បីពង្រឹង និង ពង្រីកអាជីវកម្មនានា។ បន្ថែមពីលើការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ កម្មវិធីនេះ ធនាគារ រឹង ក៏បានចូលរួមនៅក្នុងវេទិកាពិភាក្សា ដោយផ្តល់ នូវការយល់ដឹងកាន់តែជ្រៅ ក៏ដូចជាគុណតម្លៃបន្ថែមទៀតទៅដល់ អ្នកចូលរួម ព្រមទាំងបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ រឹង ក្នុង ការជំរុញសហគ្រិនភាពនៅកម្ពុជា។

អគ្គិសនីជនបទ - កិច្ចប្រជុំប្រចាំឆ្នាំ

កិច្ចប្រជុំប្រចាំឆ្នាំនេះបានធ្វើឡើងនៅថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៣ មាន អ្នកចូលរួមប្រមាណ ៥០០នាក់ ដែលមានដូចជាតំណាងមកពីស្ថាប័ន រដ្ឋាភិបាល និងវិស័យឯកជនដែលពាក់ព័ន្ធនឹងវិស័យអគ្គិសនី។ កិច្ចប្រជុំ នេះបានផ្តល់នូវសេចក្តីសង្ខេបអំពីលទ្ធផលការងាររបស់សមាគម អគ្គិសនីជនបទសម្រាប់ឆ្នាំ ២០២២ និងបានសម្របសម្រួលដល់ ការពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមនានាដែលក្រុមហ៊ុនផ្តល់ សេវាបានជួបប្រទះ។ វិស័យអគ្គិសនីនៅតែជាវិស័យអាទិភាពនៅក្នុង គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ព្រោះវិស័យនេះមិនត្រឹមតែបម្រើដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ដល់ការអភិវឌ្ឍវិស័យ ឧស្សាហកម្ម កសិកម្ម សិប្បកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យ ផ្សេងៗទៀតក្នុងសេដ្ឋកិច្ចជាតិ។



ការរៈកាត់ដោយឥតគិតថ្លៃរបស់អង្គការស្នាមញញឹមកម្ពុជា

ធនាគារ វីង ប្តេជ្ញាលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនគ្រប់រូបជាពិសេសយុវជនកម្ពុជា ដែលមានបញ្ហាមាត់ឆែប និងក្រអូមមាត់ឆែប ។ ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២០មក ធនាគារ វីង គឺជាអ្នកគាំទ្រដ៏មោះមុតរបស់អង្គការស្នាមញញឹមកម្ពុជា ដែលជួយជំរុញឱ្យមានការរៈកាត់ដោយឥតគិតថ្លៃនៅទូទាំងប្រទេសសម្រាប់អ្នកជំងឺកម្ពុជាដែលមានពិការភាពមុខមាត់ រួមទាំងបញ្ហាមាត់ឆែប និងក្រអូមមាត់ឆែប ដោយពួកគេអាចធ្វើការចុះឈ្មោះតាមរយៈអេបWing Bankបណ្តាញសង្គម និងភ្នាក់ងារ វីង នៅទូទាំងប្រទេស។ នៅឆ្នាំ២០២៣ ធនាគារ វីង បានរួមចំណែកផ្តល់មូលនិធិ ចំនួន ២.០០០ ដុល្លារអាមេរិក ដើម្បីបុព្វហេតុដ៏គួរអោយកត់សម្គាល់នេះ។

ពិព័រណ៍ពាណិជ្ជកម្មដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា

កម្មវិធីពិព័រណ៍នេះបានរៀបចំឡើងនៅទីរួមខេត្តបាត់ដំបង ដែលអនុញ្ញាតឱ្យសហគ្រិនបង្ហាញពីផលិតផលក្នុងស្រុក និងផ្តល់ឱកាសដល់ សហគ្រាសធុនតូច និងមធ្យមប្រមាណ ៥០០ឱ្យទទួលបានការបណ្តុះបណ្តាលជំនាញផ្នែកហិរញ្ញវត្ថុសម្រាប់អាជីវកម្មរបស់ពួកគាត់។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់នូវចំណេះដឹង និងជំនាញសំខាន់ៗដើម្បីគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងធ្វើការសម្រេចចិត្តឱ្យបានគ្រប់ជ្រុងជ្រោយ។ លើសពីនេះ ការតាំងពិព័រណ៍នេះទាក់ទាញអ្នកទស្សនាបានប្រមាណ ១.០០០នាក់ ដោយជោគជ័យ ដោយបង្កើតឱ្យមានទិដ្ឋភាពរស់រវើកសម្រាប់ការកសាងបណ្តាញ កិច្ចសហការ និងកំណើនអាជីវកម្ម។

ការចែករំលែកអំពីអាជីវកម្មដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មកម្ពុជា

ដោយបានរៀបចំឡើងនៅតាមរាជធានីខេត្តទាំង២៥ នៅទូទាំងប្រទេសកម្ពុជា កម្មវិធីចែករំលែកអំពីអាជីវកម្មបានទាក់ទាញសហគ្រាស ធុនតូច និងមធ្យមប្រមាណ ២.៥០០ ដោយផ្តល់ឱកាសឱ្យពួកគេចូលរួម ក្នុងវគ្គសិក្សាដែលមានការពិភាក្សាយ៉ាងសកម្ម និងការផ្លាស់ប្តូរបទពិសោធន៍អាជីវកម្មដ៏មានតម្លៃក្នុងចំណោមអ្នកចូលរួម ផ្តល់សិទ្ធិអំណាចដល់សហគ្រិនក្នុងការលើកកម្ពស់អាជីវកម្មផ្ទាល់ខ្លួន។ កម្មវិធីនេះបានក្លាយជាទីកាសសម្រាប់ម្ចាស់អាជីវកម្មនានា ក្នុងការទទួលបានការយល់ដឹងយ៉ាងទូលំទូលាយអំពីប្រតិបត្តិការអាជីវកម្មប្រកបដោយចីរភាព ការកាត់បន្ថយកំហុសទូទៅក្នុងអាជីវកម្ម និងជំរុញឱ្យការបណ្តាក់ទុនកាន់តែជោគជ័យ និងប្រកបដោយនិរន្តរភាព។



ការគាំទ្រ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)

ធនាគារ វីង និងសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) ដែលជាបណ្តុំនៃអាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជា បានបង្កើតភាពជាដៃគូដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីកែលម្អអាជីវកម្មរបស់ពួកគេឱ្យប្រសើរឡើង និងជួយសហគ្រាសធុនតូច និងមធ្យមឱ្យរីកចម្រើន និងរីកលូតលាស់នៅកម្ពុជា។ ភាពជាដៃគូនេះត្រូវបានចុះហត្ថលេខានៅក្នុងអំឡុងសន្និបាតប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្រោមការគាំទ្រពីធនាគារ វីង នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីសហគ្រាសធុនតូចនិងមធ្យមប្រមាណជា ៣០០ សហគ្រាស ។

សន្និសីទប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC)

ដោយមានការគាំទ្រពីធនាគារ វីង សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជាបានរៀបចំពិធីដប់ឈ្ងោងអាហារពេលល្ងាច ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី តំណាងសហគ្រាសធុនតូច និងមធ្យមប្រមាណ ៥.០០០ នាក់។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ នៅទីក្រុងភ្នំពេញ ក្នុងគោលបំណងរៀបចំកិច្ចជំនួបដ៏ធំមួយ ដែលមានការចូលរួមពីម្ចាស់សហគ្រាសធុនតូច និងមធ្យមមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា។



ការពន្លឿនថ្នាលឌីជីថលជំនាន់ទី២

ធនាគារ វីង មានមោទនភាពក្នុងការចូលរួមជាអ្នកឧបត្ថម្ភផ្នែកកម្មវិធី Digital Accelerator Cohort ២ ដោយផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី រយៈពេល ១៦ សប្តាហ៍។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ចថ្មី សហការជាមួយសហគ្រិនខ្មែរ ត្រូវបានរៀបចំឡើងជាពិសេសដើម្បីជំរុញសហគ្រិនដែលមានបំណងចង់បោះដំហានទៅក្នុងវិស័យបច្ចេកវិទ្យានិងនវានុវត្តន៍បច្ចេកវិទ្យា។ លើសពីនេះ ធនាគារ វីង បានចូលរួមយ៉ាងសកម្មជាគណៈកម្មាការនៅក្នុងដំណើរការជ្រើសរើសដើម្បីកំណត់អ្នកឈ្នះរង្វាន់ពីកម្មវិធី។ កិច្ចចូលរួមបែបពហុមុខងារនេះបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ឥតងាករបស់ធនាគារវីង ក្នុងការជំរុញដល់ការបង្កើតថ្មីនិងការបណ្តុះបណ្តាលវិស័យបច្ចេកវិទ្យាសម្រាប់អ្នកជំនាន់ក្រោយនៅកម្ពុជា។

អង្គរសង្គ្រាន្ត ២០២៣

ធនាគារ វីង មានមោទនភាពក្នុងការគាំទ្រដល់ព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ឆ្នាំ ២០២៣ នៅខេត្តសៀមរាប ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ ធនាគារ វីង មានកិត្តិយសយ៉ាងធំធេង ដែលបានចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ស្របពេលដែលយើងប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ។ នាឱកាសពិសេសនេះ យើងបានរៀបចំឱ្យមានភូមិវិងជាបរិវេណដែលមានការតុបតែងយ៉ាងស្រស់ស្អាតដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ។ អ្នកចូលរួមទស្សនាមានឱកាសទទួលបានបទពិសោធន៍ដ៏អស្ចារ្យ និងយល់ដឹងពីសារៈសំខាន់របស់វប្បធម៌នៃបេតិកភណ្ឌរបស់យើង។



Happy Football Cambodia Australia

ធនាគារ វីង ដែលជាអ្នកគាំទ្រយ៉ាងសកម្មលើបុព្វហេតុសង្គម បានពង្រីកឥទ្ធិពលរបស់ខ្លួន តាមរយៈការផ្តល់ការគាំទ្រដល់ អង្គការបាល់ទាត់វិក្សាយកម្ពុជាអូស្ត្រាលី (HFCA) ដែលជាអង្គការមួយដែលប្រែប្រួលទៅកម្ពុជាពីភាពក្រីក្រមកជាដៃគូខ្មែរ។ ការបរិច្ចាគថវិកានេះធានាថា យុវជននៅក្នុងភូមិស្រះស្រង់ ខេត្តសៀមរាប អាចបន្តវិក្សានិងការលេងបាល់ទាត់ក្នុងបរិយាកាសដែលមានសុវត្ថិភាព និងមានការលើកទឹកចិត្តខ្ពស់។ កីឡាករចំណាស់សម្រាប់ការងារក្រុមនិងសុខភាពរាងកាយ។

កិច្ចប្រជុំកំពូលស្តីពីវិស័យកសិកម្មប្រកបដោយនិរន្តរភាពឆ្នាំ ២០២៣

ធនាគារ វីង មានមោទនភាពក្នុងការឧបត្ថម្ភដល់កិច្ចប្រជុំកំពូលស្តីពីវិស័យកសិកម្មប្រកបដោយនិរន្តរភាពលើកទី៣ ឆ្នាំ ២០២៣ ដែលជាកិច្ចប្រជុំដ៏សំខាន់ដែលបានរៀបចំឡើងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយមានការចូលរួមពីកសិករ តំណាងកសិពាណិជ្ជកម្ម មន្ត្រីសាធារណៈ និងភ្នាក់ងារអភិវឌ្ឍន៍សរុបជាង ៤០០ ។ កិច្ចប្រជុំកំពូលដែលរៀបចំឡើងដោយក្រុមហ៊ុន Amru Rice ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា និងសហព័ន្ធស្រូវអង្គរកម្ពុជានេះបានក្លាយជាមេដឹកនាំសំខាន់មួយសម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការកសាងបណ្តាញ និងការបង្កើតភាពជាដៃគូដើម្បីជំរុញវិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។



មន្ទីរពេទ្យកុមារអង្គរ

មន្ទីរពេទ្យកុមារអង្គរ ដែលជាមន្ទីរពេទ្យនៃក្តីសង្ឃឹមសម្រាប់កុមាររាប់សែននាក់នៅទូទាំងប្រទេស ដែលផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់កុមារ ៩៧.៩៧៨នាក់ ជារៀងរាល់ឆ្នាំ ដោយមានកុមារប្រមាណ៣០០នាក់ មកព្យាបាលនៅមន្ទីរពេទ្យនេះជារៀងរាល់ថ្ងៃ។ ដោយទទួលស្គាល់ពីផលវិជ្ជមានដ៏ធំធេងដែលមន្ទីរពេទ្យនេះមានចំពោះសុខភាព និងសុខុមាលភាពរបស់កុមារជាច្រើននាក់ អ្នកឧកញ៉ា គិត ម៉េង និងក្រុមគ្រួសារ បានផ្តល់បានបរិច្ចាគថវិកាចំនួន២០លានរៀល ដើម្បីគាំទ្របុព្វហេតុដ៏ថ្លៃថ្លារបស់មន្ទីរពេទ្យកុមារអង្គរក្នុងការសង្គ្រោះកុមារក្នុង “ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីលើកទី ១០” របស់មន្ទីរពេទ្យ ដែលពិធីនេះធ្វើឡើងក្នុងគោលបំណងនៃអង្គាសថវិកាសម្រាប់ព្យាបាលជំងឺកុមារដោយឥតគិតថ្លៃ។ ឆ្នាំនេះគឺជាឆ្នាំទី៤ហើយ ដែលអ្នកឧកញ៉ាបានគាំទ្រមន្ទីរពេទ្យកុមារអង្គរ តាមរយៈធនាគារ វីង។ បន្ថែមពីនេះ ធនាគារ វីង បានលើកលែងថ្លៃសេវាសម្រាប់សាធារណជនដែលចូលរួមវិភាគទានជាផ្នែកហិរញ្ញវត្ថុ សម្រាប់ការគាំទ្រប្រតិបត្តិការប្រកបដោយចីរភាពរបស់មន្ទីរពេទ្យ។ យើងក៏បានសហការជាមួយក្រុមហ៊ុន Global Money Express (GME) ដើម្បីអនុញ្ញាតឱ្យម្ចាស់ជំនួយនៅប្រទេសកូរ៉េខាងត្បូងរួមចំណែកបរិច្ចាគថវិកាដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈក្រុមហ៊ុន GME ដោយមិនគិតថ្លៃសេវាផងដែរ។



ដើរដើម្បីកុមារកម្ពុជា

ធនាគារ វីង ក្រុមហ៊ុន FWD Cambodia និងសមាគមគណនេយ្យករជំនាញ (ACCA) នៅកម្ពុជា បានរៀបចំកម្មវិធី “ដើរដើម្បីកុមារកម្ពុជា” ដែលជាកម្មវិធីសប្បុរសធម៌មួយក្នុងគោលបំណងជួយដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលត្រូវបានគេស្គាល់ថាជាមន្ទីរពេទ្យគន្ធបុប្ផាស្បៀមរាប។ អ្នកចូលរួមប្រមាណជា៥០០ នាក់បានចូលរួមក្នុងការដើរដើម្បីសប្បុរសធម៌នេះ ដោយបាននាំមកនូវការចំណូលចំនួន ១៣.៣៩១,១៨ដុល្លារអាមេរិកពីសប្បុរសជន។



ខួបលើកទី៤៣ នៃការដាក់ឱ្យចរចាប្រាក់រៀលឡើងវិញ

ធនាគារ រីឯ បានពង្រីកការគាំទ្ររបស់ខ្លួនសម្រាប់យុទ្ធនាការផ្សព្វផ្សាយប្រាក់រៀលខ្មែរ ក្រោមការផ្តួចផ្តើមពីធនាគារជាតិនៃកម្ពុជា។ យុទ្ធនាការនេះ មានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីសារៈសំខាន់នៃការប្រើប្រាស់រូបិយប័ណ្ណជាតិក្នុងឱកាសខួបលើកទី៤៣ នៃការដាក់ឱ្យចរចាប្រាក់រៀលឡើងវិញ។ ប្រាក់រៀលខ្មែរមិនត្រឹមតែជានិមិត្តសញ្ញានៃមោទកភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែរូបិយប័ណ្ណជាតិនេះក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជាផងដែរ។

ការអបអរសាទរនៃការយកត្រលប់មកវិញនូវរូបសំណាករបស់កម្ពុជាដែលបានបាត់

វត្ថុបុរាណដែលជាគោរដំណែលវប្បធម៌ជាច្រើនសតវត្សដែលត្រូវបានគេលួចចោលដោយខុសច្បាប់ចេញពីប្រទេសកម្ពុជាត្រូវបានប្រគល់ត្រលប់មកវិញហើយ។ សភាពាណិជ្ជកម្មអាមេរិក (Amcham) ប្រចាំនៅកម្ពុជាបានរៀបចំប្រារព្ធពិធីមួយដែលមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗនៅរាជធានីភ្នំពេញ។ ធនាគារ រីឯ ជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប មានកិត្តិយសក្នុងការគាំទ្រការប្រារព្ធពិធីនេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការប្រគល់មកវិញនូវវត្ថុបុរាណដែលបាត់ទៅរបស់កម្ពុជា និងជួយដល់ការយកមកវិញនូវវត្ថុបុរាណដែលជាគោរដំណែលវប្បធម៌ជាច្រើនទៀត ដែលបានបាត់ទៅ។ ព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងនៅថ្ងៃទី ០១ ខែមីនា ក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។



កម្មវិធីបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន

ធនាគារ រីឯ បានរួមចំណែកក្នុង “វគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា” ដែលមានការចូលរួមពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយជាង៤០។ កម្មវិធីបណ្តុះបណ្តាលរយៈពេល៣ខែនេះ ត្រូវបានរៀបចំដោយសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធានារ៉ាប់រងកម្ពុជាដោយមានការសហការជាមួយក្រុមអ្នកកាសែតកម្ពុជា។ លើសពីនេះទៀត គណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ រីឯ បានចែករំលែកការយល់ដឹងអំពីការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នៅក្នុងប្រទេសកម្ពុជាដល់សិក្ខាកាម។ កម្មវិធីបណ្តុះបណ្តាលនេះផ្តល់ជូនការយល់ដឹងស៊ីជម្រៅ ដែលអ្នកសារព័ត៌មាន និងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយអាចផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពអំពីទស្សនាវដ្តីហិរញ្ញវត្ថុដែលលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលទី ១៧ ឆ្នាំ ២០២៣-២០២៤

ធនាគារ រីឯ បានគាំទ្រក្លឹបបាល់ទាត់អគ្គិសនីកម្ពុជា (EDC) ឱ្យចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលទី ១៧ ឆ្នាំ ២០២៣-២០២៤ នៅថ្នាក់ខេត្ត។ ការប្រកួតបាល់ទាត់នេះបានរៀបចំធ្វើឡើងនៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា។ ថវិកាដែលធនាគាររីឯផ្តល់ជូន បានរួមចំណែកដល់ការចំណាយផ្សេងៗ រួមទាំងថ្លៃធ្វើដំណើរ កន្លែងស្នាក់នៅ បរិក្ខារបាល់ទាត់ និងឯកសណ្ឋានក្រុមផងដែរ។ កិច្ចគាំទ្រនេះបានជួយឱ្យក្លឹបបាល់ទាត់អគ្គិសនីកម្ពុជាអាចប្រកួតប្រជែងអស់ពីសមត្ថភាព និងតំណាងឱ្យខេត្តរបស់ខ្លួនប្រកបដោយមោទកភាព។



កម្មវិធីយុវជន ២១ និងកម្មវិធីប្រកួតប្រជែងផែនការអាជីវកម្ម

ធនាគារ រីឯ បានដើរតួនាទីជាអ្នកឧបត្ថម្ភជីវសកម្មនៅក្នុង “កម្មវិធីយុវជន ២១” ចាប់តាំងពីឆ្នាំ ២០២១ មកម្ល៉េះ និង “ការប្រកួតប្រជែងផែនការអាជីវកម្ម (BPC)” ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីឆ្នាំ ២០២២ ស្របទៅនឹងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចដ៏ថ្លៃថ្លា ២០២១-២០៣៥។ កម្មវិធីទាំងនេះជំរុញយុវជន រួមទាំងសិស្សក្រៅប្រព័ន្ធទាំងនៅវិទ្យាល័យ និងសាកលវិទ្យាល័យ ឱ្យចូលរួមក្នុងការប្រកួតប្រជែង ផែនការអាជីវកម្ម ដែលជំរុញឱ្យមានការអភិវឌ្ឍជំនាញ និងសហគ្រិនភាព។ កម្មវិធីទាំងនេះផ្ដោតលើបរិកាសការងារដែលកំពុងវិវត្តន៍ និងតម្រូវការ ការងារនៅក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។

ទិវារត់ប្រណាំងម៉ារ៉ាតុង ចក្រភពខ្មែរ លើកទី ៨

ធនាគារ រីឯ មានមោទនភាពក្នុងការឧបត្ថម្ភដល់ ទិវារត់ប្រណាំងម៉ារ៉ាតុង ចក្រភពខ្មែរ លើកទី ៨ ដែលជាព្រឹត្តិការណ៍ដ៏ល្បីល្បាញដែល ប្រារព្ធឡើងនៅប្រាសាទអង្គរវត្ត និងរៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានគោលបំណងធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តសៀមរាបមានភាព រស់រវើក និងលើកកម្ពស់វិស័យកីឡា សុខភាព និងសុខុមាលភាព នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។ ដោយមានការចូលរួមពី អ្នករត់ប្រណាំងជាង ២.៥០០ នាក់មកពី ៤៥ប្រទេស ទិវារត់ម៉ារ៉ាតុង នេះបានក្លាយជាថវិកាដ៏មានឥទ្ធិពលមួយដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសក្នុងរដូវវស្សា ដោយបង្ហាញពីភាពស្រស់ស្អាត និងភាព ទាក់ទាញនៃប្រទេសកម្ពុជា។

មហាសន្និបាតប្រចាំឆ្នាំលើកទី ១៧ និងវេទិកាប្រចាំឆ្នាំលើកទី ៣ ដែលរៀបចំដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

ធនាគារ រីឯ បានគាំទ្រសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ក្នុង បេសកកម្មលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅទូទាំងប្រទេសកម្ពុជា។ ថវិកាដែលធនាគារ រីឯ ផ្តល់ដោយផ្ទាល់ រួមចំណែកដល់សកម្មភាព ផ្សេងៗ រួមទាំងកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា និងគំនិតផ្តួចផ្តើម ក្នុងការកសាងសមត្ថភាព ដែលមានគោលដៅលើកកម្ពស់ចំណេះដឹង និងជំនាញរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ តាមរយៈការ គាំទ្រសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ធនាគារ រីឯ ដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹងវិស័យមីក្រូហិរញ្ញវត្ថុ និងការកែលម្អចំណេះដឹង និង សេវាកម្មផ្នែកហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋដែល ខ្វះខាត។

វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រកបដោយបរិយាប័ន្នឆ្នាំ២០២៣ នៅប្រទេសវៀតណាម

ធនាគារ វីង បានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សមាគមហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា ដើម្បីចូលរួមក្នុងវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រកបដោយបរិយាប័ន្នឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៣ នៅប្រទេសវៀតណាម។ វេទិកានេះបាន ដើរតួនាទីជាវេទិកាមួយសម្រាប់អ្នកជំនាញ សហគ្រិន និងភាគីពាក់ព័ន្ធ នានានៅក្នុងឧស្សាហកម្មនេះ ដើម្បីបង្កើន និងស្វែងយល់ពីនិន្នាការ ភាពជឿនលឿន និងការច្នៃប្រឌិតថ្មីបំផុតក្នុងទិដ្ឋភាពនៃបច្ចេកវិទ្យា ហិរញ្ញវត្ថុដែលកំពុងវិវឌ្ឍន៍ទៅមុខយ៉ាងឆាប់រហ័ស។ លើសពីនេះទៀត ធនាគារ វីង មានឱកាសក្នុងការបង្ហាញអំពីសេវាកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ របស់ខ្លួនដល់អ្នកចូលរួម ដែលការបង្ហាញនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់យើងចំពោះនវានុវត្តន៍បច្ចេកវិទ្យា និងបរិយាប័ន្នហិរញ្ញវត្ថុ។



ទិវាជាតិ និងអន្តរជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)

ក្នុងនាមជាអ្នកគាំទ្រយ៉ាងស្ម័គ្រចិត្តរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ធនាគារ វីង បានផ្តល់ការគាំទ្រដល់ “ទិវាជាតិ និងអន្តរជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម” ដែលបាន រៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ដោយសហការជាមួយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា និងស្ថាប័នពាក់ព័ន្ធដទៃទៀត។ បន្ថែមពីលើការផ្តល់ការគាំទ្រផ្នែក ហិរញ្ញវត្ថុដល់កម្មវិធីនេះ ធនាគារ វីង បានចែករំលែកយ៉ាងសកម្មពី បទពិសោធន៍ និងចំណេះដឹងនៅក្នុងវិស័យសហគ្រាសធុនមីក្រូ តូច និង មធ្យម។ ការប្តេជ្ញាចិត្តនេះគឺផ្តល់ចំណេះដឹងបេសកកម្មរបស់ធនាគារ វីង ក្នុង ការដើរតួនាទីជាស្ថាប័នដែលរួមចំណែកជាវិជ្ជមានដល់សហគមន៍ ដែល រួមមានការគាំទ្រកម្មវិធីសហគមន៍ផ្សេងៗ ក្នុងគោលបំណងជំរុញការ អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

យុទ្ធនាការកម្ពុជាគ្មានមីន

សកម្មភាពកម្ពុជាគ្មានមីនជាទង្វើមនុស្សធម៌និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងសុខសន្តិភាព សន្តិសុខ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ នានា ដូចនេះហើយទើបធនាគារ វីង បានសហការជាមួយសភា ពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) និងកាសែតខ្មែរថាមស៍ ដើម្បី បង្កើនការសហប្រតិបត្តិការជាមួយអង្គការគ្រប់គ្រងសកម្មភាពកម្ពុជាគ្មានមីន និង សង្គ្រោះជនពិការដោយសារមីន (CMAA) រួមជាមួយកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មាន មីននៅឆ្នាំ ២០២៥។ ដើម្បីជាផ្នែកមួយនៃយុទ្ធនាការបង្កើនការសហប្រតិបត្តិការ នេះ ធនាគារ វីងបានលើកលែងថ្លៃសេវាសម្រាប់សប្បុរសជនដែល មានបំណងចូលរួមវិភាគទានក្នុងសកម្មភាពបោសសម្អាតមីន ក៏ដូចជា ផ្សព្វផ្សាយអំពីយុទ្ធនាការនេះទៅកាន់សាធារណជនផងដែរ។

ណាត់ជួបជាមួយប៉ូល ពត (Rendez-vous avec Pol Pot)

ដោយទទួលបានការបំផុសគំនិតពីសៀវភៅ “នៅពេលដែលសង្គ្រាម រលត់ទៅ កម្ពុជានិងបដិវត្តន៍ខ្មែរក្រហម” របស់អ្នកកាសែតអាមេរិក ឈ្មោះ Elizabeth Becker ដែលជាភាពយន្តចុងក្រោយបង្អស់របស់ លោក ប៉ាន់ រីឌី ដែលមានចំណងជើងថា “Rendez-vous avec Pol Pot” ត្រូវបានផលិតឡើងដោយមានការគាំទ្រថវិកាពីធនាគារ វីង។ ធនាគារ វីង មានកិត្តិយសដែលបានចូលរួមជាផ្នែកមួយនៃគម្រោង ភាពយន្តរបស់ផលិតកម្មអនុភាព និងមានក្តីរំពឹងយ៉ាងខ្ពស់ថាភាពយន្ត នឹងមានឥទ្ធិពលក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ កម្ពុជា។ តាមរយៈការឧបត្ថម្ភនេះ ធនាគារ វីង បានបញ្ជាក់នូវគោលជំហរ របស់ខ្លួនជាថ្មីក្នុងការយកចិត្តទុកដាក់គាំទ្រសិល្បៈ និងចូលរួមចំណែក យ៉ាងមានអត្ថន័យចំពោះទិដ្ឋភាពវប្បធម៌នៃប្រទេសកម្ពុជា។



កម្មវិធីអាហារពេលល្ងាច ជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា (CCC)

ធនាគារ វីង បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងជ័រជ័ររវាងរដ្ឋាភិបាល និងដៃគូឯកជន តាមរយៈការឧបត្ថម្ភដល់សភាពាណិជ្ជកម្មកម្ពុជាឱ្យរៀបចំ “កម្មវិធីអាហារពេលល្ងាចជាមួយសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា” ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៣។ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលគ្រានោះលោកជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ កម្មវិធីអាហារពេលល្ងាចនេះមានគោលបំណងជួយសម្រួលដល់ការចែករំលែកនូវអនុសាសន៍ និងព័ត៌មានស្តីពីធុរកិច្ច និងការវិនិយោគក្នុងចំណោមអ្នកចូលរួមចំនួន ២.៥០០នាក់ ដែលមានតំណាងមកពីសមាគមធុរកិច្ចនៅកម្ពុជា ក្រសួង ស្ថានភូមិស៊ុល និងឯកអគ្គរាជទូតសំខាន់ៗជាច្រើនទៀត។

កម្មវិធីនវានុវត្តន៍បញ្ចាសរដ្ឋកាលទី ៣

កម្មវិធីនវានុវត្តន៍បញ្ចាសរដ្ឋកាលទី ៣ គឺជាវេទិកាប្រកបដោយភាពប្រតិបត្តិ ដែលប្រមូលផ្តុំអ្នកមានចំណងចំណូលចិត្តខ្ពស់លើបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech) និងក្រុមហ៊ុនឱ្យមករួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៅក្នុងវិស័យនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលក្រុមហ៊ុនសាជីវកម្មទាំងនោះបានជួបប្រទះ។ នៅក្នុងកម្មវិធីរយៈពេល១២សប្តាហ៍នៃធុរកិច្ចទាំង ១៣ បានទទួលការគាំទ្រឥតឈប់ឈរ ក៏ដូចជាការបង្ហាត់បង្រៀនជាច្រើនពីអ្នកជំនាញក្នុងវិស័យនេះ ដោយផ្តល់ឱកាសដ៏ពិសេសដល់ពួកគេក្នុងការឈានទៅរកភាពរីកចម្រើន និងការសិក្សារៀនសូត្រពីវិស័យដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ចាប់តាំងពីឆ្នាំ២០២១មក យើងបានសហការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ច តេដា លើគំនិតផ្តួចផ្តើមបរិវត្តកម្ម ដោយរំពឹងថានឹងមានការចូលរួមបន្ថែមទៀត ដើម្បីជំរុញវិស័យបច្ចេកវិទ្យារបស់កម្ពុជាឱ្យឈានដល់កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក។

កសិកម្មឆ្លាតវៃខាងអាកាសធាតុ និងវិទ្យាឆ្លាតវៃខាងកសិកម្ម

អង្គការអភិវឌ្ឍន៍កសិកម្មជាតិម៉ាកនៅតំបន់អាស៊ី (ADDA) ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារ វីង បានរៀបចំកម្មវិធី “កសិកម្មឆ្លាតវៃខាងអាកាសធាតុ និងវិទ្យាឆ្លាតវៃខាងកសិកម្ម” ។ គោលបំណងចម្បងនៃកម្មវិធីនេះគឺដើម្បីចែករំលែកលទ្ធផលនៃការអនុវត្តកសិកម្មឆ្លាតវៃ និងជំរុញឱ្យមានឱកាសកសាងបណ្តាញរវាងស្ថាប័នរដ្ឋ វិស័យឯកជន ផលិតករ និងដៃគូអភិវឌ្ឍន៍។

កម្មវិធីត្រៀមខ្លួនដើម្បីទទួលបានការវិនិយោគ

សហគ្រិនខ្មែរ ដែលជាអង្គភាពចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីត្រៀមខ្លួនវិនិយោគ ដើម្បីបង្កើនសមត្ថភាពនៃ អាជីវកម្មថ្មី និងសហគ្រាសធុនតូច និងមធ្យម។ សហគ្រាសធុនតូច និងមធ្យមចំនួន ៧០ ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាល ដែលផ្តោតលើការកៀរគរថវិកាក្នុងគោលបំណងធ្វើឱ្យគំរូអាជីវកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ ការបង្កើតការព្យាករណ៍ហិរញ្ញវត្ថុ និងការយល់ដឹងពីតម្រូវការវិនិយោគិនរបស់ពួកគាត់ឱ្យបានកាន់តែប្រសើរ។ ជ័យលាភីកំពូលទាំង៥បានទទួលរង្វាន់ពីធនាគារ វីង និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត។ ចាប់តាំងពីឆ្នាំ ២០២១ មក ធនាគារ វីង គឺជាអ្នកគាំទ្រដ៏សំខាន់ចំពោះកម្មវិធីនេះ ដោយបានផ្តល់នូវមូលនិធិ និងចែករំលែកចំណេះដឹងនាពេលផ្សេងៗរបស់ខ្លួន។

ការអបអរសាទរពិធីសង្ក្រាន្តនៅកម្ពុជា

ធនាគារ វីង បានគាំទ្រដល់គ្រឹះស្ថានអប់រំចំនួនពីរក្នុងរាជធានីភ្នំពេញក្នុងការអបអរសាទរពិធីសង្ក្រាន្តកម្ពុជា មុនពិធីបុណ្យចូលឆ្នាំខ្មែរចូលមកដល់។ សិស្សានុសិស្សមកពីសាលា ប៉ៃលធី និង វេស្តេន បានចូលរួមក្នុងសកម្មភាពបែបប្រពៃណីខ្មែរ ដែលមានលក្ខណៈប្រជាប្រិយ ការវារី និងការសម្តែងផ្សេងៗ។ កម្មវិធីនេះផ្តល់ឱកាសដ៏មានតម្លៃដល់យុវជនដើម្បីទទួលបានបទពិសោធន៍ពីវប្បធម៌ខ្មែរ និងយល់ច្បាស់ពីស្មារតីសហគមន៍។



ទិវាសន្សំអាស៊ាន

ធនាគារ វីង មានកិត្តិយសបានចូលរួមឧបត្ថម្ភដល់ “ទិវាសន្សំអាស៊ាន” ដែលរៀបចំដោយធនាគារជាតិនៃកម្ពុជា ក្រោមប្រធានបទ “ទម្លាប់សន្សំប្រាក់ដើម្បីអ្នក និងគ្រួសារអ្នក”។ កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃការសន្សំប្រាក់ ការលើកកម្ពស់វប្បធម៌នៃការសន្សំ ការលើកទឹកចិត្តបុគ្គលម្នាក់ៗឱ្យដាក់ប្រាក់សន្សំរបស់ពួកគេនៅក្នុងគ្រឹះស្ថានហិរញ្ញវត្ថុស្របច្បាប់ និងការលើកកម្ពស់ប្រសិទ្ធផលនៃការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋទាំងអស់។ ធនាគារ វីង ប្តេជ្ញាចូលរួម និងចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមួយសហគមន៍កម្ពុជា។

សិក្ខាសាលាស្តីពីឥណទានជនបទ

សិក្ខាសាលាស្តីពីឥណទានជនបទ ដែលរៀបចំឡើងដោយគ្រឹះស្ថានឥណទានជនបទ សហការជាមួយការិយាល័យឥណទានកម្ពុជា (CBC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារ វីង។ កម្មវិធីនេះមានគោលបំណងជួយឱ្យនិយ័តករមន្ត្រីប្រតិបត្តិកម្មពីស្ថាប័នឥណទានជនបទ វិនិយោគិន និងភាគីពាក់ព័ន្ធនានាចែករំលែកចំណេះដឹង និងស្វែងយល់អំពីក្របខ័ណ្ឌបទប្បញ្ញត្តិបញ្ជាប្រឈមដែលកំពុងលេចឡើង និងន្នាការវិនិច្ឆ័យក្នុងដីថលភារូបនីយកម្ម និងឱកាសអាជីវកម្មតាមរយៈបទបង្ហាញពីអ្នកជំនាញកិច្ចពិភាក្សាអ្នកដឹកនាំក្នុងវិស័យ និងថ្នាលសម្រាប់ការកសាងបណ្តាញ។ តាមរយៈបទបង្ហាញពីអ្នកជំនាញ និងវេទិកាពិភាក្សាដែលដឹកនាំដោយអ្នកដឹកនាំក្នុងវិស័យ អ្នកចូលរួមអាចបង្កើនការយល់ដឹងរបស់ពួកគេឱ្យយល់កាន់តែច្បាស់អំពីន្នាការវិនិច្ឆ័យក្នុងដីថលភារូបនីយកម្ម និងស្វែងរកឱកាសអាជីវកម្ម។

ពិធីបុណ្យ Diwali Night

សមាគមឥណ្ឌានៅកម្ពុជា ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី ធនាគារ វីង បានរៀបចំពិធីបុណ្យ Diwali Night ដែលជាព្រឹត្តិការណ៍ប្រពៃណីឥណ្ឌាដែលបានប្រារព្ធឡើងក្នុងអំឡុងពេលដែលព្រះចន្ទភ្លឺ នៅរាជធានីភ្នំពេញ។ ការប្រារព្ធពិធីបុណ្យ Diwali Night មានគោលបំណងពង្រឹងទំនាក់ទំនងជាមួយសហគមន៍ឥណ្ឌា និង លើកកម្ពស់ ការផ្លាស់ប្តូរវប្បធម៌ និងការយល់ដឹងក្នុងចំណោមសហគមន៍ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា។ យើងជឿថាការទទួលស្គាល់អំពីភាពចម្រុះនឹងធ្វើឱ្យសង្គមរបស់យើងកាន់តែសម្បូរបែប និងអាចឱ្យយើងបំពេញតម្រូវការរបស់អតិថិជន និងសមាជិកសហគមន៍របស់យើងបានកាន់តែប្រសើរឡើង។

ទំនួលខុសត្រូវសង្គមគឺជាការប្តេជ្ញាចិត្តមួយដែលយើងប្រកាន់យក ហើយវាមានឥទ្ធិពលកើនឡើងគ្រប់ពេលវេលា។ ធនាគារ វីង នៅតែប្តេជ្ញាបន្តគាំទ្រសហគមន៍ និងលើកទឹកចិត្តអ្នកដទៃចូលរួមកិច្ចការនេះតាមរយៈសកម្មភាពជាគំរូរបស់យើង។ តាមរយៈការដឹកនាំជាគំរូ ទាំងនេះធនាគារ វីង ខិតខំរួមចំណែកដល់ការធ្វើឱ្យសង្គមប្រសើរឡើងជា រួម និងលើកកម្ពស់វប្បធម៌នៃភាពជាពលរដ្ឋដែលប្រកបដោយការទទួលខុសត្រូវ។



កម្មវិធីអភិវឌ្ឍន៍អាជីវកម្មបន្ទាប់ពីវិបត្តិកូវីដ-១៩

ធនាគារ វីង ផ្តល់ការគាំទ្រដល់សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្នុងការរៀបចំកម្មវិធីអភិវឌ្ឍន៍អាជីវកម្មបន្ទាប់ពីវិបត្តិកូវីដ-១៩ នៅខេត្តចំនួន ៧។ កម្មវិធីនេះមានគោលបំណងជួយដល់អាជីវកម្មក្នុងការបង្កើនប្រតិបត្តិការបន្ទាប់ពីវិបត្តិជំងឺរាតត្បាត ដែលជួយឱ្យពួកគេជំនះលើបញ្ហាប្រឈមបាន និងឆក់យកឱកាសដើម្បីរីកចម្រើនទៅមុខ។ លើសពីនេះទៀត ធនាគារ វីង ចែករំលែកការយល់ដឹង និងជំនាញដ៏មានតម្លៃលើប្រធានបទផ្សេងៗទាក់ទងនឹងការអភិវឌ្ឍអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុជាមួយអ្នកចូលរួម។

វេទិកាសហគ្រិនស្ត្រីលើកទី ៥ និងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក

USAID និង គម្រោង WE Act របស់អង្គការ Pact Cambodia បានរៀបចំវេទិកាសហគ្រិនស្ត្រីលើកទី ៥ និងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុកនៅរាជធានីភ្នំពេញ នៅថ្ងៃទី ០១ និងថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៣។ វេទិកានេះផ្តោតលើ “ការទទួលបានតំណាងអាជីវកម្មស្របច្បាប់ ហិរញ្ញវត្ថុ និងទីផ្សារសម្រាប់កំណើនអាជីវកម្មរបស់ស្ត្រីសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)”។ ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សប្បុរសព័ទ្ធជាធនាគារ វីង វេទិកានេះបានទាក់ទាញការចូលរួមពីប្រតិភូជាង ១.៤០០ នាក់ ដែលរួមមាន តំណាងមកពីរដ្ឋាភិបាល វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល សហគ្រិនស្ត្រី ក្នុងវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម និងសាធារណជនទូទៅ។

កម្ពុជា-ជប៉ុន ប្រារព្ធខួបលើកទី ៧០ នៃចំណងមិត្តភាព

ប្រទេសកម្ពុជា និងប្រទេសជប៉ុនបានប្រារព្ធខួបលើកទី ៧០ នៃចំណងមិត្តភាពដ៏ជិតស្និទ្ធនៅឆ្នាំ ២០២៣។ ដោយមានការចូលរួមចំណែកផ្នែកហិរញ្ញវត្ថុពីធនាគារ វីង ស្ថានភាពកម្ពុជាបានប្រារព្ធពិធីអបអរសាទរនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី ០៩ ខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីមន្ត្រីការទូតជាតិ គោរព មន្ត្រីរដ្ឋាភិបាល ម្ចាស់អាជីវកម្មដែលពាក់ព័ន្ធក្នុងពាណិជ្ជកម្មកម្ពុជា-ជប៉ុន និងបុគ្គលដ៏មានឥទ្ធិពលផ្សេងៗទៀតមកពីប្រទេសទាំងពីរ។

សន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារ វីង បានរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ក្រោមប្រធានបទ “បរិយាកាសហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ភាពធន់ និងនិរន្តរភាព” ក្នុងវិស័យហិរញ្ញវត្ថុរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះមានគោលបំណងផ្តល់នូវវេទិកាមួយសម្រាប់អ្នកជំនាញក្នុងវិស័យ ដើម្បីជួបជុំគ្នា និងផ្លាស់ប្តូរការយល់ដឹងអំពីប្រធានបទសំខាន់ៗទាក់ទងនឹងមីក្រូហិរញ្ញវត្ថុ។

ការជំរុញកំណើនប្រកបដោយចីរភាព តាមរយៈ ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុ របស់ធនាគារ វីង

ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏រឹងមាំរបស់យើង

បរិយាបន្នហិរញ្ញវត្ថុនៅតែជាសសរស្តម្ភដ៏ច្បាស់លាស់នៃការប្តេជ្ញាចិត្តរបស់ធនាគារ វីងក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់សហគមន៍។ ដើម្បីសម្រេចបាននូវគោលបំណងនេះ ផលិតផល និងសេវាកម្មហិរញ្ញវត្ថុ និងធនាគារជាច្រើនប្រភេទត្រូវបានបង្កើតឡើងយ៉ាងយកចិត្តទុកដាក់ ដោយដោះស្រាយនូវបញ្ហាប្រឈមនានាដែលសហគមន៍ជួបប្រទះ។ ដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនានាត្រូវបានបង្កើតឡើង តាមរយៈការប្រើប្រាស់ចំណេះដឹងរបស់អ្នកជំនាញក្នុងវិស័យនេះ។ ខាងក្រោមនេះ គឺជាលក្ខណៈពិសេសគួរឱ្យកត់សម្គាល់នៃផលិតផល និងសេវាសំខាន់ៗដែលទើបបង្កើតឡើងនៅក្នុងប្រព័ន្ធរបស់ធនាគារ វីង។



ផលិតផល និងសេវាកម្មរបស់យើង

គណនីធនាគារ វីង

សម្រាប់អតិថិជនគ្រប់រូប នេះជាជំហានដំបូងដ៏សំខាន់ក្នុងការទទួលបានអត្ថប្រយោជន៍ពីផលិតផល និងសេវាកម្មដ៏សម្បូរបែប ដែលរួមមាន៖ ប្រាក់បញ្ញើ ប្រាក់កម្ចី ការផ្ទេរប្រាក់ទាំងក្នុងស្រុកនិងអន្តរជាតិ ការទូទាត់វិក្កយបត្រ និងផ្សេងៗជាច្រើនទៀត។ តាមរយៈការដាក់បញ្ចូលយ៉ាងរលូននូវបច្ចេកវិទ្យាទំនើបៗដូចជា បច្ចេកវិទ្យា Face Recognition បច្ចេកវិទ្យា Optical Character Recognition និងបច្ចេកវិទ្យាពិនិត្យមើលភាពរស់រវើក ការបើកគណនីធនាគារ វីង លែងតម្រូវឱ្យទៅដល់សាខាផ្ទាល់តទៅទៀតហើយ។ តាមរយៈការដាក់បញ្ចូលប្រព័ន្ធ IPification ដែលជាប្រព័ន្ធផ្ទៀងផ្ទាត់ដោយចូចតែមួយដងលើទូរសព្ទ អ្នកប្រើប្រាស់អាចធ្វើការផ្ទៀងផ្ទាត់លេខទូរសព្ទដោយមិនមានការពិបាកច្រើន ដោយដំណើរការផ្ទៀងផ្ទាត់នោះបញ្ចប់ក្នុងរយៈពេលមិនដល់មួយវិនាទី ក្នុងអំឡុងដំណើរការកម្មវិធី។ អតិថិជនគ្រាន់តែប្រើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរមួយសន្លឹកចូលទៅកាន់អេប Wing Bank និងធ្វើតាមការណែនាំធម្មតាជាការស្រេច។



មានអេប Wing Bank ដូចមានធនាគារ រីង ក្នុងទូរសព្ទអ្នក!

ដោយទូរសព្ទអ្នកនេះ ▶

Wing Bank

Download on the App Store

GET IT ON Google Play

អេប WING BANK

អេប Wing Bank គឺកម្មវិធីទូរសព្ទដែលមានសេវាហិរញ្ញវត្ថុ និងធនាគារដ៏សម្បូរបែប ដែលផ្តល់ឱ្យអតិថិជននូវលទ្ធភាពទទួលបានផលិតផល និងសេវាកម្មជាង១០០ ដែលបំពេញតាមតម្រូវការប្រចាំថ្ងៃ។ តាមរយៈកម្មវិធីនេះ អតិថិជនអាចសម្របខ្លួនយ៉ាងងាយស្រួលទៅនឹងបរិបទរស់នៅ បែបឌីជីថល ដោយលុបបំបាត់ការពឹងផ្អែកលើសាច់ប្រាក់សុទ្ធ។ សេវាកម្មជាច្រើនមុខដែលអាចប្រើប្រាស់បានរួមាន៖ ការទូទាត់វិក្កយបត្រ ការផ្ទេរ ប្រាក់ក្នុងស្រុក និងអន្តរជាតិ ការដាក់ប្រាក់ សំណើឥណទាន ការដាក់ និងការដកប្រាក់ និងសេវាកម្មជាច្រើនផ្សេងទៀត។ លើសពីនេះ អ្នកប្រើប្រាស់ កម្មវិធីអាចធ្វើការទូទាត់យ៉ាងងាយស្រួលទៅកាន់ពាណិជ្ជករនៅទូទាំងប្រទេសដោយប្រើប្រាស់កម្មវិធីបាតង KHQR ។

គណនីប្រាក់បញ្ញើ មានកាលកំណត់

8%

ក្នុងមួយឆ្នាំ

គណនីប្រាក់បញ្ញើមានកាលកំណត់

ប្រាក់បញ្ញើមានកាលកំណត់របស់ធនាគារ រីង បង្ហាញអំពីឱកាសដ៏ទាក់ទាញ ជាមួយនឹងអត្រាការប្រាក់ប្រចាំឆ្នាំរហូតដល់ ៨%។ កាន់តែពិសេសទៀតនោះ អតិថិជនអាចធ្វើការជ្រើសរើសរវាងការទទួលបានការប្រាក់ប្រចាំខែ ឬរក្សាទុកការប្រាក់រហូតដល់ចុងបញ្ចប់នៃកាលកំណត់។ អតិថិជនអាចគ្រប់គ្រងប្រាក់យ៉ាងងាយស្រួលតាមប្រព័ន្ធឌីជីថល ដោយប្រើប្រាស់អេប Wing Bank ដោយមិនចាំបាច់ទៅដល់សាខា ឬទៅជួបភ្នាក់ងារផ្ទាល់ឡើយ។ អតិថិជនអាចបង្កើតវិញ្ញាបនបត្រប្រាក់បញ្ញើមានកាលកំណត់ កែតម្រូវទំហំប្រាក់បញ្ញើ និងអាចបិទគណនីប្រាក់បញ្ញើរបស់ពួកគាត់បាន ដោយគ្រាន់តែធ្វើការចុចលើកម្មវិធីពីរ ទៅបីដងប៉ុណ្ណោះ ។



KHQR របស់ធនាគារ វីង

អតិថិជនអាចបង្កើត KHQR ផ្ទាល់ខ្លួន របស់ធនាគារ វីង ហើយចែករំលែក ជាមួយក្រុមគ្រួសារ និងមិត្តភក្តិរបស់ពួកគាត់ ដើម្បីទទួលប្រាក់ដោយមិនគិតថ្លៃសេវា មិនថាអតិថិជនប្រើប្រាស់ធនាគារណាក៏ដោយ។ ការផ្ទេរប្រាក់ KHQR របស់ធនាគារ វីង គឺជាបំរើសេវា និងអាចផ្ទេរជាប្រាក់រៀល (KHR) និងប្រាក់ដុល្លារអាមេរិក (USD) ។

WINGPAY

WingPay គឺជាសេវាទូទាត់តាមប្រព័ន្ធឌីជីថលដែលអាចឱ្យអតិថិជនដែលប្រើអេប Wing Bank ធ្វើប្រតិបត្តិការដោយគ្មានសាច់ប្រាក់។ ដោយអនុវត្តតាមជំហានងាយៗមួយចំនួនប៉ុណ្ណោះ ដូចជា៖ បើកអេប Wing Bank ស្តុន និងទូទាត់ប្រាក់ អតិថិជនអាចធ្វើការទូទាត់ប្រាក់បានយ៉ាងងាយស្រួល។ លើសពីនេះទៀត អតិថិជនអាចធ្វើការទូទាត់ជាមួយអាជីវករណាក៏បានដោយប្រើប្រព័ន្ធបាគង KHQR ។ ជាមួយ Wing points អតិថិជនក៏អាចទទួលបានរង្វាន់ និងអាចប្តូរយករង្វាន់នោះពីហាងដែលចូលរួម បង្កើនលទ្ធភាពនៃការទិញ និងអនុញ្ញាតឱ្យពួកគាត់ទទួលបានផលិតផល និងសេវាកម្មទៅតាមតម្រូវការ។

គណនីសន្សំ

គណនីសន្សំរបស់ធនាគារ វីង ផ្តល់ជូនអត្រាការប្រាក់ប្រកួតប្រជែងរហូតដល់ ៣% ស្របពេលដែលផ្តល់ជូនអតិថិជននូវសេវាសាធារណៈប្រើប្រាស់ប្រាក់បានគ្រប់ពេលវេលាសម្រាប់តម្រូវការប្រចាំថ្ងៃដូចជា៖ ការទូទាត់វិក្កយបត្រ ផ្ទេរប្រាក់ និងប្រតិបត្តិការជាច្រើនទៀត។ អតិថិជនអាចបើកគណនីសន្សំបានយ៉ាងងាយស្រួលតាមរយៈអេប Wing Bank ទោះបីជាអតិថិជនមិនអាចទៅដល់ការិយាល័យធនាគារដោយផ្ទាល់ក៏ដោយ។

ទូទាត់វិក្កយបត្រ

សម្រាប់អតិថិជនម្នាក់ៗ ការទូទាត់នាពេលបច្ចុប្បន្ន ចំពោះថ្លៃអគ្គិសនី ថ្លៃធានារ៉ាប់រង ថ្លៃសិក្សា ការទូទាត់សងប្រាក់កម្ចី សេវាសាធារណៈ និងសេវាជាច្រើនទៀត អាចធ្វើទៅបានយ៉ាងងាយស្រួល។ អតិថិជនអាចទទួលបានភាពងាយស្រួលទាំងនេះតាមរយៈការប្រើប្រាស់អេប Wing Bank ធ្វើដំណើរទៅកាន់ការិយាល័យធនាគារ វីង ឬប្រើប្រាស់សេវាភ្នាក់ងារវីង ដើម្បីធ្វើប្រតិបត្តិការទាំងនេះ។ ដៃគូពាណិជ្ជករក៏ទទួលបានអត្ថប្រយោជន៍ផងដែរ ដោយសារពួកគាត់អាចទទួលបានការទូទាត់ពីអតិថិជនធនាគារផ្សេងទៀតតាមរយៈ KHQR របស់ធនាគារ វីង។ បច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់ជាង ១០៣.០០០នាក់កំពុងប្រើប្រាស់ KHQR របស់ធនាគារ វីង ដើម្បីធ្វើការទូទាត់វិក្កយបត្រនានា។



ការដកប្រាក់តាមរយៈប្រព័ន្ធបាគង

លោកអ្នកមិនមានគណនីជាមួយធនាគារ វីង ប៉ុន្តែចង់ដកប្រាក់មែនដែរឬទេ? អស់បារម្ភទៀតហើយ លោកអ្នកអាចដកប្រាក់ដោយប្រើប្រាស់ QR កូដរបស់ប្រព័ន្ធបាគង នៅតាមសាខាធនាគារ វីង ឬភ្នាក់ងារវីងនៅទូទាំងប្រទេសកម្ពុជា ដរាបណាលោកអ្នកមានគណនីជាមួយនឹងធនាគារផ្សេងទៀតដែលជាសមាជិករបស់បាគង។ ប្រតិបត្តិការត្រូវបានធ្វើឡើងភ្លាមៗ និងគិតថ្លៃសេវាដកប្រាក់បន្តិចបន្តួចប៉ុណ្ណោះ។



កញ្ចប់ដកប្រាក់ឥតគិតថ្លៃ

អតិថិជនដែលត្រូវការដកសាច់ប្រាក់ជាញឹកញាប់ អស់ក្តីបារម្ភអំពីការចំណាយប្រាក់ច្រើនទៅលើថ្លៃសេវាដកប្រាក់ទៀតហើយ។ សេវាដកប្រាក់ឥតគិតថ្លៃ គឺជាកញ្ចប់ជារប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើងដើម្បីអនុញ្ញាតឱ្យអតិថិជនរីករាយនឹងការដកប្រាក់ដោយឥតគិតថ្លៃរហូតដល់ ១.០០០ ដងក្នុងមួយឆ្នាំ។ តម្លៃសេវាគឺអាចទាបបំផុតត្រឹមតែ ៥ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយឆ្នាំ។ អតិថិជននឹងរីករាយជាមួយនឹងការដកសាច់ប្រាក់តាមរយៈសាខាធនាគារ រឹង ម៉ាស៊ីន ATM និងបណ្តាញភ្នាក់ងាររឹងនៅទូទាំងប្រទេសកម្ពុជា។

ការផ្ទេរប្រាក់ក្នុងស្រុក

តាមរយៈការធ្វើទំនើបកម្មទៅរកភាពងាយស្រួលរបស់ បាងគង KHQR និងលទ្ធភាពគ្របដណ្តប់យ៉ាងទូលំទូលាយនៃប្រព័ន្ធរបស់ធនាគារ រឹង បច្ចុប្បន្ននេះការផ្ទេរប្រាក់ក្នុងស្រុកអាចធ្វើឡើងបានភ្លាមៗ និងដោយរលូន ពីធនាគារមួយ ទៅធនាគារមួយផ្សេងទៀត។ អតិថិជនដែលប្រើអេប Wing Bank និងអេបធនាគារផ្សេងៗទៀតដែលអាចផ្ទេរប្រាក់ទៅមិត្តភក្តិរបស់ពួកគាត់ដោយគ្រាន់តែចុចពីរ ទៅបីដងលើអេបទាំងនោះ។ ដោយគ្រាន់តែធ្វើការបើកអេបរបស់ធនាគារ ស្តែនកូដ KHQR កំណត់ចំនួនទឹកប្រាក់ដែលចង់ផ្ទេរ និងចាប់ផ្តើមផ្ទេរប្រាក់ អតិថិជនអាចបញ្ចប់ដំណើរការផ្ទេរប្រាក់ភ្លាមៗ។ លើសពីនេះ អ្នកទទួលប្រាក់មានភាពបត់បែនក្នុងការដកប្រាក់នៅសាខាធនាគារ រឹង ឬភ្នាក់ងាររឹងនៅទូទាំងប្រទេសដោយប្រើប្រាស់កូដ KHQR ។

ពិគណនីធនាគារ រឹង ទៅគណនីធនាគារ រឹង៖ អតិថិជនធនាគារ រឹង អាចផ្ទេរប្រាក់ទៅគណនីធនាគារ រឹង ណាមួយដោយឥតគិតថ្លៃ។

ការផ្ទេរប្រាក់ពីគណនីធនាគារ រឹង ទៅគណនីធនាគារ ដទៃទៀត៖ ធនាគារ រឹង មានទំនាក់ទំនងជាមួយធនាគារ និងស្ថាប័នហិរញ្ញវត្ថុឈានមុខគេជាច្រើននៅក្នុងប្រទេសកម្ពុជា។ ដូច្នេះអតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅធនាគារក្នុងស្រុកណាមួយ កាបូបបាតង ក៏ដូចជាសមាជិកបាតង និងប្រព័ន្ធជាត់ទាត់ជាតិ (NCS) បាន។

រឹងវេរលុយ៖ អតិថិជនរឹងអាចផ្ទេរប្រាក់ទៅឱ្យមិត្តភក្តិ និងក្រុមគ្រួសារដែលមិនមានគណនីធនាគារ រឹង បាន។ នៅក្នុងប្រតិបត្តិការទាំងនេះ ម្ចាស់គណនីធនាគារ រឹង អាចប្រើប្រាស់គណនីដើម្បីផ្ញើប្រាក់ទៅកាន់លេខទូរសព្ទណាមួយក៏បាននៅក្នុងប្រទេសកម្ពុជា។



សេវាផ្ញើប្រាក់ក្រៅប្រទេសសម្រាប់អតិថិជនជារបរវន្តបុគ្គល

World Transfer គឺជាសេវាផ្ទេរប្រាក់អន្តរជាតិរបស់ធនាគារ រឹង ដែលផ្តល់ជូនប្រជាជនកម្ពុជាទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលពួកគាត់អាចធ្វើការផ្ទេរប្រាក់ទៅមកបានយ៉ាងងាយស្រួល។ អតិថិជនដែលរស់នៅក្រៅប្រទេសកម្ពុជា អាចផ្ញើប្រាក់មកគ្រួសារ តាមរយៈដៃគូអន្តរជាតិរបស់យើងដែលមាន វត្តមានជាង 200 ប្រទេស និងតំបន់ នៅទូទាំងពិភពលោក។ ម្យ៉ាងវិញទៀត អ្នកទទួលអាចដកប្រាក់នៅតាមភ្នាក់ងាររឹងដែលនៅជិតបំផុត ឬក៏អាចទទួលប្រាក់តាមប្រព័ន្ធដីជីថលភ្លាមៗនៅលើអេប Wing Bank របស់ពួកគាត់។

សេវាផ្ទេរប្រាក់ដោយប្រើប្រាស់ធនាគារតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់ក្រុមហ៊ុនសាជីវកម្ម

សេវាផ្ទេរប្រាក់ក្រៅប្រទេសរបស់ ធនាគារ រឹង ត្រូវបានណែនាំទៅដល់ដៃគូសាជីវកម្មរបស់យើង ដែលធ្វើប្រតិបត្តិការធនាគារតាមអ៊ីនធឺណិត ដើម្បីជួយសម្រួលទៅដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគាត់។ សេវាកម្មជំរុញរបស់យើង អាចឱ្យលោកអ្នកអាចផ្ញើ និងទទួលប្រាក់នៅប្រទេស និងតំបន់ជាង ២០០ នៅទូទាំងពិភពលោកបានយ៉ាងងាយស្រួល និងរហ័សបំផុត។ សូមចូលរួមជាមួយបណ្តាញអតិថិជន និងទទួលយកនូវបទពិសោធន៍ប្រតិបត្តិការអន្តរជាតិដ៏ងាយស្រួលនេះ។



កាតឥណទានវិសាធនាគារ វីង

កាតឥណទានវិសាធនាគារ វីង ផ្តល់ជូននូវជម្រើសចំនួនពីរ។ ជាមួយនឹងវីងក្រេឌីតកាត វិសាហ្គោល អតិថិជនអាចស្នើសុំទំហំឥណទានរហូតដល់ ៥.០០០ ដុល្លារអាមេរិក ខណៈដែល វីងក្រេឌីតកាត វិសាផ្លាទីនីម អនុញ្ញាតឱ្យស្នើសុំទំហំឥណទានរហូតដល់ ៥០.០០០ ដុល្លារអាមេរិក។ អតិថិជនអាចគ្រប់គ្រងលំហូរសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព និងទទួលបានអត្ថប្រយោជន៍ក្នុងអំឡុងពេលអនុគ្រោះមិនយកការប្រាក់រហូតដល់ ៥៥ ថ្ងៃ មុនពេលតម្រូវឱ្យធ្វើការសងប្រាក់ត្រលប់មកវិញ ចំពោះទំហំសាច់ប្រាក់ដែលបានប្រើប្រាស់។ ម្ចាស់កាតទទួលបានការអនុញ្ញាតឱ្យចូលទៅកាន់បរិវេណរង់ចាំនៅអាកាសយានដ្ឋានជាង ១.៤០០ កន្លែងនៅទូទាំងពិភពលោក ខណៈពេលដែលអតិថិជនធ្វើការរង់ចាំជើងហោះហើរ រួមទាំងជម្រើសក្នុងការស្នើសុំកាតបន្ថែមរហូតដល់ប្រាំកាត សម្រាប់សមាជិកគ្រួសាររបស់ពួកគេ។ លើសពីនេះទៀត ម្ចាស់កាតមានសិទ្ធិចូលប្រើប្រាស់នៅ Premier Banking Lounges របស់ធនាគារ វីង នៅគ្រប់សាខាទូទាំងប្រទេស។

កាតឥណទានធនាគារវីង

កាតឥណទានវិសាធនាគារ វីង មានពីរជម្រើសគឺកាតឥណទានវិសាគ្មានលេខរបស់ធនាគារ វីង និងកាតឥណទានវិសាផ្ទាល់ខ្លួនរបស់ធនាគារ វីង។ ម្ចាស់កាតអាចដកសាច់ប្រាក់បានយ៉ាងងាយស្រួលនៅតាមម៉ាស៊ីន ATM ប្រព័ន្ធខេមបូខានស៊ីស្ទិច(CSS) ទូទាំងប្រទេស និងធ្វើការទូទាត់យ៉ាងងាយស្រួលជាមួយពាណិជ្ជករដែលជាសមាជិករបស់បណ្តាញ CSS ។ កាតឥណទានវិសាគ្មានលេខរបស់ធនាគារ វីង ធានាការពារសុវត្ថិភាព ១០០% ពីការលួច ដោយមិនបង្ហាញលេខកាត លេខ CVV2 ឬកាលបរិច្ឆេទផុតកំណត់។ ដោយហេតុថាការការពារបរិស្ថាន គឺជាកិត្យានុវត្តិយុទ្ធសាស្ត្ររបស់ប្រទេសនេះ កាតឥណទាន និងឥណទានវិសា របស់ធនាគារ វីង ត្រូវបានផលិតចេញពីវត្ថុធាតុដើមធម្មជាតិ ៩៤% ដោយការណ៍នេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះការរក្សាចីរភាព។

កាតឥណទាន វីងម៉ាស្ទ័រកាត

ដោយមានការគាំទ្រពីបច្ចេកវិទ្យាថែរក្សាសុវត្ថិភាពឈានមុខគេប្រចាំវិស័យរបស់ក្រុមហ៊ុន ម៉ាស្ទ័រកាត និងបណ្តាញទូទាត់ដែលគ្របដណ្តប់លើប្រទេសចំនួន ២១០ កាតឥណទាន វីងម៉ាស្ទ័រកាត ដែលបានតភ្ជាប់ជាមួយឥណទានវិសាធនាគារ វីង មានមេរក្សាភាពដែលបានក្លាយជាកាតគ្មានលេខដំបូងគេដែលបានដាក់ឱ្យដំណើរការក្នុងប្រទេសកម្ពុជា។ កាតដ៏ទំនើបនេះផ្តល់សិទ្ធិអំណាចដល់អតិថិជនក្នុងការគ្រប់គ្រង និងត្រួតពិនិត្យប្រតិបត្តិការ និងប្រវត្តិសមតុល្យទឹកប្រាក់ដោយសុវត្ថិភាព។ ម្ចាស់កាតអាចចូលប្រើប្រាស់ព័ត៌មានបញ្ជាក់ពីប្រតិបត្តិការទូទាត់យ៉ាងងាយស្រួលតាមរយៈអេប Wing Bank ដែលផ្តល់ជូននូវមធ្យោបាយងាយៗ ដើម្បីធ្វើការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិតដោយមិនចាំបាច់ពឹងផ្អែកលើព័ត៌មានលម្អិតដែលមាននៅលើកាតបែបប្រពៃណី។

វីងម៉ាស្ទ័រកាត វើល គ្មានលេខ

វីងម៉ាស្ទ័រកាត វើល គ្មានលេខ គឺជាកាតឥណទានដ៏ថ្មីបំផុតដែលបានត្រូវបានបង្កើតឡើងជាមួយនឹងរចនាបថស្រស់ស្អាតដោយប្រើប្រាស់វត្ថុធាតុដើមប្រណិត។ វីងម៉ាស្ទ័រកាត វើល គ្មានលេខ ផ្តល់នូវបទពិសោធន៍ដែលមិនអាចប្រៀបធៀបបានសម្រាប់អតិថិជនវីង VVIP ។ ជាមួយនឹង វីងម៉ាស្ទ័រកាត វើល គ្មានលេខនេះ អតិថិជនអាចប្រើប្រាស់កាតបានយ៉ាងងាយស្រួលនៅគ្រប់ហាងលក់ទំនិញទូទាំងសកលលោកដែលទទួលយកម៉ាស្ទ័រកាត ធ្វើការទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព និងដកសាច់ប្រាក់ពីម៉ាស៊ីន ATM ណាមួយក៏បានដែលមានសេវា ម៉ាស្ទ័រកាត។ អត្ថប្រយោជន៍បន្ថែមពីនេះ គឺថាម្ចាស់កាតអាចរីករាយក្នុងការចូលប្រើប្រាស់សាលារង់ចាំនៅអាកាសយានដ្ឋានឥតមានដែនកំណត់ ដោយការណ៍នេះផ្តល់នូវបទពិសោធន៍ដ៏ប្រណិតសម្រាប់អតិថិជននៅសាលារង់ចាំនៅទូទាំងសកលលោក។



កាតនិម្មិត ម៉ាស៊ីនកាត និងវីសា

អតិថិជនរបស់ធនាគារ រឹង អាចដាក់ពាក្យស្នើសុំ និងទទួលយកកាត ឥណទាននិម្មិតបានភ្លាមៗតាមរយៈអេប Wing Bank ដោយអនុញ្ញាត ឱ្យអតិថិជនទទួលបានភ្លាមៗនូវព័ត៌មានលម្អិតសំខាន់ៗទាំងអស់ សម្រាប់ប្រតិបត្តិការតាមប្រព័ន្ធអនឡាញប្រកបដោយសុវត្ថិភាពដោយ មិនចាំបាច់មានកាតរឹងនៅក្នុងដៃ។ ជាមួយនឹងកាតនិម្មិតនេះ អតិថិជន របស់ធនាគារ រឹង អាចជឿទុកចិត្តក្នុងការទិញទំនិញតាមប្រព័ន្ធ អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពនៅទូទាំងពិភពលោក ដែលការណ៍ នេះបំពេញតម្រូវការផ្សេងៗរបស់អតិថិជនដូចជា៖ ការលេងហ្គេម អាហារ ម៉ូដសម្លៀកបំពាក់ ការធ្វើដំណើរ និងការធ្វើអាជីវកម្មជាដើម។ កាតនិម្មិតរបស់ធនាគារ រឹង ផ្តល់នូវលទ្ធភាព និងឱកាសជាច្រើនដល់ អតិថិជន។

កម្មវិធីសាជីវកម្ម

ធនាគារ រឹង ផ្តល់ជូននូវដំណោះស្រាយឥណទានពិសេសសម្រាប់ បំពេញតម្រូវការហិរញ្ញវត្ថុរបស់សាជីវកម្ម។ សម្រាប់ក្រុមហ៊ុននានា ដែលស្វែងរកការបង្កើនទិន្នផលដោយមិនមានទ្រព្យបញ្ចាំ យើងផ្តល់ជូន នូវឥណទានអាជីវកម្មដែលមិនត្រូវការទ្រព្យបញ្ចាំដែលបង្កើតឡើងជា ពិសេសដើម្បីគាំទ្រសហគ្រាសនេះ។ ម្យ៉ាងទៀត យើងក៏ផ្តល់ជូននូវ ឥណទានអាជីវកម្មដែលត្រូវការទ្រព្យធានាសម្រាប់ក្រុមហ៊ុនដែល មានទ្រព្យសកម្មដែលមានតម្លៃអាចប្រើប្រាស់ជាទ្រព្យបញ្ចាំ។ គណនី ឥណទានរបស់យើងផ្តល់ជូនអតិថិជននូវការធានាចំពោះការពារ សុវត្ថិភាពហិរញ្ញវត្ថុដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗដែលមិនអាច ប៉ាន់ស្មានទុកជាមុន ដើម្បីឱ្យប្រាជ្ញកថាអាជីវកម្មរបស់ពួកគាត់នៅតែ មានភាពរឹងមាំ។



កម្មវិធីជីវថល

ធនាគារ រឹង បានដាក់ដំណើរការសេវាកម្មវិធីជីវថល ឬហៅថាកម្ម ២-១-០ ដែលអតិថិជនអាចដាក់ស្នើកម្មវិធីដោយមិនចាំបាច់មានទ្រព្យធានា ឡើយ។ សេវានេះគឺផ្តល់ជូនតាមរយៈអេប Wing Bank។ អតិថិជន ចំណាយពេលត្រឹមតែ ២នាទីក្នុងការដាក់ស្នើ ១នាទីទទួលបានការ អនុម័ត និង០នាទី ទទួលបានកម្មវិធី។ កម្មវិធីជីវថលមានរយៈពេល ៣ឆ្នាំ ហើយអត្រាការប្រាក់វិញគឺទាបបំផុតរហូតដល់១%ក្នុងមួយខែ។ ការប្រើប្រាស់គណនីធនាគារ រឹង ជាគណនីគោល អាចបង្កើនលក្ខណៈ សម្បត្តិសម្រាប់ការទទួលបានកម្មវិធី។ កម្មវិធីជីវថលរបស់ធនាគារ រឹង ផ្តល់ នូវលទ្ធភាព និងជួយបង្កើនការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុដល់ ប្រជាជន ដែលមិនមានលទ្ធភាពទទួលបានសេវាកម្មទូទៅ។ ការណ៍នេះ នឹងជួយពួកគាត់អាចកាត់បន្ថយឧបសគ្គរាំងចំពោះការគ្រប់គ្រង និង ការរីកលូតលាស់ផ្នែកហិរញ្ញវត្ថុ។

សេវាទូទាត់វិក្កយបត្រពន្ធលើអចលនទ្រព្យ

ឥឡូវនេះ អតិថិជនអាចបង់ពន្ធលើអចលនទ្រព្យបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ទៅកាន់សាខាអគ្គនាយកដ្ឋានពន្ធដារ ដោយផ្ទាល់ទៀតឡើយ។ ការបង់ពន្ធនេះ អាចធ្វើឡើងបានតាមរយៈអេប GDT របស់អគ្គនាយកដ្ឋានពន្ធដារ ដែលអនុញ្ញាតឱ្យធ្វើការទូទាត់តាមរយៈគណនីធនាគារ រីឯ បានយ៉ាងងាយស្រួល។

សេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុក (ESCROW)

ធនាគារ រីឯ ផ្តល់ជូននូវសេវារក្សាសុវត្ថិភាពគ្រប់ជ្រុងជ្រោយ រួមមានសេវា៖ បរិច្ចាគបាលកិច្ចសាធារណៈ, បរិច្ចាគបាលកិច្ចហិរញ្ញវត្ថុ, បរិច្ចាគបាលកិច្ចពាណិជ្ជកម្ម, បរិច្ចាគបាលកិច្ចសង្គម, និងបរិច្ចាគបាលកិច្ចបុគ្គល។ គណនីរក្សាសុវត្ថិភាព ឬ សេវារក្សាទុក គឺជាគណនីរក្សាប្រាក់ដោយស្របច្បាប់ដែលផ្តល់ការការពារដល់អាជីវករ ពីហានិភ័យនៅពេលដែលអ្នកទិញខកខានក្នុងការទូទាត់ប្រាក់។ ក្នុងនាមជាអ្នករក្សាប្រាក់ និងអ្នករៀបចំកិច្ចព្រមព្រៀង ធនាគារ រីឯ ធានាថាអតិថិជនអាចធ្វើប្រតិបត្តិការប្រកបដោយទំនុកចិត្តពេញលេញ ដោយសារប្រាក់របស់ពួកគាត់ត្រូវបានរក្សាទុកដោយសុវត្ថិភាពនៅធនាគារ រីឯ រហូតដល់លក្ខខណ្ឌដែលបានកំណត់ទុកមុនទាំងអស់ត្រូវបានបំពេញចប់សព្វគ្រប់។ កត្តានេះធ្វើឱ្យអតិថិជនស្ងប់ចិត្ត និងជួយគាំពារដល់ផលប្រយោជន៍របស់ពួកគាត់។



ប្រអប់បញ្ជីសុវត្ថិភាព

ប្រអប់បញ្ជីសុវត្ថិភាព ផ្តល់ជូននូវមធ្យោបាយប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួលក្នុងការរក្សាទុកវត្ថុមានតម្លៃ និងឯកសាររបស់អតិថិជន។ ទូរសុវត្ថិភាពដែលបំពាក់ដោយកម្លាំងប្រកាសអាសន្នកាមេរ៉ាសុវត្ថិភាព (CCTV) និងប្រព័ន្ធសោរទំនើបដែលត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធសោរពីរជាន់ និងកាមេរ៉ាសុវត្ថិភាពចាំឃ្លាំមើលម្តងម៉ោង ដោយអនុញ្ញាតឱ្យចូលប្រើប្រាស់បានសម្រាប់តែបុគ្គលដែលមានសិទ្ធិ ដែលរួមទាំងអតិថិជន និងអ្នកតំណាងរបស់ពួកគាត់ប៉ុណ្ណោះ។ មិនថាជាក្រឡឹងអស់ងាយ កំណត់ត្រាអាជីវកម្ម ប័ណ្ណកម្មសិទ្ធិ ឬវត្ថុមានតម្លៃផ្សេងទៀតក៏ដោយ ធនាគារ រីឯ ផ្តល់ជូននូវដំណោះស្រាយនៃការរក្សាទុកប្រកបដោយសុវត្ថិភាព និងមានភាពងាយស្រួលជាមួយនឹងការរក្សាការសម្ងាត់បានល្អបំផុត។ អតិថិជនមានជម្រើសប្រអប់ចំនួនបីទំហំដែលមានខ្នាតតូច ខ្នាតកណ្តាល និងខ្នាតធំ ពោលគឺ តម្រូវទៅតាមតម្រូវការរបស់អតិថិជន។ ប្រអប់នីមួយៗភ្ជាប់មកជាមួយការធានារ៉ាប់រងចំនួន ៥.០០០ដុល្លារអាមេរិក ក្នុងករណីមានការខូចខាត ឬបាត់បង់របស់បរិក្ខារមួយ។ អតិថិជនអាចចូលប្រើប្រអប់ក្នុងអំឡុងពេលម៉ោងធ្វើការរបស់ធនាគារ ដោយធានានូវភាពងាយស្រួលក្នុងការស្វែងរករបស់ទ្រព្យដែលរក្សាទុកនោះនៅពេលត្រូវការ។

គណនីជួញដូរ

អ្នកវិនិយោគដែលមានគណនីជាមួយក្រុមហ៊ុន Royal Group Securities Plc អាចភ្ជាប់គណនីជួញដូរជាមួយគណនីធនាគារ រីឯ តាមរយៈអេប Wing Bank។ ការណ៍នេះអាចឱ្យពួកគាត់គ្រប់គ្រងគណនីរបស់ពួកគាត់ប្រកបដោយប្រសិទ្ធភាព ផ្ទេរប្រាក់ពីគណនីមួយទៅគណនីមួយទៀតដោយមិនគិតថ្លៃ និងបានភ្លាមៗ ហើយងាយស្រួលក្នុងការធ្វើប្រតិបត្តិការដាក់ប្រាក់ និងដកប្រាក់បានគ្រប់ពេលវេលា តាមរយៈអេប Wing Bank។



កាត PTT FLEET

កាត PTT FLEET ជួយអតិថិជនជាសាជីវកម្មក្នុងការគ្រប់គ្រងការចំណាយលើប្រេងឥន្ធនៈដោយប្រសិទ្ធភាព។ តាមរយៈមុខងារពិសេសដូចជា៖ ការមុខងារគ្រប់គ្រងទំហំឥណទាន ការត្រួតពិនិត្យការចំណាយប្រេងឥន្ធនៈជាក់ស្តែងភ្លាមៗ និងការត្រួតពិនិត្យគ្រប់ជ្រុងជ្រោយលើការបញ្ចេញ ម្ចាស់អាជីវកម្មអាចគ្រប់គ្រងការចំណាយប្រេងឥន្ធនៈបានកាន់តែងាយស្រួល។ ការណ៍នេះអនុញ្ញាតឱ្យពួកគាត់បង្កើនប្រសិទ្ធភាពថវិការបស់ពួកគាត់ និងកាត់បន្ថយការកើតមានប្រតិបត្តិការក្លែងបន្លំ។ អ្នកប្រើកាតអាចចាក់ប្រេងឥន្ធនៈបានយ៉ាងងាយស្រួលនៅស្ថានីយ ភ្នំ ធីត ណាមួយក្នុងចំណោម ៣២ ស្ថានីយដែលបានកំណត់នៅទូទាំងប្រទេស។

សេវាទូទាត់ពន្ធគយ

អតិថិជនអាចទូទាត់ពន្ធគយ និងថ្លៃនាំចេញនាំចូលផ្សេងៗទៀតបានយ៉ាងងាយស្រួលជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) ដោយមិនគិតថ្លៃសេវាបន្ថែមឡើយតាមរយៈធនាគារ វីង អេប Wing Bank និងសេវា iBanking ។ អ្នកប្រើប្រាស់ធនាគារ វីង អាចធ្វើការទូទាត់តាមអ៊ីនធឺណិត យ៉ាងងាយស្រួលនៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដោយចូលទៅកាន់មុខងារទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក។ អតិថិជនអាចចាប់ផ្តើមដំណើរការទូទាត់ ពិនិត្យមើលព័ត៌មានលម្អិត និងជ្រើសរើសធនាគារ វីង សម្រាប់ជាមធ្យោបាយទូទាត់ដែលពួកគាត់ពេញចិត្ត។ ការណ៍នេះជួយអតិថិជនសន្សំពេលវេលាដ៏មានតម្លៃ ហើយពួកគាត់ពុំចាំបាច់តម្រូវឱ្យធ្វើដំណើរទៅអគ្គនាយកដ្ឋានគយដោយផ្ទាល់ឡើយ។

ការប្តេជ្ញាចិត្តឥតឯករេបស់ធនាគារ វីង ចំពោះសហគមន៍ គ្របដណ្តប់លើសពីសេវាធនាគារ និងហិរញ្ញវត្ថុបែបប្រពៃណី។ កិច្ចខិតខំប្រឹងប្រែងរបស់យើងគឺស្ថិតនៅលើការរៀបចំប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុឌីជីថលដ៏រឹងមាំនៅប្រទេសកម្ពុជា។ ដោយធ្វើការផ្តោតសំខាន់លើការពេញចិត្តរបស់អតិថិជន យើងបំពេញការងារយ៉ាងសកម្មដើម្បីស្វែងយល់ និងដោះស្រាយបញ្ហាប្រឈមនានារបស់អតិថិជន។ គោលដៅរបស់យើងគឺដើម្បីអភិវឌ្ឍប្រកបដោយបុរេសកម្មនូវផលិតផល និងសេវាកម្មដែលមានភាពច្នៃប្រឌិត អាចបំពេញតម្រូវការទុស្ស័យរបស់អតិថិជន។

ទិន្នន័យប្រតិបត្តិការសង្ខេប

គណនីរឹងដែលបានចុះឈ្មោះជាង

8.9MN+

អាជីវករដែលប្រើ WingPay

137,000+

ដៃគូវិក្កយបត្រជាជំនួញ ខ្នាតតូច និងមធ្យម

3,609

ដៃគូវិក្កយបត្រជាសហគ្រាសអាជីវកម្ម

695



ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស



ធនាគារ វីង ប្តេជ្ញាក្នុងការកសាងវប្បធម៌នៃភាពជោគជ័យតាមរយៈបុគ្គលិកដែលប្រកបដោយសមត្ថភាពរបស់យើង។

នៅធនាគារ វីង យើងផ្តល់តម្លៃខ្ពស់ចំពោះបុគ្គលិកប្រៀបបានទៅនឹងទ្រព្យសម្បត្តិដ៏វិសេសវិសាលបំផុតរបស់យើង ហើយយើងនៅតែបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការផ្តល់នូវការគាំទ្រឥតឆាកដល់បុគ្គលិករបស់យើងតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។ ការប្តេជ្ញាចិត្តគាំទ្របុគ្គលិករបស់យើងគឺជាធន្នះដ៏មាំមួនមួយ។

គោលការណ៍មួយក្នុងចំណោមគោលការណ៍គ្រឹះនៃបេសកកម្មរបស់ធនាគារ វីង គឺជាការទទួលស្គាល់ថា បុគ្គលិកជាសសរស្តម្ភដ៏សំខាន់ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនប្រជាជនកម្ពុជាគ្រប់រូបនូវលទ្ធភាពទទួលបានដំណោះស្រាយហិរញ្ញវត្ថុដ៏ធនដើម្បីលើកកម្ពស់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

នៅឆ្នាំ 2023 យើងបានខិតខំប្រឹងប្រែងជាពិសេសដើម្បីពង្រីកសាខារបស់យើង និងធ្វើឱ្យសេវាកម្ម ធនាគាររបស់យើងកាន់តែប្រសើរ ដែលជាហេតុនាំឱ្យមានតម្រូវការបុគ្គលិកកាន់តែច្រើនឡើង។ ធនាគារ វីងបានផ្តល់ការងារឱ្យបុគ្គលិកចំនួន ២.២៩៩នាក់ ក្នុងផ្នែកប្រតិបត្តិការដើម្បីជួយដល់សហគមន៍ដែលកំពុងជួបប្រទះបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ។

ការប្រកាន់ខ្ជាប់ថាការរៀនសូត្រគឺពេញមួយជីវិត បានក្លាយជាកត្តាជំរុញដ៏សំខាន់មួយឆ្ពោះទៅរកភាពជោគជ័យ។ នៅធនាគារ វីង យើងរក្សាការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការវិនិយោគលើការអភិវឌ្ឍបុគ្គលិករបស់យើង។ យើងបានបង្កើតកម្មវិធី Wing Competency Model ដើម្បីបំពាក់បំប៉នបុគ្គលិកនូវចំណេះដឹង និងជំនាញសំខាន់ៗ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ យើងបានចំណាយពេលជាង៧.១៩១ម៉ោង ដើម្បីបង្កើនសមត្ថភាពទាំងបុគ្គលិកថ្មី និងបុគ្គលិកមានបទពិសោធន៍ហើយ។ ការបណ្តុះបណ្តាលត្រូវបានធ្វើឡើងទាំងនៅថ្នាក់រៀនដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីធានាបាននូវបរិយាកាសសិក្សាដែលងាយស្រួលសម្រាប់បុគ្គលិករបស់យើង មិនថាពួកគេនៅទីតាំងភូមិសាស្ត្រណាក៏ដោយ។

មួយវិញទៀត យើងបានផ្តល់ឱកាសឱ្យបុគ្គលិកប្រើប្រាស់កម្មវិធី Wing University ដែលដូចគ្នាទៅនឹង LinkedIn Learning ដើម្បីអភិវឌ្ឍជំនាញ និងពង្រីកមូលដ្ឋានចំណេះដឹងរបស់ពួកគេតាមប្រព័ន្ធអនឡាញ។ រហូតមកទល់ពេលនេះ បុគ្គលិករបស់ធនាគារ វីង បានបញ្ចប់វគ្គបណ្តុះបណ្តាលជាង ២៨.៦០០ម៉ោងរួចមកហើយ។

ក្រៅពីនេះ យើងផ្តល់ជូនដល់បុគ្គលិកទាំងអស់នូវកម្មវិធី “លិខិតឆ្លងដែន វិជ្ជាជីវៈ” (Employee Passport) របស់ធនាគារ វីង ដែលជាកម្មវិធី អភិវឌ្ឍន៍ទូលំទូលាយមួយសម្រាប់អ្នកចូលរួមម្នាក់ៗ។ កម្មវិធីនេះ រួមមាន៖ កម្មវិធីតម្រង់ទិសបុគ្គលិកថ្មី ដែលផ្តល់ចំណេះដឹងស៊ីជម្រៅពាក់ព័ន្ធ នឹងផលិតផល និងសេវាកម្ម វគ្គសិក្សាអំពីជំនាញទន់ និងកុំព្យូទ័រ ក៏ដូចជាជំនាញកម្រិតខ្ពស់ និងភាសាអង់គ្លេសសម្រាប់ធុរកិច្ចជាដើម។ រហូតមកដល់ពេលបច្ចុប្បន្នធនាគារបានផ្តល់វគ្គបណ្តុះបណ្តាលតម្រង់ ទិសបុគ្គលិកថ្មី ចំនួន ៥៤ វគ្គរួចមកហើយ។

លើសពីនេះ ធនាគារ វីង ក៏បានបង្កើតកម្មវិធីអភិវឌ្ឍន៍ខ្លួនជាន់ខ្ពស់ ដែលជាកម្មវិធីបណ្តុះបណ្តាលបុគ្គលិកសម្រាប់ការបោះជំហានទៅរក កម្រិតអ្នកគ្រប់គ្រង និងក្លាយខ្លួនជាអ្នកដឹកនាំនាពេលអនាគតរបស់ ធនាគារ វីង។ កម្មវិធីនេះ បង្រៀនអំពីទ្រឹស្តីផ្នែកចិត្តវិទ្យា ការអភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំ និងការកសាងទំនាក់ទំនង ដោយណែនាំសិក្ខាកាម ឱ្យអនុវត្តទស្សនទានទាំងនោះនៅក្នុងស្ថានភាពជាក់ស្តែង ដើម្បីបង្កើន លទ្ធផលឱ្យដល់កម្រិតអតិបរមាសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមានឱ្យបាន លឿន និងយូរអង្វែង។

នៅធនាគារ វីង យើងជឿជាក់យ៉ាងមុតមាំថា ការរួមចំណែករបស់ និយោជិតគឺជាសសរសម្បជីវៈនៃភាពជោគជ័យរបស់ធនាគារ ដូច្នេះ យើងធ្វើការងារដោយមិនខ្ចាចខ្ចាយហត់ពេញមួយឆ្នាំ ដើម្បីធានាថា បុគ្គលិករបស់យើងទាំងអស់ ទទួលបានការផ្តល់តម្លៃ ការគាំទ្រ និងការ ផ្តល់សិទ្ធិអំណាច។ មធ្យោបាយមួយក្នុងចំណោមមធ្យោបាយនានាក្នុង ការសម្រេចបាននូវគោលដៅមួយនេះ គឺតាមរយៈការប្រាស្រ័យទាក់ទង ជាទៀងទាត់ជាមួយសមាជិកក្រុមការងារទាំងអស់របស់យើង។ យើង បានអនុវត្តកម្មវិធី Winger Meetings ដែលអនុញ្ញាតឱ្យបុគ្គលិក ជួបជាមួយគ្នាគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ វីង ដើម្បីចែករំលែក ទស្សនៈរបស់ពួកគេ និងបង្ហាញពីកិត្តិយសនានាដែលពាក់ព័ន្ធ។ យើងក៏ រៀបចំកិច្ចប្រជុំផ្ទៃក្នុងជាទៀងទាត់ ធ្វើការស្ទង់មតិ និងខិតខំសម្រិត សម្រាំង យកមតិកែលម្អរបស់បុគ្គលិក ដើម្បីធានាថាមតិយោបល់របស់ពួកគេត្រូវ បានយកមកពិចារណា និងផ្តល់តម្លៃផងដែរ។

ជាលទ្ធផល យើងមានកិត្តិយសជាថ្មីម្តងទៀតក្នុងការទទួលបាន ពានរង្វាន់ ជានិយោជកឆ្នើមជាលើកទីបី ក្នុងអំឡុងពេលបីឆ្នាំបន្តបន្ទាប់គ្នា ដែល នេះជាបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើងចំពោះបុគ្គលិករបស់ យើង។ ពានរង្វាន់ដ៏មានកិត្តានុភាពនេះត្រូវបានប្រកាសនៅក្នុងកម្មវិធី ពានរង្វាន់និយោជកឆ្នើមលើកទី ១៤ ក្នុងឆ្នាំ ២០២៣ ដែលធ្វើឡើង នៅក្នុងប្រទេសសិង្ហបុរី។

ម្យ៉ាងទៀត យើងបានជំរុញទឹកចិត្តឱ្យបុគ្គលិករបស់យើងចូលរួម យ៉ាងសកម្ម នៅក្នុងគំនិតផ្តួចផ្តើម និងកម្មវិធីសហគមន៍ជាច្រើន ដើម្បីពង្រឹងស្មារតី ជាក្រុម និងបង្កើតភាពជិតស្និទ្ធ។ យើងបានដាក់ចេញនូវយន្តការ នានាជាប្រចាំដើម្បីធានាឱ្យបានថាពួកគេអាចបំពេញការងារជូនដល់ សហគមន៍ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

នៅក្នុងកម្មវិធី AmCham Cambodia CSR Excellence Award Dinner 2023 ធនាគារ វីង មានកិត្តិយសជាខ្លាំងចំពោះកិច្ចខិតខំ ប្រឹងប្រែងដ៏គួរឱ្យកត់សម្គាល់របស់ខ្លួន ក្នុងការបង្កើនចំណេះដឹងផ្នែក ហិរញ្ញវត្ថុដល់ស្ត្រី និងការអភិវឌ្ឍសេវាកម្មសម្រាប់ការបោសសម្អាតមិន។ យើងបានទទួលពានរង្វាន់ផ្នែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឥទ្ធិពល សង្គម។

ទន្ទឹមនឹងការអបអរសាទរដល់សមិទ្ធផល និងជោគជ័យរបស់យើង ធនាគារ វីង តែងតែបង្ហាញការការដឹងគុណ និងការកោតសរសើរចំពោះ បុគ្គលិករបស់យើង តាមរយៈកម្មវិធីជួបជុំនានា ដែលមានដូចជា៖ កិច្ចប្រជុំផ្ទៃក្នុងប្រចាំត្រីមាស និងពិធីជប់លៀងអាហារសាមគ្គីដែល ត្រូវ បានប្រារព្ធឡើងជាទៀងទាត់រៀងរាល់ឆ្នាំ។ យើងសូមសម្តែងការ ដឹងគុណ ចំពោះបុគ្គលិករបស់យើងដែលធ្វើឱ្យយើងសម្រេចបាននូវភាពជឿជាក់ ជោគជ័យ ត្រចះត្រចង់នេះ។



ក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគាររឹង (ខេមបូឌា) ម.ក. ចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។

អ្នកឧកញ៉ា បានដឹកនាំ និងគ្រប់គ្រងក្រុមហ៊ុនពហុផលិតផលធំបំផុតនៅប្រទេសកម្ពុជាដែលពាក់ព័ន្ធនឹងវិស័យទូរគមនាគមន៍ ធនាគារ ធានារ៉ាប់រង ហិរញ្ញវត្ថុ ប្រព័ន្ធផ្សព្វផ្សាយ អចលនទ្រព្យ ទេសចរណ៍ ថ្នាំកំបោរ អាជីវកម្មរុករករ៉ែ ប្រេងនិងឧស្ម័ន ព្រមទាំងកសិកម្មផងដែរ។

នៅក្នុងឆ្នាំ ២០១១ អ្នកឧកញ៉ា បានទិញក្រុមហ៊ុនរឹង (ខេមបូឌា) លីមីតធីត ដើម្បីផ្លាស់ប្តូររៀបរៀងប្រជាជនកម្ពុជាធ្វើការផ្ទេរ និងទទួលប្រាក់តាមរយៈការប្រើប្រាស់ទូរស័ព្ទចល័តបានយ៉ាងងាយស្រួល ឆាប់រហ័ស និងមានសុវត្ថិភាពដែលការណ៍នេះបានជួយលើកកម្ពស់គុណភាពជីវិតរស់នៅរបស់ពួកគេ។

ជាមួយនឹងបទពិសោធន៍ជាងបីទសវត្សរ៍កន្លងមកនេះ អ្នកឧកញ៉ា បានដឹកនាំក្រុមហ៊ុនរឹងឲ្យក្លាយទៅជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា សម្រាប់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ដែលអនុញ្ញាតឲ្យពួកគេអាចចូលរួមចំណែកក្នុងសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសជាតិបាន។

នៅក្នុងឆ្នាំ ២០១៤ កិច្ចខិតខំប្រឹងប្រែងដ៏ប៉ិនប្រសព្វរបស់អ្នកឧកញ៉ា បាននាំឲ្យធនាគារជាតិនៃកម្ពុជាទទួលស្គាល់ក្រុមហ៊ុនរឹងជាធនាគារឯកទេសមួយដែលបានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនេះដើម្បីលុបបំបាត់គម្លាតបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ធនាគារឯកទេសរឹង (ខេមបូឌា) លីមីតធីត ទទួលបានអាជ្ញាបណ្ណធនាគារពាណិជ្ជកម្មពីធនាគារជាតិនៃកម្ពុជាឲ្យធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជកម្ម ក្រោមឈ្មោះ «ធនាគារ រឹង (ខេមបូឌា) ម.ក»។

អ្នកឧកញ៉ា មានបំណងចង់ចូលរួមចំណែកយ៉ាងខ្លាំងដល់ការអភិវឌ្ឍ និងការលូតលាស់នៃសេដ្ឋកិច្ចជាតិកម្ពុជា ដោយធ្វើការបង្កើតគម្រោងអាជីវកម្មដែលសមស្របដើម្បីបំពេញតម្រូវការមូលដ្ឋានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ចាប់តាំងពីឆ្នាំ ២០០៦ មក អ្នកឧកញ៉ាបានក្លាយជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលការណ៍នេះបានធ្វើឲ្យរូបលោកដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគិនបរទេសមកកាន់កម្ពុជា និងក្នុងការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចតំបន់។

លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងវិទ្យាសាស្ត្រនយោបាយពីសាកលវិទ្យាល័យជាតិអូស្ត្រាលី



លោក RAMI BASHIR ASA'D SHARAF
អភិបាល

លោកបានកាន់តំណែងជាអភិបាលនៃធនាគារ រីងនៅឆ្នាំ ២០២១។

លោកមានបទពិសោធន៍ការងារផ្នែកយុទ្ធសាស្ត្រ និងធុរកិច្ចជាច្រើននៅក្នុងក្រុមហ៊ុនពហុធនាគារលើកកម្ពស់ នានានៅក្នុងទីផ្សារដែលមាន ការប្រកួតប្រជែងខ្លាំងអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

នេះរួមបញ្ចូលទាំងការបំពេញការងារក្នុងតំណែងជាថ្នាក់ដឹកនាំនៅក្រុមហ៊ុន NovoNordisk ក្នុងប្រទេសប៉ាគីស្ថាន និងអាហ្សហ្សានីស្ថាននៅក្នុងឆ្នាំ ១៩៩៤ មុនពេលចាប់ផ្តើមការងាររបស់ លោកនៅក្នុងប្រទេសកម្ពុជាជាអគ្គនាយកប្រតិបត្តិ (CEO) នៅក្រុមហ៊ុន អ អិម អេ (ខេមបូឌា) នៅឆ្នាំ២០០៩ ហើយបន្តធ្វើការងារជាអគ្គនាយកប្រតិបត្តិ (CEO) នៅក្រុមហ៊ុនវើលដ៍ប្រីដគ្រុប នៅក្នុងឆ្នាំ ២០១៥។

លោកបានចូលមកបម្រើការនៅក្នុងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបនៅក្នុងឆ្នាំ ២០១៦ ក្នុងឋានៈជា អនុប្រធានជាន់ខ្ពស់។ លោកក៏ធ្លាប់ជាម្ចាស់ទុកស្ថានភាពជាម្ចាស់មានបទពិសោធន៍មួយរូបដែលបាន ដើរតួនាទីយ៉ាងសំខាន់នៅក្នុងសមាគមធុរកិច្ចនានា។

លោកបានចូលរួមសិក្សាវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងប្រតិបត្តិជាច្រើននៅក្នុងពេញមួយ អាជីពរបស់លោក។ លោកទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈដែលមានជំនាញ ផ្នែកធុរកិច្ចពីសាកលវិទ្យាល័យ Annajah National University នៅក្នុងប៉ាឡេស្ទីនក្នុង ឆ្នាំ១៩៩១។



លោក CHRIS TIFFIN
អភិបាល

លោកបានក្លាយជាអភិបាលរបស់ធនាគារ រីង ចាប់តាំងពីថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ២០២៣។

លោក Chris Tiffin គឺជានាយកគ្រប់គ្រងប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុន ពហុធនាគារលើកកម្ពស់ធំជាងគេនៅប្រទេសកម្ពុជាចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៩ រហូតដល់បច្ចុប្បន្ន។

លោក Chris គឺជាអតីតអគ្គនាយកស្ថាបនិកនៃក្រុមហ៊ុន Boost (Mobile Money) ព្រមទាំង ជាប្រធានប្រចាំតំបន់នៃសេវាហិរញ្ញវត្ថុដីជម្រក (DFS) របស់ក្រុមហ៊ុន Axiata Digital Services ក្នុងប្រទេសម៉ាឡេស៊ី ដែលគាត់បានកាន់មុខតំណែងនោះចាប់ពីខែកញ្ញា ឆ្នាំ ២០១៦ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។

មុនពេលចូលកាន់មុខតំណែងនេះ គាត់ធ្លាប់កាន់តួនាទីជានាយកគ្រប់គ្រងហិរញ្ញវត្ថុនៃក្រុមហ៊ុន Celcom Axiata Berhad ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេទីពីរនៅក្នុងប្រទេស ម៉ាឡេស៊ី ហើយមានអតិថិជន ប្រមាណ១២លាននាក់ បន្ទាប់ពីបានចូលធ្វើការនៅក្រុមហ៊ុនAxiata Group Berhad ក្នុងខែសីហា ឆ្នាំ ២០១២ ដើម្បីរៀបចំ e.co ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន បង្គោលអង្គតែនហេដ្ឋារចនាសម្ព័ន្ធអកម្មរបស់គ្រុប។

គាត់ក៏ធ្លាប់ធ្វើជានាយកគ្រប់គ្រងហិរញ្ញវត្ថុនៃក្រុមហ៊ុន Safaricom Limited នៅក្នុងប្រទេស កេនយ៉ាផងដែរ (ជាសមាជិកក្រុមហ៊ុន Vodafone Group និងជាក្រុមហ៊ុនចុះបញ្ជីធំជាងគេ នៅអាហ្វ្រិកខាងកើត) ព្រមទាំងធ្លាប់កាន់មុខតំណែងជានាយកគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Celtel Nigeria អស់រយៈពេល៤ឆ្នាំបន្តបន្ទាប់គ្នាផងដែរ ដោយបានចាប់ផ្តើមអាជីពផ្នែក ទូរគមនាគមន៍ចល័តរបស់ក្រុមហ៊ុន Vodacom South Africa ក្នុងឆ្នាំ ១៩៩៨ ។

លោក Chris បានកាន់មុខតំណែងជាអ្នកដឹកនាំជាន់ខ្ពស់នៅក្នុងស្ថាប័នច្រើន ទាំងនៅក្នុង និងក្រៅវិស័យទូរគមនាគមន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គាត់គឺជាគណនេយ្យករ ជំនាញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ពោលគឺជា សមាជិកវិទ្យាស្ថានអាហ្វ្រិកខាងត្បូងនៃ គណនេយ្យករជំនាញ ក៏ដូចជាសមាជិកវិទ្យាស្ថានគណនេយ្យករជំនាញក្នុងប្រទេសអង់គ្លេស និង ប្រទេសវេលស៍ ផងដែរ។



លោក តាំង ហាវឌី
អភិបាលឯករាជ

លោកបានក្លាយជាអភិបាលឯករាជរបស់ធនាគារ វីង ចាប់តាំងពីឆ្នាំ២០២០។

លោកបានផ្តល់ជំនាញឯកទេសរបស់លោកទៅដល់ធនាគារ វីង ដោយផ្អែកលើការប្រើប្រាស់បទពិសោធន៍ដ៏ក្រាស់ក្រែលរបស់ លោកនៅក្នុងការសរសេររបាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងសារជីវកម្ម ការគ្រប់គ្រងហានិភ័យ យុទ្ធសាស្ត្រ និងវិស័យពាក់ព័ន្ធដទៃទៀត។ លោកមានបទពិសោធន៍ការងារយ៉ាងច្បាស់លាស់ និងគួរឱ្យកោតស្ងប់ស្ងែង នៅក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ។ លោកបានចំណាយពេលជាង១៥ ឆ្នាំ នៅក្នុងជំនាញសេវាកម្ម និងវិស័យ មីក្រូហិរញ្ញវត្ថុ។ លោកបានក្លាយជាផ្នែកមួយនៃធនាគារវីង ចាប់តាំងពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រៅពីជាសមាជិកនៃក្រុមប្រឹក្សាភិបាលរបស់ធនាគារវីង លោកក៏ជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Techzone Plus Co., Ltd ផងដែរ។

លោកបានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាប័ត្រផ្នែករដ្ឋបាលពាណិជ្ជកម្ម ដែលមានជំនាញផ្នែកគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅក្នុងឆ្នាំ២០០៦ និងបញ្ចប់ការសិក្សាសញ្ញាបត្រជំនាញអ្នកបច្ចេកទេសផ្នែកគណនេយ្យ (CAT) នៅឆ្នាំ២០០៨ ព្រមទាំងបញ្ចប់កម្មវិធីសិក្សា ACCA នៅឆ្នាំ២០១៧ ពីសមាគម (ACCA)។



លោក វង្ស សុខាល
អភិបាលឯករាជ

លោកបានចូលកាន់តំណែងជាអភិបាលឯករាជនៃធនាគារ វីងនៅឆ្នាំ ២០២១។


នៅក្នុងការបំពេញតួនាទីនេះ លោកបាននាំយកមកនូវជំនាញ និងបទពិសោធន៍របស់គាត់នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជាដែលលោកទទួលបានក្នុងរយៈពេលជាង២៣ឆ្នាំ។ លោកត្រូវបានគេទទួលស្គាល់ថាជាអ្នកដឹកនាំដ៏មានឥទ្ធិពលក្នុងវិស័យរបស់គាត់ដោយលោកបានបង្កើតគុណតម្លៃជាច្រើនសម្រាប់ស្ថាប័នហិរញ្ញវត្ថុនានា ក្នុងនាមជាសមាជិកមួយរូបនៃថ្នាក់ដឹកនាំប្រតិបត្តិ។ សមិទ្ធផលកន្លងមករបស់លោករួមមានទំនួលខុសត្រូវ ក្នុងនាមជាអ្នកដឹកនាំក្នុងការរៀបចំ និងអនុវត្តផែនការយុទ្ធសាស្ត្ររបស់ស្ថាប័នទាំងមូល និងការធានាដល់ការជ្រើសរើសក្រុមការងារបានត្រឹមត្រូវសម្រាប់គ្រប់គ្រងដំណើរការប្រចាំថ្ងៃរបស់ធនាគារ។


លោក បានកាន់តំណែងជាអ្នកដឹកនាំនៅក្នុងក្រុមហ៊ុននានាមានដូចជា៖ ក្រុមហ៊ុនវីត្រាស់ អ៊ីព្រហ្សល ខូ អិលធីឌី ក្រុមហ៊ុន អេស អេច ជី ហ្វាយនែន ភីអិលស៊ី ក្រុមហ៊ុន Zillennium Co., Ltd និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិលឌី ឡាយហ្វ។

លោកទទួលបានអាហារូបករណ៍ពេញពិរដ្ឋាភិបាលចារ៉ាំង ដើម្បីបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្មនៅក្នុងខែមេសាឆ្នាំ ១៩៩៩ នៅវិទ្យាស្ថាន Asian Institute of Technology នៅក្នុងប្រទេសថៃ។

រចនាសម្ព័ន្ធក្រុមហ៊ុន

ធនាគារ វីង (ខេមបូឌា) ម.ក





គណៈគ្រប់គ្រង





លោក HAN PENG KWANG

អគ្គនាយក

លោក Han Peng Kwang គឺជាអគ្គនាយកធនាគារ រឹង (ខេមបូឌា) ម.ក។

គាត់ជាធនាគារិកដែលមានបទពិសោធន៍ជាង៣០ ឆ្នាំនៅក្នុងវិស័យធនាគារ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច (កីតិយស) ពីសាកលវិទ្យាល័យ Universiti Utara Malaysia។ គាត់ក៏ជាធនាគារិក Chartered និងជាអ្នកជំនាញផ្នែកឥណទានដោយបានទទួលសញ្ញាបត្រពីវិទ្យាស្ថាន Asian Institute of Chartered Bankers (AICB)។ គាត់បានទទួលសញ្ញាបត្រផ្នែក Certified ScrumMaster (CSN) និងសញ្ញាបត្រ Certified Scrum Product Owner (CSPO) ផងដែរ។ បច្ចុប្បន្នលោកមានតួនាទីជាសមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជា ហើយក៏ជាហិរញ្ញិករបស់សមាគមផងដែរ។

លោក Han បានចាប់ផ្តើមអាជីពផ្នែកធនាគារនៅឆ្នាំ ១៩៩៥ នៅធនាគារ Public Bank Berhad ដែលជាធនាគារពាណិជ្ជកម្មក្នុងចំណោមធនាគារពាណិជ្ជកម្មក្នុងប្រទេសម៉ាឡេស៊ី។ គាត់បានកាន់មុខតំណែងជាច្រើនក្នុងផ្នែកសេវាកម្មធនាគារ ដូចជា៖ ប្រតិបត្តិការជួរមុខ ផ្នែកលក់ និងទីផ្សារ ដំណើរការឥណទាន មូលបត្រ និងឯកសារកម្ចី ការត្រួតពិនិត្យឥណទាន ការគ្រប់គ្រងឥណទាន ហិរញ្ញប្បទានពាណិជ្ជកម្ម និងផ្នែកផ្សេងៗទៀត។ តួនាទីចុងក្រោយរបស់គាត់នៅក្នុងវិស័យធនាគារ គឺជាប្រធានសាខាមួយនៃសាខាធនាគារកម្ពុជាសាធារណៈនៅរាជធានីភ្នំពេញ។

លោក Han បានបម្រើការងារនៅធនាគារពាណិជ្ជ ហ្វីង ឌីប៊ីអេស (ដែលឥឡូវត្រូវបានគេស្គាល់ថា ជាធនាគារ ហ្វីលីព ភីអិលស៊ី) ក្នុងឆ្នាំ ២០០៩។ លោកបានបម្រើការងារជានាយកគ្រប់គ្រងទូទៅ និងទទួលខុសត្រូវក្នុងការត្រួតពិនិត្យប្រតិបត្តិការទាំងមូលរបស់ធនាគារនេះ។ គាត់នៅតែជានាយកគ្រប់គ្រងទូទៅរបស់ធនាគារ ហ្វីលីព ភីអិលស៊ីដែលបន្ទាប់ពីមានការផ្លាស់ប្តូរម្ចាស់ភាគហ៊ុននៅក្នុងឆ្នាំ ២០១៤។ ហើយក្រោយមក គាត់បានចូលរួមជាមួយធនាគារ រឹង (ខេមបូឌា) ម.ក ជាអគ្គនាយក នៅខែមិថុនា ឆ្នាំ ២០២១។

លោក Han មានការជឿជាក់ខ្លាំងលើកម្លាំងផ្លាស់ប្តូរបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថល។ គាត់ជឿថា បច្ចេកវិទ្យាទាំងនេះមានសមត្ថភាពរបស់វាក្នុងការបំពេញតម្រូវការអតិថិជនក្នុងតម្លៃទាបជាង លឿនជាង និងមានប្រសិទ្ធផលជាង។ យុទ្ធសាស្ត្រគន្លឹះសម្រាប់ភាពជោគជ័យរបស់គាត់ គឺការស្វែងរកបទពិសោធន៍ដ៏អស្ចារ្យរបស់អតិថិជនដោយឥតឈប់ឈរដែលជាបេសកកម្មស្នូលរបស់ធនាគារ រឹង។

ចាប់តាំងពីទទួលបានអាជ្ញាបណ្ណជាធនាគារពាណិជ្ជនៅខែធ្នូ ឆ្នាំ២០២០ មក ធនាគារ រឹង បានវិវឌ្ឍខ្លួនក្លាយទៅជាធនាគារឌីជីថលដ៏ជោគជ័យបំផុត និងរីកចម្រើនដ៏ឆាប់រហ័សមួយនៅកម្ពុជា។ ធនាគារនេះក៏បានបើកសាខាចំនួន ២១ នៅទូទាំងប្រទេស ក្នុងរយៈពេលមិនដល់ ៣ ឆ្នាំផងដែរ។ លោក Han ប្តេជ្ញាចិត្តធ្វើឲ្យធនាគារ រឹង ក្លាយជាធនាគារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។



លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន
អគ្គនាយិកាប្រតិបត្តិការ

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាអគ្គនាយិកាប្រតិបត្តិការនៃធនាគារ រឹង។

ក្នុងនាមជាអគ្គនាយិកាប្រតិបត្តិការ គាត់បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយកដើម្បីអនុវត្តការធ្វើផែនការ ការចាត់ចែង និងការគ្រប់គ្រងរាល់សកម្មភាពរបស់ធនាគារ រឹង។ គាត់ទទួលបន្ទុកក្នុងការធានាឲ្យបានថាប្រតិបត្តិការនានាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធផល និងដើម្បីជាប្រយោជន៍ល្អបំផុតសម្រាប់សាធារណជន និងភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀតរួមមាន៖ អតិថិជន បុគ្គលិក ម្ចាស់ភាគហ៊ុន និងក្រុមប្រឹក្សាភិបាលជាដើម។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានចាប់ផ្តើមការងារជាមួយធនាគារ រឹង នៅឆ្នាំ២០១៦។ ចាប់តាំងពីពេលនោះមក គាត់បានជួយជំរុញធនាគារ រឹង ទៅរកចំណុចកំពូលថ្មីមួយដោយជួយឲ្យក្រុមហ៊ុននេះទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយនៅក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។ ជាឧទាហរណ៍ នៅក្នុងអំឡុងពេលបីឆ្នាំដំបូង ធនាគារ រឹង ត្រូវបានផ្តល់កិត្តិយសជាបន្តបន្ទាប់ជា “សហគ្រិនសង្គមប្រកបដោយនិរន្តរភាព (Sustainable Social Enterprise)” នៅក្នុងកម្មវិធីប្រគល់រង្វាន់ប្រចាំឆ្នាំលើជំនួញក្នុងតំបន់អាស៊ាន (Asean Business Awards)។

លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក៏ជាអ្នកតស៊ូសិទ្ធិយ៉ាងខ្លាំងក្លាដើម្បីឲ្យមានភាពចម្រុះយេនឌ័រនៅកន្លែងធ្វើការហើយបានធ្វើការងារជាច្រើនដើម្បីកសាងវប្បធម៌ សាជីវកម្មប្រកបដោយសមភាព និងការគោរពទៅវិញទៅមក។



លោក ហេង ប៊ុនថៃ
អគ្គនាយករង

លោក ហេង ប៊ុនថៃ ជាអគ្គនាយករងនៃធនាគារ រឹង (ខេមបូឌា) ម.ក។ គាត់មានបទពិសោធន៍ជាង១០ឆ្នាំក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងវិស័យនានាជាច្រើនដូចជា៖ ធនាគារ ទូរទាត់ចល័ត វិនិយោគ និងនាំចូល/នាំចេញជាដើម។

គាត់បានរួមចំណែកយ៉ាងសំខាន់ក្នុងការត្រួតត្រាយក្សកម្មវិធីទូទាត់តាមទូរស័ព្ទដែលមានលក្ខណៈពិសេស និងទំនើបដើម្បីគាំទ្រដល់យុទ្ធសាស្ត្រនិងកម្មវត្ថុអាជីវកម្មដ៏រីកចម្រើនរបស់ រឹង។ បច្ចុប្បន្ននេះ គាត់ទទួលខុសត្រូវក្នុងការធានានូវកំណើនអាជីវកម្មទាំងមូល គ្រប់គ្រងប្រាក់ចំណេញ និងត្រួតពិនិត្យការអភិវឌ្ឍផលិតផលថ្មីៗ។ គាត់ធ្វើការយ៉ាងជិតស្និទ្ធជាមួយអគ្គនាយក និងថ្នាក់ដឹកនាំផ្នែកពាណិជ្ជកម្ម ដើម្បីសម្រេចឲ្យបាននូវគោលដៅប្រាក់ចំណូល ក៏ដូចជាគ្រប់គ្រងមុខងារជំនួយអាជីវកម្ម ដើម្បីផ្តល់នូវសេវាកម្មធនាគារដែលប្រកបដោយគុណភាពខ្ពស់ និងប្លែកពីគេដល់អតិថិជន។

បច្ចុប្បន្ននេះគាត់ជាគណនេយ្យករជំនាញ សមាជិក FCCA របស់ចក្រភពអង់គ្លេស ។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើមុខជំនាញគ្រប់គ្រងអាជីវកម្មនៅសាកលវិទ្យាល័យមេគង្គកម្ពុជា និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រលើមុខជំនាញគណនេយ្យពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។



លោក ឈុន វង្សនកក្តិ
អគ្គនាយករងរបស់ធនាគារ វីង

លោក ឈុន វង្សនកក្តិ ជាអគ្គនាយករងរបស់ធនាគារ វីង។ លោក បានចូលបម្រើការងារជាមួយវីង ក្នុងឆ្នាំ២០១២ ក្នុងតួនាទីជាប្រធាន គ្រប់គ្រងជាន់ខ្ពស់អាជីវកម្មផ្នែកលក់ ហើយត្រូវបានដំឡើងតំណែងនៅ ឆ្នាំ ២០១៥ ទៅនាយកផ្នែកអាជីវកម្មសហគ្រាស ហើយក្រោយមកបាន តែងតាំងជាជានាយកគ្រប់គ្រងអាជីវកម្មសហគ្រាសនៅខែសីហា ឆ្នាំ ២០១៩។

បច្ចុប្បន្ននេះ លោកទទួលខុសត្រូវចំពោះអាជីវកម្មសហគ្រាស ដោយទទួល បន្ទុកផ្នែកទំនាក់ទំនងជាមួយក្រុមហ៊ុនអាជីវកម្មនានា សហគ្រាសធុន តូចនិងមធ្យម រួមទាំងបានធ្វើការជាមួយតំណាងរាជរដ្ឋាភិបាលកម្ពុជា។ ភាពប៉ិនប្រសព្វរបស់លោកក្នុងផ្នែកទំនាក់ទំនងនេះ បានផ្តល់ជា ប្រយោជន៍ជាច្រើនដល់គ្រប់ភាគីទាំងអស់ ក៏ដូចជាលើកកម្ពស់កិត្តិយស របស់ធនាគារ វីងផងដែរ។បន្ថែមពីនេះទៀត គាត់ក៏បានជោគជ័យក្នុង ការដាក់អោយដំណើរការផលិតផលនិងសេវាកម្មថ្មីៗជាច្រើននៅចូល ទៅក្នុងទីផ្សារ រួមមានដូចជា៖ សេវាបើកប្រាក់ខែ សេវាផ្ទេរសាច់ប្រាក់ សេវាទូទាត់ប្រាក់ និងដំណោះស្រាយសម្រាប់អាជីវកម្មជាច្រើនទៀត ។

មុនពេលចូលរួមជាមួយ វីង លោកភក្តិធ្លាប់បានបំពេញការងារអស់រយៈ ពេលជាង ៤ ឆ្នាំជាមួយធនាគារ ANZ រ៉ូយ៉ាល់ ដែលតួនាទីចុងក្រោយ របស់លោកគឺជាប្រធានផ្នែកទំនាក់ទំនង Premier Banking ។

លោកបានបញ្ចប់បរិញ្ញាបត្រផ្នែករដ្ឋបាលពាណិជ្ជកម្មពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង នៅឆ្នាំ ២០០១។



លោក អ៊ុត សៀង
នាយកគ្រប់គ្រងអាជីវកម្ម

លោក អ៊ុត សៀង បច្ចុប្បន្នគឺជានាយកគ្រប់គ្រងអាជីវកម្មនៃ ធនាគារ វីង។

ក្នុងនាមជានាយកគ្រប់គ្រងអាជីវកម្មនៅធនាគារ វីង លោក សៀង ដឹកនាំក្រុមអភិវឌ្ឍន៍អាជីវកម្មរបស់ធនាគារ ដើម្បីជំរុញកំណើនប្រាក់ ចំណូល និងការទាក់ទាញអតិថិជន។ លើសពីនេះ គាត់ធ្វើការងារជាមួយ ក្រុមប្រតិបត្តិដើម្បីបង្កើត និងអនុវត្តយុទ្ធសាស្ត្ររបស់ធនាគារ។

ជាមួយបទពិសោធន៍ជិត២០ឆ្នាំនៅក្នុងវិស័យធនាគារ លោក សៀង មានបទពិសោធន៍ដ៏ទូលំទូលាយនៅក្នុងផ្នែកអភិវឌ្ឍន៍អាជីវកម្ម សេវា ធនាគារ និងការលក់។ លោកបានបម្រើការងារជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុធំៗ រួមមាន៖ ធនាគារ ANZ Royal ធនាគារហាត្លា ធនាគារ អេស ប៊ី អាយ លីហ្គរ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាត់ ហើយលោក បានជួយធនាគារទាំងនោះនៅក្នុងការអភិវឌ្ឍ និងអនុវត្តយុទ្ធសាស្ត្រ អាជីវកម្មប្រកបដោយភាពជោគជ័យ។

លោក សៀង ក៏បាននាំមកនូវជំនាញដ៏សម្បូរបែបសម្រាប់ការបំពេញ តួនាទីរបស់គាត់ រួមទាំងការធ្វើផែនការយុទ្ធសាស្ត្រ ការច្នៃប្រឌិត អាជីវកម្ម និងការគ្រប់គ្រងទំនាក់ទំនងអតិថិជន។ គាត់បានបញ្ចប់ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅឆ្នាំ២០០២ ពី មជ្ឈមណ្ឌលគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងប្រទេសវៀតណាម (FMC)។

លោក សៀង ត្រូវបានទទួលស្គាល់ចំពោះស្មារតីសហគ្រិន ក៏ដូចជា សមត្ថភាពក្នុងការជំរុញទឹកចិត្ត និងការលើកទឹកចិត្តក្រុមការងារ ព្រមទាំងការយល់ដឹងស្តីពីជម្រើសវិធានការរបស់អតិថិជននៅក្នុង វិស័យហិរញ្ញវត្ថុផងដែរ។



លោក ឡៅ សៀងហៃ
នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារ រឹង

លោក ឡៅ សៀងហៃ គឺជានាយកគ្រប់គ្រងធនធានមនុស្សដែលមានស្នាដៃជាច្រើនមួយរូបនៅធនាគារ រឹង ដោយបានឡើងកាន់តួនាទីដ៏សំខាន់នេះក្នុងខែមេសា ឆ្នាំ២០២២ បន្ទាប់ពីបានចូលបម្រើការងារជានាយកគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុនរឹងក្នុងឆ្នាំ២០១៥។ បន្ទាប់ពីបានចាប់ផ្តើមអាជីពនៅក្នុងក្រុមហ៊ុន រឹង យ៉ាងយ៉ាង ដែលជាក្រុមហ៊ុនមេរបស់ធនាគារ រឹង លោក សៀងហៃ បានខិតខំបំពេញការងាររយៈពេលជាងមួយទសវត្សរ៍ ដើម្បីរៀបចំផ្នែកធនធានមនុស្សនៅក្នុងស្ថាប័នទាំងមូល។

លោក សៀងហៃ ត្រូវបានគេទទួលស្គាល់ចំពោះចក្ខុវិស័យយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំក្នុងផ្នែកធនធានមនុស្ស ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងអនុវត្តយុទ្ធសាស្ត្រធនធានមនុស្សកម្រិតខ្ពស់ ដែលស្របគ្នាទៅនឹងគោលបំណងរយៈពេលវែងរបស់ធនាគារ រឹង។ ក្នុងនាមជានាយកគ្រប់គ្រងធនធានមនុស្សមួយរូប លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញគំនិតផ្តួចផ្តើមសំខាន់ៗដូចជា៖ ការរៀបចំឡើងវិញយ៉ាងលម្អិតលើក្របខ័ណ្ឌអត្ថប្រយោជន៍បុគ្គលិករបស់ធនាគារ។ មុខងារសំខាន់ៗរបស់លោករួមមាន៖ ការធ្វើការវិភាគលើការងារលម្អិត បង្កើតចរន្តសម្ព័ន្ធទូទាត់ប្រកបដោយភាពច្នៃប្រឌិត និងការបង្កើតប្រព័ន្ធដាក់ព័ន្ធការងារផ្ទៃក្នុងបានច្បាស់លាស់ ដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់ភាពយុត្តិធម៌ និងលាភការ ប្រកបដោយការប្រកួតប្រជែងនៅក្នុងស្ថាប័នទាំងមូល។

មិនត្រឹមតែផ្តោតលើការងារអំពីអត្ថប្រយោជន៍បុគ្គលិកប៉ុណ្ណោះទេ លោក សៀងហៃ ក៏បានយកចិត្តទុកដាក់លើគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រនានាដូចជា៖ ការលើកកម្ពស់ដំណើរការជ្រើសរើសបុគ្គលិកប្រកបដោយទេពកោសល្យ ការបង្កើតវិធីសាស្ត្ររៀបចំផែនការធនធានមនុស្សបែបទំនើប និងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំឱ្យបានរីកចម្រើនទៅមុខ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានរៀបចំឡើងមិន

ត្រឹមតែដើម្បីបង្កើនប្រសិទ្ធភាពផ្នែកធនធានមនុស្សនៅក្នុងធនាគារ រឹងប៉ុណ្ណោះទេ ប៉ុន្តែកិច្ចការទាំងនេះក៏ដើម្បីកំណត់ចំណុចគោលសម្រាប់ឧត្តមភាពផ្នែកធនធានមនុស្សនៅគ្រប់បុគ្គលមនុស្សទាំងអស់របស់ក្រុមហ៊ុន រឹងយ៉ាងគ្រប់ ផងដែរ ។ ភាពជាអ្នកដឹកនាំរបស់លោកក្នុងផ្នែកទាំងនេះបង្ហាញពីសមត្ថភាពក្នុងការគ្រប់គ្រង និងធ្វើឱ្យការអនុវត្តផ្នែកធនធានមនុស្សកាន់តែប្រសើរឡើងនៅក្នុងកម្រិតនៃក្រុមហ៊ុនពហុជាតិផល ដោយធានាថាគំនិតផ្តួចផ្តើមផ្នែកធនធានមនុស្សជាយុទ្ធសាស្ត្រជំរុញឱ្យមានការរីកលូតលាស់ និងប្រសិទ្ធភាពប្រតិបត្តិការរបស់ស្ថាប័ន។

លោក សៀងហៃ បទពិសោធន៍យ៉ាងទូលំទូលាយជាមួយក្រុមហ៊ុនធំៗ និងក្រុមហ៊ុនពហុជាតិផលជាច្រើនរបស់កម្ពុជា រួមមានដូចជា៖ ក្រុមហ៊ុន CamGSM Company Limited (Mobitel) ក្រុមហ៊ុនសេវាផ្សព្វផ្សាយកម្ពុជា Cambodia Broadcasting Service និងក្រុមហ៊ុន Damco Cambodia ដែលជាក្រុមហ៊ុនបុគ្គលម្ចាស់របស់ក្រុមហ៊ុន A.P. Moller Maersk Group សកល។ បទពិសោធន៍ចម្រុះនេះបានផ្តល់ឱ្យគាត់នូវការយល់ដឹងដ៏ស៊ីជម្រៅទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្សទាំងក្នុងបរិបទក្នុងស្រុក និងក្រៅប្រទេស។

លោក សៀងហៃ គឺជាអ្នកជំនាញអនុវត្តផ្នែកធនធានមនុស្សដែលមានការទទួលស្គាល់អំពីជំនាញ ផ្នែកគ្រប់គ្រងធនធានមនុស្ស និង IR ពីអង្គការ HIDA នៅប្រទេសជប៉ុន។ លោកបានពង្រឹងគុណវុឌ្ឍិបន្ថែម ដោយបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ (MBA) ពីសាកលវិទ្យាល័យ បញ្ញាសាស្ត្រ ដែលជាសាកលវិទ្យាល័យដ៏មានកិត្យានុភាពមួយក្នុងប្រទេសកម្ពុជា ដោយនៅទីនោះលោកបានពង្រឹងជំនាញកាន់តែស៊ីជម្រៅក្នុងការគ្រប់គ្រងធនធានមនុស្ស ការគ្រប់គ្រងអាជីវកម្ម និងការគ្រប់គ្រងបែបយុទ្ធសាស្ត្រ។

នៅធនាគារ រឹង លោក សៀងហៃ បន្តប្រើប្រាស់នូវបទពិសោធន៍ និងចំណេះដឹងជាច្រើនរបស់លោក ដើម្បីជំរុញយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងជំរុញវប្បធម៌ការងារដែលកំពុងរីកចម្រើនទៅមុខ ដោយលោកបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ចំពោះឧត្តមភាព និងភាពជាអ្នកដឹកនាំក្នុងផ្នែកធនធានមនុស្ស។



លោក RAJEEV CHINTHAKA MUNASINGHE
អគ្គនាយកគ្រប់គ្រងព័ត៌មានវិទ្យា

លោក Rajeev Munasinghe គឺជាអគ្គនាយកគ្រប់គ្រងព័ត៌មានវិទ្យា នៃធនាគារ រឹង (ខេមបូឌា) ម.ក។

លោក Rajeev Munasinghe មានបទពិសោធន៍រយៈពេលជាង ២៤ ឆ្នាំនៅក្នុងផ្នែកបច្ចេកវិទ្យាដោយបានចាប់ផ្តើមអាជីពជាវិស្វករ កម្មវិធីសូហ្វវែរនៅក្នុងឆ្នាំ ១៩៩៨ ជាមួយក្រុមហ៊ុន British Enterprise Resource Planning (ERP)។ ក្នុងខណៈពេលនោះ គាត់បានរៀបរងការងារជាច្រើននៃផ្នែកព័ត៌មានវិទ្យា ដោយគាំទ្រដល់ក្រុមហ៊ុននានានៅក្នុង ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ដែលភាគច្រើនផ្តោតលើផ្នែកកម្មនុសាសន៍។

គាត់បានផ្លាស់ប្តូរមកវិស័យហិរញ្ញវត្ថុ ដោយចាប់ផ្តើមជាមួយធនាគារ Standard Chartered UAE ជាកន្លែងដែលគាត់បានធ្វើការនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូងទាំងមូល បន្ទាប់ពីនោះ គាត់ក៏បានចាប់ផ្តើមធ្វើការឲ្យក្រុមហ៊ុនហិរញ្ញវត្ថុ និងធនាគារនៅក្នុងប្រទេសស្រីលង្កា។ សរុបមក គាត់ទទួលបានបទពិសោធន៍រយៈពេលជាង ១៥ឆ្នាំនៅក្នុងផ្នែកធនាគារ និងហិរញ្ញវត្ថុ ដោយផ្តោតទៅលើការអនុវត្តប្រព័ន្ធធនាគារស្នូលមួយចំនួន ក្នុងនាមនាយករង ឬក៏ជាអគ្គនាយកគ្រប់គ្រងព័ត៌មានវិទ្យា ។

លោក Rajeev មានភេរ្តឈ្មោះក្នុងការដាក់ឲ្យដំណើរការជាលើកដំបូង ដោយជោគជ័យទៅកាន់ទីផ្សារនូវផលិតផលធនាគារ និងនវានុវត្តន៍ឌីជីថល ហើយត្រូវបានផ្តល់ពានរង្វាន់សម្រាប់ការខិតខំប្រឹងប្រែងនេះក្នុងអំឡុងប្រកាសពានរង្វាន់ BCS ប្រចាំឆ្នាំ។

គាត់បានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រជំនាញព័ត៌មានវិទ្យាពីសាកលវិទ្យាល័យ Keele និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងរដ្ឋបាលពីសាកលវិទ្យាល័យ Bedfordshire ដែលសាកលវិទ្យាល័យទាំងពីរ ស្ថិតនៅក្នុងចក្រភពអង់គ្លេស។ គាត់ទទួលបានការអប់រំផ្នែកព័ត៌មានវិទ្យាមូលដ្ឋានជាមួយនឹងសញ្ញាបត្រពេញម៉ោងពីវិទ្យាស្ថានជាតិគ្រប់គ្រងពាណិជ្ជកម្មនៅប្រទេសស្រីលង្កា។



លោក TIM GRINTAL
នាយកគ្រប់គ្រងផ្នែកទីផ្សារ

លោក Tim Grintal បានចូលកាន់តំណែងជានាយកគ្រប់គ្រងផ្នែកទីផ្សារនៅធនាគារ រឹង ដោយលោកបាននាំមកជាមួយនូវបទពិសោធន៍ដ៏សម្បូរបែបលើផ្នែកម៉ាកយីហោ ទីផ្សារឌីជីថល និងបច្ចេកវិទ្យាទីផ្សារមានរយៈពេលជាង ១៥ ឆ្នាំ។

ចាប់តាំងពីបានចូលបម្រើការងារនៅធនាគារ រឹង ក្នុងខែកុម្ភៈ ឆ្នាំ២០២៣ មក លោកTim បានទទួលខុសត្រូវលើការដឹកនាំយុទ្ធសាស្ត្រទីផ្សាររបស់ធនាគារ រឹង ដោយដើរតួយ៉ាងសំខាន់ក្នុងការបង្កើនកំណើនការលក់ផលិតផល និងសេវាកម្ម។

មុនពេលបម្រើការងារនៅធនាគារ រឹង លោក Tim បានកាន់តំណែងផ្នែកដឹកនាំសំខាន់ៗជាច្រើននៅក្នុងក្រុមហ៊ុនអន្តរជាតិល្បីៗនៅក្នុងវិស័យទីផ្សារឌីជីថល និងម៉ាកយីហោ។ គួរកត់សម្គាល់ថា លោកក៏បានរួមចំណែកយ៉ាងសំខាន់មួយនៅក្រុមហ៊ុន ADA ដែលជាផ្នែកមួយនៃក្រុមហ៊ុន Axiata Group ដែលជាមជ្ឈមណ្ឌលបដិវត្តកម្មឌីជីថលនិងពាណិជ្ជកម្មសកលដែលគ្រប់គ្នាស្គាល់ច្បាស់អំពីក្រុមហ៊ុនមួយតាមរយៈការប្រើប្រាស់ទិន្នន័យ និង ប្រព័ន្ធ AI ប្រកបដោយប្រសិទ្ធភាពហើយក្រុមហ៊ុននោះជាកន្លែងដែលគាត់បានបំពេញការងារនៅក្នុងទីផ្សារចំនួន១០នៅក្នុងតំបន់អាស៊ី មុនពេលចូលកាន់មុខតំណែងជានាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន ADA ប្រចាំប្រទេសកម្ពុជា។ លើសពីនេះទៀត លោកបានបង្ហាញឱ្យឃើញពីជំនាញតាមរយៈ Branderz ដែលជាស្ថាប័នយោធម្មជាតិលើការចនា ទំនាក់ទំនង និងម៉ាកយីហោហើយ ដែលល្បីល្បាញដោយសារតែសមត្ថភាពក្នុងការបង្កើតនូវដំណោះស្រាយឌីជីថលដ៏ឆ្លាតវៃ។ លោកក៏ជាសហស្ថាបនិកម្នាក់នៃក្រុមហ៊ុន Headlinerz ដែលជាភ្នាក់ងារតារាល្បីៗនៅក្នុងចំណោមយុវជនក្មេងជំនាន់ក្រោយ (GenZ) ផងដែរ។ បទពិសោធន៍ទាំងនេះបានជួយឱ្យលោក Tim មានការយល់ដឹងគ្រប់ជ្រុងជ្រោយអំពីឧត្តមានុវត្តន៍ក្នុងវិស័យនេះ និងកំណត់ត្រានៃការជំរុញគំនិតផ្តួចផ្តើមទីផ្សារប្រកបដោយភាពជោគជ័យ។

ផ្គត់ផ្គង់គំនិតយុទ្ធសាស្ត្ររបស់លោក Tim រួមជាមួយនឹងចំណេះដឹងយ៉ាងជ្រាលជ្រៅអំពីទីផ្សារឌីជីថល និងម៉ាកយីហោ ធ្វើឱ្យលោកក្លាយជាបុគ្គលដ៏សក្តិសមបំផុតក្នុងការដឹកនាំកិច្ចការផ្នែកទីផ្សាររបស់ធនាគារ រឹង។ ចក្ខុវិស័យ វិធីសាស្ត្រផ្តោតលើអតិថិជន និងជំនាញរបស់លោក លើការវិភាគ និងបច្ចេកវិទ្យា នឹងដើរតួយ៉ាងសំខាន់ក្នុងការពង្រីកតួមានទីផ្សារទាក់ទាញអតិថិជន និងជំរុញដល់កំណើនអាជីវកម្មរបស់ធនាគារ រឹង។



លោក ជីវ ដារ៉ា
នាយកគ្រប់គ្រងហិរញ្ញវត្ថុ

លោក ជីវ ដារ៉ា បានចូលបម្រើការងារជាមួយធនាគារ រីឯ នៅខែកក្កដា ឆ្នាំ ២០២១ ក្នុងតួនាទីជានាយកផ្នែកហិរញ្ញវត្ថុ មុនពេលលោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងហិរញ្ញវត្ថុពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៤។ ជាមួយបទពិសោធន៍រយៈពេលជាង ១៩ ឆ្នាំបម្រើការងារនៅតាមគ្រឹះស្ថានធនាគារធំៗក្នុងប្រទេសកម្ពុជា គាត់បាននាំមកនូវបទពិសោធន៍ផ្នែកធនាគារដែលមានជំនាញវិជ្ជាជីវៈចម្រុះក្នុងផ្នែកជាច្រើន រួមមាន៖ ផ្នែកប្រតិបត្តិការហិរញ្ញវត្ថុ ការប្តូរប្រាក់ប័ណ្ណបរទេស និង វត្តមានការគ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុល (ALM) ផែនការថវិកា ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (CIFRS) ព្រមទាំងផ្នែកពន្ធដារផងដែរ។

ក្នុងពេលកាន់តែដំណែងនេះ លោក ដារ៉ា ទទួលខុសត្រូវលើការត្រួតពិនិត្យកិច្ចការហិរញ្ញវត្ថុ ពន្ធដារ វត្តមាន ការគ្រប់គ្រងទ្រព្យសម្បត្តិ និងបំណុល គម្រោង CIFRS ព្រមទាំងគម្រោងធនាគារស្នូលផងដែរ។

គាត់ទទួលបានសញ្ញាបត្រACCAដោយបានបញ្ចប់ការសិក្សានៅខែធ្នូ ឆ្នាំ២០១៣ និងបច្ចុប្បន្នគឺជាសមាជិកនៃសមាគមគណនេយ្យករជំនាញមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ លើសពីនេះ លោកបានបញ្ចប់ការសិក្សាមរតត្រឹមត្រូវនៃជំនាញគ្រប់គ្រងពីវិទ្យាស្ថាន Institute of Chartered Management Accountants ប្រទេសអូស្ត្រាលីនៅឆ្នាំ២០១៦។ នៅក្នុងអំឡុងពេលការងារនៅក្នុងវិស័យធនាគារ លោក ដារ៉ា ក៏បានចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលជាច្រើនផងដែរដែលផ្តោតលើវិស័យហិរញ្ញវត្ថុ និងធនាគារ។

បទពិសោធន៍ដ៏ទូលំទូលាយរបស់លោក ដារ៉ា នៅក្នុងវិស័យហិរញ្ញវត្ថុ និងគណនេយ្យកិច្ច គួបផ្សំជាមួយនឹងបទពិសោធន៍របស់លោកនៅក្នុងទីផ្សារកម្ពុជា ធ្វើឲ្យគាត់ក្លាយជាបុគ្គលដ៏សំខាន់ចំពោះធនាគារ រីឯក្នុងនាមជានាយកផ្នែកហិរញ្ញវត្ថុ។



លោក ARUNAVA DASGUPTA
នាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកសេវាកម្មអតិថិជន

លោក Arunava Dasgupta ជានាយកគ្រប់គ្រងជាន់ខ្ពស់ផ្នែកសេវាកម្មអតិថិជននៃធនាគារ រីឯ

លោក Arunava គឺជាអ្នកជំនាញផ្នែកមើលថែបទពិសោធន៍អតិថិជនជាង ២០ឆ្នាំនៅក្នុងវិស័យផ្សេងៗ ដោយបានបំពេញតួនាទីនៅក្នុងផ្នែកយុទ្ធសាស្ត្រផ្តោតលើបទពិសោធន៍អតិថិជន ព្រមទាំងផ្នែកកែលម្អដំណើរការ និងឧត្តមភាពសេវាកម្ម។

មុនពេលចូលបម្រើការងារនៅធនាគារ រីឯ លោកជាអ្នកគ្រប់គ្រង ប្រចាំតំបន់នៃផ្នែកបទពិសោធន៍អតិថិជននៅក្នុងក្រុមហ៊ុន Netflix (ហ្វីលីពីន) និងដឹកនាំផ្នែកយុទ្ធសាស្ត្រផ្តោតលើបទពិសោធន៍អតិថិជនសម្រាប់អាស៊ាន ជប៉ុន កូរ៉េ តៃវ៉ាន់ និងឥណ្ឌាជាដើម។ នៅក្រុមហ៊ុន Netflix លោក Arunava បានដឹកនាំគំនិតផ្តួចផ្តើមបដិវត្តកម្មផ្សេងៗ ដែលគាំទ្រដល់ការកើនឡើងចំនួនអ្នកប្រើប្រាស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

មុនពេលចូលបម្រើការងារនៅក្រុមហ៊ុន Netflix លោកArunava បំពេញការងារនៅក្រុមហ៊ុន Sutherland Global Services ជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យាព័ត៌មាន និង សេវាកម្មដំណើរការអាជីវកម្មមានប្រភពពីខាងក្រៅ(ITBPO) ក្នុងនាមជាប្រធានផ្នែកបទពិសោធន៍អតិថិជនប្រចាំប្រទេស (ហ្វីលីពីន) ដែលគ្រប់គ្រងគណនីអតិថិជនជាង ១០០នាក់ នៅក្នុង៧ ទីតាំង ដោយមើលការខុសត្រូវលើបុគ្គលិកជួរមុខជាង ៣០.០០០នាក់។

មុនពេលបម្រើការងារនៅក្រុមហ៊ុន Sutherland លោក Arunava បានទទួលមុខតំណែងនៅក្រុមហ៊ុន Tech Mahindra & Wipro Ltd ដែលជាក្រុមហ៊ុនសេវាកម្មព័ត៌មានវិទ្យាដ៏ធំដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា ក្នុងតួនាទីជាច្រើនទាក់ទងនឹងការគ្រប់គ្រង ។ដោយទទួលបានវិញ្ញាបនបត្រផ្នែក Lean Six Sigma Black Belt & អមជាមួយនឹងជំនាញលើផ្នែកម៉ាស៊ីនសិក្សានិង បញ្ហាសិប្បនិម្មិតមកពីសាកលវិទ្យាល័យ Goldsmiths ដែលជាសាកលវិទ្យាល័យក្នុងទីក្រុង ឡុងដ៍ លោក Arunava បានដឹកនាំ និងអនុវត្តនូវគំនិតផ្តួចផ្តើម Process Improvement / LEAN ជាច្រើន ដែលផ្តល់ផលវិជ្ជមានដល់ផលចំណេញរបស់ក្រុមហ៊ុន។

លោក Arunava គឺជាអ្នកគាំទ្របរិយាប័ន្ននៅកន្លែងធ្វើការ និងដឹកនាំគម្រោង “Project Echo” ដែលផ្តល់ការងារដល់បុគ្គលដែលមានបញ្ហាការនិយាយ និងការស្តាប់នៅក្នុងប្រទេសចំនួន ៥ ក្នុងមុខតំណែងពីមុនរបស់លោក។ដោយជឿជាក់យ៉ាងមុតមាំលើនវានុវត្តដែលកើតចេញពីបច្ចេកវិទ្យា និងឧត្តមភាពអតិថិជន លោកខិតខំបំពេញបេសកកម្មនៃឧត្តមភាពលើផ្នែកបទពិសោធន៍អតិថិជនរបស់ធនាគារ រីឯ។



លោកស្រី ហេង ស្រីប៉ូច
នាយិកាប្រតិបត្តិការ

លោកស្រី ហេង ស្រីប៉ូច ជានាយិកា ប្រតិបត្តិការនៃធនាគារ រឹង។ លោកស្រី ហេង ស្រីប៉ូច បានចូលបម្រើការងារជាមួយធនាគារ រឹង ក្នុងឆ្នាំ២០២១ ក្នុងអំឡុងពេលផ្លាស់ប្តូរទៅជាធនាគារពាណិជ្ជ។ មុនពេលកាន់តួនាទីនៃធនាគារ រឹង លោកស្រីធ្លាប់មានបទពិសោធន៍ធ្វើការងារជាមួយធនាគារពាណិជ្ជ ក្នុងអំឡុងពេលមានប្រតិបត្តិការដាក់បញ្ចូលគ្នា និងការទិញភាគហ៊ុន ។ លោកស្រី ស្រីប៉ូច បានដើរតួយ៉ាងសំខាន់ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរក្នុងប្រតិបត្តិការអាជីវកម្ម និងស្របការអនុវត្តតាមធនាគារក្នុងតំបន់។ បទពិសោធន៍របស់លោកស្រីជាមួយធនាគារពាណិជ្ជ ក៏ដូចជាអំឡុងពេលមានប្រតិបត្តិការដាក់បញ្ចូលគ្នា និងការទិញភាគហ៊ុន និងការបំប្លែង ទៅជាធនាគារអស់រយៈពេលជាងមួយទសវត្សរ៍ក្នុងមុខតំណែងជាប្រធានមុខងារប្រតិបត្តិការ។

ក្នុងនាមជាអ្នកជំនាញដែលមានបទពិសោធន៍ក្នុងផ្នែកនិយតកម្ម ហិរញ្ញវត្ថុ លោកស្រី ស្រីប៉ូច ទទួលបានវិញ្ញាបនបត្រអនុលោមតាមបទប្បញ្ញត្តិ និងវិញ្ញាបនបត្រផ្សេងទៀត រួមទាំងការគ្រប់គ្រងហានិភ័យ និងការក្លែងបន្លំ ការគ្រប់គ្រងកិច្ចការផ្ទៃក្នុង ហិរញ្ញវត្ថុពាណិជ្ជកម្ម និងការប្រឆាំងការសម្អាតប្រាក់ ។ លោកស្រីបានទទួលចំណេះដឹងផ្នែកសេវាធនាគារពីធនាគារនៅតៃវ៉ាន់ និងប្រទេសថៃលើប្រតិបត្តិការអាជីវកម្មធនាគារ ការគ្រប់គ្រងហានិភ័យ សវនកម្ម ការអនុលោមភាព និងការរៀបចំផែនការយុទ្ធសាស្ត្រ។



លោកស្រី ណេត វីតា
នាយកផ្នែកសវនកម្មផ្ទៃក្នុង

លោកស្រី ណេត វីតា នាយកផ្នែកសវនកម្មផ្ទៃក្នុង

លោកស្រី វីតា បានចូលបម្រើការងារនៅធនាគារ រឹង នៅខែមិថុនាឆ្នាំ២០២០ ដោយបាននាំមកនូវបទពិសោធន៍វិជ្ជាជីវៈរយៈពេលជាង ១៤ឆ្នាំនៅក្នុងវិស័យសវនកម្ម។ មុនពេលចូលបម្រើការងារជាមួយធនាគារ រឹង គាត់បានបម្រើការងារជាច្រើនឆ្នាំក្នុងតំណែងជា សវនករឯករាជ្យនៅក្នុងក្រុមហ៊ុនសវនកម្មធំៗពីរ ក្នុងចំណោមក្រុមហ៊ុនសវនកម្មធំបំផុតទាំងបួននៅកម្ពុជា ហើយបានទទួលនូវបទពិសោធន៍ និងចំណេះដឹងយ៉ាងច្រើននៅក្នុងការអនុវត្តការងារសវនកម្ម។ លើសពីនេះ គាត់ក៏មានបទពិសោធន៍ជាង ៤ឆ្នាំក្នុងតំណែងជាសវនករផ្ទៃក្នុងផងដែរ។


ក្នុងនាមជាប្រធានសវនកម្មផ្ទៃក្នុង លោកស្រី វីតា ទទួលខុសត្រូវក្នុងការធានាឱ្យយ៉ាងណាឱ្យដំណើរការគ្រប់គ្រងសកម្មភាពរបស់ធនាគារមានភាពគ្រប់គ្រាន់ និងមានប្រសិទ្ធភាព។ គាត់រាយការណ៍ដោយផ្ទាល់ជូនដល់គណៈកម្មាធិការសវនកម្ម ដោយផ្តល់ជូននូវការវាយតម្លៃប្រចាំឆ្នាំអំពីដំណើរការរបស់ធនាគារ រឹង។

ជំនាញរបស់គាត់នៅក្នុងផ្នែកសវនកម្ម និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង គឺជាជំនាញដ៏មានតម្លៃចំពោះធនាគារ រឹង ហើយគាត់នៅតែបន្តផ្តល់នូវការណែនាំយុទ្ធសាស្ត្រជូនដល់ថ្នាក់ដឹកនាំរបស់ធនាគារ។

អភិបាលកិច្ចក្រុមហ៊ុន



រចនាសម្ព័ន្ធអភិបាលកិច្ចក្រុមហ៊ុន



ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលជាកំពូលថ្នាក់ដឹកនាំមានតួនាទីធ្វើការសម្រេចចិត្តខ្ពស់បំផុតរបស់ធនាគារត្រូវបានតែងតាំងដោយម្ចាស់ភាគហ៊ុន និងមានទំនួលខុសត្រូវខ្ពស់បំផុតចំពោះម្ចាស់ភាគហ៊ុនសម្រាប់ប្រាក់ចំណេញ ក៏ដូចជាហានិភ័យផ្សេងៗដែលធនាគារអាចប្រឈម ដោយធានាថាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដែលមានលក្ខណៈគ្រប់គ្រាន់ និងមានប្រសិទ្ធភាពត្រូវបានបង្កើតឡើង និងប្រកាន់ខ្ជាប់។

សមាសភាពនៃក្រុមប្រឹក្សាភិបាល

១. អ្នកឧកញ៉ា គិត ម៉េង	ប្រធានក្រុមប្រឹក្សាភិបាល
២. លោក Rami Bashir Asa'd Sharaf	អភិបាល
៣. លោក Chris Christopher Donald Tiffin	អភិបាល
៤. លោក តាំង ហារឌី	អភិបាលឯករាជ្យ
៥. លោក វង្ស សុខាល	អភិបាលឯករាជ្យ

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដាក់ចេញនូវបទដ្ឋាន និងបង្កើតគោលនយោបាយ និងគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងលើផ្នែកប្រតិបត្តិការសំខាន់ៗរបស់ធនាគារ។

ក្រុមប្រឹក្សាភិបាលត្រួតគ្រប់គ្រងលើប្រតិបត្តិការអាជីវកម្ម និងដំណើរការរបស់ធនាគារជាប្រចាំ ហើយធានាថាហេដ្ឋារចនាសម្ព័ន្ធ ការត្រួតពិនិត្យផ្ទៃក្នុង និងដំណើរការគ្រប់គ្រងហានិភ័យគឺមានប្រសិទ្ធភាព សម្រាប់ការប្រើប្រាស់ និងគ្រប់គ្រងហានិភ័យអាជីវកម្មសំខាន់ៗ រួមមានហានិភ័យផ្នែកប្រតិបត្តិការ ឥណទាន ទីផ្សារ សន្ទនីយភាព និងកេរ្តិ៍ឈ្មោះរបស់ធនាគារជាដើម។

ក្រុមប្រឹក្សាភិបាលអនុវត្តមុខងារ និងទំនួលខុសត្រូវផ្សេងៗ ដែលមានរៀបរាប់ទៅតាមគោលការណ៍ណែនាំ និងសេចក្តីណែនាំដែលបានប្រកាសដោយនិយតករ ម្តងម្កាល។

គណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាល

គណៈកម្មាធិការនៃក្រុមប្រឹក្សាភិបាលរបស់ធនាគារ រីឯ គឺជាផ្នែកបន្ថែមនៃក្រុមប្រឹក្សាភិបាលដែលបង្កើតឡើងដើម្បីពិភាក្សាអំពីបញ្ហាឱ្យបានកាន់តែលម្អិត។ ការពិភាក្សា និងការសម្រេចចិត្តក្នុងអំឡុងពេលកិច្ចប្រជុំរបស់គណៈកម្មាធិការត្រូវបានធ្វើបច្ចុប្បន្នភាពទៅកាន់ក្រុមប្រឹក្សាភិបាល។

១ គណៈកម្មាធិការសវនកម្ម (AC)

គណៈកម្មាធិការសវនកម្មត្រូវបានបង្កើតឡើងជួយក្រុមប្រឹក្សាភិបាលក្នុងការត្រួតពិនិត្យភាពត្រឹមត្រូវនៃដំណើរការបាយការណ៍ហិរញ្ញវត្ថុនិងគណនេយ្យរបស់ធនាគារ និងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ ប្រតិបត្តិតាមរបស់ធនាគារទៅតាមលក្ខខណ្ឌតម្រូវនៃច្បាប់និងបទប្បញ្ញត្តិនានា លក្ខណសម្បត្តិ និងឯករាជ្យភាពរបស់ក្រុមហ៊ុនគណនេយ្យសាធារណៈដែលត្រូវបានចុះបញ្ជី (សវនករឯករាជ្យ) ការអនុវត្តការងាររបស់សវនករឯករាជ្យនិងមុខងារសវនកម្មផ្ទៃក្នុងរបស់ធនាគារ និងពិនិត្យមើលប្រព័ន្ធត្រួតពិនិត្យនិងនីតិវិធីនៃការបញ្ចេញព័ត៌មាន ការត្រួតពិនិត្យផ្ទៃក្នុងលើរបាយការណ៍ហិរញ្ញវត្ថុ និងប្រតិបត្តិតាមបទដ្ឋានក្រមសីលធម៌ដែលធនាគារបានអនុម័ត។

២ . គណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមនៃក្រុមប្រឹក្សាភិបាល (“BRMCC”)

គណៈកម្មាធិការ BRMCC ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រង និងត្រួតពិនិត្យលើបញ្ហាហានិភ័យ និងបញ្ហាប្រតិបត្តិតាមរបស់ធនាគារ។ គណៈកម្មាធិការនេះជួបប្រជុំរៀងរាល់ត្រីមាសដើម្បីពិភាក្សា និងអនុម័តយុទ្ធសាស្ត្រគ្រប់គ្រងហានិភ័យ គោលនយោបាយគ្រប់គ្រងហានិភ័យ និងការត្រួតពិនិត្យប្រព័ន្ធ ការតាមដានហានិភ័យ ការត្រួតពិនិត្យប្រតិបត្តិតាម និងការបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រ។

៣ . គណៈកម្មាធិការលាភការ និងតែងតាំង

គណៈកម្មាធិការនេះផ្តល់នីតិវិធីផ្ទេរការ និងមានតម្លាភាពសម្រាប់ការតែងតាំងក្រុមប្រឹក្សាភិបាល សមាជិកគណៈកម្មាធិការ និងមន្ត្រីគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ ព្រមទាំងផ្តល់ការវាយតម្លៃទៅលើប្រសិទ្ធភាពនៃបុគ្គលទាំងនោះ។ គណៈកម្មាធិការក៏ត្រូវផ្តល់នីតិវិធីផ្ទេរការ និងប្រកបដោយតម្លាភាពសម្រាប់បង្កើតគោលនយោបាយលាភការសម្រាប់ក្រុមប្រឹក្សាភិបាល និងមន្ត្រីគ្រប់គ្រងជាន់ខ្ពស់សំខាន់ៗ និងធានាថាប្រាក់ផ្តល់ជូនមានលក្ខណៈប្រកួតប្រជែង និងស្របតាមវប្បធម៌ គោលបំណង និងយុទ្ធសាស្ត្ររបស់ក្រុមការងារ។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលត្រូវបានកំណត់ពេលវេលាឡើងនៅរៀងរាល់ត្រីមាសឬតាមការចាំបាច់ដើម្បីពិនិត្យមើលដំណើរការអាជីវកម្ម ពិភាក្សាអំពីយុទ្ធសាស្ត្រ និងអនុម័តសំណើអាជីវកម្មផ្សេងៗ។ នៅឆ្នាំ ២០២៣ ក្រុមប្រឹក្សាភិបាលបានជួបប្រជុំគ្នាចំនួនបួន (៤) ដងនៅការិយាល័យកណ្តាល។

នាយកដ្ឋានសវនកម្មផ្ទៃក្នុង

នាយកដ្ឋានសវនកម្មផ្ទៃក្នុងអនុវត្តការងារសវនកម្មតាមកាលកំណត់ ដើម្បីវាយតម្លៃភាពគ្រប់គ្រាន់ ប្រសិទ្ធភាព និងប្រតិបត្តិតាមតាមប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង និងឆ្លុះបញ្ចាំងពីការរកឃើញសំខាន់ៗ ទាក់ទងនឹងភាពមិនគ្រប់គ្រាន់ ឬភាពមិនប្រតិបត្តិតាម។ សវនកម្មត្រូវធ្វើឡើងទៅតាមសាខា និងនាយកដ្ឋាននានាក្នុងការិយាល័យកណ្តាល ហើយភាពញឹកញាប់នៃការធ្វើសវនកម្មត្រូវបានកំណត់ទៅតាមកម្រិតនៃហានិភ័យដែលបានវាយតម្លៃ ហើយការធ្វើសវនកម្មទាំងនេះ គឺដើម្បីផ្តល់ជារាយការណ៍ឯករាជ្យ និងសត្យានុម័ត ស្តីពីសកម្មភាពប្រតិបត្តិការ និងគ្រប់គ្រងនៅតាមសាខា និងនាយកដ្ឋាននានាក្នុងការិយាល័យកណ្តាល។ ផែនការសវនកម្មប្រចាំឆ្នាំ និងវិសាលភាពនៃសវនកម្ម ត្រូវបានពិនិត្យ និងអនុម័តដោយគណៈកម្មាធិការសវនកម្មរបស់ធនាគារ វីង ។ លទ្ធផលសវនកម្មត្រូវបញ្ជូនទៅឱ្យគណៈកម្មាធិការសវនកម្មរបស់ធនាគារវីង ដើម្បីពិនិត្យ នៅក្នុងកិច្ចប្រជុំតាមកាលកំណត់របស់ខ្លួន។

នាយកដ្ឋានប្រតិបត្តិការ

នាយកដ្ឋានប្រតិបត្តិការពិនិត្យមើលលើអនុលោមភាពទៅតាមច្បាប់ និង បទប្បញ្ញត្តិ ជាធរមាន ឧត្តមានុវត្តន៍ និងគោលនយោបាយ និងនីតិវិធីផ្ទៃក្នុង ។ បន្ថែមលើនេះ នាយកដ្ឋានប្រតិបត្តិការ ក៏ឆ្លុះបញ្ចាំងពីការរកឃើញសំខាន់ៗទាក់ទងនឹងភាពមិនអនុលោមឱ្យតាមគណៈកម្មាធិការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាមរបស់ធនាគារបានដឹង ដើម្បីធ្វើការពិនិត្យឡើងវិញ នៅក្នុងកិច្ចប្រជុំតាមកាលកំណត់របស់ខ្លួន។ នាយកដ្ឋានប្រតិបត្តិការ ក៏ដើរតួជាអ្នកសម្របសម្រួលជាមួយនឹងធនាគារជាតិនៃកម្ពុជា និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។

នាយកដ្ឋានគ្រប់គ្រងហានិភ័យ

ការគ្រប់គ្រងហានិភ័យសហគ្រាស គឺជាដំណើរការមួយ ដែលអនុម័តដោយក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងបុគ្គលិកផ្សេងទៀតរបស់ស្ថាប័ន ហើយត្រូវបានអនុវត្តនៅក្នុងការកំណត់យុទ្ធសាស្ត្រ និងនៅក្នុងសហគ្រាសទាំងមូល ដែលដំណើរការនេះត្រូវបានបង្កើតឡើងដើម្បីកំណត់ឱ្យឃើញពីហេតុការណ៍សក្តានុពលផ្សេងៗ ដែលអាចប៉ះពាល់មកលើស្ថាប័ន ហើយការគ្រប់គ្រងហានិភ័យធ្វើយ៉ាងណាឱ្យស្ថិតក្នុងកម្រិត Risk Appetite របស់ខ្លួន ដើម្បីផ្តល់ការធានាសមស្របណាមួយទាក់ទងនឹងការសម្រេចបាននូវវត្ថុបំណងរបស់ស្ថាប័ន ។

គណៈកម្មាធិការគ្រប់គ្រងប្រតិបត្តិ

មានគណៈកម្មាធិការគ្រប់គ្រងប្រតិបត្តិចំនួន 3 រូបមាន៖ គណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម និងបំណុល (ALCO) គណៈកម្មាធិការឥណទាន (CC) និងគណៈកម្មាធិការអចិន្ត្រៃយ៍ផ្នែកព័ត៌មានវិទ្យា (ITSC) និងគណៈកម្មាធិការប្រតិបត្តិ ។



ធនាគារ រឹង (ខេមបូឌា) ម.ក

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

និង

របាយការណ៍ហិរញ្ញវត្ថុ ដែលបានធ្វើសវនកម្ម អនុលោមតាម

ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា

សម្រាប់កាលបរិច្ឆេទបញ្ចប់នាថ្ងៃទី31** ខែធ្នូ ឆ្នាំ**2023****

ព័ត៌មានអំពីធនាគារ

ធនាគារ	ធនាគារ វីង (ខេមបូឌា) ម.ក	
លេខបញ្ជីពាណិជ្ជកម្ម	00005108	
ទីស្នាក់ការចុះបញ្ជី	អគារ 721 មហាវិថីព្រះមុនីវង្ស សង្កាត់ បឹងកេងកងទី3 ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ភាគទុនិក	WING Holdings Pte Limited អ្នកឧកញ៉ា គិត ម៉េង	
ក្រុមប្រឹក្សាភិបាល	អ្នកឧកញ៉ា គិត ម៉េង លោក Su Tieng Teck លោក Christopher Donald Tiffin លោក Rami Bashir Asad Sharaf លោក វង្ស សុខាល លោក តាំង ហារឌី	ប្រធានក្រុមប្រឹក្សាភិបាល អភិបាល (បានលាលែងនៅថ្ងៃទី16 ខែសីហា ឆ្នាំ2023) អភិបាល (បានតែងតាំងនៅថ្ងៃទី16 ខែសីហា ឆ្នាំ2023) អភិបាល អភិបាលឯករាជ្យ អភិបាលឯករាជ្យ
គណៈគ្រប់គ្រង	លោក Han Peng Kwang លោក ហេ ប៊ុនថៃ លោក ឈុន វង្សនៈភក្តី លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន លោក អ៊ុត សៀង លោក ឡៅ សៀងហៃ លោក ស្រីន ឈាងស្រេង លោក Rajeev Chinthaka Munasinghe លោក Tim Grintal លោក Arunava Dasgupta លោក ឡឺក តារាវុធ កញ្ញា ហេង ស្រីប៊ុច លោក ចេត វណ្ណារ៉ា លោក ជីវ ដារ៉ា លោក ឈិត វីតា	អគ្គនាយក អគ្គនាយករង អគ្គនាយករង អគ្គនាយិកាប្រតិបត្តិការ នាយកគ្រប់គ្រងអភិវឌ្ឍន៍អាជីវកម្ម នាយកគ្រប់គ្រងធនធានមនុស្ស នាយកគ្រប់គ្រងអាជីវកម្ម នាយកគ្រប់គ្រងព័ត៌មានវិទ្យា នាយកគ្រប់គ្រងទីផ្សារ យកគ្រប់គ្រងជាន់ខ្ពស់ផ្នែកសេវាកម្មអតិថិជន នាយកគ្រប់គ្រងអាជីវកម្មប្រាក់កម្ចីតាមប្រព័ន្ធឌីជីថល នាយិកាគ្រប់គ្រងប្រតិបត្តិការ នាយកគ្រប់គ្រងប័ណ្ណ និងអាជីវកម្មទូទាត់ នាយកគ្រប់គ្រងហិរញ្ញវត្ថុ ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកសវនកម្មផ្ទៃក្នុង
សវនករ	ក្រុមហ៊ុន អ៊ិនស្ទ័រ អ៊ែន យ៉ាង (ខេមបូឌា)	

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលរបស់ របស់ ធនាគារ វីង (ខេមបូឌា) ម.ក (ដែលហៅកាត់ថា “ធនាគារ”) សូមធ្វើការបង្ហាញជូននូវរបាយការណ៍របស់ខ្លួន និង របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលបានធ្វើសវនកម្ម សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ធនាគារ

ធនាគារ វីង (ខេមបូឌា) ម.ក ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៨ ក្នុងទម្រង់ជាក្រុមហ៊ុនឯកជន មានកម្រិត ក្រោមលេខចុះបញ្ជី ០០០០៥១០៨។ ធនាគារបានប្តូរពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ ដោយទទួលបានអាជ្ញាបណ្ណធនាគារពាណិជ្ជ ពី ធនាគារជាតិ នៃកម្ពុជា សម្រាប់រយៈពេលមិនកំណត់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ជាមួយនឹង អនុស្សរណៈ និងលក្ខន្តិកៈដែលត្រូវបានធ្វើ បច្ចុប្បន្នភាព ដែលត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម (“MOC”) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់សេវាហិរញ្ញវត្ថុដ៏ជីវចម្រើន សុវត្ថិភាព និងងាយស្រួល ព្រមទាំងការធ្វើប្រតិបត្តិការលើប្រភេទជាច្រើននៃ សេវាធនាគារ និងហិរញ្ញវត្ថុនានា នៅព្រះរាជាណាចក្រកម្ពុជា។

ទីស្នាក់ការចុះបញ្ជី នៃធនាគារ មានទីតាំងនៅ អគារ ៧២១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ មានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.១)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.១)
ប្រាក់ចំណេញមុនគិតពន្ធលើប្រាក់ចំណូល	5,642,162	23,189,286	10,126,074	41,385,266
ចំណាយពន្ធលើប្រាក់ចំណូល	(1,447,280)	(5,948,321)	(2,117,428)	(8,653,928)
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	4,194,882	17,240,965	8,008,646	32,731,338

ភាគលាភ

ពុំមានការប្រកាស ឬ ការបែងចែកភាគលាភទេ ហើយក្រុមប្រឹក្សាភិបាល ក៏ពុំផ្តល់អនុសាសន៍ឲ្យមានការបែងចែកភាគលាភសម្រាប់កាលបរិច្ឆេទ ដែលបានធ្វើសវនកម្មនេះទេ។

ដើមទុន

ដើមទុនដែលបានចុះបញ្ជីរបស់ធនាគារ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន ៧៥ លានដុល្លារអាមេរិក ឬ ៣០០ ពាន់លានរៀល (ឆ្នាំ២០២២៖ ៧៥លាន ដុល្លារអាមេរិក ឬ ៣០០ ពាន់លានរៀល)។

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាល បានសម្រេចបង្កើនដើមទុនទៅដល់ ១៧០,០០០,០០០ ដុល្លារអាមេរិក។ បន្ទាប់មក នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សាច់ប្រាក់បន្ថែមចំនួន ៩៥,០០០,០០០ ដុល្លារអាមេរិកត្រូវបានបង់ចូលពីម្ចាស់ភាគហ៊ុន ហើយសំណើសុំការអនុម័តលើការដាក់បន្ថែម ដើមទុន ត្រូវបានដាក់ជូនទៅ ធនាគារជាតិនៃ កម្ពុជា នៅថ្ងៃតែមួយ។ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារបានទទួលការយល់ព្រមពី ធនាគារជាតិ នៃ កម្ពុជា លើការដាក់បន្ថែមដើមទុននេះ។ គិតត្រឹមថ្ងៃនៃរបាយការណ៍នេះ ការធ្វើវិសោធនកម្មលើ អនុស្សរណៈ និងលក្ខន្តិកៈរបស់ធនាគារ ត្រូវបាន រៀបចំ និងដាក់ជូនទៅ ធនាគារជាតិ នៃ កម្ពុជា និងក្រសួងពាណិជ្ជកម្ម។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង និងសំវិធានធននៅក្នុងកាលបរិច្ឆេទនេះ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ឥណទាន និងបុរេប្រទាន ទៅអតិថិជន

មុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការសមស្របដើម្បីបញ្ជាក់ថា វិធានការទាក់ទងនឹងការលុបចោលនៃឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថា រាល់ឥណទានដែលបានដឹងថាមិនអាចទាញបាន ត្រូវបានលុបបំបាត់ចោល ហើយសំវិធានធនត្រូវបានធ្វើឡើងយ៉ាងគ្រប់គ្រាន់លើការបាត់បង់ឥណទាន និងបុរេប្រទាន។

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលអាចនឹងបណ្តាលឲ្យចំនួននៃឥណទានអាក្រក់ដែលលុបចេញពីបញ្ជី ឬចំនួននៃសំវិធានធនលើឥណទានអាក្រក់ និងជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ថាមានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើង អភិបាលបានចាត់វិធានការ សមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់ធនាគារ ហើយដែលសន្និដ្ឋានថា មានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថា នឹងអាចប្រមូលបានជាក់ស្តែង។

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ ដល់ការកំណត់តម្លៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

វិធីសាស្ត្រកំណត់តម្លៃ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារថា មានភាពមិនត្រឹមត្រូវ ឬមិនសមស្របនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់ធនាគារ ដែលកើតមានឡើងនៅចុងការិយបរិច្ឆេទហិរញ្ញវត្ថុសម្រាប់ធានាចំពោះបំណុលរបស់បុគ្គលណាមួយ ឬ
- (ខ) បំណុលយថាហេតុណាមួយកើតមានឡើងចំពោះធនាគារ ចាប់តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុ ក្រៅពីដំណើរការធម្មតានៃអាជីវកម្មធនាគារ។

តាមមតិយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀត របស់ធនាគារដែលអាច ឬ ទំនងក្លាយជាកាតព្វកិច្ចក្នុងអំឡុងរយៈពេល ដប់ពីរខែ ខាងមុខ បន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងមាន ឬអាចមានឥទ្ធិពលជាសារវន្ត ដល់លទ្ធភាពរបស់ធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលបំណុលទាំងនោះដល់កាលកំណត់សងនោះទេ។

ការប្រែប្រួលសភាពការណ៍

នាការិយបរិច្ឆេទនៃរបាយការណ៍នេះ អភិបាលពុំបានពិនិត្យឃើញសភាពការណ៍ណាមួយ ដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានភាពមិនប្រក្រតីនោះទេ។

ធាតុមិនប្រក្រតី

តាមមតិយោបល់របស់អភិបាល លទ្ធផលប្រតិបត្តិការរបស់ធនាគារសម្រាប់ការិយបរិច្ឆេទនេះ មិនបានរងផលប៉ះពាល់ជាសារវន្ត ដោយធាតុ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈមិនប្រក្រតី និងជាសារវន្តនោះទេ។

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ព្រឹត្តិការណ៍បន្ទាប់ពីការិយបរិច្ឆេទនៃរបាយការណ៍

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មិនមានព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ណាមួយកើតឡើងបន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍ ដែលតម្រូវឱ្យមានការកែតម្រូវ ឬបង្ហាញព័ត៌មានបន្ថែមក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះឡើយ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការនៅក្នុងអំឡុងការិយបរិច្ឆេទ រហូតដល់ការបរិច្ឆេទនៃរបាយការណ៍នេះរួមមាន៖

អ្នកឧកញ៉ា គិត ម៉ែង
លោក Su Tieng Teck
លោក Christopher Donald Tiffin
លោក Rami Bashir Asa'd Sharaf
លោក វង្ស សុខាល
លោក តាំង ហាវឌី

ប្រធានក្រុមប្រឹក្សាភិបាល
អភិបាល (បានលាលែងនៅថ្ងៃទី16 សីហា ឆ្នាំ2023)
អភិបាល (បានលាលែងនៅថ្ងៃទី16 សីហា ឆ្នាំ2023)
អភិបាល
អភិបាលឯករាជ្យ
អភិបាលឯករាជ្យ

ភាគហ៊ុនកាន់កាប់ដោយអភិបាល

អ្នកឧកញ៉ា គិត ម៉ែង កាន់កាប់ភាគហ៊ុនចំនួន **20%** នៃចំនួនភាគហ៊ុនសរុបទាំងអស់ និងចំនួន 100% នៃភាគហ៊ុនរបស់ WING Holdings Pte Limited ដែលជាក្រុមហ៊ុនមេរបស់ធនាគារ។ អភិបាលផ្សេងទៀត មិនកាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនរបស់ធនាគារដោយផ្ទាល់នៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុងអំឡុងការិយបរិច្ឆេទ និងនៅចុងការិយបរិច្ឆេទ នៃរបាយការណ៍ហិរញ្ញវត្ថុនេះ គឺមិនមានកិច្ចព្រមព្រៀងណាមួយ ដែលធនាគារជាតិម្ខាង ដែលកម្មវត្ថុនៃកិច្ចព្រមព្រៀងនោះអាចផ្តល់លទ្ធភាពដល់អភិបាលណាម្នាក់ ឲ្យទទួលបាននូវអត្ថប្រយោជន៍តាមមធ្យោបាយផ្សេងៗ ដូចជាការទិញភាគហ៊ុន ឬ ប័ណ្ណបំណុលរបស់ធនាគារ ឬសាជីវកម្មដទៃ។

នៅក្នុងអំឡុងការិយបរិច្ឆេទរបាយការណ៍នេះ ពុំមានអភិបាលណាម្នាក់របស់ធនាគារបានទទួល ឬ មានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ (ក្រៅពីអត្ថប្រយោជន៍ ដែលបានរួមបញ្ចូលនៅក្នុងបរិយាកាសរូប ទទួលបាន ឬ ដល់កំណត់ទទួលបានដោយក្រុមប្រឹក្សាភិបាល ដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ) តាមរយៈការចុះកិច្ចសន្យាធ្វើឡើងដោយធនាគារ ឬ ដោយក្រុមហ៊ុនពាក់ព័ន្ធជាមួយនឹងធនាគារ ដែលអភិបាលនោះជាសមាជិក ឬ ក៏ជាមួយធនាគារ ដែលអភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានការទទួលខុសត្រូវធ្វើការអះអាងបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ បង្ហាញជាសារវន្តនូវភាពត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុវត្តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មាន យ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព
- (ខ) អនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា ("CIFRSs") ឬប្រសិនបើមានគម្លាតពីស្តង់ដារនេះ ដើម្បីជាប្រយោជន៍សម្រាប់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺគួរត្រូវបានធ្វើការលាតត្រដាង ពន្យល់ និងកំណត់បរិមាណឲ្យបានសមរម្យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- (គ) ត្រួតពិនិត្យលើដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

(ឃ) វាយតម្លៃនូវលទ្ធភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ធ្វើការលាតត្រដាងព័ត៌មាននូវបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ប្រសិនបើសមស្រប និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពតាមវិធានគណនេយ្យ លើកលែងតែអភិបាលមានបំណងចង់ជម្រះបញ្ជីរបស់ធនាគារ បញ្ឈប់ដំណើរការអាជីវកម្ម ឬ គ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ និង

(ង) ត្រួតពិនិត្យ និងដឹកនាំធនាគារឲ្យមានប្រសិទ្ធភាព លើរាល់សេចក្តីសម្រេចដែលមានសារៈសំខាន់ទាំងអស់ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវ ដើម្បីធានាថាបញ្ជីគណនេយ្យត្រឹមត្រូវ ត្រូវបានរក្សាទុក ដែលលាតត្រដាង អំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារឲ្យបានត្រឹមត្រូវសមហេតុផលគ្រប់ពេលវេលា ហើយនិងធានាថាបញ្ជីគណនេយ្យគោរពតាមប្រព័ន្ធគណនេយ្យដែលបានអនុវត្ត។ គណៈគ្រប់គ្រង ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសកម្មរបស់ធនាគារ និងការក្នុងចាត់វិធានការសមស្រប ដើម្បីទប់ស្កាត់ និងស្វែងរកការបន្តហើយនិងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា ក្រុមប្រឹក្សាភិបាលបានអនុវត្តនូវរាល់តម្រូវការ ដូចមានរាយការណ៍ខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ ដែលតំណាងឲ្យក្រុមប្រឹក្សាភិបាល សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដូចដែលមានភ្ជាប់ជាមួយទាំងនេះ ថាបានបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាម CIFRSs។

ចុះហត្ថលេខាជំនួសឲ្យក្រុមប្រឹក្សាភិបាល ដោយអនុលោមទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



Han Peng Kwang
អគ្គនាយក



ហេង ប៊ិនថៃ
អគ្គនាយករង

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ៖ ភាគទុនិករបស់ ធនាគារ រឹង (ខេមបូឌា) ម.ក

មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ រឹង (ខេមបូឌា) ម.ក (ដែលហៅកាត់ថា “ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 និងរបាយការណ៍លទ្ធផលពេញលេញ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយនិងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានព័ត៌មានគោលនយោបាយគណនេយ្យសារវន្ត។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់មកជាមួយទាំងនេះ បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី31 ខែធ្នូ ឆ្នាំ2023 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (“CIFRSs”)។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្ម នៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាមស្តង់ដារទាំងនោះ ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែកនៃ ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។

យើងខ្ញុំមានភាពឯករាជ្យពីធនាគារ ដោយអនុលោមទៅតាមក្រមសីលធម៌វិជ្ជាជីវៈសម្រាប់គណនេយ្យករជំនាញ និងសវនករប្រតិបត្តិ ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃកម្ពុជា រួមទាំងតម្រូវការខាងសីលធម៌ដែលពាក់ព័ន្ធនឹងការងារសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងខ្ញុំក៏បានបំពេញនូវទំនួលខុសត្រូវដទៃទៀតតាមតម្រូវការទាំងនេះផងដែរ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្ម ដែលយើងខ្ញុំបានទទួល គឺមានភាពគ្រប់គ្រាន់ និងសមស្រប ដើម្បីជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍របស់សវនករ

ព័ត៌មានផ្សេងទៀត ដែលទទួលបាននាការបរិច្ឆេទនៃរបាយការណ៍របស់សវនករ រួមមានព័ត៌មានអំពីធនាគារនិងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល។ គណៈគ្រប់គ្រងទទួលខុសត្រូវ ចំពោះព័ត៌មានផ្សេងទៀតនេះ។

មតិយោបល់របស់យើងខ្ញុំ លើរបាយការណ៍ហិរញ្ញវត្ថុ ពុំត្រូវដណ្តប់លើព័ត៌មានផ្សេងទៀតនេះទេ ហើយយើងខ្ញុំ មិនបង្ហាញសេចក្តីសន្និដ្ឋានបែបធានាអះអាងក្នុងទម្រង់ណាមួយ ទៅលើព័ត៌មានផ្សេងទៀតនេះដែរ។

ទាក់ទងនឹងការងារសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺការអានព័ត៌មានផ្សេងទៀតនេះ ហើយពិចារណាថា តើព័ត៌មានផ្សេងទៀតនេះ មានភាពខុសគ្នាជាសារវន្ត ឬទេ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុ ឬចំណេះដឹងរបស់យើងខ្ញុំ ដែលទទួលបាននៅក្នុងការងារសវនកម្ម ឬ ថា តើព័ត៌មានផ្សេងទៀតនេះ មានកំហុសឆ្គងជាសារវន្ត ឬទេ ដោយផ្អែកលើការងារដែលបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្ត លើព័ត៌មានផ្សេងទៀតនេះ យើងខ្ញុំតម្រូវឲ្យរបាយការណ៍តាមភាពជាក់ស្តែង។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ចំពោះព័ត៌មានផ្សេងទៀតនេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រង ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិត និងត្រឹមត្រូវ នៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាម CIFRSs ហើយនិងមានការទទួលខុសត្រូវចំពោះប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការវាយតម្លៃលទ្ធភាពនិរន្តរភាពអាជីវកម្មរបស់ធនាគារ និងធ្វើការលាតត្រដាង នូវបញ្ហាទាំងឡាយណាដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាមវិធានគណនេយ្យរបស់ធនាគារ លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬបញ្ចប់ដំណើរការប្រតិបត្តិការធនាគារ ឬ ក៏គ្មានមធ្យោបាយជាក់លាក់ណាមួយទៀតក្រៅពីនេះ។

អ្នកទទួលបន្ទុកលើអភិបាលកិច្ចមានទំនួលខុសត្រូវក្នុងការត្រួតពិនិត្យមើលលើដំណើរនៃ ការរាយការណ៍អំពីហិរញ្ញវត្ថុរបស់ធនាគារ។

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះ៖ ភាគទុនិករបស់ ធនាគារ រីង (ខេមបូឌា) ម.ក

ការទទួលខុសត្រូវរបស់សវនករចំពោះសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ ហិរញ្ញវត្ថុ ទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករ ដែលរួមមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផល គឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថា ការងារសវនកម្ម ដែលប្រព្រឹត្តទៅដោយអនុលោមតាម CISA តែងតែរកឃើញកំហុសឆ្គងជាសារវន្ត ដែលមាននោះទេ។ កំហុសឆ្គង ដែលកើតចេញពីការក្លែងបន្លំ ឬការភាន់ច្រឡំនឹងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬបញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាម CISA យើងខ្ញុំ បានធ្វើការវិនិច្ឆ័យ និងរក្សានូវចម្ងល់ប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុ ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភាន់ច្រឡំ បង្កើតនិងអនុវត្តនីតិវិធីសវនកម្ម ដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ ហើយប្រមូលភស្តុតាងសវនកម្មឲ្យបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យ ដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាង ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គង ដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការបុប្ផិក ការបន្លំ ការលុបចេញដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬមិនគោរពតាមប្រព័ន្ធគ្រប់គ្រងពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្ម ដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការគ្រប់គ្រងពិនិត្យផ្ទៃក្នុងរបស់ធនាគារទេ។
- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មតាមវិធានគណនេយ្យដោយគណៈគ្រប់គ្រង និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋាន ថាមានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត ទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌទាំងឡាយណាដែលនាំឲ្យមានការសង្ស័យជាសារវន្ត ទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ធនាគារ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា មានវត្តមាននៃភាពមិនប្រាកដប្រជា ជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍សវនករលើកំណត់សម្គាល់ដែលពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់នោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនករ។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ និងលក្ខខណ្ឌនាពេលអនាគត ក៏អាចបង្កឲ្យធនាគារ មិនអាចបន្តនិរន្តរភាពអាជីវកម្មបានផងដែរ។
- វាយតម្លៃការដាក់បង្ហាញទូទៅ រចនាសម្ព័ន្ធ និងមាតិកា នៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថា តើរបាយការណ៍ហិរញ្ញវត្ថុ តំណាងឲ្យប្រតិបត្តិការ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋាន ដើម្បីសម្រេចចំណុចនៃការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំ បានធ្វើការទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាព និងពេលវេលាដែលបានគ្រោងទុក នៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ ដែលរួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធគ្រប់គ្រងពិនិត្យផ្ទៃក្នុង ដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។

ឡាន ស៊ីនរតនា
ដៃគូសវនករ



Sinratana Lan
Partner

អ៊ិនស៊ី អ៊ែន យ៉ាង (ខេមបូឌា)
ក្រុមហ៊ុនគណនេយ្យករជំនាញ
សវនករប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី29 ខែមីនា ឆ្នាំ2024

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	2023		2022	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
ទ្រព្យសកម្ម					
សាច់ប្រាក់ និងសមតុល្យនៅធនាគារ	4	568,571,559	2,322,614,819	183,373,258	754,947,703
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ	5	85,362,222	348,704,677	30,513,028	125,622,136
ឥណទាន និងបុរេប្រទាន ទៅអតិថិជន	6	786,196,374	3,211,612,188	363,457,095	1,496,352,860
ការវិនិយោគលើមូលបត្របំណុលនៅថ្ងៃដើមរំលស់	7	5,964,194	24,363,732	2,013,107	8,287,962
ទ្រព្យសកម្មផ្សេងៗ	8	33,145,724	135,400,281	27,465,720	113,076,369
ទ្រព្យសកម្មអរូបិយ	9	2,478,175	10,123,345	3,354,709	13,811,337
ទ្រព្យ និងបរិក្ខារ	10	22,390,222	91,464,057	13,942,196	57,400,021
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	11	86,445,182	353,128,568	9,000,332	37,054,367
ឥណទានពន្ធលើប្រាក់ចំណូល	12	1,123,853	4,590,940	-	-
ពន្ធពន្យារជាទ្រព្យសកម្ម	12	-	-	663,046	2,729,760
ទ្រព្យសកម្មសរុប		1,591,677,505	6,502,002,607	633,782,491	2,609,282,515
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើរបស់អតិថិជន	13	1,069,317,896	4,368,163,605	299,083,132	1,231,325,254
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	14	117,945,491	481,807,331	96,300,576	396,469,471
បំណុលរលំលែត	15	90,022,472	367,741,798	110,761,575	456,005,404
ប្រាក់កម្ចី	16	5,982,567	24,438,786	99,225	408,509
គណនីត្រូវបង់ និងបំណុលផ្សេងៗ	17	11,869,264	48,485,943	10,594,188	43,616,273
អនុបំណុល	18	20,000,000	81,700,000	10,013,973	41,227,527
បំណុលភតិសន្យា	19	80,454,479	328,656,547	9,594,495	39,500,536
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	20	149,308	609,923	181,844	748,652
ពន្ធពន្យារជាបំណុល	12	778,905	3,181,827	-	-
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា	12	-	-	1,191,242	4,904,343
បំណុលសរុប		1,396,520,382	5,704,785,760	537,820,250	2,214,205,969
មូលធន					
ដើមទុន	21	75,000,000	300,000,000	75,000,000	300,000,000
វិភាគទានសម្រាប់ដើមទុន					
នាពេលអនាគត	21	95,000,000	380,000,000	-	-
ទុនបម្រុងបទប្បញ្ញត្តិ	21	20,376,628	83,620,053	3,816,325	15,557,208
ប្រាក់ចំណេញរក្សាទុក		4,780,495	19,494,685	17,145,916	70,316,565
លម្អៀងបង្កពីការបកប្រែរូបិយប័ណ្ណ		-	14,102,109	-	9,202,773
មូលធនសរុប		195,157,123	797,216,847	95,962,241	395,076,546
បំណុល និងមូលធនសរុប		1,591,677,505	6,502,002,607	633,782,491	2,609,282,515

របាយការណ៍លទ្ធផលពេញលេញ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	2023		2022	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ចំណូលការប្រាក់	22	73,350,527	301,470,666	28,258,181	115,491,186
ចំណាយការប្រាក់	22	(39,121,329)	(160,788,662)	(8,692,681)	(35,526,987)
ចំណូលការប្រាក់សុទ្ធ	22	34,229,198	140,682,004	19,565,500	79,964,199
ចំណូលកម្រៃ និងជើងសារ	23	54,358,977	223,415,395	54,700,136	223,559,456
ចំណាយកម្រៃ និងជើងសារ	23	(11,846,130)	(48,687,594)	(10,613,272)	(43,376,443)
ចំណូលកម្រៃ និងជើងសារ - សុទ្ធ	23	42,512,847	174,727,801	44,086,864	180,183,013
ចំណូលផ្សេងៗ	24	2,359,152	9,696,115	1,074,414	4,391,130
ចំណេញប្រតិបត្តិការសុទ្ធ		79,101,197	325,105,920	64,726,778	264,538,342
ការខាតបង់ អ៊ីមត្រូវមិន លើឧបករណ៍ហិរញ្ញវត្ថុ	25	(5,613,156)	(23,070,071)	(1,237,923)	(5,059,391)
ចំណាយបុគ្គលិក	26	(38,311,248)	(157,459,229)	(26,238,889)	(107,238,339)
ចំណាយរំលស់	27	(6,763,561)	(27,798,236)	(4,103,566)	(16,771,274)
ចំណាយប្រតិបត្តិការផ្សេងៗ	28	(22,771,070)	(93,589,098)	(23,020,326)	(94,084,072)
ចំណេញមុនគិតពន្ធលើប្រាក់ចំណូល		5,642,162	23,189,286	10,126,074	41,385,266
ចំណាយពន្ធលើប្រាក់ចំណូល	12	(1,447,280)	(5,948,321)	(2,117,428)	(8,653,928)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		4,194,882	17,240,965	8,008,646	32,731,338
ចំណូលពេញលេញផ្សេងៗ					
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	4,899,336	-	4,022,262
ចំណេញពេញលេញសរុបសម្រាប់ការិយបរិច្ឆេទ		4,194,882	22,140,301	8,008,646	36,753,600

របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដើមទុន		វិភាគទានសម្រាប់ដើមទុននា ពេលអាណត្តិ		ទុនបម្រុងបទប្បញ្ញត្តិ	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	75,000,000	300,000,000	-	-	3,816,325	15,557,208
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-
ចំណេញពេញលេញសរុប	-	-	-	-	-	-
វិភាគទានបន្ថែម	-	-	95,000,000	380,000,000	-	-
ការផ្ទេរពីប្រាក់ចំណេញរក្សាទុក ទៅទុន បម្រុងបទប្បញ្ញត្តិ (កំណត់សម្គាល់លេខ 2.1)	-	-	-	-	16,560,303	68,062,845
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	75,000,000	300,000,000	95,000,000	380,000,000	20,376,628	83,620,053
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	75,000,000	300,000,000	-	-	1,680,126	6,826,563
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	-	-	-
ចំណេញពេញលេញសរុប	-	-	-	-	-	-
ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅ ទុនបម្រុងបទប្បញ្ញត្តិ	-	-	-	-	2,136,199	8,730,645
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	75,000,000	300,000,000	-	-	3,816,325	15,557,208



ប្រាក់ចំណេញរក្សាទុក		លម្អៀងបង្ការពីការបកប្រែ រូបិយប័ណ្ណ		សរុប	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	
17,145,916	70,316,565	9,202,773	95,962,241	395,076,546	
4,194,882	17,240,965	-	4,194,882	17,240,965	
-	-	4,899,336	-	4,899,336	
4,194,882	17,240,965	4,899,336	4,194,882	22,140,301	
-	-	-	95,000,000	380,000,000	
(16,560,303)	(68,062,845)	-	-	-	
4,780,495	19,494,685	14,102,109	195,157,123	797,216,847	
-	-	-	-	-	
11,273,469	46,315,872	5,180,511	87,953,595	358,322,946	
8,008,646	32,731,338	-	8,008,646	32,731,338	
-	-	4,022,262	-	4,022,262	
8,008,646	32,731,338	4,022,262	8,008,646	36,753,600	
(2,136,199)	(8,730,645)	-	-	-	
17,145,916	70,316,565	9,202,773	95,962,241	395,076,546	

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

		2023		2022	
		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
សាច់ប្រាក់សុទ្ធ ទទួលបានពី សកម្មភាពប្រតិបត្តិការ	29	242,379,269	996,178,796	51,865,439	211,974,051
សកម្មភាពវិនិយោគ					
ការទិញវិនិយោគលើមូលបត្របំណុល	7	(3,941,026)	(16,197,617)	-	-
ការទិញនូវទ្រព្យសកម្មអរូបិយ	9	(184,445)	(758,069)	(2,130,554)	(8,707,574)
ការទិញនូវទ្រព្យ និងបរិក្ខារ	10	(11,902,088)	(48,917,582)	(10,096,154)	(41,262,981)
សាច់ប្រាក់ពីការលក់ទ្រព្យ និងបរិក្ខារ		-	-	23,550	96,249
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(16,027,559)	(65,873,268)	(12,203,158)	(49,874,306)
សកម្មភាពហិរញ្ញប្បទាន					
សាច់ប្រាក់ទទួលបានពីអនុបំណុល	18	10,000,000	41,100,000	10,000,000	40,870,000
សាច់ប្រាក់ទទួលបានពីកម្ចី	16	5,900,784	24,252,222	105,944	432,993
ការទូទាត់នៃប្រាក់កម្ចី	16	(13,701)	(56,311)	(6,719)	(27,461)
ការទូទាត់ផ្នែកនៃប្រាក់ដើមនៃបំណុលភតិសន្យា	19	(1,542,730)	(6,340,620)	(765,490)	(3,128,558)
ការទូទាត់នៃវិភាគទានសម្រាប់ដើមទុននាពេលអនាគត	21	95,000,000	390,450,000	-	-
សាច់ប្រាក់សុទ្ធ ទទួលបានពី សកម្មភាពហិរញ្ញប្បទាន		109,344,353	449,405,291	9,333,735	38,146,974
ការកើនឡើងនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		335,696,063	1,379,710,819	48,996,016	200,246,719
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី១ ខែមករា	4	140,139,002	576,952,271	91,142,986	371,316,525
លម្អៀងពីការបកប្រែរូបិយប័ណ្ណ		-	(12,876,850)	-	5,389,027
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាថ្ងៃទី ៣១ ខែធ្នូ	4	475,835,065	1,943,786,240	140,139,002	576,952,271

ព័ត៌មានបន្ថែមលើលំហូរសាច់ប្រាក់ប្រតិបត្តិការពីការប្រាក់៖

ការប្រាក់បានទទួល	64,468,523	264,965,630	23,923,176	98,491,715
ការប្រាក់បានបង់	46,018,156	189,134,621	8,890,915	36,337,168

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

1. ព័ត៌មានធនាគារ

ធនាគារ រឹង (ខេមបូឌា) ម.ក ត្រូវបានបង្កើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៨ ក្នុងទម្រង់ជាក្រុមហ៊ុន ឯកជនមានកម្រិត ក្រោមលេខចុះបញ្ជី ០០០៥១០៨។ ធនាគារបានប្តូរពីធនាគារឯកទេស ទៅជាធនាគារពាណិជ្ជ ដោយទទួលអាជ្ញាប័ណ្ណ ធនាគារពាណិជ្ជពី ធនាគារជាតិ នៃកម្ពុជា សម្រាប់រយៈពេលមិនកំណត់ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ជាមួយនឹង អនុស្សារណៈ និងលក្ខន្តិកៈ ដែលត្រូវបានធ្វើបច្ចុប្បន្នភាព ដែលត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម (“MOC”) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។

សកម្មភាពចម្បងរបស់ធនាគារ គឺការផ្តល់សេវាហិរញ្ញវត្ថុដ៏ចម្រើន សុវត្ថិភាព និងងាយស្រួល ព្រមទាំងការធ្វើប្រតិបត្តិការលើប្រភេទ ជាច្រើននៃសេវាធនាគារ និងហិរញ្ញវត្ថុនានា នៅព្រះរាជាណាចក្រកម្ពុជា។

ទីស្នាក់ការចុះបញ្ជី នៃធនាគារមានទីតាំងនៅ អគារ ៧២១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

បុគ្គលិក

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារមានបុគ្គលិកសរុបចំនួន ២,៣៨៣នាក់ (ថ្ងៃទី៣១ ខែធ្នូ ២០២២៖ ១,៧៩៦នាក់)។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុបានអនុញ្ញាតឲ្យផ្សាយដោយគណៈគ្រប់គ្រងនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត

គោលនយោបាយគណនេយ្យសារវន្ត បានកំណត់ដូចខាងក្រោមត្រូវបានអនុវត្តយ៉ាងជាប់លាប់នៅគ្រប់ការិយបរិច្ឆេទដែលបានបង្ហាញ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

2.1 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំតាមមូលដ្ឋានថ្លៃដើមប្រវត្តិសាស្ត្រ លើកលែងទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ ដែល បានវាស់វែងតាមតម្លៃសមស្រប។

សេចក្តីថ្លែងស្តីពីភាពអនុលោម

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានរៀបចំឡើងស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (“CIFRSs”)។

ឆ្នាំសារពើពន្ធ

ឆ្នាំសារពើពន្ធរបស់ធនាគារ គឺចាប់ផ្តើមនៅថ្ងៃទី១ ខែមករា និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ។

ការបង្ហាញនៃរបាយការណ៍ហិរញ្ញវត្ថុ

ធនាគារបង្ហាញនូវរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនតាមលំដាប់សន្ទនីយភាព ដោយផ្អែកលើគម្រោង និងសមត្ថភាពក្នុងការប្រមូល មកវិញ/ទូទាត់នូវទ្រព្យសកម្ម/បំណុលចម្បងភាគច្រើន នៃធាតុនីមួយៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ការវិភាគទាក់ទងនឹងការប្រមូល មកវិញ ឬ ការទូទាត់ក្នុងរយៈពេល ១២ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ (ចរន្ត) និងលើសពី ១២ខែ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ (អចរន្ត) ត្រូវបានបង្ហាញនៅក្នុង កំណត់សម្គាល់លេខ ៣៤ ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត) 2.1 មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ការបង្ហាញ

ស្តង់ដារ CIAS 21 ស្តីពីផលប៉ះពាល់នៃបម្រែបម្រួលអត្រាប្តូរប្រាក់រូបិយប័ណ្ណបរទេស តម្រូវឲ្យគណៈគ្រប់គ្រងប្រើប្រាស់ការវិនិច្ឆ័យរបស់ខ្លួន ដើម្បីកំណត់នូវរូបិយប័ណ្ណមុខងាររបស់ធនាគារ ដែលវាតំណាងយ៉ាងត្រឹមត្រូវបំផុតទៅលើខ្លឹមសារសេដ្ឋកិច្ច នៃប្រតិបត្តិការ ព្រឹត្តិការណ៍ និងលក្ខខណ្ឌទាំងឡាយ ដែលមានការពាក់ព័ន្ធទៅនឹងធនាគារ។ ដើម្បីធ្វើការវិនិច្ឆ័យនេះ ធនាគារត្រូវពិចារណាដូចខាងក្រោម៖

- (i) រូបិយប័ណ្ណ ដែលមានឥទ្ធិពលជាសារវន្តទៅលើតម្លៃឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្ម (នេះច្រើនតែជារូបិយប័ណ្ណ ដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្មត្រូវបានកំណត់ និងធ្វើការទូទាត់)
- (ii) រូបិយប័ណ្ណ ដែលជាសាច់ប្រាក់ទទួលបានពីសកម្មភាពហិរញ្ញប្បទាន និង
- (iii) រូបិយប័ណ្ណ ដែលចំណូលទទួលបានពីសកម្មភាពប្រតិបត្តិការ ដែលតែងតែត្រូវបានរក្សាទុក។

ដោយផ្អែកទៅតាមខ្លឹមសារសេដ្ឋកិច្ច នៃកាលៈទេសៈដែលពាក់ព័ន្ធរបស់ធនាគារ រូបិយប័ណ្ណមុខងាររបស់ធនាគារ ត្រូវបានកំណត់ជាដុល្លារអាមេរិក។ ដុល្លារអាមេរិក គឺជារូបិយប័ណ្ណ នៃស្ថានភាពសេដ្ឋកិច្ចចម្បងក្នុងប្រតិបត្តិការរបស់ធនាគារ និងជារូបិយប័ណ្ណមានឥទ្ធិពលចម្បងទៅលើចំណូល និងចំណាយ។

ការបកប្រែទឹកប្រាក់ដុល្លារអាមេរិក ទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាដុល្លារអាមេរិក និងប្រាក់រៀល។ ទ្រព្យសកម្ម និងបំណុលត្រូវបានបកប្រែតាមអត្រាចុងគ្រា នាកាលបរិច្ឆេទនៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ខណៈដែលធាតុ នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ និងលំហូរសាច់ប្រាក់ ត្រូវបានបកប្រែទៅជាប្រាក់រៀល តាមអត្រាមធ្យមសម្រាប់ការិយបរិច្ឆេទបញ្ចប់។ ដើមទុន និងវិភាគទានសម្រាប់ដើមទុននាពេលអនាគត ត្រូវបានបកប្រែតាមអត្រា 4,000 រៀល ក្នុង 1 ដុល្លារអាមេរិក។ លម្អៀងដែលកើតចេញពីការបកប្រែរូបិយប័ណ្ណ ត្រូវបានទទួលស្គាល់នៅក្នុង លម្អៀងបង្កពីការបកប្រែរូបិយប័ណ្ណដែលបានបង្ហាញនៅក្នុង ផ្នែកមូលធន នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។ ការបកប្រែទឹកប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល បានរួមបញ្ចូលសម្រាប់តែបំពេញតម្រូវការនៃការធ្វើបទបង្ហាញស្របតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់រៀល ដោយផ្អែកលើអត្រាប្តូរប្រាក់ ដែលអនុវត្តក្នុង 1 ដុល្លារអាមេរិក ដូចខាងក្រោម៖

	2023	2022
អត្រាចុងគ្រា	4,085	4,117
អត្រាមធ្យម	4,110	4,084

2.2 ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មលើស្តង់ដារគណនេយ្យ និងបំណកស្រាយ

ធនាគារបានអនុវត្តជាលើកដំបូងនូវស្តង់ដារថ្មី និងវិសោធនកម្មដែលមានប្រសិទ្ធភាពសម្រាប់ការិយបរិច្ឆេទប្រចាំឆ្នាំដែលចាប់ផ្តើមឡើងនៅ ឬបន្ទាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដូចខាងក្រោម៖

- CIFRS 17 កិច្ចសន្យាធានារ៉ាប់រង

CIFRS 17 កិច្ចសន្យាធានារ៉ាប់រង គឺជាស្តង់ដារថ្មីទូទៅនៃគណនេយ្យ សម្រាប់កិច្ចសន្យាធានារ៉ាប់រង រួមមានការទទួលស្គាល់ និងការវាស់វែងការបង្ហាញ និងការលាតត្រដាង។

CIFRS 17 បានជំនួស CIFRS 4 កិច្ចសន្យាធានារ៉ាប់រង ។ ស្តង់ដារគណនេយ្យថ្មីនេះមិនមានផលប៉ះពាល់ជាសារវន្តទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.2 ស្តង់ដារគណនេយ្យថ្មី និងវិសោធនកម្មលើស្តង់ដារគណនេយ្យ និងបំណកស្រាយ (ត)

- ការលាតត្រដាង គោលការណ៍គណនេយ្យ វិសោធនកម្មនៃ CIAS 1 និងការអនុវត្តសេចក្តីថ្លែងការណ៍ CIFRS ទី 2

វិសោធនកម្មនៃ CIAS 1 និងការអនុវត្តសេចក្តីថ្លែងការណ៍ CIFRS ទី 2 ផ្តល់ការវិនិច្ឆ័យសារវន្តដោយបានផ្តល់នូវការណែនាំ និងជាគំរូដើម្បីជាជំនួយដល់អង្គភាពក្នុងការប្រើប្រាស់ការវិនិច្ឆ័យសារវន្តទៅលើការលាតត្រដាងគោលការណ៍នៃគណនេយ្យ។ វិសោធនកម្មនេះ មានគោលបំណងដើម្បីជាជំនួយដល់អង្គភាព ក្នុងការលាតត្រដាងនូវគោលការណ៍គណនេយ្យសំខាន់ៗដែលមានប្រយោជន៍ជាងដោយជំនួសនូវតម្រូវការបង្កើនអង្គភាពដើម្បីលាតត្រដាងគោលការណ៍គណនេយ្យសំខាន់ៗ តាមតម្រូវការក្នុងការណែនាំលាតត្រដាងនៃភាពសារវន្តរបស់គោលការណ៍គណនេយ្យ និងបន្ថែមការណែនាំអំពីរបៀបដែលអង្គភាពអនុវត្តគោលគំនិត នៃភាពសារវន្ត ក្នុងការសម្រេចចិត្តអំពីការលាតត្រដាងគោលការណ៍គណនេយ្យថ្លែងការណ៍ CIFRS ទី 2។

- ការលាតត្រដាង គោលការណ៍គណនេយ្យ វិសោធនកម្មនៃ CIAS 1 និងការអនុវត្តសេចក្តីថ្លែងការណ៍ CIFRS ទី 2

វិសោធនកម្មនេះធ្លាប់មានផលប៉ះពាល់លើការលាតត្រដាងនៃគោលការណ៍គណនេយ្យ តែមិនមែនលើការវាយតម្លៃ ការទទួលស្គាល់ ឬ ការបង្ហាញនូវចំណុចណាមួយនៅក្នុងស្ថានភាពហិរញ្ញវត្ថុ ឬ លទ្ធផលរបស់ក្រុមហ៊ុនទេ។

- កំណែទម្រង់ពន្ធអន្តរជាតិគោលការណ៍គំរូដំណើរការនៃវិសោធនកម្មទៅលើ CIAS 12

នាថ្ងៃទី 23 ខែឧសភា ឆ្នាំ២០២៣, វិសោធនកម្មដែលមានប្រសិទ្ធភាពជាបន្ទាន់ បានធ្វើឲ្យអង្គភាពមានភាពធូរស្រាលជាបណ្តោះអាសន្នពីការទទួលស្គាល់ និងការលាតត្រដាងនូវគណនេយ្យសម្រាប់ពន្ធពន្យារដែលកើតឡើងដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) លើកំណែទម្រង់ពន្ធអន្តរជាតិ-ពន្ធលើប្រាក់ចំណូលគោលការណ៍2 និងការណែនាំនូវតម្រូវការក្នុងការលាតត្រដាង ដែលជាជំនួយដល់អ្នកវិនិយោគឲ្យយល់ច្បាស់ពីការប៉ះពាល់របស់ធនាគារលើពន្ធលើប្រាក់ចំណូល ដែលបំណុលមកពីកំណែទម្រង់នេះ ជាពិសេសនៅមុនពេលច្បាប់ដែលត្រូវអនុវត្តគោលការណ៍នេះមានប្រសិទ្ធភាព។ ការទទួលយកវិសោធនកម្មទាំងនេះ មិនមានផលប៉ះពាល់ដល់ធនាគារទេ។

2.3 ស្តង់ដារ និងបំណកស្រាយដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព

ស្តង់ដារថ្មី និងវិសោធនកម្មព្រមទាំងបំណកស្រាយដែលបានចេញផ្សាយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព នឹងមិនរំពឹងថាមានផលប៉ះពាល់ជាសារវន្តទៅលើស្ថានភាពហិរញ្ញវត្ថុ ឬ លទ្ធផលរបស់ធនាគារទេ។

2.4 ឧបករណ៍ហិរញ្ញវត្ថុ

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគាររួមមាន សាច់ប្រាក់នៅក្នុងដៃ សមតុល្យជាមួយធនាគារជាតិ នៃ កម្ពុជា (លើកលែងតែប្រាក់បញ្ញើតាមបទប្បញ្ញត្តិ) សមតុល្យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ឥណទាន និងបុរេប្រទានទៅអតិថិជន ការវិនិយោគលើមូលបត្របំណុល ទ្រព្យសកម្មផ្សេងៗ (លើកលែងតែប្រាក់បញ្ញើមិនអាចទទួលបានកម្រៃ និងការទូទាត់ជាមុន) ប្រាក់បញ្ញើពីអតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងបំណុលផ្សេងៗ (លើកលែងតែពន្ធត្រូវបង់)។

(i) ការទទួលស្គាល់ និងការវាស់វែងដំបូង

ទ្រព្យសកម្មនិងបំណុលហិរញ្ញវត្ថុ ទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នៅពេលដែលធនាគារក្លាយជាភាគីនៃកិច្ចសន្យា។

ទ្រព្យសកម្ម ឬ បំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្រប តាមរយៈចំណេញ ឬខាត (“FVTPL”) បូកនឹងថ្លៃដើមប្រតិបត្តិការ ដែលកើតដោយផ្ទាល់ពីការទិញ ឬ លក់ ទ្រព្យសកម្ម និងបំណុលទាំងនោះ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត) 2.4 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ii) ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង៖ ថ្លៃដើមរំលស់ តម្លៃសមស្រប តាមរយៈចំណូលពេញលេញផ្សេងៗ (“FVOCI”) ឬ FVTPL។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្ម ដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវលំហូរសាច់ប្រាក់នាការលបរិច្ឆេទជាក់លាក់ សម្រាប់ទូទាត់តែប្រាក់ដើមនិងការប្រាក់ (“SPPI”)។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោម ហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទជាក់លាក់ ចំពោះលំហូរសាច់ប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)។

សម្រាប់ការទទួលស្គាល់នូវឧបករណ៍មូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ ជួញដូរ ធនាគារអាចជ្រើសរើសការបង្ហាញការប្រែប្រួលលើតម្លៃសមស្របនាពេលបន្ទាប់ក្នុងលទ្ធផលពេញលេញផ្សេងៗ។ ការជ្រើសរើសនេះធ្វើឡើងដាច់ដោយឡែកចំពោះការវិនិយោគនីមួយៗ។

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង ធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមិនបានបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមថ្លៃដើមរំលស់ ឬ តាម FVOCI ត្រូវវាស់វែងតាម FVTPL ប្រសិនបើធ្វើដូច្នេះ នឹងលុបបំបាត់ ឬ កាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង។

ការវាយតម្លៃគំរូអាជីវកម្ម

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់គណៈគ្រប់គ្រងផ្តោតលើការស្វែងរកចំណូលការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នារវាង រយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុល ដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬ ការធ្វើឲ្យមានលំហូរសាច់ប្រាក់តាមរយៈការលក់ទ្រព្យសកម្ម។
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅគណៈគ្រប់គ្រងរបស់ធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.4 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ii) ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ

- របៀបដែលគណៈគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្នែកលើតម្លៃសមស្របនៃទ្រព្យសកម្ម ដែលបានគ្រប់គ្រង ឬ សាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាជាចំណាយឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឲ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារ

ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលរក្សាទុកសម្រាប់ការជួញដូរ ឬ ចាត់ចែង ហើយលទ្ធផលរបស់វាត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប និងត្រូវបានវាស់វែងតាម FVTPL ព្រោះទ្រព្យសកម្មទាំងនោះមិនមែនរក្សាទុក ដើម្បីប្រមូលសាច់ប្រាក់តាមកិច្ចសន្យា ហើយក៏មិនមែនដើម្បីប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ។

ការវាយតម្លៃថាតើលំហូរសាច់ប្រាក់កិច្ចសន្យាគឺជា ការទូទាត់តែប្រាក់ដើម និងការប្រាក់ (“SPPI”)

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់តម្លៃពេលវេលានៃទឹកប្រាក់ និងសម្រាប់ហានិភ័យឥណទាន ដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមដែលនៅសល់ សម្រាប់អំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយ និងហានិភ័យជាមូលដ្ឋានផ្សេងទៀត ដែលជាប់ពាក់ព័ន្ធនឹងការផ្តល់កម្ចី (ដូចជា ហានិភ័យសន្ទនីយភាព និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់តែទូទាត់ប្រាក់ដើម និងការប្រាក់ ធនាគារ ត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬ ចំនួនលំហូរសាច់ប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឲ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់។

ក្នុងការវាយតម្លៃ ធនាគារពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកំណត់ឲ្យធនាគារ ទាមទារមកវិញនូវលំហូរទឹកប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ឧទាហរណ៍ ឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃពេលវេលា (ឧទាហរណ៍ ការកំណត់អត្រាការប្រាក់ឡើងវិញតាមកាលកំណត់)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.4 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(ii) ការចាត់ចំណាត់ថ្នាក់ (ត)

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទាន ដែលផ្តល់ដោយធនាគារ ត្រូវបានធានាដោយការដាក់ទ្រព្យបញ្ចាំរបស់អតិថិជន ក៏មានកំហិតដល់ធនាគារ ក្នុងការទាមទារសាច់ប្រាក់មកវិញដែរនូវទ្រព្យបញ្ចាំ (ឥណទានដែលមិនអាចប្រមូលមកវិញបាន)។ ក្នុងករណីនេះ ធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថា តើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ ឬទេ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬ ទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃនៃទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជន គឺជាបុគ្គលឬក្រុម ឬ ជាអង្គភាពប្រតិបត្តិការសំខាន់ ឬ ជាអង្គភាពដែលមានគោលបំណងពិសេស
- ថាតើទ្រព្យដាក់ធានា គឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬ ជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬ ទេ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់ដំបូងឡើយ លើកលែងតែ ក្នុងអំឡុងពេល ដែលធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

(iii) ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ ផុតកំណត់ ឬ ធនាគារបានធ្វើការផ្ទេរសិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យា ក្នុងប្រតិបត្តិការមួយ ដែលហានិភ័យ និងអត្ថប្រយោជន៍នៃភាពជាម្ចាស់កម្មសិទ្ធិសំខាន់ៗ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬ ក្នុងករណីដែលធនាគារមិនបានផ្ទេរ ឬ មិនរក្សាទុកនូវរាល់ហានិភ័យ និងអត្ថប្រយោជន៍នៃភាពជាម្ចាស់កម្មសិទ្ធិសំខាន់ៗ ហើយក៏មិនបានរក្សាទុកនូវការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ លម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬ តម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបានដកបំណុលថ្មីដែលទទួលយក) និង (ii) ចំណេញ ឬ ខាតដែលបានទទួលស្គាល់ក្នុងលទ្ធផលពេញលេញផ្សេងៗត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។

បំណុលហិរញ្ញវត្ថុ

ធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬ លុបចោល ឬ ផុតកំណត់។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.4 ឧបករណ៍ហិរញ្ញវត្ថុ (ត)

iv) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះធនាគារវាយតម្លៃថា តើលំហូរសាច់ប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាជាសារវន្ត ឬទេ។

ប្រសិនបើលំហូរសាច់ប្រាក់មានភាពខុសគ្នាជាសារវន្ត នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានចាត់ទុកថា ផុតកំណត់។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើម ត្រូវឈប់ទទួលស្គាល់ (សូមមើល (iii)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ។ ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវា ដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មី និងថ្លៃ សេវា ដែលទទួលបានមកវិញលើថ្លៃចំណាយប្រតិបត្តិការ ដែលកើតឡើង ត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង
- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាត លើទ្រព្យសកម្មដែលឈប់ទទួលស្គាល់។
- ប្រសិនបើលំហូរសាច់ប្រាក់ ត្រូវបានកែប្រែ នៅពេលដែលអតិថិជន ជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះគោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើមជៀសជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង។ ប្រសិនបើធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរសាច់ប្រាក់ ទ្រព្យសកម្មនោះត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវតែត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែ ឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយការលុបចេញពីបញ្ជី)។ វិធីសាស្ត្រនេះជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃនូវចំនួន ហើយក្នុងករណីនេះ មានន័យថា លក្ខខណ្ឌវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។
- ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមថ្លៃដើមរំលស់ ឬ FVOCI មិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ នោះធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវ ជាចំណេញ ឬ ខាត។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាអណ្តែត អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬ ខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ។ រាល់ការចំណាយ ឬ ថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់ នៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានកែតម្រូវនោះ។
- ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬ ខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើអ៊ីមភារមិននៃទ្រព្យសកម្ម។ ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់ដែលគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

បំណុលហិរញ្ញវត្ថុ

ធនាគារ ឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវ ហើយលំហូរសាច់ប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប។ លម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុ ដែលត្រូវបានឈប់ទទួលស្គាល់ និងតម្លៃតបស្នង ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។ តម្លៃតបស្នង រួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុល រួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត) 2.4 ឧបករណ៍ហិរញ្ញវត្ថុ (ត)

iv) ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ (ត)

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះ មិនធ្វើឲ្យមានការរំលស់ទទួលស្គាល់ទេ នោះថ្លៃដើមរំលស់នៃបំណុល ត្រូវគណនាឡើងវិញ ដោយធ្វើអប្បបរមាលំហូរសាច់ប្រាក់ដែលបាន កែប្រែតាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬ ខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត។ សម្រាប់បំណុលហិរញ្ញវត្ថុដែលមានអត្រាអណ្តូតអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ដែលប្រើដើម្បីគណនាចំណេញ ឬ ខាតពីការកែតម្រូវ ត្រូវបានកែប្រែ ដើម្បីផ្តុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ននៅពេលដែលធ្វើការ កែតម្រូវ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយ៉ាងនៃបំណុល និងរំលស់ តាមរយៈពេល ដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញ លើឧបករណ៍ ហិរញ្ញវត្ថុ។

(v) ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវបានកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ លុះត្រាតែធនាគារមានសិទ្ធិតាមច្បាប់ ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួន នៅសល់សុទ្ធ ឬ ក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា។

(vi) ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬ តម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុល នៅក្នុងប្រតិបត្តិ ការតាមលំដាប់ដោយ រវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬ ក្នុងករណីមិនមានទីផ្សារ គោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលធនាគារអាចកំណត់បាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ។

ធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើ មាន។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬ បំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិ ការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃដាច់ខាត។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះធនាគារត្រូវប្រើបច្ចេកទេសវាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែល អាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន។ បច្ចេកទេសវាយតម្លៃដែលបាន ជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅ គឺជាតម្លៃ ប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬ បានទទួល។ ប្រសិនបើធនាគារកំណត់ថា តម្លៃសមស្រប នៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃ ក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬ បំណុលដែលស្រដៀងគ្នា ឬ ក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិន អាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនមានភាពជាសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូង តាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃ ប្រតិបត្តិការ។ បន្ទាប់មកទៀត លម្អៀងនោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត ផ្អែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែ មិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យទីផ្សារដែលអាចអង្កេតបាន ឬ នៅពេលបញ្ចប់ប្រតិបត្តិការនោះទេ។

តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតិចជាងចំនួន ទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់។

ធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃថានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ ប្តូរបានកើតឡើង។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត) 2.4 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”)

ធនាគារទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ឥណទានរំពឹងទុក (“ECLs”) ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលជាឧបករណ៍បំណុល និងមិនបានវាស់វែងតាម FVTPL។

ECLs តំណាងឲ្យការខាតបង់ឥណទានដែលឆ្លុះបញ្ចាំងពីចំនួនទឹកប្រាក់ដែលមិនលម្អៀង និងប្រូបាបប៊ីលីតេ ដែលត្រូវបានកំណត់ដោយការវាយតម្លៃលទ្ធផលជាច្រើនដែលអាចកើតមានតម្លៃពេលវេលានៃប្រាក់ និងព័ត៌មានសមហេតុផល និងអាចទុកចិត្តបានអំពីព្រឹត្តិការណ៍កន្លងមក ស្ថានភាពបច្ចុប្បន្ន និងការព្យាករណ៍នូវស្ថានភាពសេដ្ឋកិច្ចនាពេលអនាគត។ សំវិធានធន ECLs ត្រូវបានវាស់វែងតាមបរិមាណស្មើនឹង (i) ECLs 12 ខែ ឬ (ii) អាយុកាល ECLs សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានការកើនឡើងនូវហានិភ័យឥណទាន (“SICR”) ចាប់តាំងពីមានការទទួលស្គាល់ដំបូង (វិធីសាស្ត្រទូទៅ)។

ECLs 12 ខែគឺជាផ្នែកមួយនៃអាយុកាល ECLs ដែលបណ្តាលមកពីព្រឹត្តិការណ៍មិនប្រក្រតីនៅឧបករណ៍ហិរញ្ញវត្ថុ ដែលអាចធ្វើទៅបានក្នុងរយៈពេល 12 ខែបន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍។ ឧបករណ៍ហិរញ្ញវត្ថុដែល ECLs រយៈពេល 12ខែ ត្រូវបានទទួលស្គាល់ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី1”។

ECLs ពេញមួយអាយុកាល គឺជាការបាត់បង់ឥណទានដែលបណ្តាលមកពីព្រឹត្តិការណ៍ដែលអាចកើតមានទាំងអស់នៅអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុ។ ឧបករណ៍ហិរញ្ញវត្ថុ ដែលបានទទួលស្គាល់ ECLs ពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី2”។

ការវាយតម្លៃតាមដំណាក់កាល

វិធីសាស្ត្រ 3 ដំណាក់កាលសម្រាប់ អ៊ីមត្រៃមិន នៃឧបករណ៍ហិរញ្ញវត្ថុ ត្រូវបានប្រើ ដោយផ្អែកលើថាមានការថយចុះគួរឲ្យកត់សម្គាល់ នៃហានិភ័យឥណទាននៃ ទ្រព្យសកម្មហិរញ្ញវត្ថុដែរ ឬ ទេ។ ដំណាក់កាលទាំង 3 នេះរួចបន្ទាប់មកកំណត់បរិមាណនៃអ៊ីមត្រៃមិនដែលត្រូវទទួលស្គាល់។

សម្រាប់ការថយចុះឧបករណ៍ហិរញ្ញវត្ថុដែលមិនមែនជាឥណទាន៖

- ដំណាក់កាលទី1 រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមិនធ្លាប់បានជួបប្រទះ SICR ការទទួលស្គាល់ដំបូង ឬ ត្រូវបានចាត់ទុកថាជាហានិភ័យឥណទានទាបគិតចាប់ពីកាលបរិច្ឆេទនៃរបាយការណ៍។ លក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើគណនីមួយគួរតែត្រូវបានវាយតម្លៃក្រោមដំណាក់កាលទី1 មានដូចខាងក្រោម៖ (i) បច្ចុប្បន្នភាព ឬ អតីតកាលរហូត 14ថ្ងៃ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលខ្លី (ii) បច្ចុប្បន្នភាព ឬអតីតកាលរហូត 29ថ្ងៃ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុរយៈពេលវែង (iii) មិនមានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រូបាបប៊ីលីតេនៅលំដាប់ដើម (“PD”)។ ធនាគារទទួលស្គាល់ ECLs រយៈពេល 12 ខែសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី1។
- ដំណាក់កាលទី2 រួមមានឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលធ្លាប់មានបទពិសោធន៍ SCIR នាកាលបរិច្ឆេទនៃរបាយការណ៍ដោយប្រៀបធៀបទៅ នឹងការទទួលស្គាល់ដំបូង។ SCIR ជាទូទៅត្រូវបានគេចាត់ទុកថាមាននៅក្នុងគណនីជាមួយ៖ (i) ច្រើនជាង 10ថ្ងៃរហូតដល់ 30ថ្ងៃសម្រាប់ការកំណត់សម្រាប់រយៈពេលខ្លី (ii)ច្រើនជាង 30ថ្ងៃរហូតដល់ 89ថ្ងៃសម្រាប់ការកំណត់សម្រាប់រយៈពេលវែង ឬ(iii) មានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រូបាបប៊ីលីតេនៅលំដាប់ដើម (“PD”)។ ធនាគារទទួលស្គាល់ ECLs ពេញមួយអាយុកាលសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី2។

សម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមាននូវឱនភាពឥណទាន៖

- ដំណាក់កាលទី3 ត្រូវបានបង្កើតឡើងដោយឧបករណ៍ហិរញ្ញវត្ថុទាំងអស់ដែលមានភស្តុតាងបញ្ជាក់ពីការ ចុះខ្សោយដែលជាលទ្ធផលនៃការបាត់បង់មួយ ឬ ច្រើនតែបានកើតឡើងបន្ទាប់ពីមានការទទួលស្គាល់ដំបូងជាមួយនឹងផលប៉ះពាល់អវិជ្ជមានទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានប៉ាន់ស្មាននៃឧបករណ៍ ឬ ផលបត្រនៃឧបករណ៍។ លក្ខណៈវិនិច្ឆ័យរបស់ធនាគារសម្រាប់ដំណាក់កាលទី3 ជាទូទៅត្រូវបានកម្រិតជាមួយនិយមន័យនៃ “លំដាប់ដើម” ដែលត្រូវបានពន្យល់នៅក្នុងលក្ខខណ្ឌបន្ទាប់។ ធនាគារទទួលស្គាល់ ECLs ពេញមួយអាយុកាលសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដំណាក់កាលទី3។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.4 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”) (ត)

និយមន័យនៃការខកខានសង (default)

ធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចី មិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- ធនាគារកំណត់ថាការកើនឡើងនូវហានិភ័យឥណទានជាសារវន្ត កើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហួស កាលកំណត់សងច្រើនជាង 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ឬលើសពី 90 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង។

ហានិភ័យឥណទាននៅពេលទទួលស្គាល់ដំបូង

ធនាគារប្រើប្រាស់ការវាយតម្លៃឥណទាន និងការអនុម័តនៅកម្រិតផ្សេងៗគ្នា ដើម្បីកំណត់ហានិភ័យឥណទានដែលបង្ហាញចាប់តាំងពីការទទួលស្គាល់ដំបូង។ ការវាយតម្លៃអាចជា ការវាយតម្លៃតាមបែបធាតុបរិមាណ និងធាតុគុណវុឌ្ឍិ អាស្រ័យទៅលើភាពជាសារវន្ត នៃភាពងាយស្រួល ឬភាពស្មុគស្មាញនៃផលប៉ុន្តែងនឹងធ្វើការវាយតម្លៃ។

ការកើនឡើងគួរឱ្យកត់សម្គាល់នូវហានិភ័យឥណទាន

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារត្រូវវាយតម្លៃថាតើហានិភ័យឥណទានមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង។ នៅពេលធ្វើការកំណត់ថា ហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុមានការកើនឡើងគួរឱ្យកត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និងនៅពេលធ្វើការវាយតម្លៃការខាតបង់ឥណទានរំពឹងទុក ECLs ធនាគារធ្វើការពិចារណាព័ត៌មានដែលសមស្រប និងពឹងពាក់បាន ដែលជាព័ត៌មានពាក់ព័ន្ធ និងអាចរកបានដោយមិនប្រើប្រាស់ការចំណាយ ឬការខិតខំប្រឹងប្រែង។ នេះរួមបញ្ចូលទាំងធាតុបរិមាណ និងធាតុគុណវុឌ្ឍិព័ត៌មាន និងការវិភាគ ពឹងផ្អែកទៅលើបទពិសោធន៍ប្រវត្តិសាស្ត្ររបស់ធនាគារ និងការវាយតម្លៃឥណទានដែលបានជូនដំណឹង ព្រមទាំងរួមបញ្ចូលព័ត៌មានដែលគិតទុកជាមុន។

ធនាគារកំណត់ថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្តកើតឡើង នៅពេលទ្រព្យសកម្មមានការខកខានសងមិនតិចជាងរយៈពេល 30 ថ្ងៃ និង 90 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង និងឥណទានខ្លី រៀងគ្នា។

ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃ ចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ដែលការបង់សងទាំងអស់មិនទាន់បានទទួល។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយ ដែលអាចមានសម្រាប់អតិថិជនឡើយ។ ប្រសិនបើមានភស្តុតាងបញ្ជាក់ថា មិនមានការកើនឡើងលើហានិភ័យឥណទានជា សារវន្តទាក់ទងនឹងការទទួលស្គាល់លើកដំបូងនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ ហិរញ្ញវត្ថុនឹងត្រូវរស់រវើកតាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ។

ការវាស់វែង ECLs

ECLs គឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន។ ការខាតបង់ឥណទាន ត្រូវបានវាស់វែង ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់ (ពោលគឺលម្អៀងរវាងលំហូរទឹកប្រាក់ ដែលជាការប៉ាន់ស្មានសម្របតាមកិច្ចសន្យា និងលំហូរសាច់ប្រាក់ដែលធនាគាររំពឹងទុកថានឹងទទួលបាន)។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖ ជាលម្អៀងរវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ដែលរំពឹងទុកនាពេលអនាគត។

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.4 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”) (ត)

ប៉ារ៉ាម៉ែត និងវិធីសាស្ត្រ ការខាតបង់ឥណទានរំពឹងទុក ECLs

សមាសធាតុសំខាន់ៗ ក្នុងការវាស់វែង ECLs គឺបានមកពីធាតុអថេរ ដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង (“PD”)
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង (“LGD”) និង
- ទំហំនៃការខកខានសង (“EAD”)

ECLs សម្រាប់សមតុល្យក្នុងដំណាក់កាលទី១ ត្រូវបានគណនាដោយផលគុណនៃ PD 12ខែ និង LGD និង EAD។ ECLs ពេញមួយអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល និង LGD និង EAD។

ក្រុមហ៊ុនបានទទួលយកម៉ាទ្រីសនៃការផ្លាស់ប្តូរដោយផ្អែកលើភាពយឺតយ៉ាវ គំរូអត្រាការបាត់បង់ពីមុន និងគំរូប្រូកស៊ី ដើម្បីប៉ាន់ស្មាន PD របស់ខ្លួន។

LGD គឺជាទំហំនៃភាពអាចបាត់បង់ប្រសិនបើមានការខកខានសង។ ធនាគារប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលត្រលប់ពីអតិថិជនខកខានសង។ គំរូ LGD ត្រូវបានពិចារណាលើរចនាសម្ព័ន្ធ ទ្រព្យធានា អតីតភាពនៃការទាមទារសំណងវិស័យដែលអតិថិជនស្ថិតនៅ និងការចំណាយលើការប្រមូលពីទ្រព្យធានា ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ។ LGD ត្រូវបានគណនាដោយប្រើប្រាស់វិធីសាស្ត្ររចនាបទហ្វឹកហាត់។ រចនាបទហ្វឹកហាត់ ពឹងផ្អែកទៅលើសំណុំលំហូរសាច់ប្រាក់ប៉ាន់ស្មាន (ឧទាហរណ៍ ការប្រមូល ឬលក់ទ្រព្យបញ្ចាំ) ក្នុងអំឡុងពេលការិយបរិច្ឆេទ ហើយធ្វើការអប្បបរមាដោយអត្រាការប្រាក់ប្រសិទ្ធភាពទៅនឹងកាលបរិច្ឆេទដែលពុំមានលទ្ធភាពសង។

EAD តំណាងឲ្យតម្លៃសមតុល្យនៅពេលមានការខកខានសង។ ធនាគារទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការរំលស់។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដូលនៅពេលមានការខកខានសង។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃលំដាប់លទ្ធផលសមតុល្យដែលអាចកើតឡើងនៅពេលវេលា ផ្សេងគ្នា ដោយប្រើបច្ចេកទេសស្ថិតិ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី១ ធនាគារវាស់វែងការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខកខានសង លើរយៈពេលពេញលេញនៃកិច្ចសន្យា (រួមបញ្ចូលទាំងរយៈពេល ពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង។ រយៈពេល ដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬ បញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬ ការធានា។

ការបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខ

ធនាគារ រួមបញ្ចូលព័ត៌មានដែលឆ្ពោះទៅមុខទាំងការវាយតម្លៃថាហានិភ័យឥណទានរបស់ឧបករណ៍បានកើតឡើងគួរឲ្យ កត់សម្គាល់ចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងរបស់ ECLs។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.4 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”) (ត)

ការត្រួតគ្នាលើគំរូ

វាមិនទំនងទេដែលការផ្លាស់ប្តូរនៅក្នុងស្ថានភាពសេដ្ឋកិច្ច ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចអន្តរកាលដោយធនាគារ ដូច្នេះផលប៉ះពាល់នៃ Covid-19 មិនអាចឆ្លុះបញ្ចាំងនៅក្នុងគំរូទេ។ ធនាគារប្រើប្រាស់ការត្រួតគ្នាលើគំរូ ឬ និយ័តកម្មដើម្បីធានាថា ការផ្តល់សំវិធានធនគ្រប់គ្រាន់សម្រាប់ការខាតបង់ឥណទានរំពឹងទុកទៅលើឥណទាន និងបុរេប្រទានទៅអតិថិជន។ ការត្រួតគ្នា ត្រូវបានធ្វើការវាស់វែងដោយផ្អែកទៅលើចំណាត់ថ្នាក់នៃឥណទានដែលបានចែងនៅក្នុងសារាងចម្លងដោយធនាគារជាតិ ទៅលើភាព ចាំបាច់នៃការចាត់ថ្នាក់ និងការធ្វើសំវិធានធនទៅលើកម្រិតបំផ្លាញ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬ កែតម្រូវ ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ ត្រូវបានជំនួសដោយ ទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថា តើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានបង្កើនឬទទួលស្គាល់ ឬ ទេ ហើយ ECLs ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញដែលបានរំពឹងទុក មិននាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះ លំហូរ សាច់ប្រាក់ដែលរំពឹងទុកថាមានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់។
- ប្រសិនបើការរៀបចំឡើងវិញដែលបានរំពឹងទុកនាំឱ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់នោះតម្លៃសមស្រប រំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរសាច់ប្រាក់ចុងក្រោយទទួលបានពី ទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេល ដែលឈប់ទទួលស្គាល់។ ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានស្រាប់ ដែលត្រូវបានធ្វើអប្បបរមាពីកាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ ទៅកាលបរិច្ឆេទរាយការណ៍ ដោយ ប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមថ្លៃដើមរំលស់ និងទ្រព្យសកម្ម ហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬ ទេ (ដែលត្រូវបានកំណត់ជា “ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាល ទី៣”)។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមាន ‘ឱនភាពនៃតម្លៃ’ នៅពេលដែលព្រឹត្តិការណ៍មួយ ឬ ច្រើនបានកើតឡើង ដែល នាំឱ្យមានផលប៉ះពាល់អវិជ្ជមានទៅលើលំហូរសាច់ប្រាក់នាពេលអនាគតដែលបានរំពឹងទុក នៃទ្រព្យសកម្មហិរញ្ញវត្ថុ។

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អ្នកខ្ចី ឬ អ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬ ហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទាន ឬ បុរេប្រទានដល់អតិថិជន ដែលធនាគារមិនយល់ស្រប
- អតិថិជនទំនងនឹងក្ស័យធន ឬ ត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.4 ឧបករណ៍ហិរញ្ញវត្ថុ (ត)

(vii) ការខាតបង់ឥណទានរំពឹងទុក (“ECLs”) (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ (ត)

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានចុះជាសារវន្ត និងមិនមានសូចនាករផ្សេងទៀតដែលនាំឱ្យមានអ៊ីមភ័យនៃការមិនទទួលបានលំហូរសាច់ប្រាក់តាមកិច្ចសន្យាបានចុះជាសារវន្ត ដែលហួសកាលកំណត់សង 90 ថ្ងៃ ឬ 31 ថ្ងៃ រៀងគ្នា ឬ លើសពីនេះ ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ ទោះបីជាវិនិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ។

ការបង្ហាញសំវិធានធនសម្រាប់ ECLs នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់ ECLs ត្រូវបានបង្ហាញដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម។

ការលុបចោល

ឥណទាន និងបុរេប្រទានទៅអតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬ ទាំងស្រុង) នៅពេលមិនមានការរំពឹងទុកថា អាចប្រមូលបានមកវិញនូវ ទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង ឬ មួយផ្នែក។ ជាទូទៅករណីនេះកើតមានឡើង នៅពេលធនាគារកំណត់ថាអតិថិជនពុំមានទ្រព្យសកម្ម ឬ ប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរសាច់ប្រាក់គ្រប់គ្រាន់ ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះ ត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ។

ទឹកប្រាក់ប្រមូលបានមកវិញជាបន្តបន្ទាប់លើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបានទទួលស្គាល់ នឹងត្រូវបង្ហាញនៅក្នុង “ការខាតបង់អ៊ីមភ័យសុទ្ធ” នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ។ ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឱ្យមានសកម្មភាពទាមទារសងមកវិញ ដើម្បីអនុលោមតាមនីតិវិធីរបស់ធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

2.5 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សម្រាប់គោលដៅនៃការបង្ហាញរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និង សមតុល្យនៅធនាគារជាតិនៃកម្ពុជាដែលពុំមានការកម្រិតសមតុល្យនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗនិងការវិនិយោគរយៈពេលខ្លីដែលមានសន្តិសុខភាពខ្ពស់ផ្សេងទៀត ដែលមានកាលកំណត់ដើមរយៈពេល 3 ខែ ឬ តិចជាងនេះ ដែលអាចប្តូរជាសាច់ប្រាក់ ពេលណាក៏បាន ដោយមានហានិភ័យតិចតួចទៅលើការផ្លាស់ប្តូរតម្លៃ។

2.6 ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ

ប្រាក់តម្កល់តាមបទប្បញ្ញត្តិរួមបញ្ចូលទាំងសមតុល្យនៅធនាគារជាតិ នៃ កម្ពុជា ត្រូវបានរក្សាទុកស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៃ កម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា នឹងប្រាក់បញ្ញើរបស់អតិថិជន ដែលតម្រូវដោយធនាគារជាតិ នៃកម្ពុជា។

2.7 សមតុល្យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត

សមតុល្យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ រួមបញ្ចូលប្រាក់បញ្ញើ នៅថ្ងៃដើម ដក ECLs។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.8 ឥណទាន និងបុរេប្រទានទៅអតិថិជន

ឥណទាន និងបុរេប្រទានទៅអតិថិជន ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបានវាស់វែងតាមថ្លៃដើមរំលស់។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកម្រិតបង់ប្រាក់តាមតម្លៃសមស្រប ឬកម្រិតចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកាត់ត្រាតាមថ្លៃដើមរំលស់ ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។

2.9 ទ្រព្យសកម្មផ្សេងៗ

ទ្រព្យសកម្មផ្សេងៗ ត្រូវបានកត់ត្រានៅថ្ងៃដើម ដកអ៊ីមត្រៃមិន ប្រសិនបើមាន។

2.10 ការវិនិយោគលើមូលបត្របំណុល

ការវិនិយោគលើមូលបត្របំណុល ត្រូវបានកត់ត្រាតាមថ្លៃដើមរំលស់ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព។

2.11 ទ្រព្យ និងបរិក្ខារ

ទ្រព្យ និងបរិក្ខារ ត្រូវបានកត់ត្រាតាមតម្លៃដើមដោយដករំលស់បង្គរ និងការខាតបង់ពីឱនភាពតម្លៃបង្គរប្រសិនបើមាន។ ថ្លៃដើមនៃទ្រព្យ និងបរិក្ខារមានថ្លៃទិញរបស់វា និងថ្លៃដើមបញ្ជាក់បានដោយផ្ទាល់ ក្នុងការនាំយកទ្រព្យនោះទៅលក្ខខណ្ឌការងារ និងទីតាំងរបស់ខ្លួនសម្រាប់ការប្រើប្រាស់ដែលបានគ្រោងទុក។ តម្លៃយោងនឹងធ្វើការត្រួតពិនិត្យឡើងវិញនៅចុងឆ្នាំហិរញ្ញវត្ថុនីមួយៗ ដើម្បីវាយតម្លៃថាពួកវាត្រូវបានកត់ត្រាលើសពីចំនួនដែលអាចស្តារមកវិញ និងនៅពេលដែលតម្លៃយោងលើសពីចំនួនដែលអាចស្តារមកវិញ ទ្រព្យសកម្មត្រូវបានធ្វើការលុបចោលទៅតាមចំនួនដែលអាចស្តារមកវិញ។

ចំណាយរំលស់ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លទ្ធផលពេញលេញ និងត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាន នៃទ្រព្យសកម្មនីមួយៗ ដែលមានដូចខាងក្រោម៖

ការកែលម្អអគារជួល	រយៈពេលណាមួយដែលខ្លីជាងរយៈពេលជួល ឬ 10ឆ្នាំ
បរិក្ខារការិយាល័យ	4 ឆ្នាំ
បរិក្ខារកុំព្យូទ័រ	4 ឆ្នាំ
គ្រឿងសង្ហារឹម និងគ្រឿងបំពាក់	5 ឆ្នាំ
យានយន្ត	4 ឆ្នាំ

ការងារកំពុងដំណើរការ មិនត្រូវបានធ្វើរំលស់ រហូតដល់ពេលវាច្បាស់សម្រាប់ការប្រើប្រាស់។

ថ្លៃចំណាយបន្ទាប់ត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃយោងរបស់ទ្រព្យសកម្ម ឬត្រូវបានទទួលស្គាល់ជាទ្រព្យសកម្មដាច់ដោយឡែក ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតដល់ធនាគារ និងចំណាយនៃវត្ថុនោះអាចធ្វើការវាស់វែងបានដោយទុកចិត្តបាន។ ចំពោះការជួសជុល និងការថែទាំត្រូវបានកត់ត្រានៅលើរបាយការណ៍លទ្ធផលពេញលេញផ្សេងៗក្នុងអំឡុងពេលការិយបរិច្ឆេទហិរញ្ញវត្ថុដែលពួកគេបានកើតឡើង។

នៅពេលទ្រព្យសកម្មត្រូវបានលក់ ថ្លៃចំណាយនិងរំលស់បង្គរត្រូវបានលុបចេញពីគណនី។ ចំណេញ ឬខាតដែលទទួលបានពីការលក់នឹងធ្វើការរួមបញ្ចូលទៅក្នុងរបាយការណ៍លទ្ធផលពេញលេញផ្សេងៗ។ ចំណេញ ឬខាតពីការលក់ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបប្រាក់ចំណេញជាមួយនឹងតម្លៃយោង។ ទាំងនេះរួមបញ្ចូលនៅក្នុង ចំណេញផ្សេងៗ (ខាត)- សុទ្ធ នៅក្នុងរបាយការណ៍លទ្ធផលពេញលេញផ្សេងៗ។ នៅពេលទ្រព្យសកម្មដែលបានធ្វើការវាយតម្លៃឡើងវិញបានលក់ ចំនួនរំលស់ដែលដាក់បញ្ចូលនៅក្នុងវាយតម្លៃអតិរេក នឹងធ្វើការផ្ទេរទៅប្រាក់ចំណេញរក្សាទុក។

ទ្រព្យ និងបរិក្ខារ ដែលបានរំលស់ពេញលេញ ត្រូវបានរក្សាទុកក្នុងរបាយការណ៍ហិរញ្ញវត្ថុរហូតដល់ថ្ងៃ ដែលទ្រព្យ និងបរិក្ខារទាំងនេះត្រូវបានលក់ ឬ លុបបំបាត់ចោល។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.12 ទ្រព្យសកម្មអរូបិយ

ទ្រព្យសកម្មអរូបិយ រួមមានអាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធផ្សេងៗ ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់អ៊ីមតែរមិន។ អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើម ដែលបានកើតឡើងក្នុងការទិញកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។

ទ្រព្យសកម្មអរូបិយ ត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ថេរ ដោយផ្អែកលើអាយុកាលប្រើប្រាស់ប៉ាន់ស្មាន ពី 4 ទៅ 5ឆ្នាំ។

កម្មវិធីដែលស្ថិតនៅក្រោមការអភិវឌ្ឍន៍ រួមបញ្ចូលថ្លៃនៃការអភិវឌ្ឍកម្មវិធីថ្មី ដែលមិនទាន់រួចរាល់ពេញលេញ នាកាលបរិច្ឆេទនៃរបាយការណ៍។ កម្មវិធីដែលស្ថិតនៅក្រោមការអភិវឌ្ឍន៍ គឺមិនត្រូវបានធ្វើរំលស់ រហូតដល់ពេលដែលកម្មវិធីនោះរួចរាល់ និងអាចប្រើប្រាស់បាន។

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រសូហ្វវែរ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង។

2.13 ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា ធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យានោះមានទម្រង់ជា ភតិសន្យាដែរឬទេ។ កិច្ចសន្យាមានទម្រង់ជា ភតិសន្យាប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងលើការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយ ក្នុងរយៈពេលកំណត់ណាមួយ ជាថ្លៃនឹងតម្លៃតបស្នង។

ធនាគារជាភតិកៈ

ធនាគារប្រើប្រាស់វិធីសាស្ត្រទទួលស្គាល់ និងវាស់វែងតែមួយគត់សម្រាប់គ្រប់ភតិសន្យា លើកលែងតែភតិសន្យារយៈពេលខ្លី និងភតិសន្យាដែលទ្រព្យសកម្មមានតម្លៃទាប។ ធនាគារទទួលស្គាល់បំណុលភតិសន្យា ដើម្បីធ្វើការទូទាត់ប្រាក់ភតិសន្យា និងសិទ្ធិប្រើប្រាស់ទ្រព្យសកម្មតំណាងឲ្យសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្មមូលដ្ឋាន។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ធនាគារទទួលស្គាល់នូវសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម នៅកាលបរិច្ឆេទចាប់ផ្តើមជួល (ឧទាហរណ៍ នាកាលបរិច្ឆេទនៃទ្រព្យសកម្ម ដែលមានសម្រាប់ការប្រើប្រាស់)។ សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់ដោយថ្លៃដើម ដករំលស់បង្គរ និងអ៊ីមតែរមិនខាត និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញនៃបំណុលភតិសន្យា។ ថ្លៃដើមនៃសិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្ម រួមបញ្ចូលទាំងចំនួននៃបំណុលភតិសន្យាដែលបានទទួលស្គាល់ថ្លៃដើមដំបូងដែលបានកើតឡើង និងការទូទាត់ ភតិសន្យាដែលបានធ្វើឡើងនៅ ឬមុនកាលបរិច្ឆេទចាប់ផ្តើមដកការលើកទឹកចិត្តភតិសន្យាដែលបានទទួល។ សិទ្ធិប្រើប្រាស់ទ្រព្យ ត្រូវបានរំលស់តាមការរំលស់ថេរលើអាណត្តិជួលខ្លីជាង និងអាយុកាលប្រើប្រាស់ដែលបាន ប៉ាន់ស្មាននៃទ្រព្យសកម្ម។ ទ្រព្យសម្បត្តិដែលបានជួលដោយធនាគារមាន ការជួលអាគារ សម្រាប់សាខាទាំងអស់។

បើភាពជាម្ចាស់នៃទ្រព្យសម្បត្តិដែលបានជួលប្រគល់ទៅធនាគារនៅចុងអាណត្តិនៃការជួល ឬថ្លៃដើមបង្ហាញពីជម្រើសទិញ ការរំលស់ត្រូវបានគណនាដោយប្រើការប៉ាន់ប្រមាណអាយុកាលប្រើប្រាស់នៃទ្រព្យសកម្ម។ សិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្មក៏ជាកម្មវត្ថុទៅនឹងអ៊ីមតែរមិន។

បំណុលភតិសន្យា

នាកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា ធនាគារទទួលស្គាល់បំណុលភតិសន្យាក្នុងចំនួនមួយដែលស្មើនឹងតម្លៃបច្ចុប្បន្នសុទ្ធសម្រាប់ការទូទាត់ភតិសន្យាដែលនឹងត្រូវធ្វើឡើងក្នុងអាណត្តិជួល។ ក្នុងការគណនា តម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យា ធនាគារប្រើអត្រាកម្ចីបន្ថែម ("IBR") នៅកាលបរិច្ឆេទចាប់ផ្តើមជួល ព្រោះអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាជួល មិនអាចត្រូវបានកំណត់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមជួល ចំនួននៃបំណុលភតិសន្យាត្រូវបានកើនឡើងដើម្បីបង្ហាញពីការកើនឡើងការប្រាក់ និងបន្ថយការទូទាត់ភតិសន្យា។ លើសពីនេះទៀត តម្លៃយោងនៃបំណុល ភតិសន្យាត្រូវបានវាស់វែងម្តងទៀតបើមានការផ្លាស់ប្តូរលើអាណត្តិជួលការទូទាត់ភតិសន្យា (ឧ.ការប្តូរការទូទាត់នៅអនាគតដែលជាលទ្ធផលពីការប្តូរអត្រាដែលប្រើ ដើម្បីកំណត់ការទូទាត់ ភតិសន្យានោះ) ឬ ការប្តូរនៅក្នុងការវាយតម្លៃនៃជម្រើសទិញទ្រព្យសកម្មមូលដ្ឋាន។

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)
2.12 ភតិសន្យា (ត)

ការជួលរយៈពេលខ្លី និងការជួលទ្រព្យសកម្មមានតម្លៃទាប

ធនាគារអនុវត្តការលើកលែងការទទួលស្គាល់ការជួលរយៈពេលខ្លី ចំពោះការជួលរយៈពេលខ្លីរបស់ខ្លួន (ពោលគឺការជួលដែលមានរយៈពេលជួល 12ខែ ឬតិចជាងនេះចាប់ពីថ្ងៃចាប់ផ្តើម ហើយមិនមានជម្រើសទិញ) និងការជួលទ្រព្យសកម្មត្រូវបានតម្លៃទាប។ ធនាគារជួលកន្លែងសម្រាប់ ATM និងបរិក្ខារ ដែលចាត់ទុកថាមានតម្លៃទាប។ ការទូទាត់លើការជួលរយៈពេលខ្លី និងការជួលទ្រព្យសកម្មត្រូវបានទទួលស្គាល់ថាជាការចំណាយតាមវិស័យថេរក្នុងរយៈពេលជួល។

2.14 អ៊ីមត្រៃមិននៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ ធនាគារ (ក្រៅពីពន្ធពន្យារជាទ្រព្យសកម្ម) ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង ការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលបានវិញរបស់ទ្រព្យសកម្ម ត្រូវបានធ្វើឡើង។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវបានធ្វើការប៉ាន់ស្មានជាប្រែប្រួលក្នុងពេល តែមួយ។ ការខាតបង់អ៊ីមត្រៃមិនត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬ ឯកតាបង្កើតសាច់ប្រាក់ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្របដកចំណាយដើម្បីលក់ចេញ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបងពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងក្នុងក្រុងខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់ ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម ឬ ឯកតាបង្កើតសាច់ប្រាក់។

ការខាតបង់អ៊ីមត្រៃមិន ត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ចំណេញ ឬខាត។ ការខាតបង់អ៊ីមត្រៃមិននៃឯកតាបង្កើតសាច់ប្រាក់ ត្រូវបានបែងចែកដោយ កាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោង នៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋាន សមាមាត្រ។

ការខាតបង់អ៊ីមត្រៃមិន ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់កាលបរិច្ឆេទនៃការរាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការខាតបង់តទៅទៀត។ ការខាតបង់អ៊ីមត្រៃមិន ត្រូវកត់ត្រាត្រឡប់មកវិញប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មាន ដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន។ ការខាតបង់អ៊ីមត្រៃមិនត្រូវបានកត់ត្រាត្រឡប់មកវិញត្រឹមកម្រិតមួយ ដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមាន ការទទួលស្គាល់ការខាតបង់អ៊ីមត្រៃមិន។

2.15 បំណុលរលំលែត

បំណុលលើមូលនិធិភ្នាក់ងារ ត្រូវបានកត់ត្រាតាមថ្ងៃដើម និងរួមមានប្រាក់បញ្ញើជាមួយធនាគារដោយភ្នាក់ងារ WING Cash Express (WCXS) អតិថិជន និងឈ្មួញដើម្បីគាំទ្រនូវប្រតិបត្តិ និងប្រតិបត្តិការ។

2.16 អត្ថប្រយោជន៍និយោជិត

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

ប្រាក់ឈ្នួល ប្រាក់បៀវត្សរ៍ ការឈប់សម្រាកប្រចាំឆ្នាំ និងការឈប់សម្រាកដោយសារជំងឺ និងអត្ថប្រយោជន៍បន្ថែមមិនមែនជាប្រាក់បៀវត្សរ៍ត្រូវបានបង្កនៅក្នុងការិយបរិច្ឆេទ ដែលសេវាទាក់ទងទាំងនេះត្រូវបានផ្តល់ដោយនិយោជិតនៃធនាគារ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.16 អត្ថប្រយោជន៍និយោជិត (ត)

អត្ថប្រយោជន៍និយោជិតរយៈពេលវែងផ្សេងៗ

កាតព្វកិច្ចរបស់ធនាគារ ចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបាន ពីការបំពេញការងារក្នុងការិយបរិច្ឆេទបច្ចុប្បន្ន និងការិយបរិច្ឆេទកន្លងផុតទៅ ដោយរួមបញ្ចូលការទូទាត់ប្រាក់បំណាច់អតិថិភាពការងារ។ អត្ថប្រយោជន៍ត្រូវបានធ្វើអប្បហារទៅតាមតម្លៃបច្ចុប្បន្ន។ ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ក្នុងចំណេញ ឬ ខាត នៅពេលដែលចំណាយនេះបានកើតឡើង។

2.17 សំវិធានធន

សំវិធានធន ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬ កាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្តសំវិធានធនត្រូវបានកំណត់ដោយអប្បហារលំហូរសាច់ប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងពីការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ។ អប្បហារនៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន។

2.18 ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន។ ចំណាយបន្ថែមដែលកើតឡើងក្នុងការបោះផ្សាយភាគហ៊ុន ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធនដោយផ្ទាល់ បន្ទាប់ពីដកពន្ធរួច។ ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បំណុល ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ទៅមូលធន។

2.19 វិភាគទានសម្រាប់ដើមទុននាពេលអនាគត

វិភាគទានសម្រាប់ដើមទុននាពេលអនាគតត្រូវបានកត់ត្រាទៅតាម ចំនួនទឹកប្រាក់ដែលបានរួមចំណែកពីម្ចាស់ភាគហ៊ុន ហើយត្រូវបានផ្ទេរទៅដើមទុនភាគហ៊ុននៅពេលទទួលបានការយល់ព្រមពី NBC និងការបំពេញរាល់នៃវិសោធនកម្មលើអនុស្សាវរនៈ និងលក្ខន្តិកៈ ពីក្រសួងពាណិជ្ជកម្ម។

2.20 ទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតលើភាពខុសគ្នា រវាងសំវិធានធន អ៊ុយកែរមិនលើឥណទាន ស្របតាម CIFRS 9 និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជាលេខ ធ៧-០១៧-៣៤៤ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ និងសារាចរណែនាំ លេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុយកែរមិន សម្រាប់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.20 ទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

ប្រកាសស្តីពីសំវិធានធនបទប្បញ្ញត្តិផ្លូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចាត់ចំណាត់ថ្នាក់ផលបត្រប្រាក់កម្ចីរបស់ពួកគេជាប្រាំថ្នាក់ និងផ្តល់សំវិធានធនទូទៅ និងជាក់លាក់ដោយផ្អែកលើចំណាត់ថ្នាក់ឥណទានដូចខាងក្រោម៖

ចំណាត់ថ្នាក់	ចំនួនថ្ងៃលើសកាលកំណត់	អត្រាទាយជូន
ស្តង់ដារ	0 ថ្ងៃ ដល់ 14 ថ្ងៃ (រយៈពេលខ្លី) 0 ថ្ងៃ ដល់ 29 ថ្ងៃ (រយៈពេលវែង)	1%
ឃ្លាំមើល	15 ថ្ងៃ ដល់ 30 ថ្ងៃ (រយៈពេលខ្លី) 30 ថ្ងៃ ដល់ 89 ថ្ងៃ (រយៈពេលវែង)	3%
ក្រោមស្តង់ដារ	31 ថ្ងៃ ដល់ 60 ថ្ងៃ (រយៈពេលខ្លី) 90 ថ្ងៃ ដល់ 179 ថ្ងៃ (រយៈពេលវែង)	20%
សង្ស័យ	61 ថ្ងៃ ដល់ 90 ថ្ងៃ (រយៈពេលខ្លី) 180 ថ្ងៃ ដល់ 359 ថ្ងៃ (រយៈពេលវែង)	50%
បាត់បង់	ចាប់ពី 91 ថ្ងៃ (រយៈពេលខ្លី) 360 ថ្ងៃ ឬ ច្រើនជាង (រយៈពេលវែង)	100%

ធនាគារត្រូវធ្វើការប្រៀបធៀបសំវិធានធន ដែលគណនាស្របតាម CIFRS 9 និងតាមបទប្បញ្ញត្តិនៃធនាគារជាតិ នៃ កម្ពុជា និង

- ក្នុងករណីសំវិធានធន ដែលគណនាតាមបទប្បញ្ញត្តិ ទាបជាងសំវិធានធន ដែលបានគណនាស្របតាម CIFRS 9 ធនាគារត្រូវកត់ត្រាសំវិធានធន ដែលបានគណនាដោយផ្អែកលើCIFRS 9 និង
- ក្នុងករណីសំវិធានធនគណនាតាមបទប្បញ្ញត្តិ ខ្ពស់ជាងសំវិធានធន ដែលបានគណនាស្របតាម CIFRS 9 ធនាគារត្រូវទទួលស្គាល់សំវិធានធន ដែលបានគណនាដោយអនុលោមតាម CIFRS 9 និងផ្ទេរភាពខុសគ្នាពីប្រាក់ចំណេញរក្សាទុក ឬ គណនីខាតដែលបានបង្ក ចូលទៅក្នុងគណនីទុនបម្រុងបទប្បញ្ញត្តិ នៃរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ។

2.21 ចំណូល/ចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅជាចំណេញ ឬ ខាត ដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព។ “អត្រាការប្រាក់ប្រសិទ្ធភាព” គឺជាអត្រាដែលអាចធ្វើអប្បបរមាចំណែកដែលរំពឹងថានឹងទូទាត់ ឬ នឹងត្រូវទទួល តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬ ទ្រព្យសកម្មដែលមានឱនភាពនៃតម្លៃធនាគារធ្វើការប៉ាន់ស្មានលើលំហូរសាច់ប្រាក់នាពេលអនាគតដោយពិចារណា រាល់លក្ខខណ្ឌទាំងអស់របស់កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុប៉ុន្តែនឹងរាប់បញ្ចូលនូវ ការខាតបង់ឥណទានដែលរំពឹងទុកនោះទេ (ECLs)។ សម្រាប់ទ្រព្យសកម្មដែលទិញ ឬ ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន ត្រូវបានគណនាដោយប្រើលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECLs)។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់ ឬ បានទទួល ដែលពាក់ព័ន្ធនឹងអត្រាការប្រាក់ប្រសិទ្ធភាព។ ថ្លៃដើមប្រតិបត្តិការរួមមាន ថ្លៃដើមកើនឡើងដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងការទិញ ឬ បោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.21 ចំណូល/ចំណាយការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ បំណុលហិរញ្ញវត្ថុជាលើកដំបូង។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើប្រាស់ផ្អែកលើតម្លៃយោងដល់របស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬ ថ្លៃដើមរំលស់នៃបំណុល។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរសាច់ប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុ ដែលមានអត្រាការប្រាក់អណ្តែតដើម្បីបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនា ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពនៃការកែតម្រូវឥណទាន ផ្អែកលើថ្លៃដើមរំលស់ របស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុលែងមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋានតម្លៃដុលវិញ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនា ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវ ផ្អែកលើថ្លៃដើមរំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ។

ការបង្ហាញ

ចំណូល និងចំណាយការប្រាក់ដែលបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ត្រូវបានបង្ហាញនៅក្នុងចំណេញ ឬ ខាត នៃរបាយការណ៍លទ្ធផលពេញលេញ។

2.22 កម្រៃ និងជើងសារ

កិច្ចសន្យាជាមួយអតិថិជន ដែលបង្កើតបានជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អាចមានវិសាលភាពដោយផ្អែកនៅក្នុង CIFRS 9 និងដោយផ្អែកនៅក្នុងវិសាលភាព CIFRS 15។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត CIFRS 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ CIFRS 9 ហើយបន្ទាប់មកអនុវត្ត CIFRS 15 ចំពោះផ្នែកដែលនៅសេសសល់។

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកសំខាន់នៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព។

ធនាគារផ្តល់សេវាផ្ទេរប្រាក់ និងសេវាទូទាត់ប្រាក់បៀវត្សរ៍ ទៅកាន់អតិថិជន និងចំណូលពីកិច្ចសន្យាជាមួយអតិថិជន ត្រូវបានទទួលស្គាល់នៅពេលដែលសេវាបានបំពេញជូនទៅអតិថិជន នៅក្នុងចំនួនមួយ ដែលគំណាងឲ្យតម្លៃបង្ក ដែលធនាគាររំពឹងថានឹងទទួលបានជាថ្នូរទៅនឹងសេវាទាំងនោះ។

ចំណូលកម្រៃ និងជើងសារ រួមបញ្ចូលទាំងថ្លៃសេវា សេវាទូទាត់ប្រាក់បៀវត្សរ៍ និងកម្រៃជើងសារផ្សេងទៀត ហើយត្រូវបានទទួលស្គាល់នៅពេលសេវាកម្មទាក់ទិន ត្រូវបានបំពេញ។

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.23 ការទទួលស្គាល់ចំណាយ

ចំណាយត្រូវបានទទួលស្គាល់ នៅពេលដែលអាចមានការថយចុះនៃអត្ថប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតទាក់ទងទៅការថយចុះនៃទ្រព្យសកម្ម ឬការកើនឡើងនៃបំណុលដែលកើតឡើង និងការថយចុះនៃអត្ថប្រយោជន៍សេដ្ឋកិច្ចដែលអាចធ្វើការវាស់វែងបានដោយទុកចិត្ត។ ការចំណាយអាចកើតមានឡើងនៅក្នុងដំណើរការនៃសកម្មភាពទៀងទាត់របស់ធនាគារ រួមមានចំណាយប្រតិបត្តិការទៅលើប្រតិបត្តិការរបស់ធនាគារ។ ការចំណាយត្រូវបានទទួលស្គាល់ថាបានកើតឡើង។

- ចំណាយកម្រៃ និងជើងសារត្រូវបានកត់នៅចំណេញ ឬខាត នៅពេលដែលចំណាយបានកើតឡើង។
- ចំណាយប្រតិបត្តិការត្រូវបានទទួលស្គាល់តាមមូលដ្ឋានបង្គរ។

2.24 ពន្ធលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលរួមមានពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ និងពន្ធពន្យារ។ ពន្ធលើប្រាក់ចំណូលត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត លើកលែងតែពន្ធនោះទាក់ទងនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬ លទ្ធផលលេញលេញផ្សេងទៀត។

ធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ ដូច្នេះហើយវាត្រូវបានកត់ត្រាក្រោម CIAS³⁷ សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធជា “ការចំណាយផ្សេងទៀត”។

បន្ទាប់ពីការអនុម័តលើ CIFRS អត្ថនាយកដ្ឋានពន្ធដារ (“GDT”) មិនទាន់បញ្ជាក់ពីការផ្លាស់ប្តូរទៅលើមូលដ្ឋានពន្ធ សម្រាប់ការគណនាពន្ធសម្រាប់ផលប៉ះពាល់នៃការផ្លាស់ប្តូរទៅលើ CIFRS ទេ។ ធនាគារបានធ្វើការប៉ាន់ស្មានថាការវាយតម្លៃការគប់គ្រងសមហេតុផល និងប្រុងប្រយ័ត្នក្នុងការវាយតម្លៃនៃគណនីត្រូវទូទាត់ដែលជាប់ពន្ធ និងពន្ធពន្យារ។ ការប្រើប្រាស់ការសន្មតផ្សេងៗ អាចនាំឲ្យមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុ។ បំណុលជាប់ពន្ធ និងពន្ធពន្យាររបស់ធនាគារអាចស្ថិតក្រោមការកំណត់នៃកិច្ចសន្យាជាមួយអត្ថនាយកដ្ឋានពន្ធដារ GDT។

(i) ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬ ទទួល លើប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬ បានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរបាយការណ៍ និង និយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។

(ii) ពន្ធពន្យារ

ពន្ធពន្យារត្រូវបានផ្តល់ដោយប្រើប្រាស់វិធីសាស្ត្រតារាងតុល្យការ ផ្តល់សម្រាប់ភាពខុសគ្នាជា បណ្តោះអាសន្នរវាងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលសម្រាប់គោលបំណងការវាយតម្លៃហិរញ្ញវត្ថុ និងចំនួនប្រើប្រាស់សម្រាប់គោលបំណងពន្ធដារ។ ចំនួននៃពន្ធពន្យារដែលបានផ្តល់ គឺពឹងផ្អែកលើរបៀបដែលវិធីទុកនៃការយល់ដឹង ឬ ការដោះស្រាយនៃតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុលដោយប្រើប្រាស់អត្រាពន្ធដែលបានអនុម័តនៅអត្រាតារាងតុល្យការ។

ពន្ធពន្យារលើប្រាក់ចំណូលជាបំណុល ត្រូវបានទទួលស្គាល់លម្អៀងបណ្តោះអាសន្ន ដែល ជាប់ពន្ធ លើកលែងតែបំណុលពន្ធពន្យារដែលកើតឡើងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ឬ បំណុលនៅក្នុងប្រតិបត្តិការ ដែលមាននៅពេលប្រតិបត្តិការ មិនបានប៉ះពាល់ដល់ចំណេញគណនេយ្យ និងចំណេញ ឬ ខាត។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

2. សេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសារវន្ត (ត)

2.24 ពន្ធលើប្រាក់ចំណូល (ត)

(ii) ពន្ធពន្យារ (ត)

ពន្ធពន្យារលើប្រាក់ចំណូលជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់លើលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ឥណទានពន្ធដែលមិនទាន់ប្រើប្រាស់យោងទៅមុខ និងខាតពន្ធមិនទាន់ប្រើប្រាស់ រហូតដល់កម្រិតមួយ ដែលវាប្រហែលថា ប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត អាចមាន ដើម្បីយកទៅកាត់កងជាមួយនឹងលម្អៀងបណ្តោះអាសន្នដែលអាចកាត់កងបាន ឥណទានពន្ធដែលមិនទាន់ប្រើប្រាស់យោងទៅមុខ និងខាតពន្ធមិនទាន់ប្រើប្រាស់ លើកលែងតែ ពន្ធពន្យារជាទ្រព្យសកម្មកើតឡើងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្ម ឬបំណុលមួយ ក្នុងប្រតិបត្តិការមួយដែលប្រតិបត្តិការនោះមិនប៉ះពាល់ដល់ចំណេញគណនេយ្យ និងចំណេញ ឬ ខាតក្នុងការគិតពន្ធ។

ទឹកប្រាក់យោងនៃពន្ធពន្យារលើទ្រព្យសកម្ម ត្រូវបានពិនិត្យដោយការបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនីមួយៗនឹងត្រូវបានកាត់បន្ថយដល់កម្រិតមួយដែលអាចនឹងមានប្រាក់ចំណូលជាប់ពន្ធគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យទទួលបានត្រឡប់មកវិញនូវទ្រព្យសកម្មទាំងអស់។ ពន្ធពន្យារលើប្រាក់ចំណូលមិនបានទទួលស្គាល់ត្រូវសិក្សាឡើងវិញចុងគ្រានៃរបាយការណ៍ហិរញ្ញវត្ថុ និងត្រូវទទួលស្គាល់ក្នុងប្រាក់ចំណូលជាប់ពន្ធនាពេលអនាគត និងអនុញ្ញាតឲ្យទទួលបានត្រឡប់មកវិញសម្រាប់ពន្ធពន្យារលើទ្រព្យសកម្ម។

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុលត្រូវបានវាស់វែងតាមអត្រាពន្ធ ដែលរំពឹងថានឹងត្រូវ អនុវត្តក្នុងពេលដែលទ្រព្យសកម្មនោះត្រូវបានទទួលស្គាល់ ឬ បំណុលនោះត្រូវបានទូទាត់ផ្អែកលើអត្រាពន្ធ (និងច្បាប់ពន្ធ) ដែលត្រូវបានអនុម័ត ឬ ត្រូវបានអនុវត្តជាធរមាននៅកាលបរិច្ឆេទរបាយការណ៍។

ពន្ធពន្យារលើប្រាក់ចំណូលជាទ្រព្យសកម្ម និងពន្ធពន្យារលើប្រាក់ចំណូលជាបំណុល អាចកាត់កងគ្នាប្រសិនបើសិទ្ធិដែលអាចអនុវត្តត្រូវបានកំណត់ស្របច្បាប់ ដើម្បីកាត់កងរវាងពន្ធជាទ្រព្យសកម្ម ជាមួយនឹងបំណុលពន្ធលើប្រាក់ចំណូល និងពន្ធពន្យារលើប្រាក់ចំណូលទាក់ទងទៅនឹងអង្គភាពពន្ធ និងអាជ្ញាធរពន្ធតែមួយ។

2.25 ទ្រព្យសកម្មយថាភាព

ក្នុងករណី លទ្ធភាពនៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច ឬ ចំនួនទឹកប្រាក់មិនអាចប៉ាន់ស្មានបានដោយភាពជឿជាក់ នោះទ្រព្យសកម្មមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុឡើយ ហើយត្រូវបានលាតត្រដាងជាទ្រព្យសកម្មយថាភាព លើកលែងតែលទ្ធភាពនៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ច មានភាពជាក់ស្តែង។ ទ្រព្យសកម្មសក្តានុពល នៅពេលអត្ថិភាពរបស់វានឹងត្រូវបានបញ្ជាក់តែដោយការកើតឡើង ឬការមិនកើតឡើងនៃព្រឹត្តិការណ៍អនាគតមិនច្បាស់លាស់មួយ ឬលើសពីមួយ ត្រូវបានលាតត្រដាងជាទ្រព្យសកម្មយថាភាព លុះត្រាតែលទ្ធភាពនៃលំហូរចូលនៃអត្ថប្រយោជន៍សេដ្ឋកិច្ចមានភាពជាក់ស្តែង។

2.26 បំណុលយថាភាព

ក្នុងករណី ដែលមិនមានភាពច្បាស់លាស់នូវលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច ឬ ចំនួនទឹកប្រាក់មិនអាចប៉ាន់ស្មានបានដោយភាពជឿជាក់ នោះកាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព លើកលែងតែលទ្ធភាពនៃលំហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។ កាតព្វកិច្ចសក្តានុពល នៅពេលអត្ថិភាពរបស់វានឹងត្រូវបានបញ្ជាក់តែដោយការកើតឡើង ឬការមិនកើតឡើងនៃព្រឹត្តិការណ៍អនាគតមិនច្បាស់លាស់មួយ ឬលើសពីមួយ ត្រូវបានលាតត្រដាងជាបំណុលយថាភាព លុះត្រាតែលទ្ធភាពនៃលំហូរចេញ នៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្ទើរតែគ្មាន។

2.27 ការបង្កត់ចំនួន

ចំនួនទឹកប្រាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្កត់ទៅជាប្រាក់ដុល្លារ និងពាន់រៀលជិតបំផុត សម្រាប់ចំនួនដុល្លារអាមេរិក និងប្រាក់រៀលរៀងគ្នា។

៣. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម CIFRSs តម្រូវឲ្យធានាគារធ្វើការប៉ាន់ស្មាន និងការសន្មតដែលប៉ះពាល់ដល់បរិមាណដែលបានរាយការណ៍នៃធនធាន បំណុល ប្រាក់ចំណូល និងការចំណាយ និងការបង្ហាញពីទ្រព្យសកម្មយថាភាពនិងបំណុលយថាភាព។ ព្រឹត្តិការណ៍នាពេលអនាគតអាចកើតឡើង ដែលអាចបណ្តាលឲ្យការសន្មតដែលបានប្រើក្នុងការមកដល់ការប៉ាន់ស្មានដើម្បីផ្លាស់ប្តូរ។ ផលប៉ះពាល់នៃការផ្លាស់ប្តូរណាមួយនៅក្នុងការ ប៉ាន់ប្រមាណត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ នៅពេលដែលវាក្លាយជាការកំណត់ដោយសមហេតុផល។

ខាងក្រោមនេះគឺជាការវិនិច្ឆ័យសំខាន់ៗ និងការសន្មតសំខាន់ៗដែលមានហានិភ័យយ៉ាងសំខាន់ជាសារវន្តទៅនឹងតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលនៅក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់៖

ក. ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ

ធនាគារចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន អាស្រ័យលើគំរូអាជីវកម្មសម្រាប់គ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុទាំងនោះ និងថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុគឺ SPPI លើចំនួនទឹកប្រាក់ដើមដែលនៅសល់។ ធនាគារអនុវត្តការវាយតម្លៃគំរូអាជីវកម្មដោយផ្អែកលើកត្តាដែលអាចសង្កេតបានដូចជា៖

- ការអនុវត្តគំរូអាជីវកម្ម និងទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះត្រូវបានវាយតម្លៃ និងរាយការណ៍ទៅបុគ្គលិកគ្រប់គ្រងសំខាន់ៗរបស់ធនាគារ។
- ហានិភ័យដែលជះឥទ្ធិពលដល់ការអនុវត្តគំរូអាជីវកម្ម (និងទ្រព្យសម្បត្តិហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងជាពិសេសវិធី ដែលហានិភ័យទាំងនោះត្រូវបានគ្រប់គ្រង
- សំណងនៃអង្គភាពអាជីវកម្ម ថាតើផ្អែកលើតម្លៃសមធម៌នៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬលើលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលប្រមូលបាន
- ភាពញឹកញាប់ តម្លៃ និងពេលវេលានៃការលក់ដែលរំពឹងទុកក្នុងការអនុវត្តតេស្ត SPPI ធនាគារអនុវត្តការវិនិច្ឆ័យ និងពិចារណាលើកត្តាពាក់ព័ន្ធដូចជា រូបិយប័ណ្ណដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកំណត់រយៈពេល ដែលអត្រាការប្រាក់ត្រូវបានកំណត់ ព្រឹត្តិការណ៍បន្តដែលអាចផ្លាស់ប្តូរចំនួននិងពេលវេលានៃលំហូរសាច់ប្រាក់អានុភាពលក្ខណៈពិសេសលក្ខខណ្ឌនៃការបង់ប្រាក់ជាមុន និងការពន្យារពេល និងលក្ខណៈពិសេសផ្សេងទៀតដែលអាចកែប្រែការពិចារណាសម្រាប់តម្លៃរូបិយវត្ថុតាមពេលវេលា។

ខ. តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ

នៅពេលតម្លៃត្រឹមត្រូវនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ មិនអាចទទួលបានពីទីផ្សារសកម្មទេ ពួកគេត្រូវបានកំណត់ដោយប្រើបច្ចេកទេសវាយតម្លៃជាច្រើនដែលមានការប្រើគំរូវាយតម្លៃ។ ធាតុចូលនៃម៉ូដែលទាំងនេះត្រូវបានគេយកចេញពីទីផ្សារដែលអាចអង្កេតបានប៉ុន្តែ នៅកន្លែងដែលមិនអាចធ្វើទៅបាន ការប៉ាន់ស្មានត្រូវបានទាមទារក្នុងការបង្កើតតម្លៃសមស្រប។

គ. ភតិសន្យា

ធនាគារ កំណត់រយៈពេលជួលជាលក្ខខណ្ឌនៃការជួលដែលមិនអាចលុបចោលបានរួមជាមួយរយៈពេលណាមួយដែល គ្របដណ្តប់ដោយជម្រើសដើម្បីបង្កើតកិច្ចសន្យាជួលប្រសិនបើមានហេតុផលណាមួយត្រូវអនុវត្ត ឬ រយៈពេលណាមួយដែលគ្របដណ្តប់ដោយជម្រើសដើម្បីបញ្ចប់កិច្ចសន្យាជួលប្រសិនបើ វាសមហេតុផលណាស់ដែលមិនត្រូវអនុវត្ត។

៣. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (ត)

គ. ភតិសន្យា (ត)

ជម្រើសនៃការបន្ត និងការបញ្ចប់

ធនាគារមានកិច្ចសន្យាជួលជាច្រើនដែលរួមមានជម្រើសបន្ត និងការបញ្ចប់។ ធនាគារអនុវត្តការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើវាមានហេតុផលសមរម្យ ឬ អត់ដើម្បីអនុវត្តជម្រើសដើម្បីបន្ត ឬ បញ្ចប់កិច្ចសន្យាជួល។ នោះគឺវាពិចារណាលើកត្តាពាក់ព័ន្ធទាំងអស់ដែលបង្កើតជា ការលើកទឹកចិត្តសេដ្ឋកិច្ចសម្រាប់វាដើម្បីអនុវត្តទាំងការបន្ត ឬ ការបញ្ចប់។ បន្ទាប់ពីកាលបរិច្ឆេទចាប់ផ្តើមធនាគារបានកំណត់ឡើងវិញនូវរយៈពេល នៃការជួលប្រសិនបើមានព្រឹត្តិការណ៍ ឬ ការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងកាលៈទេសៈដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ខ្លួនដែលប៉ះពាល់ដល់សមត្ថភាពក្នុងការធ្វើអនុវត្ត ឬ មិនអនុវត្តជម្រើសដើម្បីបន្ត ឬ បញ្ចប់។

ការប៉ាន់ស្មានអត្រាកម្ចីកើនឡើង (“IBR”) សម្រាប់បំណុលភតិសន្យា

ធនាគារមិនអាចកំណត់បាននូវអត្រាការប្រាក់ជាក់ស្តែងនៅក្នុងកិច្ចសន្យាឡើយ ដូច្នេះហើយ ធនាគារបានប្រើប្រាស់ IBR ដើម្បីវាស់វែងបំណុលភតិសន្យា។ IBR សម្រាប់បំណុលក្នុងភតិសន្យាគឺជាអត្រាការប្រាក់ដែលធនាគារត្រូវទូទាត់ទៅលើកម្ចីក្នុងគ្រា និងការធានាស្រដៀងគ្នាទៅលើមូលនិធិចាំបាច់ទទួលបានទ្រព្យសកម្ម ដែលមានតម្លៃដូចគ្នាទៅនឹងសិទ្ធិប្រើប្រាស់ នៃទ្រព្យសកម្មនៅក្នុងស្ថានភាពសេដ្ឋកិច្ចស្រដៀងគ្នា។ ធនាគារប៉ាន់ស្មាន IBR សម្រាប់បំណុលភតិសន្យាដោយប្រើធាតុចូលបានកែតម្រូវដែលអាចសង្កេតបាន (ដោយយោងទៅលើអត្រាគ្មានហានិភ័យជាទូទៅ) ក្នុងការពិចារណា ហានិភ័យឥណទានរបស់អង្គភាព (ឧ. ការរីករាលដាលឥណទាន)។

ឃ. ការខាតបង់ឥណទានរំពឹងទុកលើទ្រព្យសកម្មហិរញ្ញវត្ថុ

ការគណនា ECLs ជាលទ្ធផលនៃម៉ូដែលស្មុគស្មាញ ជាមួយចំនួននៃការសន្មតទាក់ទង និងជម្រើសនៃធាតុបញ្ចូលអថេរនិងភាពអាស្រ័យគ្នាទៅវិញទៅមក។ ធាតុផ្សំនៃធនាគារ ECL ដែលត្រូវបានគេចាត់ទុកថាជាការវិនិច្ឆ័យគណនេយ្យ និងការប៉ាន់ស្មានរួមមាន៖

- ការបែងចែកផលបត្រ នៅពេលដែលម៉ូដែលសមស្របឬវិធីសាស្ត្រ ECL ត្រូវបានប្រើប្រាស់
- លក្ខណៈសម្រាប់វាយតម្លៃ ប្រសិនបើមានការកើនឡើងសំខាន់ៗ នូវហានិភ័យឥណទាន និងសំវិធានធនសម្រាប់បំណុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ គួរតែវាស់វែងលើមូលដ្ឋានអាយុការ ECL និងការវាយតម្លៃលើគុណភាព
- ការបែងចែកបំណុលទ្រព្យសកម្មហិរញ្ញវត្ថុ នៅពេលដែល ECLs របស់ពួកគេត្រូវបានវាយតម្លៃលើមូលដ្ឋានសមូហភាព និងជាមូលដ្ឋានបុគ្គលសម្រាប់អតិថិជនសំខាន់ៗដូចក្នុងមួយកំណត់ដោយការគណៈគ្រប់គ្រងធនាគារ
- ការអភិវឌ្ឍកម្រិត ECL រួមទាំងរូបមន្តផ្សេងៗ និងជម្រើសនៃធាតុចូល
- ការកំណត់ទំនាក់ទំនងរវាងសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ច និងធាតុចូលសេដ្ឋកិច្ច និងឥទ្ធិពលលើ PDs EADs និង LGDs
- ការជ្រើសរើសសេណារីយ៉ូម៉ាក្រូសេដ្ឋកិច្ចដែលមើលទៅខាងមុខ និងទម្ងន់ប្រូបាប៊ីលីតេរបស់ពួកគេ ដើម្បីទាញយកធាតុចូលសេដ្ឋកិច្ចទៅក្នុងកម្រិត ECLs

ង. ការទទួលស្គាល់ពន្ធពន្យារជាទ្រព្យសកម្ម

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានទទួលស្គាល់ពីការការខាតបង់ពន្ធដែលមិនទាន់បានប្រើប្រាស់ និងលម្អៀងបណ្តោះអាសន្ន និងប្រាក់ចំណេញជាប់ពន្ធពន្យារពេលអនាគត ដែលអាចកាត់កងលើការខាតបង់ពន្ធ។ ការវិនិច្ឆ័យត្រូវបានទាមទារដើម្បីកំណត់ចំនួនទឹកប្រាក់នៃពន្ធពន្យារ ដែលអាចត្រូវបានទទួលស្គាល់ដោយផ្អែកលើពេលវេលា និងកម្រិតនៃប្រាក់ចំណេញដែលអាចជាប់ពន្ធនាពេលអនាគតរួមជាមួយនឹងយុទ្ធសាស្ត្រផែនការពន្ធនាពេលអនាគត។

៣. ការប៉ាន់ស្មាន និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ (ត)

ច. រូបិយប័ណ្ណមុខងារ

CIAS 21 តម្រូវឲ្យគណៈគ្រប់គ្រងប្រើប្រាស់ការវិនិច្ឆ័យរបស់ខ្លួន ដើម្បីកំណត់នូវរូបិយប័ណ្ណមុខងាររបស់ធនាគារ ដែលវាគំណាងយ៉ាងត្រឹមត្រូវបំផុតទៅលើផលប៉ះពាល់សេដ្ឋកិច្ច នៃប្រតិបត្តិការ ព្រឹត្តិការណ៍ និងលក្ខខណ្ឌទាំងឡាយ ដែលមានការពាក់ព័ន្ធទៅនឹងធនាគារ។ ដើម្បីធ្វើការវិនិច្ឆ័យនេះ ធនាគារត្រូវពិចារណាដូចខាងក្រោម៖

- (i) រូបិយប័ណ្ណ ដែលមានឥទ្ធិពលជាសារវន្តទៅលើតម្លៃឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្ម (នេះច្រើនតែជារូបិយប័ណ្ណ ដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ និងសេវាកម្មត្រូវបានកំណត់ និងធ្វើការទូទាត់)
- (ii) រូបិយប័ណ្ណ ដែលជាសាច់ប្រាក់ទទួលបានពីសកម្មភាពហិរញ្ញប្បទាន និង
- (iii) រូបិយប័ណ្ណ ដែលចំណូលទទួលបានពីសកម្មភាពប្រតិបត្តិការ ដែលតែងតែត្រូវបានរក្សាទុក។

ឆ. អ៊ុយត្រាមិននៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

អ៊ុយត្រាមិននៃតម្លៃកើតមាននៅពេលដែលតម្លៃយោងនៃទ្រព្យសកម្ម ឬឯកតាសាច់ប្រាក់លើសចំនួនដែលអាចស្តារឡើងវិញរបស់វាដែលខ្ពស់ជាងតម្លៃសមស្របរបស់វា ដកតម្លៃដើមនៃការលក់ និងតម្លៃនៃការប្រើប្រាស់របស់វា។ ការគណនាតម្លៃសមស្រប ដកតម្លៃដើមនៃការលក់ ពីងផ្នែកទៅលើទិន្នន័យដែលមានស្រាប់បានមកពីការចងក្រងប្រតិបត្តិការលក់ នៅក្នុងវិសាលភាពប្រតិបត្តិការដែលទ្រព្យសកម្មស្រដៀងគ្នា ឬតម្លៃទីផ្សារ ដកតម្លៃបន្ថែមសម្រាប់ការលក់ចោលនៃទ្រព្យសកម្ម។ តម្លៃនៅក្នុងការគណនាគឺពីងផ្នែកទៅម៉ូដែលការធ្វើអប្បបរមាលំហូរសាច់ប្រាក់។ ធនាគារវាយតម្លៃ ឱនភាពតម្លៃលើទ្រព្យសកម្មនៅពេលណាដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរនៅក្នុងកាលៈទេសៈណាមួយដែលបញ្ជាក់ថាតម្លៃយោងនៃទ្រព្យសកម្មមិនអាចធ្វើការស្តារឡើងវិញបាន។ កត្តាដែលធនាគារចាត់ទុកថាមានសារៈសំខាន់ ដែលអាចបង្កឲ្យមានការពិនិត្យមើលឱនភាពនៃតម្លៃមុនដូចខាងក្រោម៖

- (i) ដំណើរការខ្សោយជាសារវន្តជាប់ទាក់ទងនឹង លទ្ធផលប្រតិបត្តិការជាប្រវត្តិសាស្ត្រ ឬរំពឹងទុកនាពេលអនាគត
- (ii) ការផ្លាស់ប្តូរជាសារវន្តនៅក្នុងរបៀបនៃការប្រើប្រាស់ទ្រព្យដែលបានទិញ ឬយុទ្ធសាស្ត្រសម្រាប់អាជីវកម្មទាំងមូល។ និង
- (iii) ឧស្សាហកម្មអវិជ្ជមានជាសារវន្ត ឬនិន្នាការសេដ្ឋកិច្ច

ជ. ការប៉ាន់ប្រមាណអាយុកាលប្រើប្រាស់នៃទ្រព្យ និងបរិក្ខារ និងថ្លៃចំណាយកម្មវិធី

ធនាគារប៉ាន់ស្មានអាយុកាលប្រើប្រាស់នៃទ្រព្យនិងបរិក្ខារ និងថ្លៃដើមកម្មវិធី។ ការប៉ាន់ស្មាននេះត្រូវបានពិនិត្យជាទៀងទាត់ ដើម្បីធានាថារយៈពេលនៃរំលស់ និងការកាត់រំលស់គឺស្របជាមួយគ្នា ជាមួយនឹងកំរិតដែលរំពឹងទុកនៃអត្ថប្រយោជន៍សេដ្ឋកិច្ចពីវត្ថុនៃទ្រព្យនិងបរិក្ខារ និងថ្លៃដើមកម្មវិធី។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបំពេញ

4. សាច់ប្រាក់ និងសមតុល្យនៅធនាគារ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
សាច់ប្រាក់ក្នុងដៃ	38,070,897	155,519,614	8,220,029	33,841,859
សមតុល្យនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ				
គណនីចរន្ត	125,368,774	512,131,442	83,162,585	342,380,363
ប្រាក់បញ្ញើមានកាលកំណត់	143,022,823	584,248,232	43,535,614	179,236,122
	268,391,597	1,096,379,674	126,698,199	521,616,485
តម្លៃយោងដុល				
គណនីចរន្ត	235,853,385	963,461,078	42,435,222	174,705,809
មូលបត្រអាចជួញដូរបានរបស់ ធនាគារជាតិនៃកម្ពុជា (“NCDs”)	27,007,343	110,324,996	6,321,166	26,024,240
	262,860,728	1,073,786,074	48,756,388	200,730,049
សាច់ប្រាក់ និងសមតុល្យនៅធនាគារ	569,323,222	2,325,685,362	183,674,616	756,188,393
សំវិធានធនសម្រាប់ ECLs	(751,663)	(3,070,543)	(301,358)	(1,240,690)
	568,571,559	2,322,614,819	183,373,258	754,947,703

បម្រែបម្រួលនៃសំវិធានធនសម្រាប់ ECLs លើសមតុល្យនៅធនាគារ មានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	301,358	1,240,690	407,468	1,660,025
សំវិធានធនសម្រាប់ (កត់ត្រាបញ្ចេញ) ECLs (កំណត់សម្គាល់ លេខ 25)	450,305	1,850,754	(106,110)	(433,672)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(20,901)	-	14,337
នាថ្ងៃទី៣១ ខែធ្នូ	751,663	3,070,543	301,358	1,240,690

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

4. សាច់ប្រាក់ និងសមតុល្យនៅធនាគារ (ត)

សាច់ប្រាក់ និងសមតុល្យនៅធនាគារ ទៅតាមរូបិយប័ណ្ណត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 32.2 លើហានិភ័យទីផ្សារ ដែលនៅក្រោមការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

អត្រាការប្រាក់ប្រចាំឆ្នាំ ដែលទទួលបានមានដូចខាងក្រោម៖

	2023	2022
គណនីចរន្ត	គ្មាន	គ្មាន
ប្រាក់បញ្ញើមានកាលកំណត់	0.90% - 7.30%	0.90% - 6.00%

សម្រាប់គោលបំណងនៃរបាយការណ៍លំហូរសាច់ប្រាក់ សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមាន៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
សាច់ប្រាក់ក្នុងដៃ	38,070,897	155,519,614	8,220,029	33,841,859
សមតុល្យ នៅធនាគារផ្សេងៗ				
គណនីចរន្ត	125,368,774	512,131,442	83,162,585	342,380,363
ប្រាក់បញ្ញើមានកាលកំណត់ ដែលមានកាលកំណត់ដើមរយៈពេលបីខែ ឬតិចជាង	54,534,666	222,774,110	-	-
សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា				
គណនីចរន្ត និងគណនីទូទាត់	235,853,385	963,461,078	42,435,222	174,705,809
(NCDs)ដែលមានកាលកំណត់ដើមរយៈពេល បីខែ ឬតិចជាង	22,007,343	89,899,996	6,321,166	26,024,240
	475,835,065	1,943,786,240	140,139,002	576,952,271

5. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់បម្រុងកាតព្វកិច្ច (i)				
ជាដុល្លារអាមេរិក	65,555,000	267,792,175	19,655,000	80,919,635
ជាខ្មែររៀល	12,307,222	50,275,002	3,358,028	13,825,001
	77,862,222	318,067,177	23,013,028	94,744,636
ប្រាក់តម្កល់ធានាលើដើមទុន (ii)	7,500,000	30,637,500	7,500,000	30,877,500
	85,362,222	348,704,677	30,513,028	125,622,136

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

5. ប្រាក់តម្កល់តាមបទប្បញ្ញត្តិ (ត)

(i) ប្រាក់បម្រុងកាតព្វកិច្ច

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០២៣.០០៥ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ធនាគារពាណិជ្ជ ត្រូវតម្កល់ប្រាក់បម្រុងកាតព្វកិច្ចជាមួយធនាគារជាតិ នៃ កម្ពុជា ដែលគណនានៅចំនួន ៧.០% នៃប្រាក់បញ្ញើរបស់អតិថិជន និងកម្ចី ជាប្រាក់រៀល ។ ប្រាក់បម្រុងកាតព្វកិច្ច លើប្រាក់បញ្ញើរបស់អតិថិជន និងកម្ចី រូបិយប័ណ្ណបរទេស គឺស្របទៅនឹងកាលបរិច្ឆេទ និង អត្រាដូចខាងក្រោម៖

- ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ប្រាក់បម្រុងកាតព្វកិច្ច ត្រូវគណនាតាមអត្រា ៩%
- ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ តទៅ ប្រាក់បម្រុងកាតព្វកិច្ចត្រូវគណនាតាមអត្រា ១២.៥%

នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ធនាគារជាតិ នៃ កម្ពុជាបានឆ្លើយតបទៅនឹងលិខិតនៃសមាគមធនាគារ កម្ពុជា ដែលអនុញ្ញាតឲ្យធនាគារពាណិជ្ជ រក្សាប្រាក់បម្រុងកាតព្វកិច្ចជាមួយប័ណ្ណបរទេសនៅត្រឹមអត្រា ៧% រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១៨.០០៥ប្រាក់បម្រុងកាតព្វកិច្ចនេះ មិនទទួលបានការប្រាក់ណាមួយឡើយ

(ii) ប្រាក់តម្កល់ធានាដើមទុន

យោងតាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១-១៣៦ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ២០០១ធនាគារតម្រូវឲ្យរក្សាប្រាក់បញ្ញើតាមបទប្បញ្ញត្តិ ស្មើនឹង ១០% នៃដើមទុនរបស់ធនាគារ។ ប្រាក់បញ្ញើនេះ មិនមែនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃ របស់ធនាគារទេ និងអាចបង្វិលសងវិញ នៅពេលធនាគារបញ្ឈប់ប្រតិបត្តិការអាជីវកម្មនៅប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត។

ប្រាក់តម្កល់ធានាដើមទុនទទួលបានការប្រាក់ ១.១៩% និង ១.៣៣% ក្នុងមួយឆ្នាំ សម្រាប់ឆមាសទី១ និងទី២ រៀងគ្នា (ឆ្នាំ ២០២២៖ ១.១៩% ទៅ ០.៦៥%) ក្នុងមួយឆ្នាំ។

6. ឥណទាន និងបុរេប្រទានទៅអតិថិជន

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ឥណទានវិបារូបន៍	110,157,637	449,993,947	36,305,762	149,470,822
ឥណទានរយៈពេលខ្លី	192,378,639	785,866,740	51,583,489	212,369,224
ឥណទានរយៈពេលវែង	486,112,713	1,985,770,433	276,425,751	1,138,044,817
	788,648,989	3,221,631,120	364,315,002	1,499,884,863
ការប្រាក់បង្គរ	5,935,644	24,247,106	2,087,667	8,594,925
	794,584,633	3,245,878,226	366,402,669	1,508,479,788
ថ្លៃប្រតិបត្តិការឥណទាន ដែលមិនទាន់បានរំលស់	(2,505,865)	(10,236,459)	(1,430,513)	(5,889,422)
តម្លៃយោងដុល	792,078,768	3,235,641,767	364,972,156	1,502,590,366
សំវិធានធនសម្រាប់ ECLs	(5,882,394)	(24,029,579)	(1,515,061)	(6,237,506)
	786,196,374	3,211,612,188	363,457,095	1,496,352,860

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

៦. ឥណទាន និងបុរេប្រទានទៅអតិថិជន (ត)

បម្រែបម្រួលនៃសំវិធានធនសម្រាប់លើឥណទាននិងបុរេប្រទានទៅអតិថិជន មានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	1,515,061	6,237,506	350,247	1,426,906
សំវិធានធនសម្រាប់ (កំណត់សម្គាល់លេខ 25)	4,859,979	19,974,514	1,253,701	5,123,876
កាលបរិច្ឆេទ	(492,646)	(2,024,775)	(88,887)	(363,281)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(157,666)	-	50,005
នាថ្ងៃទី៣១ ខែធ្នូ	5,882,394	24,029,579	1,515,061	6,237,506

ការផ្ទៀងផ្ទាត់នៃបម្រែបម្រួលលើតម្លៃយោងនៃឥណទាននិងបុរេប្រទានទៅអតិថិជននិង សំវិធានធនសម្រាប់
ទៅតាមដំណាក់កាលសម្រាប់ឥណទាន និងបុរេប្រទានទៅឥណទាន ដែលបានវាស់វែងតាមថ្លៃដើមរំលស់ មានដូចខាងក្រោម៖

	ដំណាក់កាលទី 1		ដំណាក់កាលទី 2	
	តម្លៃយោងដុល	ECLs	តម្លៃយោងដុល	ECLs
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	350,797,036	1,036,647	11,498,917	79,218
ទ្រព្យសកម្មហិរញ្ញវត្ថុបង្កើត ឬ ទិញ ថ្មី	427,599,258	4,859,979	-	-
ការផ្ទេរទៅ ដំណាក់កាលទី១	-	-	-	-
ការផ្ទេរទៅ ដំណាក់កាលទី 2	(41,868,905)	(3,615,803)	41,868,905	3,615,803
ការផ្ទេរទៅ ដំណាក់កាលទី 3	-	-	(27,640,463)	(3,400,322)
ការលុបចោល	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	736,527,389	2,280,823	25,727,359	294,699
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	3,008,714,384	9,317,162	105,096,261	1,203,845

	ដំណាក់កាលទី 1		ដំណាក់កាលទី 2	
	តម្លៃយោងដុល	ECLs	តម្លៃយោងដុល	ECLs
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២	61,837,911	319,345	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុបង្កើត ឬ ទិញ ថ្មី	303,177,448	1,253,701	-	-
ការផ្ទេរទៅ ដំណាក់កាលទី១	-	-	-	-
ការផ្ទេរទៅ ដំណាក់កាលទី 2	(14,218,323)	(536,399)	14,218,323	536,399
ការផ្ទេរទៅ ដំណាក់កាលទី 3	-	-	(2,719,406)	(457,181)
ការលុបចោល	-	-	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	350,797,036	1,036,647	11,498,917	79,218
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	1,444,231,397	4,267,875	47,341,041	326,141

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់



ដំណាក់កាលទី ៣		សរុប	
តម្លៃយោងដុល	ECLs	តម្លៃយោងដុល	ECLs
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
2,676,203	399,196	364,972,156	1,515,061
-	-	427,599,258	4,859,979
-	-	-	-
-	-	-	-
27,640,463	3,400,322	-	-
(492,646)	(492,646)	(492,646)	(492,646)
29,824,020	3,306,872	792,078,768	5,882,394
121,831,122	13,508,572	3,235,641,767	24,029,579

ដំណាក់កាលទី ៣		សរុប	
តម្លៃយោងដុល	ECLs	តម្លៃយោងដុល	ECLs
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
45,684	30,902	61,883,595	350,247
-	-	303,177,448	1,253,701
-	-	-	-
-	-	-	-
2,719,406	457,181	-	-
(88,887)	(88,887)	(88,887)	(88,887)
2,676,203	399,196	364,972,156	1,515,061
11,017,928	1,643,490	1,502,590,366	6,237,506

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

6. ឥណទាន និងបុរេប្រទានទៅអតិថិជន (ត)

ឥណទាន និងបុរេប្រទានទៅអតិថិជន ផ្អែកលើកិច្ចសន្យាដើម ត្រូវបានវិភាគ ដូចខាងក្រោមនេះ៖

ក. តាមវិស័យ៖

សូមមើលនៅក្នុងកំណត់សម្គាល់លេខ 32.1 ទៅលើហានិភ័យឥណទាន នៅក្រោមការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

ខ. តាមកាលសន្តិភាព៖

សូមមើលនៅក្នុងកំណត់សម្គាល់លេខ 32.3 ទៅលើហានិភ័យសន្ទនីយភាព នៅក្រោមការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

គ. តាមរូបិយប័ណ្ណ៖

សូមមើលនៅក្នុងកំណត់សម្គាល់លេខ 32.2 ទៅលើហានិភ័យទីផ្សារ នៅក្រោមការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

ឃ. តាមនិវាសនភាព ទំនាក់ទំនង និងទំហំ (exposure)៖

សូមមើលនៅក្នុងកំណត់សម្គាល់លេខ 32.1 ទៅលើហានិភ័យឥណទាន នៅក្រោមការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

ង. អត្រាការប្រាក់ប្រចាំឆ្នាំ៖

	2023	2022
ឥណទានវិបារូបន៍	6.8% - 18%	6.8% - 12%
ឥណទានរយៈពេលខ្លី	8% - 18%	7% - 18%
ឥណទានរយៈពេលវែង	5.5% - 18%	5.5% - 18%

7. ការវិនិយោគលើមូលបត្របំណុលនៅថ្ងៃដើមរំលស់

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
មូលបត្រសាជីវកម្ម (i)	2,000,000	8,170,000	2,000,000	8,234,000
មូលបត្ររដ្ឋ (ii)	3,918,817	16,008,367	-	-
បង្គរការប្រាក់	53,075	216,811	20,786	85,576
តម្លៃយោង ដុល	5,971,892	24,395,178	2,020,786	8,319,576
សំវិធានធនសម្រាប់ ECLs	(7,698)	(31,446)	(7,679)	(31,614)
	5,964,194	24,363,732	2,013,107	8,287,962

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

7. ការវិនិយោគលើមូលបត្របំណុលនៅថ្ងៃដើមរំលស់ (ត)

បម្រែបម្រួលលើការវិនិយោគលើមូលបត្របំណុល មានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	2,013,107	8,287,962	2,001,488	8,154,062
ការទិញបន្ថែម	3,941,026	16,197,617	-	-
ចំណូលការប្រាក់ (កំណត់សម្គាល់លេខ 22)	213,671	878,188	110,477	451,519
ការប្រាក់បានទទួល	(179,372)	(737,219)	(98,858)	(404,033)
ខាតពីរូបិយប័ណ្ណបរទេស	(24,257)	(99,696)	-	-
សំវិធានធនលើការខាតបង់អ៊ីមត្រៃមិន (កំណត់សម្គាល់លេខ 25)	19	78	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(163,198)	-	86,414
នាថ្ងៃទី 31 ខែធ្នូ	5,964,194	24,363,732	2,013,107	8,287,962

(i) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារបានទិញមូលបត្របំណុល ដែលមានការធានា ចំនួន 2,000,000 ដុល្លារអាមេរិក ដែលបោះផ្សាយដោយ ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក។ មូលបត្របំណុលមាន អត្រាការប្រាក់ 5.5% ក្នុងមួយឆ្នាំ ដោយមានរយៈពេល 3ឆ្នាំ (2021-2024) ហើយមានប្រសិទ្ធភាពចាប់ពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ការប្រាក់ត្រូវបានទូទាត់ប្រចាំឆ្នាំនៅថ្ងៃទី២៩ ខែវិច្ឆិកា ជាម្សៅរាល់ឆ្នាំ ដែលការទូទាត់លើកដំបូងនឹងត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

(ii) នៅក្នុងឆ្នាំ២០២៣ ធនាគារបានទិញមូលបត្ររដ្ឋដែលបោះផ្សាយដោយ ធនាគារជាតិនៃកម្ពុជាដូចខាងក្រោម៖

លេខ	ការិយបរិច្ឆេទទិញ	កាលកំណត់	ការប្រាក់	តម្លៃចារឹក ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ទឹកប្រាក់នាថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៣
			%		ដុល្លារអាមេរិក
1	24 កុម្ភៈ 2023	3 ឆ្នាំ	4.00	12,000,000	2,939,113
2	22 ធ្នូ 2023 (*)	2 ឆ្នាំ	4.50	4,000,000	979,704
				16,000,000	3,918,817

(*) មូលបត្ររដ្ឋនេះត្រូវបានជាទ្រព្យបញ្ចាំ សម្រាប់ប្រតិបត្តិការផ្តល់សន្និធិយភាពដោយមានការធានា (“LPCO”) (កំណត់សម្គាល់លេខ 16)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

8. ទ្រព្យសកម្មផ្សេងៗ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ទ្រព្យសកម្មហិរញ្ញវត្ថុនៅថ្ងៃដើមរំលស់				
ប្រាក់តម្កល់ទៅកាន់ដៃគូជំនួញ និងភតិកៈ	4,126,007	16,854,739	3,149,627	12,967,014
កម្រៃ និងគណនីត្រូវទទួលផ្សេងៗ (i)	9,613,145	39,269,696	3,533,584	14,547,765
គណនីត្រូវទទួលទាក់ទិននឹងកាត	2,642,791	10,795,801	-	-
គណនីត្រូវទទួលពីសម្ព័ន្ធព្យាបាល	7,146,241	29,192,394	8,790,156	36,189,072
	23,528,184	96,112,630	15,473,367	63,703,851
សំវិធានធនសម្រាប់ ECLs	(332,616)	(1,358,736)	(110,503)	(454,941)
	23,195,568	94,753,894	15,362,864	63,248,910
ប្រាក់បង់មុន និងបុរេប្រទាន				
ប្រាក់បង់មុនសម្រាប់លេខសម្ងាត់	7,706,109	31,479,455	9,412,863	38,752,758
ទឹកប្រាក់ទូរស័ព្ទ (Mobile PIN)	2,244,047	9,166,932	2,689,993	11,074,701
	33,145,724	135,400,281	27,465,720	113,076,369

(i) ក្នុងកម្រៃ និងគណនីត្រូវទទួលផ្សេងៗ ទឹកប្រាក់ចំនួន 5,700,000 ដុល្លារអាមេរិក ឬ 23,284,500 ពាន់រៀល គឺជាគណនីត្រូវទទួលពីភ្នាក់ងារគិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ២០២៣ ដែលក្នុងនោះ 5,500,000 ដុល្លារអាមេរិក និង 200,000 ដុល្លារអាមេរិក ត្រូវបានប្រមូល នៅថ្ងៃទី២ និងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ (រៀងគ្នា)។

បម្រែបម្រួលនៃសំវិធានធនសម្រាប់លើថ្ងៃដើមរំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុមានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	110,503	454,941	20,171	83,044
សំវិធានធនសម្រាប់ ECLs (កំណត់សម្គាល់លេខ 25)	222,113	912,884	90,332	369,187
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(9,089)	-	2,710
នាថ្ងៃទី 31 ខែធ្នូ	332,616	1,358,736	110,503	454,941

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់កាលបរិច្ឆេទបន្តបន្ទាប់

១. ទ្រព្យសកម្មអរូបិយ

	2023			
	កម្មវិធីកុំព្យូទ័រ និង ប្រព័ន្ធធនាគារ	ការងារកំពុង ដំណើរការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	2,855,701	2,372,190	5,227,891	21,523,227
ការទិញបន្ថែម	184,445	-	184,445	758,069
ការផ្ទេរ	2,041,480	(2,041,480)	-	-
និយ័តកម្ម	-	(330,710)	(330,710)	(1,359,218)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	(163,636)
នាថ្ងៃទី 31 ខែធ្នូ	5,081,626	-	5,081,626	20,758,442
ដក៖ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	1,873,182	-	1,873,182	7,711,890
រំលស់សម្រាប់កាលបរិច្ឆេទ	730,269	-	730,269	3,001,405
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	(78,198)
នាថ្ងៃទី 31 ខែធ្នូ	2,603,451	-	2,603,451	10,635,097
តម្លៃយោង				
នាថ្ងៃទី 31 ខែធ្នូ	2,478,175	-	2,478,175	10,123,345

	2022			
	កម្មវិធីកុំព្យូទ័រ និង ប្រព័ន្ធធនាគារ	ការងារកំពុង ដំណើរការ	សរុប	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
ថ្លៃដើម				
នាថ្ងៃទី១ ខែមករា	2,011,437	1,085,900	3,097,337	12,624,465
ការទិញបន្ថែម	278,139	1,852,415	2,130,554	8,707,574
ការផ្ទេរ	566,125	(566,125)	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	191,188
នាថ្ងៃទី 31 ខែធ្នូ	2,855,701	2,372,190	5,227,891	21,523,227
ដក៖ រំលស់បង្គរ				
នាថ្ងៃទី១ ខែមករា	1,484,102	-	1,484,102	6,046,232
រំលស់សម្រាប់កាលបរិច្ឆេទ	389,080	-	389,080	1,590,170
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-	75,488
នាថ្ងៃទី 31 ខែធ្នូ	1,873,182	-	1,873,182	7,711,890
តម្លៃយោង				
នាថ្ងៃទី 31 ខែធ្នូ	982,519	2,372,190	3,354,709	13,811,337

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបំពេញ

10. ទ្រព្យ និងបរិក្ខារ

	ការកែលម្អទ្រព្យជួល ដុល្លារអាមេរិក	បរិក្ខារការិយាល័យ ដុល្លារអាមេរិក	បរិក្ខារកុំព្យូទ័រ ដុល្លារអាមេរិក
ថ្លៃដើម			
នាថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣	5,901,994	839,172	12,437,709
ការទិញបន្ថែម	4,094,459	1,337,405	1,666,548
ការផ្ទេរ	4,040,874	42,279	273,464
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	153,763	-	-
ការលុបចោល	-	-	(187,494)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣	14,191,090	2,218,856	14,190,227
ដក៖ រំលស់បង្គរ			
នាថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣	1,847,166	145,478	8,312,177
រំលស់សម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់លេខ 27)	1,181,080	333,671	1,746,081
ការធ្វើចំណាត់ថ្នាក់ឡើងវិញ	26,370	-	-
ការលុបចោល	-	-	(184,792)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣	3,054,616	479,149	9,873,466
តម្លៃយោង			
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣	11,136,474	1,739,707	4,316,761

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់កាលបរិច្ឆេទបន្តបន្ទាប់



គ្រឿងសង្ហារឹម និងគ្រឿងបំពាក់		ការងារកំពុងដំណើរការ	សរុប	
ដុល្លារអាមេរិក		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ ២.១)
	1,110,137	4,466,953	24,755,965	101,920,308
	2,092,167	2,711,509	11,902,088	48,917,582
	110,336	(4,466,953)	-	-
	(153,763)	-	-	-
	-	-	(187,494)	(770,600)
	-	-	-	(1,085,060)
	3,158,877	2,711,509	36,470,559	148,982,230
	508,948	-	10,813,769	44,520,287
	190,528	-	3,451,360	14,185,090
	(26,370)	-	-	-
	-	-	(184,792)	(759,495)
	-	-	-	(427,709)
	673,106		14,080,337	57,518,173
	2,485,771	2,711,509	22,390,222	91,464,057

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

10. ទ្រព្យ និងបរិក្ខារ (ត)

	ការកែលម្អ ទ្រព្យជួល	បរិក្ខារការិយាល័យ	បរិក្ខារកុំព្យូទ័រ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្លៃដើម			
នាថ្ងៃទី៣១ ខែមករាឆ្នាំ២០២២	1,823,248	197,077	9,273,634
ការទិញបន្ថែម	3,040,167	638,390	1,498,728
ការផ្ទេរ	1,038,579	3,705	1,748,317
ការលក់ និងការលុបចោល	-	-	(82,970)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២	5,901,994	839,172	12,437,709
ដក៖ រំលស់បង្គរ			
នាថ្ងៃទី៣១ ខែមករាឆ្នាំ២០២២	1,503,932	60,886	6,381,434
រំលស់សម្រាប់ការិយបរិច្ឆេទ (កំណត់សម្គាល់លេខ 27)	343,234	84,592	2,013,713
ការលក់ និងការលុបចោល	-	-	(82,970)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	-	-
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២	1,847,166	145,478	8,312,177
តម្លៃយោង			
នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២	4,054,828	693,694	4,125,532

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់កាលបរិច្ឆេទបន្តបន្ទាប់

គ្រឿងសង្ហារឹម និងគ្រឿងបំបែក	យានយន្ត	ការងារកំពុងដំណើរការ	សរុប	
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ ២.១)
485,622	75,000	2,801,601	14,656,182	59,703,371
624,515	-	4,455,953	10,257,753	41,913,579
-	-	(2,790,601)	-	-
-	(75,000)	-	(157,970)	(635,766)
-	-	-	-	939,124
1,110,137	-	4,466,953	24,755,965	101,920,308
484,950	64,286	-	8,495,488	34,610,618
23,998	-	-	2,465,537	10,076,649
-	(64,286)	-	(147,256)	(601,835)
-	-	-	-	434,855
508,948	-	-	10,813,769	44,520,287
601,189	-	4,466,953	13,942,196	57,400,021

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

11. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ធនាគារ បានជួលទីតាំងការិយាល័យ ដែលរួមមានការិយាល័យកណ្តាល សាខា និងចំណត សម្រាប់បម្រើឲ្យប្រតិបត្តិការរបស់ខ្លួន។ ព័ត៌មានអំពីការជួល ដែលធនាគារជាតិក្រុងបានបង្ហាញដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ថ្លៃដើម				
នាថ្ងៃទី៣១ ខែមករា	11,530,227	47,469,945	7,477,454	30,463,148
ការបន្ថែម	74,736,205	307,165,803	4,052,773	16,563,683
ការកែតម្រូវ	5,290,577	21,744,271	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(2,369,638)	-	443,114
នាថ្ងៃទី 31 ខែធ្នូ	91,557,009	374,010,381	11,530,227	47,469,945
ដក៖ រំលស់បង្គរ				
នាថ្ងៃទី៣១ ខែមករា	2,529,895	10,415,578	1,280,946	5,218,574
រំលស់សម្រាប់ការិយបរិច្ឆេទ	2,581,932	10,611,741	1,248,949	5,104,455
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(145,506)	-	92,549
នាថ្ងៃទី 31 ខែធ្នូ	5,111,827	20,881,813	2,529,895	10,415,578
តម្លៃយោង				
នាថ្ងៃទី 31 ខែធ្នូ	86,445,182	353,128,568	9,000,332	37,054,367

12. ពន្ធលើប្រាក់ចំណូល

12.1 (តណ្ហាទាន) បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី៣១ ខែមករា	1,191,242	4,904,343	3,737,215	15,225,414
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	5,329	21,902	1,991,173	8,137,924
ពន្ធលើប្រាក់ចំណូលដែលបានទូទាត់	(2,320,424)	(9,536,943)	(4,138,769)	(16,915,149)
និយត្តិកម្មផ្សេងៗ	-	-	(398,377)	(1,628,167)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	19,758	-	84,321
(តណ្ហាទាន) បំណុល ពន្ធលើប្រាក់ចំណូលក្នុងគ្រា	(1,123,853)	(4,590,940)	1,191,242	4,904,343

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

12. ពន្ធលើប្រាក់ចំណូល (ត)

12.2 ពន្ធពន្យារជា(បំណុល) ទ្រព្យសកម្ម - សុទ្ធ

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ត្រូវបានកាត់កងគ្នា នៅពេលដែលមានសិទ្ធិស្របច្បាប់ក្នុងការអនុវត្តការកាត់កងគ្នាទៅលើ ពន្ធក្នុងគ្រាដែលជាទ្រព្យសកម្ម និងពន្ធក្នុងគ្រាដែលជាបំណុល និងនៅពេលដែលពន្ធពន្យារ ពាក់ព័ន្ធទៅនឹងអាជ្ញាធរតែមួយ។ ចំនួនដែលត្រូវកាត់កងមានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ពន្ធពន្យារជាទ្រព្យសកម្ម	18,240,809	74,513,705	2,517,600	10,364,960
ពន្ធពន្យារជាបំណុល	(19,019,714)	(77,695,532)	(1,854,554)	(7,635,200)
ពន្ធពន្យារជា (បំណុល) ទ្រព្យសកម្ម - សុទ្ធ	(778,905)	(3,181,827)	663,046	2,729,760

ពន្ធពន្យារជាទ្រព្យសកម្ម និងបំណុល ការកើតឡើងពីធាតុដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ពន្ធពន្យារជាទ្រព្យសកម្មកើតពី៖				
សំវិធានធនសម្រាប់ ECLs	-	-	95,230	392,063
បំណុលភតិសន្យា	17,623,053	71,990,172	1,918,899	7,900,107
អត្ថប្រយោជន៍របស់និយោជិត	29,862	121,985	36,369	149,731
ចំណូលការប្រាក់សន្មត (unwinding interest income)	26,103	106,631	-	-
រំលស់ពន្លឺតាមពន្ធ	-	-	89,550	368,677
ចំណូល និងកម្រៃពន្យារផ្សេងៗ	561,791	2,294,916	377,552	1,554,382
	18,240,809	74,513,704	2,517,600	10,364,960
ពន្ធពន្យារជាបំណុលកើតពី៖				
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	17,289,036	70,625,712	1,800,066	7,410,872
សំវិធានធនសម្រាប់ ECLs	1,624,558	6,636,319	-	-
រំលស់ពន្លឺតាមពន្ធ	106,120	433,500	-	-
ការប្តូររូបិយប័ណ្ណបរទេស ដែលមិនទាន់ទទួលស្គាល់បាន	-	-	54,488	224,328
	19,019,714	77,695,531	1,854,554	7,635,200
Deferred tax (liabilities) assets - net	(778,905)	(3,181,827)	663,046	2,729,760

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបំប្លែង

12. ពន្ធលើប្រាក់ចំណូល (ត)

12.2 ពន្ធពន្យារជា(បំណុល) ទ្រព្យសកម្ម - សុទ្ធ (ត)

បម្រែបម្រួលពន្ធពន្យារជា(បំណុល) ទ្រព្យសកម្ម - សុទ្ធមានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	663,046	2,729,760	789,301	3,215,612
បានទទួលស្គាល់ក្នុងឆ្នាំ	(1,441,951)	(5,926,419)	(126,255)	(516,004)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	14,832	-	30,152
នាថ្ងៃទី 31 ខែធ្នូ	(778,905)	(3,181,827)	663,046	2,729,760

ប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតត្រូវបានរំពឹងថានឹងគ្រប់គ្រាន់ដើម្បីស្តារពន្ធពន្យារជាទ្រព្យសកម្មតាមរយៈការទទួលស្គាល់នៃពន្ធពន្យារជាទ្រព្យសកម្ម។

12.3. ចំណាយពន្ធលើប្រាក់ចំណូល

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ពន្ធលើប្រាក់ចំណូលក្នុងគ្រា	5,329	21,902	1,991,173	8,137,924
ពន្ធពន្យារលើប្រាក់ចំណូល	1,441,951	5,926,419	126,255	516,004
	1,447,280	5,948,321	2,117,428	8,653,928

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណូល ដែលត្រូវបានគណនាតាមអត្រាពន្ធ 20% ចំពោះចំណាយពន្ធលើប្រាក់ចំណូល ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលពេញលេញ ដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់ចំណេញមុនគិតពន្ធលើប្រាក់ចំណូល	5,642,162	23,189,286	10,126,074	41,385,266
ពន្ធលើប្រាក់ចំណូល គណនាតាមអត្រា 20%	1,128,432	4,637,856	2,025,215	8,277,053
ចំណាយមិនអាចកាត់កងបាន និងផ្សេងៗ	318,448	1,310,465	92,213	376,875
ចំណាយពន្ធលើប្រាក់ចំណូល	1,447,280	5,948,321	2,117,428	8,653,928

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ធនាគារបានទទួលវិញ្ញាបនបត្រអនុលោមភាពពន្ធកម្រិតមាស ពី GDT សម្រាប់ឆ្នាំ 2022 និងឆ្នាំ២០២៣។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

13. ប្រាក់បញ្ញើរបស់អតិថិជន

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់បញ្ញើតាមតម្រូវការ	93,644,331	382,537,092	52,049,435	214,287,524
ប្រាក់បញ្ញើសន្សំ	291,366,428	1,190,231,858	83,525,318	343,873,734
ប្រាក់បញ្ញើមានកាលកំណត់	674,136,818	2,753,848,902	163,508,379	673,163,996
ប្រាក់បញ្ញើអែសស្ត្រូ (Escrow deposits)	10,170,319	41,545,753	-	-
	1,069,317,896	4,368,163,605	299,083,132	1,231,325,254

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោមនេះ៖

(ក) តាមកាលវេលាសន្សំ

សូមមើលនៅក្នុងកំណត់សម្គាល់លេខ 32 ទៅលើហានិភ័យសន្ទនីយភាព នៅក្រោមការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

(ខ) តាមរូបិយប័ណ្ណ

សូមមើលនៅក្នុងកំណត់សម្គាល់លេខ 32.2 ទៅលើហានិភ័យទីផ្សារ នៅក្រោមការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

(គ) តាមប្រភេទអតិថិជន

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
បុគ្គល	750,862,982	3,067,275,281	225,786,887	929,564,614
សាជីវកម្មក្នុងស្រុក	318,454,914	1,300,888,324	73,296,245	301,760,640
	1,069,317,896	4,368,163,605	299,083,132	1,231,325,254

(ឃ) តាមនិវាសនភាព

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
និវាសនជន	1,058,820,562	4,325,281,996	294,089,178	1,210,765,146
អនិវាសនជន	10,497,334	42,881,609	4,993,954	20,560,108
	1,069,317,896	4,368,163,605	299,083,132	1,231,325,254

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបំប្លែង

13. ប្រាក់បញ្ញើរបស់អតិថិជន (ត)

(ង) តាមទំនាក់ទំនង៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
មិនមែនសម្ព័ន្ធហិរញ្ញវត្ថុ	1,007,472,696	4,115,525,962	277,955,860	1,144,344,277
សម្ព័ន្ធហិរញ្ញវត្ថុ	61,845,200	252,637,643	21,127,272	86,980,977
	1,069,317,896	4,368,163,605	299,083,132	1,231,325,254

ច) តាមអត្រាការប្រាក់ប្រចាំឆ្នាំ៖

	2023	2022
ប្រាក់បញ្ញើតាមតម្រូវការ	0.00% to 3.00%	0.00% to 3.00%
ប្រាក់បញ្ញើសន្សំ	0.25% to 5.00%	0.00% to 5.00%
ប្រាក់បញ្ញើមានកាលកំណត់	1.25% to 9.00%	1.25% to 8.00%
ប្រាក់បញ្ញើអែសស្ត្រូ	គ្មាន	គ្មាន

14. ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
ប្រាក់បញ្ញើតាមតម្រូវការ	146,963	600,344	816,114	3,359,941
ប្រាក់បញ្ញើសន្សំ	15,676,343	64,037,861	9,582,879	39,452,713
ប្រាក់បញ្ញើមានកាលកំណត់	102,118,444	417,153,844	85,901,583	353,656,817
	117,941,750	481,792,049	96,300,576	396,469,471

ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗត្រូវបានវិភាគដូចខាងក្រោម៖

ក) តាមកាលសន្ធិៈ

សូមមើលនៅក្នុងកំណត់សម្គាល់លេខ 32 ទៅលើហានិភ័យសន្ទនីយភាព នៅក្រោមការ គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

(ខ) តាមរូបិយប័ណ្ណ៖

សូមមើលនៅក្នុងកំណត់សម្គាល់លេខ 32.2 ទៅលើហានិភ័យទីផ្សារ នៅក្រោមការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

(គ) តាមនិវាសនភាព និងទំនាក់ទំនង៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
និវាសនភាព				
អនិវាសនភាព	117,941,750	481,792,049	96,300,576	396,469,471
ទំនាក់ទំនង				
មិនមែនសម្ព័ន្ធហិរញ្ញវត្ថុ	117,941,750	481,792,049	96,300,576	396,469,471

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

14. ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ (ត)

(ឃ) តាមអត្រាការប្រាក់ (ប្រចាំឆ្នាំ)៖

	2023	2022
ប្រាក់បញ្ញើតាមតម្រូវការ	គ្មាន	គ្មាន
ប្រាក់បញ្ញើសន្សំ	0.25% to 3.00%	0.25% to 3.00%
ប្រាក់បញ្ញើមានកាលកំណត់	2.20% to 7.20%	2.00% to 7.15%

15. បំណុលរលំលៃត

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ភ្នាក់ងារ WCX	71,857,576	293,538,198	87,187,686	358,951,704
ឈ្មួញ (Marchants)	13,404,592	54,757,758	18,224,089	75,028,574
អតិថិជន	4,760,304	19,445,842	5,349,800	22,025,126
	90,022,472	367,741,798	110,761,575	456,005,404

បំណុលរលំលៃត ត្រូវបង់សងតាមតម្រូវការ ឬតាមលក្ខខណ្ឌដែលបានព្រមព្រៀងជាមួយអតិថិជន និងមិនគិតការប្រាក់។ បំណុលរលំលៃត ត្រូវបានវិភាគដូចខាងក្រោម៖

(ក) តាមកាលវេលា៖

សូមមើលនៅក្នុងកំណត់សម្គាល់លេខ 32.3 ទៅលើហានិភ័យសន្ទនីយភាព នៅក្រោមការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

(ខ) តាមរូបិយប័ណ្ណ៖

សូមមើលនៅក្នុងកំណត់សម្គាល់លេខ 32.2 ទៅលើហានិភ័យទីផ្សារ នៅក្រោមការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

(គ) តាមនិវាសនភាព និងទំនាក់ទំនង៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
និវាសនភាព				
និវាសនជន	90,022,472	367,741,798	110,761,575	456,005,404
ទំនាក់ទំនង				
មិនមែនសម្ព័ន្ធហ្មាតិ	90,022,472	367,741,798	110,761,575	456,005,404

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

16 កម្ចី

កម្ចីត្រូវបានរួមមាន ដូចខាងក្រោម៖

	ម្ចាស់កម្ចី	អត្រាការប្រាក់
		%
ឥណទានធនាគារជាប្រាក់ដុល្លារអាមេរិកក្រោមគម្រោង ហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) របស់ធនាគារ SME	ធនាគារសហគ្រាសធនតូចនិងមធ្យម កម្ពុជា.	2.50 – 3.00
ឥណទានធនាគារជាប្រាក់ដុល្លារអាមេរិក	ធនាគារ សហពាណិជ្ជ ក.អ	7.50
កម្ចីជាប្រាក់រៀល (“LPCO”) (*)	ធនាគារជាតិ នៃ កម្ពុជា	5.30
ការប្រាក់បង្គរត្រូវចំណាយ		

(*) កម្ចីប្រតិបត្តិការផ្តល់សន្និធិយោគាដោយមានការធានា (“LPCO”) គឺត្រូវបានធានាដោយមូលបត្ររដ្ឋដូចដែលបានបង្ហាញនៅកំណត់សម្គាល់លេខ 7។
បម្រែបម្រួលនៃអនុបំណុលមានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	99,225	408,509	-	-
កម្ចីបន្ថែម	5,900,784	24,252,222	105,944	432,993
ចំណាយការប្រាក់	7,325	30,106	1,898	7,757
ការទូទាត់	(21,026)	(86,417)	(8,617)	(35,218)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(150,352)	-	2,977
នាថ្ងៃទី 31 ខែធ្នូ	5,986,308	24,454,068	99,225	408,509

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
 នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

កាលសាន្ត	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
2027-2029	107,925	440,874	99,225	408,509
24 September 2026	4,895,392	19,997,675	-	-
26 December 2024	979,192	4,000,000	-	-
	3,799	15,519	-	-
	5,986,308	24,454,068	99,225	408,509

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបំពេញ

17. គណនីត្រូវទូទាត់ និងបំណុលផ្សេងៗ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់តម្កល់ដែលត្រូវបង្វិលសងវិញ	4,857,150	19,841,458	4,643,200	19,116,054
ប្រាក់រង្វាន់បុគ្គលិកបង្គរ	3,041,762	12,425,598	2,145,699	8,833,843
បំណុលទាក់ទិននឹងកាត	1,135,686	4,639,277	-	-
ពន្ធផ្សេងៗ	916,145	3,742,452	508,864	2,094,995
ចំណាយបង្គរ	341,409	1,394,656	78,869	324,704
ចំណូលពន្យារ	303,090	1,238,123	307,736	1,266,949
បង្គរលើចំណាយប្រតិបត្តិការ “WCX”	195,904	800,268	94,141	387,578
បង្គរលើចំណាយប្រតិបត្តិការ	154,495	631,112	1,506,692	6,203,051
សំវិធានធនសម្រាប់ ECLs លើធាតុដែលនៅក្រៅ តារាងតុល្យការ	80,740	329,823	-	-
បំណុលផ្សេងៗ	842,883	3,443,176	1,308,987	5,389,099
	11,869,264	48,485,943	10,594,188	43,616,273

បំណុលផ្សេងៗសំដៅលើ បំណុលវិជ្ជាជីវៈ និងបង្គរផ្សេងៗ ទៅអ្នកផ្គត់ផ្គង់។

18. អនុបំណុល

បម្រែបម្រួលនៃអនុបំណុលមានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	10,013,973	41,227,527	-	-
កម្ចីបន្ថែម	10,000,000	41,100,000	10,000,000	40,870,000
ចំណាយការប្រាក់ (កំណត់សម្គាល់លេខ 23)	1,427,633	5,867,572	13,973	57,108
ការទូទាត់ការប្រាក់	(1,441,606)	(5,925,001)	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(570,098)	-	300,419
នាថ្ងៃទី 31 ខែធ្នូ	20,000,000	81,700,000	10,013,973	41,227,527

ធនាគារ បានចុះកិច្ចសន្យាអនុបំណុលដែលគ្មានការធានា ជាមួយយ៉ាស់ គ្រុប ផេរីវ ខូ អិលធីឌី ដែលកាន់កាប់ទាំងស្រុងដោយអ្នកឧកញ៉ា គិត ម៉េង ក្នុងឆ្នាំ២០២២ និងភាគទុនិក អ្នកឧកញ៉ា គិត ម៉េង ក្នុងឆ្នាំ២០២៣ ដូចខាងក្រោម៖

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

18. អនុបណ្ណាល (ត)

ម្ចាស់កម្ម	ថ្ងៃដកប្រាក់	កាលកំណត់	ការទូទាត់ការប្រាក់ និង ប្រាក់ដើម	ប្រាក់ដើម
				ដុល្លារអាមេរិក
រ៉ូយ៉ាល់ គ្រុប ផេរីវ ទូ អិលធីឌី	26 ធ្នូ 2022	5 ឆ្នាំ	ការប្រាក់8.50%ប្រចាំឆ្នាំនិងទូទាត់ជាប្រចាំរាល់ខែ ប្រាក់ដើមនិងទូទាត់នៅកាលបរិច្ឆេទកំណត់សង	10,000,000
អ្នកឧកញ៉ា គិត ម៉េង	30 មិថុនា 2023	5 ឆ្នាំ	ការប្រាក់11.18%ប្រចាំឆ្នាំនិងទូទាត់ជាប្រចាំរាល់ ខែប្រាក់ដើមនិងទូទាត់នៅកាលបរិច្ឆេទកំណត់សង	10,000,000
				20,000,000

19. បំណុលភតិសន្យា

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា				
ចរន្ត	2,530,478	5,971,253	1,059,006	4,359,928
អចរន្ត	77,924,001	322,685,294	8,535,489	35,140,608
	80,454,479	328,656,547	9,594,495	39,500,536
ការវិភាគកាលវេលាសន្យា - លំហូរសាច់ប្រាក់តាម កិច្ចសន្យាមិនទាន់ធ្វើអប្បបរមា				
តិចជាង 1ឆ្នាំ	8,940,467	36,521,808	1,786,600	7,355,432
ចន្លោះពី 2ឆ្នាំ និង 5ឆ្នាំ	36,328,571	148,402,213	5,718,940	23,544,876
លើសពី 5ឆ្នាំ	105,024,696	429,025,883	5,840,235	24,044,247
បំណុលភតិសន្យាសរុបមិនទាន់ធ្វើអប្បបរមា	150,293,734	613,949,904	13,345,775	54,944,555

បម្រែបម្រួលនៃបំណុលភតិសន្យា ក្នុងអំឡុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	9,594,495	39,500,536	6,307,212	25,695,582
ការបន្ថែម	67,322,087	276,693,778	4,052,773	16,563,683
ការកែប្រែ (Modifications)	5,080,627	20,881,377	-	-
កើនឡើងនៃការប្រាក់ (កំណត់សម្គាល់លេខ 22)	1,621,718	6,665,261	673,837	2,753,972
ការទូទាត់	(3,164,448)	(13,005,881)	(1,439,327)	(5,882,529)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(2,078,524)	-	369,828
	80,454,479	328,656,547	9,594,495	39,500,536

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

19. បំណុលភតិសន្យា (ត)

បម្រែបម្រួលនៃបំណុលភតិសន្យា ក្នុងអំឡុងការិយបរិច្ឆេទនេះ មានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ការប្រាក់លើបំណុលភតិសន្យា	1,621,718	6,665,261	673,837	2,753,972
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម(កំណត់សម្គាល់ លេខ 11)	2,581,932	10,611,741	1,248,949	5,104,455
ចំណាយលើភតិសន្យា ដែលមានរយៈពេលខ្លី និង ទ្រព្យសកម្មតម្លៃទាប (កំណត់សម្គាល់លេខ 28)	890,057	3,658,134	893,378	3,651,235
	5,093,707	20,935,136	2,816,164	11,509,662

20. សំវិធានធនលើអត្ថប្រយោជន៍និយោជិត

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	181,844	748,652	365,995	1,491,064
ការកាត់ត្រាបញ្ចូលក្នុងការិយបរិច្ឆេទ	(2,187)	(8,989)	(123,555)	(504,969)
ការទូទាត់ក្នុងការិយបរិច្ឆេទ	(30,349)	(124,734)	(60,596)	(247,656)
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(5,006)	-	10,213
នាថ្ងៃទី 31 ខែធ្នូ	149,308	609,923	181,844	748,652

21. មូលធន

21.1 ដើមទុន

រចនាសម្ព័ន្ធដើមទុន មានដូចខាងក្រោម៖

	ចំនួនភាគហ៊ុន ដែលមានតម្លៃចារឹក 1 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន			
	2023		2022	
	ភាគកម្ម ភាគរយ %	ចំនួន ដុល្លារអាមេរិក	ភាគកម្ម ភាគរយ %	ចំនួន ដុល្លារអាមេរិក
WING Holdings Pte Limited	80	60,000,000	80	60,000,000
អ្នកឧកញ៉ា គិត ម៉េង	20	15,000,000	20	15,000,000
	100	75,000,000	100	75,000,000
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)		300,000,000		300,000,000

ដើមទុនដែលបានអនុម័ត មានចំនួន 75,000,000 ភាគហ៊ុន (2021៖ 75,000,000 ភាគហ៊ុន) ក្នុងចារឹកតម្លៃស្មើនឹង 1 ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ដែលរាល់ភាគហ៊ុន ត្រូវបានបានចេញផ្សាយ និងទូទាត់ទាំងស្រុង។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

21. មូលធន (ត)

21.2 វិភាគទានសម្រាប់ដើមទុននាពេលអនាគត

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមប្រឹក្សាភិបាលរបស់ ធនាគារ បានអនុម័តការបង្កើនដើមទុនដល់ទៅ 170,000,000 ដុល្លារអាមេរិក។ បន្ទាប់មក នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ភាគនិកបានបញ្ចូលសាច់ប្រាក់បន្ថែមចំនួន 95,000,000 ដុល្លារអាមេរិក និងបានស្នើសុំការអនុម័តពីធនាគារជាតិ នៃ កម្ពុជា នៅក្នុងថ្ងៃតែមួយ។ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជាបានអនុម័តទៅលើការបញ្ចូលបន្ថែមនៃដើមទុននេះ។ គិតត្រឹមកាលបរិច្ឆេទរាយការណ៍ អនុស្សរណៈ និងលក្ខន្តិកៈរបស់ធនាគារ ត្រូវបានធ្វើបច្ចុប្បន្នភាព និងត្រូវបានដាក់ស្នើសុំទៅកាន់ធនាគារជាតិ នៃ កម្ពុជា និង ក្រសួងពាណិជ្ជកម្ម។

ហេតុដូច្នេះហើយ ការបញ្ចូលបន្ថែមនៃដើមទុនចំនួន 95,000,000 ដុល្លារអាមេរិក នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ បានបង្ហាញជា “វិភាគទានសម្រាប់ដើមទុននាពេលអនាគត” នៅក្នុងមូលធន។

21.3 ទុនបម្រុងតាមបទប្បញ្ញត្តិ

ភាពខុសគ្នារវាងសំវិធាន តាម CIFRS 9 និងសំវិធានធនតាមបទប្បញ្ញត្តិ មានដូចខាងក្រោម៖

	2023	2022
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សំវិធានធនបទប្បញ្ញត្តិ (ក)	27,431,739	5,750,926
សំវិធានធន CIFRS 9 (ខ)	7,055,111	1,934,601
ការប្រៀបធៀបរវាង (ក) និង (ខ)	A > B	A > B
ទុនបម្រុងតាមបទប្បញ្ញត្តិ	20,376,628	3,816,325
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	83,238,525	15,711,810

ដូចនេះ ការផ្ទេរពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងបទប្បញ្ញត្តិចំនួន16,560,303 ដុល្លារអាមេរិក ឬ 68,062,845 ពាន់រៀល (ឆ្នាំ២០២២៖ចំនួន 2,136,199 ដុល្លារអាមេរិកឬ 8,730,645 ពាន់រៀល)។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបំពេញ

22. ចំណូលការប្រាក់សុទ្ធ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ចំណូលការប្រាក់បានពី៖				
ឥណទាន និងបុរេប្រទាន ទៅអតិថិជន	68,301,496	280,719,149	25,748,786	105,235,289
សមតុល្យធនាគារ នៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	4,781,936	19,653,757	2,398,918	9,804,378
ការវិនិយោគលើមូលបត្របំណុល	213,671	878,188	110,477	451,519
ផ្សេងៗ	53,424	219,573	-	-
	73,350,527	301,470,667	28,258,181	115,491,186
ចំណាយការប្រាក់លើ៖				
ប្រាក់បញ្ញើរបស់អតិថិជន	31,601,076	129,880,422	6,190,954	25,302,429
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	4,391,680	18,049,805	1,812,019	7,405,722
បំណុលភតិសន្យា	1,621,718	6,665,261	673,837	2,753,972
អនុបំណុល	1,427,633	5,867,572	13,973	57,108
ផ្សេងៗ	79,222	325,603	1,898	7,756
	39,121,329	160,788,663	8,692,681	35,526,987
ចំណូលការប្រាក់សុទ្ធ	34,229,198	140,682,004	19,565,500	79,964,199

23. ចំណូលកម្រៃ និងជើងសារសុទ្ធ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ចំណូលកម្រៃ និងជើងសារ				
កម្រៃប្រតិបត្តិការ	52,185,947	214,484,242	52,030,064	212,646,872
កម្រៃប្រតិបត្តិការពីការបើកប្រាក់បៀវត្សរ៍	1,751,071	7,196,902	2,594,822	10,605,038
កម្រៃប្រតិបត្តិការផ្សេងៗ	421,959	1,734,251	75,250	307,546
	54,358,977	223,415,395	54,700,136	223,559,456
ចំណូលកម្រៃ និងជើងសារ				
កម្រៃប្រតិបត្តិការ	10,267,407	42,199,043	8,968,114	36,652,682
កម្រៃប្រតិបត្តិការពីការបើកប្រាក់បៀវត្សរ៍	1,578,723	6,488,551	1,645,158	6,723,761
	11,846,130	48,687,594	10,613,272	43,376,443
ចំណូលកម្រៃ និងជើងសារសុទ្ធ	42,512,847	174,727,801	44,086,864	180,183,013

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបន្តបន្ទាប់

24. ចំណូលផ្សេងៗ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ចំណេញពីការប្តូររូបិយប័ណ្ណសុទ្ធ	1,832,574	7,531,879	939,894	3,841,347
ចំណូលផ្សេងៗ	526,578	2,164,236	121,412	496,211
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	-	-	13,108	53,572
	2,359,152	9,696,115	1,074,414	4,391,130

25. ការខាតបង់អ៊ីមតែរមិនសុទ្ធ លើឧបករណ៍ហិរញ្ញវត្ថុ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
សំវិធានធានាសំរាប់ (ការកត់ត្រាបញ្ញាស) ECLs លើ៖				
ឥណទាន និងបុរេប្រទានទៅអតិថិជន(កំណត់សម្គាល់ លេខ 6)	4,859,979	19,974,514	1,253,701	5,123,876
សមតុល្យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	450,305	1,850,754	(106,110)	(433,672)
ទ្រព្យសកម្មផ្សេងៗ(កំណត់សម្គាល់លេខ 8)	222,113	912,884	90,332	369,187
ធាតុនានាក្រៅតារាងតុល្យការ(កំណត់សម្គាល់លេខ 30)	80,740	331,841	-	-
ការវិនិយោគលើមូលបត្របំណុលនៅតម្លៃសល់ (កំណត់សម្គាល់លេខ 7)	19	78	-	-
	5,613,156	23,070,071	1,237,923	5,059,391

26. ចំណាយលើបុគ្គលិក

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	30,351,429	124,744,373	21,582,499	88,207,673
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្តនិយោជិត	4,962,802	20,397,116	2,877,037	11,758,450
ប្រាក់អតីតភាពការងារ	1,742,030	7,159,743	847,943	3,465,543
ចំណាយលើធានារ៉ាប់រងបុគ្គលិក	528,565	2,172,402	345,192	1,410,800
អត្ថប្រយោជន៍និយោជិតផ្សេងៗ	726,422	2,985,595	586,218	2,395,873
	38,311,248	157,459,229	26,238,889	107,238,339

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

27. រំលស់

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
រំលស់លើទ្រព្យ និងបរិក្ខារ(កំណត់សម្គាល់លេខ 10)	3,451,360	14,185,090	2,465,537	10,076,649
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម(កំណត់សម្គាល់ លេខ 11)	2,581,932	10,611,741	1,248,949	5,104,455
រំលស់លើទ្រព្យសកម្មអរូបិយ(កំណត់សម្គាល់លេខ 9)	730,269	3,001,405	389,080	1,590,170
	6,763,561	27,798,236	4,103,566	16,771,274

28. ចំណាយទូទៅ និងរដ្ឋបាល

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ជំនួយកម្មវិធី និងផ្នែករឹង	5,049,129	20,751,920	2,545,649	10,404,067
ទីផ្សារ និងការផ្សព្វផ្សាយ	4,062,888	16,698,470	7,253,208	29,643,861
សេវាធនាគារ	2,660,273	10,933,722	3,645,613	14,899,620
ថ្លៃអ៊ីនធឺណិត និងទំនាក់ទំនង	1,785,427	7,338,105	1,504,091	6,147,220
ថ្លៃធ្វើដំណើរ	1,496,721	6,151,523	1,003,165	4,099,935
ថ្លៃទឹកភ្លើង	953,156	3,917,471	553,972	2,264,084
ចំណាយលើភតិសន្យា ដែលមានរយៈពេលខ្លី និង ទ្រព្យសកម្មតម្លៃទាប(កំណត់សម្គាល់លេខ 19)	890,057	3,658,134	893,378	3,651,236
ថ្លៃសម្ភារៈ	863,468	3,548,853	868,183	3,548,264
ថ្លៃបណ្តុះបណ្តាល	656,519	2,698,293	199,995	817,380
ថ្លៃសន្តិសុខ	573,476	2,356,986	354,266	1,447,885
ថ្លៃជ្រើសរើសបុគ្គលិក	322,270	1,324,530	313,536	1,281,422
ថ្លៃជួលជួល និងថែទាំ	235,392	967,461	258,846	1,057,904
ធានារ៉ាប់រង	189,738	779,823	173,943	710,905
កម្រៃសេវាវិជ្ជាជីវៈ(i)	176,536	725,563	557,417	2,278,163
ថ្លៃផ្ញើសំបុត្រ និងសម្ភារផ្សេងៗ	167,463	688,273	232,231	949,128
ផ្សេងៗ(ii)	2,688,557	11,049,971	2,662,833	10,882,998
	22,771,070	93,589,098	23,020,326	94,084,072

(i) កម្រៃសេវាវិជ្ជាជីវៈរួមបញ្ចូល ថ្លៃសេវាសវនកម្ម ដែលមានចំនួន 65,000 ដុល្លារអាមេរិក ឬ 267,150 ពាន់រៀល។ គ្មានសេវាក្រៅពីសវនកម្ម ដែលត្រូវបានផ្តល់ឱ្យដោយ សវនករឯករាជ្យ ក្នុងការិយបរិច្ឆេទនេះទេ។

(ii) ផ្សេងៗ រួមបញ្ចូល ចំណាយឯកសណ្ឋាន ការបង្កើតក្រុម ចំណាយលើការចូលជាសមាជិក និងរដ្ឋបាលផ្សេងៗ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

29. សាច់ប្រាក់សុទ្ធទទួលបានពីសកម្មភាពប្រតិបត្តិការ

		2023		2022	
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
សកម្មភាពប្រតិបត្តិការ					
ចំណេញមុនគិតពន្ធលើប្រាក់ចំណូល		5,642,162	23,189,286	10,126,074	41,385,266
ការធ្វើនិយ័តកម្មទៅលើ៖					
រំលស់	27	6,763,561	27,798,236	4,103,566	16,771,274
ខាត (ចំណេញ) ពីការលក់ និង ការលុបចោលទ្រព្យ និងបរិក្ខារ		2,702	11,105	(13,108)	(53,572)
ការកែតម្រូវពីទ្រព្យអរូបិយទៅជាចំណាយ ការកត់ត្រាបញ្ជាសន្ថវិភាគ		330,710	1,359,218	-	-
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	20	(2,187)	(8,989)	(123,555)	(504,969)
ខាតពីរូបិយប័ណ្ណបរទេស	7	24,257	99,696	-	-
ការខាតបង់អ៊ីមតែមិនសុទ្ធ លើឧបករណ៍ ហិរញ្ញវត្ថុ	25	5,613,156	23,070,071	1,237,923	5,059,391
		18,374,361	75,518,623	15,330,900	62,657,390
បម្រែបម្រួលនៃ៖					
សមតុល្យជាមួយធនាគារជាតិ នៃ កម្ពុជា		(59,849,194)	(245,980,187)	(17,040,274)	(69,643,600)
សមតុល្យនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		(44,952,543)	(184,754,952)	48,003,362	196,189,740
ឥណទាន និងបុរេប្រទានទៅអតិថិជន		(427,599,259)	(1,757,432,954)	(303,177,448)	(1,239,086,230)
ទ្រព្យសកម្មផ្សេងៗ		(13,560,521)	(55,733,741)	(18,687,900)	(76,377,447)
ប្រាក់បញ្ញើរបស់អតិថិជន		770,234,764	3,165,664,880	244,819,024	1,000,575,351
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ		21,641,174	88,945,225	96,300,576	393,580,454
បំណុលរំលស់លៃត		(20,739,103)	(85,237,713)	(9,053,258)	(37,000,665)
គណនីត្រូវទូទាត់ និងបំណុលផ្សេងៗ		1,180,363	4,851,292	(430,178)	(1,758,137)
សាច់ប្រាក់ទទួលបានពីប្រតិបត្តិការ		244,730,042	1,005,840,473	56,064,804	229,136,856
ពន្ធលើប្រាក់ចំណូលបានបង់	12	(2,320,424)	(9,536,943)	(4,138,769)	(16,915,149)
ប្រាក់បំណាច់អតីតភាពការងារបានបង់	20	(30,349)	(124,734)	(60,596)	(247,656)
សាច់ប្រាក់សុទ្ធ បានពីសកម្មភាព ប្រតិបត្តិការ		242,379,269	996,178,796	51,865,439	211,974,051

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

30. ការសន្យាកាតព្វកិច្ច និងយថាភាព

ក. ធាតុក្រៅតារាងតុល្យការ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ផ្នែកនៃឥណទានវិបារូបន៍ និងកាតឥណទាន មិនទាន់ប្រើប្រាស់	21,652,302	88,449,654	-	-

បម្រែបម្រួលនៃសំវិធានធនសម្រាប់ ECLs លើធាតុនានាក្រៅតារាងតុល្យការមានដូចខាងក្រោម៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
នាថ្ងៃទី១ ខែមករា	-	-	-	-
សំវិធានធនលើ ECLs (កំណត់សម្គាល់លេខ 25)	80,740	331,841	-	-
លម្អៀងពីការបកប្រែរូបិយប័ណ្ណ	-	(2,018)	-	-
នាថ្ងៃទី៣១ ខែធ្នូ	80,740	329,823	-	-

ខ. យថាភាពពន្ធ

ធនាគារ បានទទួលសេចក្តីជូនដំណឹងអំពីការចុះធ្វើសវនកម្មសារពើពន្ធពីអគ្គនាយកដ្ឋានពន្ធដារ (“អ.ព.ជ”) ដូចខាងក្រោម៖

- នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ការធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ឆ្នាំ២០១៧
- នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ការធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ឆ្នាំ២០១៨ និង
- នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ការធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់ឆ្នាំ២០១៩។

គិតមកដល់ថ្ងៃនេះមិនមានលទ្ធផលជាផ្លូវការណាមួយពីការកំណត់ពន្ធឡើងវិញពីអគ្គនាយកដ្ឋានពន្ធដារសម្រាប់ការធ្វើសវនកម្មពេញលេញ ដូចដែលបានរៀបរាប់ខាងលើនោះទេ។

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យ ដាក់ទណ្ឌកម្ម និងគិតការប្រាក់។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើប្រតិបត្តិការច្រើនប្រភេទ អាចប្រឈមនឹងបំណកស្រាយផ្សេងៗ។ គណៈគ្រប់គ្រង ជឿជាក់ថា ធនាគារបានផ្តល់សំវិធានធនគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃបទប្បញ្ញត្តិពន្ធ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាច និងមានបំណកស្រាយខុសគ្នាហើយផលប៉ះពាល់លើធនាគារអាចមានលក្ខណៈជាសារវន្ត។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

31. ការលាតត្រដាងសម្ព័ន្ធអ្នាតិ

31.1 សម្ព័ន្ធអ្នាតិ និងទំនាក់ទំនង

សម្រាប់គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ភាគីទាំងឡាយ ត្រូវបានចាត់ទុកជាសម្ព័ន្ធអ្នាតិរបស់ធនាគារ ប្រសិនបើធនាគារ មានលទ្ធភាពដោយផ្ទាល់ ឬ ដោយប្រយោលដើម្បីគ្រប់គ្រងលើភាគីនោះ ឬ មានឥទ្ធិពលជាសារវន្ត ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និង ប្រតិបត្តិការ ឬ ត្រឡប់មកវិញ ឬក៏ ធនាគារ និងភាគីទាំងនោះស្ថិតក្រោមការគ្រប់គ្រង ឬ នៅក្រោមឥទ្ធិពលជាសារវន្តរួមគ្នា។ សម្ព័ន្ធអ្នាតិ អាចជាបុគ្គល ឬ នីតិបុគ្គលផ្សេងៗទៀត។

សម្ព័ន្ធអ្នាតិ	ទំនាក់ទំនង
Wing Holdings Pte. Limited	ក្រុមហ៊ុនមេ ដែលកាន់កាប់ដោយអ្នកឧកញ៉ា គិត ម៉េង - 100% និង បានចុះបញ្ជីនៅប្រទេសសិង្ហបុរី
អ្នកឧកញ៉ា គិត ម៉េង	ភាគទុនិកនៃធនាគារ
ធនាគារ ជេ ត្រាស់ វ៉ូយ៉ាល់	ក្រុមហ៊ុនស្ថិតនៅក្រោមភាគទុនិកតែមួយ
យ៉ុងស៊ីង គូប៉ិល ត្រេឌីង ខេមភេនី លីមីធីត	
ក្រុមហ៊ុនម៉ូបាយល៍ វីហ្វេស លីមីធីត	
វ៉ូយ៉ាល់ គ្រុប	
វ៉ូយ៉ាល់ វេលេវ	
ខេម ជឿ អេស អេម អែលធីឌី	
អ៊ីហ្ស៊ីខេម ខូ អិលធីឌី	
ជីអេសអេស គូប៉ិល ស៊ីយ៉ូរីធី ស៊ីលូសិន	
ណាសព្រីធី ឌីអេសអេស លីមីធីត	
វ៉ូយ៉ាល់ ខេមបូឌាន លីមីធីត ស៊ីវីស ខូ អិលធីឌី	
អេសប៊ីអាយ វ៉ូយ៉ាល់ ស៊ីយ៉ូរីធី	
វីង ចៅអីវ ប្រធានី ឌីអេសអេស ឯ.ក	
វ៉ូយ៉ាល់ គ្រុបផៅវីវ ខូអិលធីឌី	
តែលកូចេក	
វីង អ៊ិនធើ ឡូជីស្ទិក ចេកណាឡូជី ឯ.ក	
សៅប្រីដ អ៊ិនធើណេសិនណាល ស្តូល (ខេមបូឌា) លីមីធីត	
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្មែរកម្ពុជា “ខេមឡែហ្វ” ម.ក	
កាំបូឌីយ៉ាណា អ៊ិនវេស្តមេនធី (ភ្នំពេញ) ភីធីអ៊ី អែលធីឌី	
អ៊ិនហ្វីនីធី ជេនណេរល អិនស៊ុរ	
នីត្រូជេន ខេមីខេល អេន ហ្វីធីឡាយហ្សឺ (ខេមបូឌា)	
វ៉ូយ៉ាល់ សុខ សាន្ត ប៊ីច វីហ្សូត ឯ.ក	
ចេឡេម៉ូបាយ (ខេមបូឌា) ខបភីសិន (ធីស៊ីស៊ី)	
យ៉ុងស៊ីង គូប៉ិល ត្រេឌីង ខេមភេនី លីមីធីត	

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

31. ការលាតត្រដាងសម្ព័ន្ធព្យាបាល (ត)

31.2 ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល

(i) សមតុល្យជាមួយធនាគារផ្សេងៗ

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
ធនាគារ ជេត្រាស់ រ៉ូយ៉ាល់ ម.ក	55,473,336	226,608,578	71,000,322	292,308,326

(ii) ឥណទាន និងបុរេប្រទានទៅសម្ព័ន្ធព្យាបាល

សម្ព័ន្ធព្យាបាល	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
យ៉ុងស៊ីង គូប៊ីល ត្រេឌីង ខេមភេនី លីមីធីត	2,161,244	8,828,682	1,793,215	7,328,869
អេវីរី ប្រាយ រីច ត្រេឌីង ខេមភេនី អិលធីឌី	729,833	2,981,368	716,980	2,930,299
រ៉ូយ៉ាល់ ហេលេ	480,046	1,960,988	500,000	2,043,500
ជីអេសអេស គូប៊ីល ស៊ីឃ្យូរីធី ស៊ីលូសិន	155,515	635,279	200,000	817,400
ណាសព្រីធី ឌីវឡូបមេន លីមីធីត	31,339	128,020	-	-
	3,557,977	14,534,337	3,210,195	13,120,068

(iii) គណនីត្រូវទទួលពីសម្ព័ន្ធព្យាបាល

សម្ព័ន្ធព្យាបាល	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
The Royal Group of Companies	4,278,591	17,478,044	-	-
Wing Holdings Pte. Limited	1,863,481	7,612,320	961,782	3,959,656
Wing Inter Logistics Technologies Co., Ltd	720,000	2,941,200	600,000	2,470,200
អេវីរី ប្រាយ រីច ត្រេឌីង ខេមភេនី អិលធីឌី	174,614	713,298	170,214	700,771
ក្រុមហ៊ុនម៉ូបាយល៍ វីប្រូស លីមីធីត	109,555	447,532	109,555	451,038
Wing Tower Property Development Co., Ltd.	-	-	6,948,605	28,607,407
	7,146,241	29,192,394	8,790,156	36,189,072

(iv) ប្រាក់បង់មុនសម្រាប់លេខកាតសម្ងាត់ (កំណត់សម្គាល់លេខ 8)

សម្ព័ន្ធព្យាបាល	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់លេខ 2.1)
ខេម ជី អេស អេម អិលធីឌី	975,132	3,983,414	1,024,028	4,215,923

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

31. ការលាតត្រដាងសម្ព័ន្ធព្យាទិ (ត)

31.2 ប្រតិបត្តិការជាមួយសម្ព័ន្ធព្យាទិ (ត)

(v) ប្រាក់បញ្ញើពីសម្ព័ន្ធព្យាទិ (កំណត់សម្គាល់លេខ 13)

សម្ព័ន្ធព្យាទិ	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
ខេម ជ័យ អេស អេម អែលធីឌី	22,921,741	93,635,312	1,634,914	6,730,941
តែលកូចេក	12,326,367	50,353,209	6,264,343	25,790,300
អ្នកឧកញ៉ា គិត ម៉េង	7,558,907	30,878,135	4,508,537	18,561,647
អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យូរីធី	5,528,338	22,583,261	5,160,848	21,247,211
សៅប្រីដ អ៊ិនធើណេសិនណាល ស្ទូល (ខេមបូឌា) លីមីធីត	3,399,860	13,888,428	-	-
រ៉ូយ៉ាល់ វេលវេ	3,021,244	12,341,782	-	-
អ៊ិនហ្វីនីធី ជេនណេរល អ៊ិនស៊ុរីន	2,214,204	9,045,023	1,360,808	5,602,445
កាំបូឌីយ៉ាណា អ៊ិនវេស្តមេនធី (ភ្នំពេញ) ភីធីអ៊ី អែលធីឌី	1,572,578	6,423,981	-	-
អ៊ីហ្ស៊ីខេម ខូ អិលធីឌី	1,439,130	5,878,846	1,195,585	4,922,223
រ៉ូយ៉ាល់ គ្រុបធើវ័រ ខូអិលធីឌី	792,230	3,236,260	-	-
Telemobile (Cambodia) Corporation (TCC)	344,255	1,406,282	-	-
ណាសព្រីធី ឌីវេន្យូបមេន លីមីធីត	250,665	1,023,967	341,393	1,405,515
រ៉ូយ៉ាល់ ខេមបូឌាន លីមីធីឌី ស៊ីវីស ខូ អិលធីឌី	171,769	701,676	626,879	2,580,861
Wing Inter Logistics Technologies Co., Ltd	82,924	338,745	-	-
Royal Sok San Beach Resort Co., Ltd.	78,409	320,301	-	-
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូចកម្ពុជា “ខេមឡែហ្វ” ម.ក	76,131	310,995	-	-
នីត្រូជេន ខេមីខេល អេន ហ្វីធីឡាយហ្សឺ (ខេមបូឌា)	45,566	186,137	-	-
ជីអេសអេស គូប៊ីល ស៊ីឃ្យូរីធី សិល្បសិន	12,540	51,226	33,965	139,834
Wing Tower Property Development Co., Ltd.	6,690	27,329	-	-
យ៉ុងស៊ីង គូប៊ីល ក្រេឌីង ខេមភេនី លីមីធីត	1,652	6,748	-	-
	61,845,200	252,637,643	21,127,272	86,980,977

(vi) អនុបណ្ណាល (កំណត់សម្គាល់លេខ 18)

សម្ព័ន្ធព្យាទិ	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
Royal Group Power Co., Ltd.	10,000,000	40,850,000	10,013,973	41,227,527
អ្នកឧកញ៉ា គិត ម៉េង	10,000,000	40,850,000	-	-
	20,000,000	81,700,000	10,013,973	41,227,527

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

31. ការលាតត្រដាងសម្ព័ន្ធអ្នាតិ (ត)
31.2 ប្រតិបត្តិការជាមួយសម្ព័ន្ធអ្នាតិ (ត)

(vii) សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាដែលកើតឡើងពីការជួលអាគារពី រីង ថៅអីរ ប្រជុំ ឌីផេឡូបមិន ឯ.ក

សម្ព័ន្ធអ្នាតិ	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	66,082,610	269,947,462	-	-
បំណុលភតិសន្យា	59,134,006	241,562,415	-	-

31.3 ប្រតិបត្តិការជាមួយសម្ព័ន្ធអ្នាតិ

លក្ខណៈ		2023		2022	
សម្ព័ន្ធអ្នាតិ		ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារ អាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
WING Holding Pte Limited	ការបង់វិភាគទានសម្រាប់ ដើមទុននាពេលអនាគត	76,000,000	304,000,000	-	-
អ្នកឧកញ៉ា គិត ម៉េង	ការបង់វិភាគទានសម្រាប់ ដើមទុននាពេលអនាគត	19,000,000	76,000,000	-	-
	ចំណាយការប្រាក់	(580,622)	(2,386,356)		
រីង ថៅអីរ ប្រជុំ ឌីផេឡូបមិន ឯ.ក	ការទូទាត់លើការជួល	(6,948,605)	(28,558,767)	-	-
រ៉ូយ៉ាល់ គ្រុបផេរីវ ខូអិលធីឌី	ចំណាយការប្រាក់	(850,000)	(3,493,500)	13,973	57,108
ខេម ជឿ អេស អេម អែលធីឌី	ចំណាយការប្រាក់	(477,982)	(1,964,504)	(89,177)	(364,468)
ណាសព្រីធ ឌីផេឡូបមិន លីមីធីត	ចំណាយការប្រាក់	(85)	(351)		-
	ចំណូលការប្រាក់	12,918	52,768	11,699	48,163
អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីយ៉ូរីធី	ចំណាយការប្រាក់	(27,163)	(111,641)		(11,928)
តែលកូចេក	ចំណាយការប្រាក់	(108,958)	(447,817)		(2,611)
សៅប្រីដ អ៊ិនធើណេសិនណាល ស្កូល (ខេមបូឌា) លីមីធីត	ចំណាយការប្រាក់	(66,246)	(272,273)		-
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតខ្នាតតូច					
កម្ពុជា “ខេមឡែហ្វ” ម.ក	ចំណាយការប្រាក់	(2,898)	(11,912)		-
អ៊ិនហ្វីនីធី ជេនណេរល អ៊ិនស៊ុរិន	ចំណាយការប្រាក់	(89,247)	(366,805)		(110,667)
នីត្រូជេន ខេមីខល អេន ហ្វីឡូឡាយហ្សឺ (ខេមបូឌា)	ចំណាយការប្រាក់	(22)	(90)		-
ជីអេសអេស គូប៊ីល ស៊ីយ៉ូរីធី ស៊ីលូសិន	ចំណូលការប្រាក់	(644)	(2,648)		(1,325)
	ចំណូលការប្រាក់	9,543	38,983		58,473
រ៉ូយ៉ាល់ វេលវេ	ចំណាយការប្រាក់	(1,021)	(4,197)		-
	ចំណូលការប្រាក់	12,918	52,768		48,163
អេវីវី ប្រាយ វីច ត្រេឌីង ខេមភេនី អិលធីឌី	ចំណូលការប្រាក់	46,284	189,069		143,447
យ៉ុងស៊ីង គូប៊ីល ត្រេឌីង ខេមភេនី លីមីធីត	ចំណូលការប្រាក់	160,475	655,542		6,964
គណៈគ្រប់គ្រងសំខាន់ៗ	លាភការ	4,069,974	16,727,593		14,567,741

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

31.3 ប្រតិបត្តិការជាមួយសម្ព័ន្ធអ្នាតិ (ត)

គណៈគ្រប់គ្រងសំខាន់ៗ ជាបុគ្គលដែលបានចូលរួមក្នុងកិច្ចការរដ្ឋបាល ការដឹកនាំ ការគ្រប់គ្រង ឬការបង្កើត និងអនុវត្តនូវការគ្រប់គ្រង ផ្ទៃក្នុងនៃធនាគារ។ គណៈគ្រប់គ្រងសំខាន់ៗ រួមមាន អភិបាលរបស់ធនាគារ និងសមាជិកគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារមួយ។

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គណៈគ្រប់គ្រងប្រតិបត្តិរបស់ធនាគារ មានទំនួលខុសត្រូវរួមក្នុងការបង្កើត និងត្រួតពិនិត្យក្របខ័ណ្ឌគ្រប់គ្រង ហានិភ័យរបស់ធនាគារ។

គោលនយោបាយគ្រប់គ្រងហានិភ័យរបស់ធនាគារ ត្រូវបានបង្កើតឡើងដើម្បីកំណត់ និងវិភាគហានិភ័យ ដែលធនាគារបានប្រឈម ដើម្បី កំណត់នៅកម្រិតហានិភ័យសមស្រប និងការគ្រប់គ្រង និងតាមដានហានិភ័យ និងការប្រកាន់ខ្ជាប់នូវដែនកំណត់។ គោលនយោបាយ គ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងហានិភ័យ ត្រូវបានពិនិត្យឡើងវិញជាប្រចាំ ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៅក្នុងលក្ខខណ្ឌទីផ្សារ និង សកម្មភាពរបស់ធនាគារ។

គោលនយោបាយ និងនីតិវិធី ដែលត្រូវបានអនុម័តដោយធនាគារដើម្បីគ្រប់គ្រងហានិភ័យដែលកើតឡើងក្នុងការធ្វើសកម្មភាពអាជីវកម្ម របស់ពួកគេ មានដូចខាងក្រោម៖

32.1 ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការបាត់បង់ផ្នែកហិរញ្ញវត្ថុរបស់ធនាគារ ប្រសិនបើអតិថិជន ឬ ភាគីម្ខាងទៀត មិនមានលទ្ធភាព បំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យារបស់ខ្លួន ហើយហានិភ័យជាចម្បងនេះ គឺកើតឡើងតាមរយៈការផ្តល់ ឥណទាន និងបុរេប្រទានចំពោះ អតិថិជន និងធនាគារនានា និងការវិនិយោគលើមូលបត្របំណុល។ សម្រាប់គោលបំណងនៃរបាយការណ៍អំពីការគ្រប់គ្រងហានិភ័យ ធនាគារធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃហានិភ័យ ឥណទានដែលត្រូវប្រឈម - ឧទាហរណ៍ ហានិភ័យបុគ្គលដែល គ្មានលទ្ធភាពសង និងហានិភ័យរបស់ប្រទេស និងវិស័យ។

ហានិភ័យឥណទាន គឺជាការបាត់បង់ដ៏មានសក្តានុពល នៃប្រាក់ចំណូល និងប្រាក់ដើមដែលអាចកើតមានឡើងជាចម្បងពី ឥណទាន និងបុរេប្រទាន និងការសន្យាឥណទាន ជាលទ្ធផលនៃការដែលគ្មានលទ្ធភាពសងរបស់អ្នកខ្ចី ឬ ភាគីម្ខាងទៀតតាមរយៈសកម្មភាពផ្តល់ ប្រាក់កម្ចីរបស់ខ្លួន។

i. ការគ្រប់គ្រងហានិភ័យឥណទាន

នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារអាចប្រើប្រាស់ការអនុវត្តជាក់ស្តែងដើម្បីវាយតម្លៃហានិភ័យឥណទានដូចខាងក្រោម៖

- ករណីលើកលែងហានិភ័យឥណទានទាប (គ្មានឥណទានដែលមានឱនភាពនៃតម្លៃនៅកាលបរិច្ឆេទចាប់ផ្តើម) និង
- ការសន្មតដែលអាចប្រកែកបានថា ហានិភ័យឥណទានលើទ្រព្យសកម្មហិរញ្ញវត្ថុមានការកើនឡើងជាសារវន្ត ចាប់តាំងពីការ ទទួលស្គាល់ដំបូង នៅពេលដែលការទូទាត់តាមកិច្ចសន្យាមានការហួសកាលកំណត់សងលើសពី 30 ថ្ងៃ និង 89 ថ្ងៃ ចំពោះ ទ្រព្យសកម្មរយៈពេលខ្លី និងរយៈពេលវែង (រៀងគ្នា)។

ហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានកម្រិតទាប ប្រសិនបើ៖

- ឧបករណ៍មានហានិភ័យទាបក្នុងការខកខានសង
- អតិថិជនមានសមត្ថភាពខ្លាំងក្នុងការបំពេញកាតព្វកិច្ចលំហូរទឹកប្រាក់ តាមកិច្ចសន្យាក្នុងរយៈពេលខ្លីខាងមុខនេះ ហើយការ ផ្លាស់ប្តូរអវិជ្ជមាននៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ច និងអាជីវកម្មក្នុងរយៈពេលវែងអាច ប៉ុន្តែនឹងមិនចាំបាច់កាត់បន្ថយសមត្ថភាព របស់អតិថិជនក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននោះទេ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបំប្លែង

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

32.1 ហានិភ័យឥណទាន (ត)

ii. ការប្រមូលផ្តុំហានិភ័យ

ប្រភេទនៃការប្រឈមនឹងហានិភ័យឥណទាន

	ការប្រឈមនឹង ហានិភ័យឥណទានអតិបរមា		ការដាក់ទ្រព្យបញ្ចាំ ពេញលេញ/ការពង្រឹង ឥណទាន	មិនមានការធានានិងគ្មានទ្រព្យ បញ្ចាំ/ការពង្រឹងឥណទាន
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	%	%
2023				
ឧបករណ៍ហិរញ្ញវត្ថុ នៅតម្លៃយោងដុល				
សមតុល្យធនាគារ	531,252,325	2,170,165,748	0%	100%
ការវិនិយោគមូលបត្របំណុល	5,971,892	24,395,178	0%	100%
ឥណទាន និងបុរេប្រទានទៅអតិថិជន	792,078,768	3,235,641,767	88%	12%
ទ្រព្យសកម្មផ្សេងៗ	23,528,184	96,112,630	0%	100%
សរុប	1,352,831,169	5,526,315,323		
2022				
ឧបករណ៍ហិរញ្ញវត្ថុ នៅតម្លៃយោងដុល				
សមតុល្យធនាគារ	175,454,587	722,346,534	0%	100%
ការវិនិយោគមូលបត្របំណុល	2,020,786	8,319,576	100%	0%
ឥណទាន និងបុរេប្រទានទៅអតិថិជន	364,972,156	1,502,590,366	96%	4%
ទ្រព្យសកម្មផ្សេងៗ	15,473,367	63,703,851	0%	100%
សរុប	557,920,896	2,296,960,327		

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

32.1 ហានិភ័យឥណទាន (ត)

ii. ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យតាមប្រភេទអាជីវកម្ម ត្រូវបានវិនិច្ឆ័យដោយយោងតាមតម្លៃយោងដូចខាងក្រោម៖

	សមតុល្យធនាគារ	ការវិនិយោគ មូលបត្របំណុល	ឥណទាន និង បុរេប្រទានទោ អតិថិជន	ទ្រព្យសកម្ម ផ្សេងៗ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
2023					
គ្រឹះស្ថានហិរញ្ញវត្ថុ	531,252,325	3,918,817	-	-	535,171,142
បុគ្គល	-	-	217,068,065	-	217,068,065
អាជីវកម្ម	-	2,053,075	575,010,703	23,528,184	600,591,962
សរុប	531,252,325	5,971,892	792,078,768	23,528,184	1,352,831,169
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	2,170,165,748	24,395,178	3,235,641,767	96,112,630	5,526,315,323

2022					
គ្រឹះស្ថានហិរញ្ញវត្ថុ	175,454,587	-	-	-	175,454,587
បុគ្គល	-	-	88,584,153	-	88,584,153
អាជីវកម្ម	-	2,020,786	276,388,003	15,473,367	293,882,156
សរុប	175,454,587	2,020,786	364,972,156	15,473,367	557,920,896
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	722,346,534	8,319,576	1,502,590,366	63,703,851	2,296,960,327

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសនភាព និងទំនាក់ទំនង និងហានិភ័យធំ នៃឥណទាន និងបុរេប្រទាន ៖

	2023		2022	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ លេខ 2.1)
តាមនិវាសនភាព៖				
និវាសនជន	792,078,768	3,235,641,767	364,972,156	1,502,590,366
តាមទំនាក់ទំនង៖				
មិនមែនសម្ព័ន្ធហ្មាតិ	788,520,791	3,221,107,430	361,761,961	1,489,470,298
សម្ព័ន្ធហ្មាតិ	3,557,977	14,534,337	3,210,195	13,120,068
	792,078,768	3,235,641,767	364,972,156	1,502,590,366
តាមរយៈហានិភ័យ៖				
ហានិភ័យធំ (*)	157,216,351	642,228,794	61,757,278	254,254,714
ហានិភ័យមិនធំ	634,862,417	2,593,412,973	303,214,878	1,248,335,652
	792,078,768	3,235,641,767	364,972,156	1,502,590,366

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត) 32.1 ហានិភ័យឥណទាន (ត)

ii. ការប្រមូលផ្តុំហានិភ័យ (ត)

(*) ហានិភ័យធំ ត្រូវបានកំណត់ តាមប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលបានផលតែមួយ ដែលមានចំនួនលើសពី 10% នៃមូលធនផ្ទាល់សុទ្ធ (net worth) របស់ធនាគារ។ ហានិភ័យនេះ ចំនួនមួយណាដែលគឺខ្ពស់ជាងរវាង ឥណទាន ឬ កិច្ចសន្យាផ្តល់កម្ចី ដែលនៅសល់ និង ឥណទាន ឬ កិច្ចសន្យាដែលបានអនុម័ត។

iii. ទ្រព្យបញ្ចាំ

ខណៈពេលហានិភ័យអតិបរមាចំពោះហានិភ័យឥណទានរបស់ធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬ ក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅតារាងតុល្យការ នូវចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឲ្យ ការទទួលយក ឬ ការយល់ព្រម ហានិភ័យទាំងនេះ ទំនងអាចទាបជាងដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យ របស់ធនាគារ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម៖

សាច់ប្រាក់ និងសាច់ប្រាក់សមមូល សមតុល្យនៅធនាគារជាតិ នៃ កម្ពុជា ប្រាក់បញ្ញើនៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ការវិនិយោគ និងទ្រព្យសកម្មផ្សេងៗ៖

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានធ្វើឡើងសម្រាប់ទ្រព្យសកម្មទាំងនេះទេ។

ឥណទាន និងបុរេប្រទានទៅអតិថិជន បំណុលយថាភាព និងការសន្យា៖

ឥណទាន និងបុរេប្រទានទៅអតិថិជន បំណុលយថាភាព និងការសន្យា ជាធម្មតាត្រូវមានដាក់ជាទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានាពេញលេញដោយគេហដ្ឋាន។

តារាងខាងក្រោមនេះសង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន។

	ទ្រព្យ ដុល្លារអាមេរិក	ឥណទានពុំមានការធានា ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
2023			
សមតុល្យធនាគារ	-	531,252,325	531,252,325
ឥណទាន និងបុរេប្រទានទៅអតិថិជន	700,426,823	91,651,945	792,078,768
ការវិនិយោគមូលបត្របំណុល	-	5,971,892	5,971,892
ទ្រព្យសកម្មផ្សេងៗ	-	23,528,184	23,528,184
សរុប	700,426,823	652,404,346	1,352,831,169
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	2,861,243,571	2,665,071,752	5,526,315,323
2022			
សមតុល្យធនាគារ	-	175,454,587	175,454,587
ឥណទាន និងបុរេប្រទានទៅអតិថិជន	352,082,730	12,889,426	364,972,156
ការវិនិយោគមូលបត្របំណុល	-	2,020,786	2,020,786
ទ្រព្យសកម្មផ្សេងៗ	-	15,473,367	15,473,367
សរុប	352,082,730	205,838,166	557,920,896
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	1,449,524,599	847,435,728	2,296,960,327

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

32.1 ហានិភ័យឥណទាន (ត)

iv. គុណភាពឥណទាននៃឥណទាន និងបុរេប្រទានទៅអតិថិជនដុល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិ នៃ កម្ពុជា លេខ ធ៧-០១៧-៣៤៤ ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាម គុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សងនាពេលអនាគត។ ការទូទាត់ សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយ នៃលទ្ធភាពក្នុងការទូទាត់សង អាជីវកម្ម លំហូរ សាច់ប្រាក់ និងស្ថានភាពហិរញ្ញវត្ថុនោះឡើយ។

ឥណទានឃ្លាំមើល

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួសកាលកំណត់ទេ ប៉ុន្តែវា បង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនាពេលអនាគត ប្រសិនបើមិនបាន កែតម្រូវឲ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថានទេ។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់ដៃគូភាគី ឬ នៅក្នុង ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងផលប៉ះពាល់សេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារ ដែលអាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាព ទូទាត់សងនាពេលអនាគតរបស់ភាគី ឬ ស្ថានភាពកាន់តែយ៉ាប់ប៉ងនៃទ្រព្យបញ្ចាំ។ ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួន យ៉ាងច្បាស់លាស់ ហើយមិនគួរប្រើជា ការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ។

ឥណទានក្រោមស្តង់ដារ

ឥណទាន ដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឲ្យកត់សម្គាល់ ហើយមិនត្រូវបានការពារគ្រប់គ្រាន់ ចំពោះអាជីវកម្មបច្ចុប្បន្ន ឬ ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធភាពសងរបស់កូនបំណុលទេ។ នៅក្នុងខ្លឹមសារនេះ ប្រភពដើមនៃការ សងបំណុល គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាការ លក់ទ្រព្យបញ្ចាំជាដើម។

កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដាររួមមាន៖

- កូនបំណុលគ្មានលទ្ធភាពដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់ តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូ ភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរសាច់ប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការ ទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត ដែលផ្តល់ដោយគ្រឹះស្ថាន ឬ ដោយ ស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី។

ឥណទានជាប់សង្ស័យ

ឥណទាន ដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ ដែលការ ប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ ឬ តម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬ មិនអាចប្រមូលបានវិញ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់ ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះ ក៏ដោយ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបំពេញ

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

32.1 ហានិភ័យឥណទាន (ត)

iv. គុណភាពឥណទាននៃឥណទាន និងបុរេប្រទានទៅអតិថិជនដូល (ត)

ឥណទានខាតបង់

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយការទូទាត់សងវិញអាចមាន ចំនួនតិចតួច ឬ ប្រមូលមិនបានសោះពីភាគីម្ខាងទៀត។

ការទទួលស្គាល់ ECLs

ធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី១ ដំណើរការ	ដំណាក់កាលទី២ ក្រោមដំណើរការ	ដំណាក់កាលទី៣ មិនដំណើរការ
ការទទួលស្គាល់ ECLs	ECLs រយៈពេល 12 ខែ	ECLs ពេញអាយុកាល	ECLs ពេញអាយុកាល
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងធ្ងន់ធ្ងរ លើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែល កើនឡើងគួរឱ្យកត់សម្គាល់	ECLs ពេញអាយុកាល ឥណទានខូច
មូលដ្ឋាននៃការគណនាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល	តម្លៃយោងសុទ្ធ

ធនាគារនឹងវាស់វែង ECLs ដោយប្រើវិធីសាស្ត្រទូទៅ។ វិធីសាស្ត្រទូទៅ រួមមាន

ការចាត់ថ្នាក់អតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗគ្នា អាស្រ័យលើលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យ ឥណទាន។ ECLs រយៈពេល 12ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី1 ខណៈ ECLs ពេញអាយុកាលនឹងត្រូវបានគណនា សម្រាប់ដំណាក់កាលទី2 និងដំណាក់កាលទី3។ នាកាលបរិច្ឆេទរាយការណ៍នីមួយៗ ធនាគារវាយតម្លៃហានិភ័យឥណទានទៅតាម គណនីនីមួយៗ ដោយប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឱ្យ។

ឥណទានរយៈពេលវែង (ច្រើនជាងមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួស កាលកំណត់	សូចនាករនៃការ យឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្ត លើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 29ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានដែល កើនឡើងគួរឱ្យកត់សម្គាល់	ឥណទានឃ្លាំមើល	30 ដល់ 89ថ្ងៃ	ក្រោមដំណើរការ
		ឥណទានក្រោមស្តង់ដារ	90 ដល់ 179ថ្ងៃ	
3	ឥណទានមានឱនភាព	ឥណទានជាប់សង្ស័យ ឥណទានខាតបង់	180 ដល់ 359ថ្ងៃ លើសពី 360ថ្ងៃ	ខូច ឬមិនដំណើរការ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

32.1 ហានិភ័យឥណទាន (ត)

iv. គុណភាពឥណទាននៃឥណទាន និងបុរេប្រទានទៅអតិថិជនដូល (ត)

ការទទួលស្គាល់ ECLs (ត)

ឥណទានរយៈពេលខ្លី (1ឆ្នាំ ឬ តិចជាង)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សូចនាករនៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 14ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានដែលកើនឡើងគួរឱ្យកត់សម្គាល់	ឥណទានឃ្លាំមើល	15 ដល់ 30ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាព	ឥណទានក្រោមស្តង់ដារ	31 ដល់ 60ថ្ងៃ	ខូច ឬមិនដំណើរការ
		ឥណទានជាប់សង្ស័យ	61 ដល់ 90ថ្ងៃ	
		ឥណទានខាតបង់	លើសពី 91ថ្ងៃ	

ធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិ នៃ កម្ពុជា សម្រាប់ជាលក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល។ ដូចគ្នានេះផងដែរ ធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬ ធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រងាយស្រួលនឹងត្រូវបានអនុវត្ត នៅពេលដែលវាមិនតម្រូវឱ្យមានលក្ខណៈវិនិច្ឆ័យដំណាក់កាល។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជាឥណទានដំណើរការ (ដំណាក់កាលទី1) ឬឥណទានមិនដំណើរការ។

គុណភាពឥណទាន នៃហិរញ្ញប្បទានដូលរបស់ធនាគារ គឺយោងតាមចំណាត់ថ្នាក់ដូចដែលបានបង្ហាញនៅកំណត់សម្គាល់លេខ 6។

32.2 ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជា ហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធននឹងមានផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ធនាគារ ឬ តម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យ ទីផ្សារ គឺដើម្បីគ្រប់គ្រង និងត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ។

(i) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺសំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ ដោយ សារតែការប្រែប្រួល នៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម និងបំណុល។ ហានិភ័យអត្រាការប្រាក់ ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ លើចំណូលនៃការបណ្តាក់ទុន តម្លៃទីផ្សារ និងតម្លៃដើមនៃមូលនិធិ។ សក្តានុពល នៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធបណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី ត្រូវបានត្រួតពិនិត្យជាប្រចាំ ដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបំប្លែង

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

32.2 ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុ
កំណត់ថ្លៃឡើងវិញ ឬ មានកាលកំណត់ ណាមួយណាដែលកើតឡើងមុន។

	រហូតដល់ 1ខែ ដុល្លារអាមេរិក	1 - 3ខែ ដុល្លារអាមេរិក	3 - 12ខែ ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សមតុល្យនៅធនាគារ	-	76,542,009	93,488,157
ឥណទាន និងបុរេប្រទានទៅអតិថិជន	63,623,966	123,507,633	235,803,322
ការវិនិយោគមូលបត្របំណុល	-	-	2,053,075
ទ្រព្យសកម្មផ្សេងៗ	-	-	-
	63,623,966	200,049,642	331,344,554
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	293,872,086	5,236,858	33,007,010
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	16,128,487	36,078,478	60,609,951
បំណុលរវល់លៃត	-	-	-
ប្រាក់កម្ចី	-	3,799	979,192
អនុបំណុល	-	-	-
បំណុលភតិសន្យា	210,873	421,746	1,897,859
បំណុលផ្សេងៗ	-	-	-
	310,211,446	41,740,881	96,494,012
សរុបគម្លាតវេនយិតភាព	(246,587,480)	158,308,761	234,850,542
ពាន់រៀល (កំណត់សម្គាល់លេខ2.1)	(1,007,309,856)	646,691,289	959,364,464

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់កាលបរិច្ឆេទបន្តបន្ទាប់



2023			
1 - 5ឆ្នាំ	លើសពី 5ឆ្នាំ	ពុំមានការប្រាក់	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
-	-	361,222,159	531,252,325
245,461,422	123,682,425	-	792,078,768
3,918,817			5,971,892
-	-	23,528,184	23,528,184
249,380,239	123,682,425	384,750,343	1,352,831,169
633,387,292	-	103,814,650	1,069,317,896
4,977,871	-	146,963	117,941,750
-	-	90,022,472	90,022,472
4,953,317	50,000	-	5,986,308
20,000,000	-	-	20,000,000
13,043,276	64,880,725	-	80,454,479
-	-	10,569,289	10,569,289
676,361,756	64,930,725	204,553,374	1,394,292,194
(426,981,517)	58,751,700	180,196,969	(41,461,025)
(1,744,219,497)	240,000,695	736,104,618	(169,368,287)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

32.2 ហានិភ័យទីផ្សារ (ត)

(i) ហានិភ័យអត្រាការប្រាក់ (ត)

	រហូតដល់ 1ខែ	1 - 3ខែ	3 - 12ខែ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សមតុល្យនៅធនាគារ	6,321,166	-	43,535,614
ឥណទាន និងបុរេប្រទានទៅអតិថិជន	8,222,654	3,027,441	77,520,318
ការវិនិយោគមូលបត្របំណុល	-	20,786	-
ទ្រព្យសកម្មផ្សេងៗ	-	-	-
	14,543,820	3,048,227	121,055,932
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	95,262,397	24,000,838	101,514,105
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	17,243,746	11,065,144	40,142,833
បំណុលរលំលៃត	-	-	-
ប្រាក់កម្ចី	-	-	-
អនុបំណុល	-	13,973	-
បំណុលភតិសន្យា	88,251	176,502	794,253
បំណុលផ្សេងៗ	-	-	-
	112,594,394	35,256,457	142,451,191
សរុបគម្លាតវេនយឺតភាព	(98,050,574)	(32,208,230)	(21,395,259)
ពាន់រៀល (កំណត់សម្គាល់លេខ2.1)	(403,674,213)	(132,601,283)	(88,084,281)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់កាលបរិច្ឆេទបន្តបន្ទាប់



2022			
1 - 5ឆ្នាំ	លើសពី 5ឆ្នាំ	ពុំមានការប្រាក់	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	US\$
-	-	125,597,807	175,454,587
78,006,323	198,195,420	-	364,972,156
2,000,000	-	-	2,020,786
-	-	15,473,367	15,473,367
80,006,323	198,195,420	141,071,174	557,920,896
26,256,357	-	52,049,435	299,083,132
17,449,860	-	10,398,993	96,300,576
-	-	110,761,575	110,761,575
-	99,225	-	99,225
10,000,000	-	-	10,013,973
5,121,293	3,414,196	-	9,594,495
-	-	9,777,588	9,777,588
58,827,510	3,513,421	182,987,591	535,630,564
21,178,813	194,681,999	(41,916,417)	22,290,332
87,193,173	801,505,790	(172,569,889)	91,769,297

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបំពេញ

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

32.2 ហានិភ័យទីផ្សារ (ត)

(ii) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺជាហានិភ័យដែលតម្លៃ នៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួល ដែលបណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

ធនាគារមិនមានហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តទេ ដោយសារប្រតិបត្តិការចម្បងរបស់ធនាគារធ្វើឡើង ជាប្រាក់ដុល្លារអាមេរិក។ ដូច្នេះ ការវិភាគរូបិយប័ណ្ណបរទេស មិនត្រូវបានបង្ហាញឡើយ។

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

តម្លៃយោងដុលនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

	2023		
	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក		
	ដុល្លារអាមេរិក	រៀល	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ និងសមតុល្យធនាគារ	377,287,617	192,035,605	569,323,222
ឥណទាន និងបុរេប្រទានទៅអតិថិជន	2,001,645	3,970,247	5,971,892
ការវិនិយោគលើមូលបត្របំណុល	712,750,817	79,327,951	792,078,768
ទ្រព្យសកម្មផ្សេងៗ	23,528,184	-	23,528,184
	1,115,568,263	275,333,803	1,390,902,066
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	898,867,950	170,449,946	1,069,317,896
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	110,350,830	7,590,920	117,941,750
បំណុលរលំលើត	45,281,394	44,741,078	90,022,472
ប្រាក់កម្ចី	5,007,116	979,192	5,986,308
អនុបំណុល	20,000,000	-	20,000,000
បំណុលភតិសន្យា	80,454,479	-	80,454,479
បំណុលផ្សេងៗ	10,569,289	-	10,569,289
	1,170,531,058	223,761,136	1,394,292,194
ស្ថានភាពចំហរសុទ្ធ	(54,962,795)	51,572,667	(3,390,128)
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	(224,523,018)	210,674,345	(13,848,673)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

32.2 ហានិភ័យទីផ្សារ (ត)

- (ii) ហានិភ័យរូបិយប័ណ្ណបរទេស (ត)
ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

2022			
ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	ដុល្លារអាមេរិក	រៀល	សរុប
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ និងសមតុល្យធនាគារ	169,954,600	13,720,016	183,674,616
ឥណទាន និងបុរេប្រទានទៅអតិថិជន	2,020,786	-	2,020,786
ការវិនិយោគលើមូលបត្របំណុល	321,874,909	43,097,247	364,972,156
ទ្រព្យសកម្មផ្សេងៗ	5,023,947	10,449,420	15,473,367
	498,874,242	67,266,683	566,140,925
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	258,548,440	40,534,692	299,083,132
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	91,904,631	4,395,945	96,300,576
បំណុលរលំលៃត	53,347,224	57,414,351	110,761,575
ប្រាក់កម្ចី	99,225	-	99,225
អនុបំណុល	10,013,973	-	10,013,973
បំណុលភតិសន្យា	9,594,495	-	9,594,495
បំណុលផ្សេងៗ	9,299,200	478,388	9,777,588
	432,807,188	102,823,376	535,630,564
ស្ថានភាពចំហរសុទ្ធ	66,067,054	(35,556,693)	30,510,361
ពាន់រៀល (កំណត់សម្គាល់លេខ2.1)	271,998,062	(146,386,905)	125,611,157

ការវិភាគវេទយិតភាព

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់ ធនាគារនាការបរិច្ឆេទរាយការណ៍ ត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 1% នៃស្ថានភាពចំហរសុទ្ធ ត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម ‘ផ្សេងៗ’)៖

	2023		2022	
	- 1% រំលស់ ដុល្លារអាមេរិក	+ 1% រំលស់ ដុល្លារអាមេរិក	- 1% រំលស់ ដុល្លារអាមេរិក	+ 1% រំលស់ ដុល្លារអាមេរិក
ដុល្លារអាមេរិក	549,628	(549,628)	(660,671)	660,671
ខ្មែររៀល	(515,727)	515,727	355,567	(355,567)
	33,901	(33,901)	(305,104)	305,104
ពាន់រៀល (កំណត់សម្គាល់លេខ2.1)	138,487	(138,487)	(1,256,112)	1,256,112

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត) 32.3 ហានិភ័យសន្ទនីយភាព

ហានិភ័យសន្ទនីយភាព គឺជាហានិភ័យដែលធនាគារមិនអាចបំពេញកាតព្វកិច្ចទាក់ទងនឹងបំណុលហិរញ្ញវត្ថុដែលត្រូវទូទាត់។ ផលវិបាកនៃហានិភ័យសន្ទនីយភាពអាចជាភាពបរាជ័យក្នុងការបំពេញកាតព្វកិច្ចដើម្បីទូទាត់ជូន និងផ្តាច់ចិត្ត ម្ចាស់បំណុល។ ធនាគារ ធ្វើការគ្រប់គ្រងហានិភ័យនេះ ដោយធានាថាមានមូលនិធិគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការសន្ទនីយភាពរយៈពេលខ្លី។

គោលបំណងរបស់ធនាគារ គឺរក្សាឲ្យបាននូវតុល្យភាពរវាងការបន្តប្រើប្រាស់មូលនិធិ និងមានភាពបត់បែន។ តម្រូវការនៃការវិនិយោគរបស់ធនាគារ គឺការផ្តល់មូលនិធិដោយការបន្ថែមដើមទុនពីភាគទុនិក។

ការវិភាគតាមកាលសន្ទនៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

តារាងខាងក្រោមនេះបានកំណត់កិច្ចសន្យាកាលសន្ទដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុរបស់ធនាគារ៖

2023						
	តាមតម្រូវការ និង រហូតដល់ 1ខែ	> 1 - 3ខែ	> 3 - 12ខែ	> 1 - 5ឆ្នាំ	លើសពី 5ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ និងសមតុល្យធនាគារ	399,293,056	76,542,009	93,488,157	-	-	569,323,222
ឥណទាន និងបុរេប្រទានទៅអតិថិជន	63,623,966	123,507,633	235,803,322	245,461,422	123,682,425	792,078,768
ការវិនិយោគលើមូលបត្របំណុល	-	-	2,053,075	3,918,817	-	5,971,892
ទ្រព្យសកម្មផ្សេងៗ	12,255,936	7,146,241	-	4,126,007	-	23,528,184
	475,172,958	207,195,883	331,344,554	253,506,246	123,682,425	1,390,902,066
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	397,686,736	5,236,858	33,007,010	633,387,292	-	1,069,317,896
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	16,275,450	36,078,478	60,609,951	4,977,871	-	117,941,750
បំណុលរលំលៃត	90,022,472	-	-	-	-	90,022,472
ប្រាក់កម្ចី	-	3,799	979,192	4,953,317	50,000	5,986,308
អនុបំណុល	-	-	-	20,000,000	-	20,000,000
បំណុលភតិសន្យា	210,873	421,746	1,897,859	13,043,276	64,880,725	80,454,479
បំណុលផ្សេងៗ	842,883	1,827,494	3,041,762	-	4,857,150	10,569,289
	505,038,414	43,568,375	99,535,774	676,361,756	69,787,875	1,394,292,194
គម្លាតសន្ទនីយភាពសុទ្ធ	(29,865,456)	163,627,508	231,808,780	(422,855,510)	53,894,550	(3,390,128)
ពាន់រៀល (កំណត់សម្គាល់លេខ2.1)	(122,000,388)	668,418,370	946,938,866	(1,727,364,758)	220,159,237	(13,848,673)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបំប្លែង

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

32.3 ហានិភ័យសន្ទនីយភាព (ត)

ការវិភាគតាមកាលវេលានៃបំណុលហិរញ្ញវត្ថុ និងទ្រព្យសកម្មហិរញ្ញវត្ថុ

	2022					
	តាមតម្រូវការ និង រហូតដល់ 1ខែ	> 1 - 3ខែ	> 3 - 12ខែ	> 1 - 5ឆ្នាំ	លើសពី 5ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ						
សាច់ប្រាក់ និងសមតុល្យ ធនាគារ	133,817,836	6,321,166	43,535,614	-	-	183,674,616
ឥណទាន និងបុរេប្រទានទៅ អតិថិជន	8,222,654	3,027,441	77,520,318	78,006,323	198,195,420	364,972,156
ការវិនិយោគលើមូលបត្រ បំណុល	-	20,786	-	2,000,000	-	2,020,786
ទ្រព្យសកម្មផ្សេងៗ	3,533,584	-	8,790,156	3,149,627	-	15,473,367
	145,574,074	9,369,393	129,846,088	83,155,950	198,195,420	566,140,925
បំណុលហិរញ្ញវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	147,311,832	24,000,838	101,514,105	26,256,357	-	299,083,132
ប្រាក់បញ្ញើរបស់គ្រឹះស្ថាន ហិរញ្ញវត្ថុផ្សេងៗ	27,642,739	11,065,144	40,142,833	17,449,860	-	96,300,576
បំណុលរលំលែត	110,761,575	-	-	-	-	110,761,575
ប្រាក់កម្ចី	-	-	-	99,225	-	99,225
អនុបំណុល	-	13,973	-	10,000,000	-	10,013,973
បំណុលភតិសន្យា	88,251	176,502	794,253	5,121,293	3,414,196	9,594,495
បំណុលផ្សេងៗ	1,308,987	1,679,702	2,145,699	-	4,643,200	9,777,588
	287,113,384	36,936,159	144,596,890	58,926,735	8,057,396	535,630,564
គម្លាតសន្ទនីយភាពសុទ្ធ	(141,539,310)	(27,566,766)	(14,750,802)	24,229,215	190,138,024	30,510,361
ពាន់រៀល (កំណត់សម្គាល់ លេខ2.1)	(582,717,339)	(113,492,376)	(60,729,052)	99,751,678	782,798,246	125,611,157

ជាផ្នែកមួយនៃការគ្រប់គ្រងហានិភ័យសន្ទនីយភាព ដែលកើតចេញពីបំណុលហិរញ្ញវត្ថុ ធនាគារមានទ្រព្យសកម្មដែលអាចប្តូរជាសន្ទនីយភាពបាន រួមមានសាច់ប្រាក់ និងសាច់ប្រាក់សមមូល ដែលមានភាពងាយស្រួល ក្នុងការបំពេញតាមតម្រូវការ។ លើសពីនេះទៀត ធនាគារបានចុះកិច្ចព្រមព្រៀងលើកម្រិតឥណទានជាមួយធនាគារនានា។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

32. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

32.4 ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃ កើតមានឡើងពីការខ្វះខាត ឬ ការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធី ដំណើរការផ្ទៃក្នុង បុគ្គលិក ឬ ប្រព័ន្ធ ឬ ពិក្រោះខាងក្រៅ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈ ការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយតម្លៃហានិភ័យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រពីគណៈគ្រប់គ្រងជាន់ខ្ពស់។ ហានិភ័យទាំងនេះ រួមមាន ហានិភ័យខាងផ្នែកច្បាប់ ការអនុលោមទៅតាមច្បាប់ គណនេយ្យ និងការក្លែងបន្លំ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់ធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធតួចរួង និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការ ដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ធនាគារ។

32.5 ការគ្រប់គ្រងដើមទុន

សម្រាប់គោលបំណងក្នុងការគ្រប់គ្រងដើមទុនរបស់ធនាគារ ដែលដើមទុនរួមបញ្ចូលទាំង ដើមទុនដែលបានបោះផ្សាយ និងដើមទុនដែលបានបង់។ គោលបំណងចម្បងក្នុងការគ្រប់គ្រងដើមទុនរបស់ធនាគារ គឺដើម្បីបង្កើនតម្លៃជាអតិបរិមាទៅដល់ភាគទុនិក។ ធនាគារបានធ្វើការគ្រប់គ្រងដើមទុន និងធ្វើនិយ័តភាពដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃស្ថានភាពសេដ្ឋកិច្ច។

បទប្បញ្ញត្តិដើមទុន

ធនាគារជាតិ នៃកម្ពុជា កំណត់ និងត្រួតពិនិត្យបទប្បញ្ញត្តិដើមទុនសម្រាប់ធនាគារទាំងមូល។

គោលនយោបាយរបស់ធនាគារ គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់ការិយាល័យកណ្តាល ក៏ត្រូវបានទទួលស្គាល់ ហើយធនាគារបានទទួលស្គាល់នូវតម្រូវការ ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើង ជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ។

ធនាគារ បានអនុវត្តតាម តម្រូវការបទប្បញ្ញត្តិដើមទុន ដែលបានដាក់ខាងក្រៅ ទាំងអស់ក្នុងអំឡុងឆ្នាំ។

ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភដែលទទួលបានពីការបែងចែកនោះ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬ សកម្មភាព នីមួយៗ ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់។

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ធនាគារទទួលបានការអនុម័តពីធនាគារជាតិ នៃកម្ពុជា អនុញ្ញាតឲ្យបញ្ចូលអនុបំណុល (កំណត់សម្គាល់លេខ 16) នៅក្នុងដើមទុនថ្នាក់ទី២សម្រាប់គោលបំណងគណនាមូលនិធិផ្ទាល់សុទ្ធ។

33. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ។ តម្លៃសមស្រប គឺជាថ្លៃដែលត្រូវទទួលដើម្បីលក់ទ្រព្យសកម្ម ឬបានទូទាត់ ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង ឬ ប្រសិនបើមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលធនាគារបានទទួលនៅកាលបរិច្ឆេទនោះ។ ព័ត៌មានដែលបានបង្ហាញនៅទីនេះ កំណត់ឲ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទរាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ ដែលមាន អត្រាអប្បបរមា ការប៉ាន់ស្មាន នៃលំហូរទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត។

33. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារ មានដូចជាសាច់ប្រាក់ និងមូលនិធិរយៈពេលខ្លី ប្រាក់បញ្ញើរបស់អតិថិជន ទ្រព្យសកម្មផ្សេងៗ គណនីទូទាត់ និងបំណុលផ្សេងៗ និងប្រាក់កម្ចីរយៈពេលខ្លីមិនមានលក្ខណៈជាសាវ័ន្ត ចំពោះការផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមាន រយៈពេលកំណត់ជាក់លាក់។ ដូច្នេះតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា។

តម្លៃសមស្របដែលបានប៉ាន់ស្មានគឺផ្អែកទៅលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

33.1 សាច់ប្រាក់ និងសមតុល្យនៅធនាគារ

តម្លៃសមស្របនៃសាច់ប្រាក់ និងសមតុល្យនៅធនាគារមានកាលសារតិចជាងមួយឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា។

33.2 ឥណទាន និងបុរេប្រទានទៅអតិថិជន

ចំពោះឥណទានដែលមានអត្រាថេរ មានកាលសារតិចជាងមួយឆ្នាំ ឬច្រើនជាងមួយឆ្នាំជាទូទៅតម្លៃយោង ត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របរបស់ពួកវា។

33.3 ប្រាក់បញ្ញើរបស់អតិថិជន និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ

តម្លៃសមស្របនៃប្រាក់បញ្ញើតាមតម្រូវការ (គណនីចរន្ត និងគណនីសន្សំ) ឬប្រាក់បញ្ញើដែលមានកាលសារនៅសល់តិចជាងមួយឆ្នាំ ត្រូវបានប៉ាន់ស្មានប្រហាក់ប្រហែលទៅនឹងតម្លៃយោងរបស់ពួកវា។ តម្លៃសមស្រប នៃប្រាក់បញ្ញើដែលមានកាលសារនៅសល់លើសពីមួយឆ្នាំ ត្រូវបានប៉ាន់ស្មាន ដោយផ្អែកលើអប្បបរមាលើលំហូរទឹកប្រាក់ ដោយប្រើអត្រាទីផ្សារស្រដៀងគ្នាទៅនឹងប្រាក់បញ្ញើពីធនាគារនិងអតិថិជន។

33.4 ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុផ្សេងៗ

តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាប្រហាក់ប្រហែលនឹងតម្លៃសមស្រប ដោយសារធាតុទាំងនេះមិនមានលក្ខណៈជាសាវ័ន្តចំពោះការផ្លាស់ប្តូរអត្រាប្រាក់ក្នុងទីផ្សារ។

33.5 ចំណាត់ថ្នាក់តម្លៃសមស្រប

CIFRS 7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេសវាយតម្លៃទាំងនោះអាចអង្កេតបានឬមិនអាចអង្កេតបាន។ ទិន្នន័យដែលអាចអង្កេតបាន ឆ្លុះបញ្ចាំងពីទិន្នន័យ ទីផ្សារដែលទទួលបានពីប្រភពពងករវាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបាន ឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់ធនាគារ។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិត 1 - តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬ បំណុលដូចគ្នា។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល។
- កម្រិត 2 - ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ)។
- កម្រិត 3 - ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន)។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសាវ័ន្ត។

ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុរបស់ធនាគារ មិនត្រូវបានវាស់វែងតាមតម្លៃសមស្របទេ។ ដោយសារតម្លៃទីផ្សារពុំអាចវាយតម្លៃបាន ដូច្នេះតម្លៃទីផ្សារមិន ត្រូវបានប្រើសម្រាប់ទ្រព្យសកម្ម និងបំណុលមួយចំណែករបស់ធនាគារឡើយ។ ដូច្នេះហើយ តម្លៃសមស្រប ត្រូវបានសន្មតដោយគណៈគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម និងបំណុលទាំងនោះ។ តាមមតិរបស់គណៈគ្រប់គ្រង តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងតារាងតុល្យការ គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបំពេញ

34. កាលសាវត្ថុ នៃទ្រព្យសកម្ម និងបំណុល

	2023		
	តិចជាងមួយឆ្នាំ ដុល្លារអាមេរិក	ច្រើនជាងមួយឆ្នាំ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុ			
សាច់ប្រាក់ និងសមតុល្យនៅធនាគារ	569,323,222	-	569,323,222
ឥណទាន និងបុរេប្រទានទៅអតិថិជន	422,934,921	369,143,847	792,078,768
ការវិនិយោគមូលបត្របំណុល	2,053,075	3,918,817	5,971,892
ទ្រព្យសកម្មផ្សេងៗ	19,402,177	4,126,007	23,528,184
	1,013,713,395	377,188,671	1,390,902,066
ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ			
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិ	-	85,362,222	85,362,222
ទ្រព្យសកម្មផ្សេងៗ	9,950,156	-	9,950,156
ទ្រព្យសកម្មអរូបិយ	-	5,081,626	5,081,626
ទ្រព្យ និងបរិក្ខារ	-	36,470,559	36,470,559
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	-	91,557,009	91,557,009
ឥណទានពន្ធលើប្រាក់ចំណូល	-	1,123,853	1,123,853
ពន្ធពន្យារជាទ្រព្យសកម្ម	-	-	-
	9,950,156	219,595,269	229,545,425
	1,023,663,551	596,783,940	1,620,447,491
ដក៖ សំវិធានធនសម្រាប់ ECLs			(6,974,371)
វិលសំបង្គរ			(21,795,615)
ទ្រព្យសកម្មសរុប			1,591,677,505
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)			6,502,002,607

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់កាលបរិច្ឆេទបន្តបន្ទាប់



2022		
តិចជាងមួយឆ្នាំ	ច្រើនជាងមួយឆ្នាំ	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
183,674,616	-	183,674,616
88,770,413	276,201,743	364,972,156
20,786	2,000,000	2,020,786
12,323,740	3,149,627	15,473,367
284,789,555	281,351,370	566,140,925
-	30,513,028	30,513,028
12,102,856	-	12,102,856
-	5,227,891	5,227,891
-	24,755,965	24,755,965
-	11,530,227	11,530,227
-	-	-
-	663,046	663,046
12,102,856	72,690,157	84,793,013
49,827,458	299,265,376	650,933,938
		(1,934,601)
		(15,216,846)
		633,782,491
		2,609,282,515

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់

34. កាលវេទនា នៃទ្រព្យសកម្ម និងបំណុល (ត)

	2023		
	តិចជាងមួយឆ្នាំ	ច្រើនជាងមួយឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុ			
ប្រាក់បញ្ញើរបស់អតិថិជន	435,930,604	633,387,292	1,069,317,896
ប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	112,963,879	4,977,871	117,941,750
ប្រាក់កម្ចី	982,991	5,003,317	5,986,308
អនុបំណុល	-	20,000,000	20,000,000
បំណុលវល់លៃត	90,022,472	-	90,022,472
បំណុលភតិសន្យា	2,530,478	77,924,001	80,454,479
បំណុលផ្សេងៗ	5,712,139	4,857,150	10,569,289
	648,142,563	746,149,631	1,394,292,194
បំណុលមិនមែនហិរញ្ញវត្ថុ			
សំវិធានធនលើអត្ថប្រយោជន៍បុគ្គលិក	-	149,308	149,308
បំណុលផ្សេងៗ	1,299,975	-	1,299,975
បំណុលពន្ធលើប្រាក់ចំណូលក្នុងគ្រា	-	-	-
ពន្ធពន្យារជាបំណុល	-	778,905	778,905

	2023		
	តិចជាងមួយឆ្នាំ	ច្រើនជាងមួយឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
	1,299,975	928,213	2,228,188
បំណុលសរុប	649,442,538	747,077,844	1,396,520,382
ពាន់រៀល (កំណត់សម្គាល់លេខ 2.1)	2,652,972,768	3,051,812,992	5,704,785,760

35. ព្រឹត្តិការណ៍ក្រោយការិយបរិច្ឆេទរាយការណ៍

ក្រៅពីអ្វីដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ នាការបរិច្ឆេទនៃរបាយការណ៍ មិនមានព្រឹត្តិការណ៍ណាមួយ ដែលបានកើតឡើង បន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានឥទ្ធិពលគួរឱ្យកត់សម្គាល់ទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងសម្រាប់កាលបរិច្ឆេទបន្តបន្ទាប់



2022		
តិចជាងមួយឆ្នាំ	ច្រើនជាងមួយឆ្នាំ	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
272,826,775	26,256,357	299,083,132
78,850,716	17,449,860	96,300,576
-	99,225	99,225
	10,013,973	10,013,973
110,761,575	-	110,761,575
1,059,006	8,535,489	9,594,495
5,134,388	4,643,200	9,777,588
468,632,460	66,998,104	535,630,564
-	181,844	181,844
816,600	-	816,600
1,191,242	-	1,191,242
-	-	-

2022		
តិចជាងមួយឆ្នាំ	ច្រើនជាងមួយឆ្នាំ	សរុប
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
2,007,842	181,844	2,189,686
470,640,302	67,179,948	537,820,250
1,937,626,123	276,579,846	2,214,205,969



របាយការណ៍ប្រចាំឆ្នាំ ២០២៣

ធនាគារ វីង (ខេមបូឌា) ម.ក
023 999 989 | 012 999 489